

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និង

របាយការណ៍របស់សវនករឯករាជ្យ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល

គិតត្រឹម និង សម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

១ - ៦

របាយការណ៍របស់សវនករឯករាជ្យ

៧ - ១២

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេល

១៣

របាយការណ៍ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមចន្លោះពេល

១៤ - ១៥

របាយការណ៍បម្រែបម្រួលមូលធនរួមចន្លោះពេល

១៦ - ១៧

របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល

១៨ - ១៩

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេល

២០

របាយការណ៍ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេល

២១

របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល

២២ - ២៣

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល

២៤ - ២៥

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

២៦ - ២២២

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុមធ្វើឡើងពេល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ដែលតទៅនេះ ទាំងធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា “សម្ព័ន្ធធនាគារ”) និង របាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេលរបស់ធនាគារ គិត ត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (ដែលតទៅនេះ ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”)។

អំពីសម្ព័ន្ធធនាគារ និងធនាគារ

មុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវ បានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារ ឯកទេស ដែលមានទីស្នាក់ការ កណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រ កម្ពុជា។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា (“NBC”) បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជឯកជន សម្រាប់រយៈពេលបីឆ្នាំគិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាបណ្ណរបស់ធនាគារ ត្រូវបានប្តូរសារជាថ្មីម្តងទៀតទៅជាអាជ្ញាបណ្ណ អចិន្ត្រៃយ៍។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ធនាគារ អាចបង្កើតការិយាល័យបន្ថែមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចផ្លាស់ប្តូរទីតាំងការិយាល័យ ដែលបានចុះបញ្ជីចំហើយ ដោយចុះបញ្ជីផ្លាស់ប្តូរទាំងនោះ នៅក្រសួងពាណិជ្ជកម្ម (“MOC”) និងត្រូវមានការអនុម័តយល់ព្រមពីធនាគារជាតិ នៃ កម្ពុជា។

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារជោគជ័យនៅក្នុងការចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រកម្ពុជា (“ផមក”)។ ភាគហ៊ុនដែលត្រូវបានបោះផ្សាយចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ក្នុងតម្លៃចារឹក ៤.០០០ រៀល (០,៩៨ ដុល្លារអាមេរិក) ក្នុងមួយ ហ៊ុន នៅក្នុងតម្លៃបោះផ្សាយ ១៦.២០០ រៀល (៣,៩៧ ដុល្លារអាមេរិក) ក្នុងមួយហ៊ុន។ ធនាគារទទួលបានទឹកប្រាក់ពីការ បោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (“IPO”) ចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងចំណាយថ្លៃដើមអស់ ១.០៣១.០២៥ ដុល្លារអាមេរិក ដែលទទួលបានបុព្វលាភភាគហ៊ុនចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៤៨.២៣៥.៤៥៩ ពាន់រៀល)។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ភាគហ៊ុនបានអនុម័តឱ្យកែប្រែលក្ខន្តិកៈក្រុមហ៊ុនទាក់ទងនឹងការបង្កើនដើមទុន សម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារបានដាក់លិខិតស្នើសុំ ទៅធនាគារជាតិ នៃ កម្ពុជា ក្នុងការបង្កើនដើមទុន ហើយត្រូវបានអនុម័តនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ការកែប្រែលក្ខន្តិកៈ ធនាគារ ក៏ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ រួមមាន អេស៊ីលីដា ឡារ លីមីធីត (ហៅកាត់ថា “ABL”) និង ស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ហៅកាត់ថា “AMM”) គឺនៅក្នុងវិស័យហិរញ្ញវត្ថុ និងមានប្រតិបត្តិការ ២០៥ ការិយាល័យទូទាំងខេត្ត ក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣៧ ការិយាល័យ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ១៧ ការិយាល័យ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀតរបស់ធនាគារមាន ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក (ហៅកាត់ថា “ACS”) គឺនៅក្នុងវិស័យមូលបត្រ និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក (ហៅ កាត់ថា “AUB”) គឺនៅក្នុងវិស័យអប់រំ។

អំពីសម្ព័ន្ធធនាគារ និងធនាគារ (ត)

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជា (“ន.ម.ក”) បានអនុម័តសំណើរបស់ធនាគារសម្រាប់ជាភ្នាក់ងារទូទាត់សាច់ប្រាក់ ភ្នាក់ងារចុះបញ្ជី និងភ្នាក់ងារផ្ទេរប្រាក់របស់ខ្លួន ហើយ ACS ជាភ្នាក់ងារមូលបត្របំណុល នៅពេលធនាគារបោះផ្សាយនូវមូលបត្របំណុលបែតងនៅលើទីផ្សារមូលបត្រកម្ពុជា។ ទោះជាយ៉ាងណា ធនាគារនៅមិនទាន់បានបោះផ្សាយមូលបត្របំណុលបែតងណាមួយនោះទេ ដោយគិតត្រឹមកាលបរិច្ឆេទរាយការណ៍។

សកម្មភាពអាជីវកម្មចម្បង

ធនាគារធ្វើប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃ កម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំង សកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងទាំងនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ABL ចំនួន ៩៩,៩០% ហើយសកម្មភាពអាជីវកម្មចម្បង គឺការផ្តល់សេវាធនាគារ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ACS ទាំងស្រុង ហើយសកម្មភាពអាជីវកម្មចម្បង គឺការផ្តល់សេវាជាលក្ខណៈជើងសារមូលបត្រ និងសេវាផ្សេងៗទៀត ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (“គ.ម.ក”) (បច្ចុប្បន្នជា ន.ម.ក)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ AUB ចំនួន ៧៦,៦០៩% ហើយសកម្មភាពអាជីវកម្មចម្បង គឺបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មមុខជំនាញហិរញ្ញវត្ថុ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ AMM ទាំងស្រុង និង AMM ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជា ស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ដោយផ្តល់នូវសេវាផ្នែកមីក្រូហិរញ្ញវត្ថុមួយចំនួនជូនទីផ្សារសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងសកម្មភាពផ្សេងៗទៀតដែលអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យផ្នែកមីក្រូហិរញ្ញវត្ថុក្នុងប្រទេសមីយ៉ាន់ម៉ា។

លទ្ធផលហិរញ្ញវត្ថុចន្លោះពេល

លទ្ធផលហិរញ្ញវត្ថុចន្លោះពេលដែលបានធ្វើសវនកម្មរបស់សម្ព័ន្ធធនាគារ និង ធនាគារ សម្រាប់ដំណាច់ ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមចន្លោះពេល និង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេលនៅលើទំព័រ ១១៤-១៥ និងទំព័រ ២១។

ដើមទុន និង បុព្វលាភភាគហ៊ុន

ដើមទុន និងបុព្វលាភភាគហ៊ុនត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមបន្ថែមទាក់ទងដោយផ្ទាល់លើការបោះផ្សាយដើមទុនថ្មី ត្រូវបានបង្ហាញក្នុងមូលធនបន្ទាប់ពីបានកាត់ពន្ធពីសាច់ប្រាក់ទទួលបានពីការលក់ភាគហ៊ុន។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តរវាងទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ឥណទានអាក្រក់ និងឥណទានសង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការជម្រះបុរេប្រទាន និងឥណទានអាក្រក់លុបចេញពីបញ្ជី ឬការធ្វើសំវិធានធនបុរេប្រទាន និងឥណទានសង្ស័យ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់បុរេប្រទាន និងឥណទានអាក្រក់ទាំងអស់ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសំវិធានធនពេញលេញសម្រាប់បុរេប្រទាន និងឥណទានអាក្រក់ និងឥណទានសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏ស្មុគ្រឹះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬសំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបម្រើនៅក្នុងប្រតិបត្តិការអាជីវកម្មទៅតាមតម្លៃ ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រើប្រាស់ និងទទួលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏ស្មុគ្រឹះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការវាយតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល របស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- (ក) ពុំមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (ខ) ពុំមានបំណុលយថាហេតុណាមួយដែលកើតមាន ឬអាចនឹងកើតមានឡើងចំពោះសម្ព័ន្ធធនាគារ និងធនាគារចាប់តាំងពីចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល ១២ខែ បន្ទាប់ពីចុងបញ្ចប់ការិយបរិច្ឆេទដែលនឹងមាន ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ ឬធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនឹងបណ្តាលឱ្យចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុង ការិយបរិច្ឆេទ ហិរញ្ញវត្ថុនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

- | | |
|----------------------------|---|
| ▪ លោក នាយ សៀន | ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ) |
| ▪ បណ្ឌិត អ៊ិន ចាន់នី | សមាជិក (អភិបាលប្រតិបត្តិ) |
| ▪ លោក Kyosuke Hattori | សមាជិក (អភិបាលមិនប្រតិបត្តិ) (លាលប់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥) |
| ▪ បណ្ឌិត Albertus Bruggink | សមាជិក (អភិបាលមិនប្រតិបត្តិ) |
| ▪ លោក Stéphane Mangiavacca | សមាជិក (អភិបាលមិនប្រតិបត្តិ) (លាលប់ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥) |
| ▪ លោក Kay Lot | សមាជិក (អភិបាលឯករាជ្យ) |
| ▪ លោក Pieter Kooi | សមាជិក (អភិបាលឯករាជ្យ) |
| ▪ បណ្ឌិត ហេង ឌីណា | សមាជិក (អភិបាលឯករាជ្យ) |
| ▪ លោកស្រី Phurik Ratana | សមាជិក (អភិបាលឯករាជ្យ) |

សមាជិកគណៈកម្មាធិការប្រតិបត្តិដែលបានបម្រើការក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

- | | |
|-------------------------|---|
| ▪ បណ្ឌិត អ៊ិន ចាន់នី | ប្រធាននាយកប្រតិបត្តិ |
| ▪ លោកស្រី ម៉ារ អមរា | គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ |
| ▪ លោក លី ថៃ | គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច |
| ▪ លោកស្រី ប៊ុត ប៊ុនសីហា | គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និង លេខាធិការក្រុមហ៊ុន |
| ▪ លោក ម៉ាច់ ធារី | គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ព័ត៌មានវិទ្យា |
| ▪ បណ្ឌិត ឡឹង សុភាព | គណៈប្រធាននាយកប្រតិបត្តិហានិភ័យ |
| ▪ លោក យ៉ិន វីរៈ | គណៈប្រធាននាយកប្រតិបត្តិរតនាភិបាល |
| ▪ លោកស្រី សុខ សោភា | គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ |

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេល

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុចន្លោះពេល គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លទ្ធផលហិរញ្ញវត្ថុចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ដែលបានបញ្ចប់ និងលំហូរសាច់ប្រាក់ចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ របស់សម្ព័ន្ធធនាគារ និងធនាគារ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេល (ត)

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ ក្រុមប្រឹក្សាភិបាល ចាំបាច់ត្រូវតែ៖

- (i) អនុលោមតាមគោលនយោបាយគណនេយ្យដ៏សមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តឱ្យមានសង្គតិភាព
- (ii) អនុវត្តតាមតម្រូវការលាតត្រដាងព័ត៌មាន ដែលអនុលោមទៅតាម ស.វ.ទ.ហ.អ.ក ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពពិត និងត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានសមស្រប នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល
- (iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលក្នុងមូលដ្ឋាននៃការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមិនមានភាពសមស្របដែលសន្មតថាសម្ព័ន្ធធនាគារ និងធនាគារនឹងបន្តនិរន្តរភាពនៃដំណើរការអាជីវកម្មនាពេលអនាគត
- (v) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឱ្យមានប្រសិទ្ធភាព តាមការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និង
- (vi) ការថែរក្សាទ្រព្យសម្បត្តិរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យបានសមស្រប ដើម្បីទប់ស្កាត់ និងរកឱ្យឃើញនូវការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល ធានាអះអាងថា សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តតាមរាល់តម្រូវការដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

(Signature)

លោកស្រី ម៉ារ អមរា

អគ្គនាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ



ហេង ឌីន ចាន់នី

ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ព្រមទាំងកំណត់សម្គាល់ទាំងឡាយដែលភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅ
ទំព័រទី ២៦ ដល់ទី ២២២ បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុចន្លោះពេលគិត
ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លទ្ធផលហិរញ្ញវត្ថុចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ដែលបានបញ្ចប់ និង
លំហូរសាច់ប្រាក់ចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ របស់សម្ព័ន្ធធនាគារ និងធនាគារ បាន
អនុលោមទៅតាម ស.វ.ទ.ហ.អ.ក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយលោក ឆាយ សៀន ប្រធានក្រុមប្រឹក្សាភិបាល ។



លោក ឆាយ សៀន
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥



របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកធនាគារ អេស៊ីលីដា ភីអិលស៊ី

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក ចន្លោះពេល បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ដែលតទៅនេះទាំងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា សម្ព័ន្ធធនាគារ) និងស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេលរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ព្រមទាំងលំហូរសាច់ប្រាក់រួម និងដោយឡែកចន្លោះពេល សម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេល គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
- របាយការណ៍ចំណេញឬខាត និងលទ្ធផលមធ្យមចន្លោះពេល សម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
- របាយការណ៍បម្រែបម្រួលមូលធនរួមចន្លោះពេល សម្រាប់រយៈពេល៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
- របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល សម្រាប់រយៈពេល៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេល គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
- របាយការណ៍ចំណេញឬខាត និងលទ្ធផលមធ្យមដោយឡែកចន្លោះពេល សម្រាប់រយៈពេល៣ខែ ដែលបាន បញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
- របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល សម្រាប់រយៈពេល៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
- របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល សម្រាប់រយៈពេល៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល រួមទាំងព័ត៌មានគោលការណ៍គណនេយ្យ ជាសារវន្ត និង ព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេលនៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំង ស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និង អនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗគឺជាបញ្ហាទាំងឡាយណាដែលនៅក្នុងការវិនិច្ឆ័យវិជ្ជាជីវៈរបស់យើងខ្ញុំ មានសារៈសំខាន់បំផុតក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល ក្នុងការិយបរិច្ឆេទ។ យើងខ្ញុំកំណត់បញ្ហាសវនកម្មសំខាន់ៗមួយគឺ សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃនៃឥណទាន និងបុរេប្រទាន។ បញ្ហានេះត្រូវបានដោះស្រាយនៅក្នុងបរិបទនៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេលទាំងមូល និងនៅក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ ហើយយើងខ្ញុំមិនបញ្ចេញមតិយោបល់ដាច់ដោយឡែកចំពោះបញ្ហានេះទេ។

បញ្ហាសវនកម្មសំខាន់	នីតិវិធីដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ
សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ នៃឥណទាន និងបុរេប្រទាន ឥណទាន និងបុរេប្រទាន មានចំនួនប្រមាណ ៦២,៣១% និង ៦១,៨៩% នៃទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារនិងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ផលប្រកួតឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ រួមមាន ឥណទាន និងបុរេប្រទាន ផ្តល់ឱ្យអតិថិជន (ទាំង ក្រុមហ៊ុនសាជីវកម្ម និង ឯកត្តជន) ក្នុងវិស័យអាជីវកម្មសម្រាប់ការលក់បោះដុំ និងលក់រាយ សេវាកម្ម និងកសិកម្ម ។ល។	នីតិវិធីសវនកម្មរបស់យើង មានដូចខាងក្រោម៖ - ស្វែងយល់ វាយតម្លៃ លើការកំណត់ និងការអនុវត្ត ព្រមទាំងពិនិត្យលើប្រសិទ្ធភាពនៃការគ្រប់គ្រងសំខាន់ៗ ទៅលើសំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ។ ការត្រួតពិនិត្យទាំងនេះ ក្នុងចំណោមការត្រួតពិនិត្យផ្សេងៗទៀត រួមមាន៖ - ការត្រួតពិនិត្យលើការស្នើសុំឥណទាន និងត្រួតពិនិត្យលើឥណទាន - ការកំណត់កំណើនហានិភ័យឥណទានជាសារវន្ត - ការត្រួតពិនិត្យលើលទ្ធភាពសងរបស់អ្នកខ្ចី - ការត្រួតពិនិត្យឡើងវិញជាញឹកញាប់ នៃតម្លៃទ្រព្យធានា និង

បញ្ហាសវនកម្មសំខាន់	នីតិវិធីដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ
សូមយោងទៅកំណត់សម្គាល់ ៤០.១(ឃ)(២) សម្រាប់ ព័ត៌មានលម្អិត។ គំរូនៃការខាតបង់ឥណទានរំពឹងទុក (ECL) របស់សម្ព័ន្ធធនាគារ និងធនាគារ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះការធ្វើសវនកម្មរបស់យើង ដោយសារវាតម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតសំខាន់ៗ អំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងស្ថានភាពឥណទាន។ គំរូ ECL នេះតម្រូវឱ្យមានការវិនិច្ឆ័យល្អិតល្អន់ និងបកស្រាយនៅក្នុងការអនុវត្តទៅតាមតម្រូវការរបស់ CIFRS ៩ ស្តីពីឧបករណ៍ហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការបង្ហាញអំពីការប៉ាន់ស្មានភាពមិនច្បាស់លាស់ ក្នុងកម្រិតខ្ពស់។ ការវិនិច្ឆ័យសំខាន់ៗ ក្នុងការអនុវត្តតាមតម្រូវការគណនេយ្យ សម្រាប់ការវាស់វែង ECL មានដូចខាងក្រោម៖ • ដាក់ជាក្រុមនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈហានិភ័យឥណទានប្រហាក់ប្រហែលគ្នាក្នុងគោលបំណងសម្រាប់ការវាស់វែង ECL។ • ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL។ • កំណត់លក្ខណៈវិនិច្ឆ័យ សម្រាប់កំណត់រកឥណទានអតិថិជន ដែលមានកំណើនហានិភ័យឥណទានជាសារវន្ត (SICR) និង • អនុវត្តការសន្មត និងការវិភាគចំពោះលំហូរសាច់ប្រាក់រំពឹងទុកនាពេលអនាគត និងព័ត៌មានដែលរំពឹងមើលទៅថ្ងៃអនាគត។ សេចក្តីលម្អិតនៃគោលការណ៍គណនេយ្យ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងការប៉ាន់ស្មានភាពមិនច្បាស់លាស់ ក៏ដូចជាការគ្រប់គ្រងហានិភ័យឥណទាន ដែលសម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់	ភាពត្រឹមត្រូវនៃការបញ្ចូលទិន្នន័យ។ • វាយតម្លៃថាតើវិធីសាស្ត្រ និងការសន្មតដែលបានប្រើប្រាស់នៅក្នុងគំរូ ECL មានសង្គតិភាព ជាមួយនឹងតម្រូវការរបស់ CIFRS ៩ ឬទេ។ • ពិនិត្យគំរូឥណទាន ដើម្បីពិនិត្យអំពីភាពសមស្របនៃការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងដំណាក់កាលរបស់វា ព្រមទាំងវាយតម្លៃចំពោះការវាយតម្លៃ និងការសន្និដ្ឋានរបស់គណៈគ្រប់គ្រងទៅលើលទ្ធភាព នៃការសងប្រាក់ត្រឡប់មកវិញ និងចំណាត់ថ្នាក់ឥណទានដែលបានជ្រើសរើស។ • វាយតម្លៃទៅលើដំណើរការ ដែលគណៈគ្រប់គ្រងបានប្រើប្រាស់ដើម្បីបង្កើតព័ត៌មាននាពេលអនាគត ដែលបានប្រើក្នុងគំរូ ECL និងផ្ទៀងផ្ទាត់ភាពសមស្របរបស់វា ដោយធៀបជាមួយនឹងព័ត៌មានជាសាធារណៈ និងការយល់ដឹងរបស់យើង ចំពោះផលបត្រឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ និងវិស័យអាជីវកម្ម ដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ។ ជាងនេះទៅទៀត យើងបានវាយតម្លៃកម្រិតនៃការពាក់ព័ន្ធចម្បងរបស់កត្តាម៉ាក្រូសេដ្ឋកិច្ចដែលបានជ្រើសរើសចំពោះ អត្រានៃការមិនសងប្រាក់ ក៏ដូចជាផលប៉ះពាល់នៃបម្រែបម្រួល ECL ទាំងនេះ។ • ពិនិត្យទៅលើភាពត្រឹមត្រូវ នៃធាតុចូលសំខាន់ៗដែលបានបញ្ចូលទៅក្នុងគំរូ ECL ដោយធ្វើការប្រៀបធៀបជាមួយនឹងប្រព័ន្ធនៃប្រភពឯកសារ និងឯកសារ។ • គណនាឡើងវិញនូវមូលដ្ឋានគំរូ ECL ដើម្បីពិនិត្យមើលភាពត្រឹមត្រូវ នៃការគណនាគំរូ ECL។ • វាយតម្លៃលើភាពគ្រប់គ្រាន់ នៃការលាតត្រដាងព័ត៌មាន ដើម្បីធានានូវការអនុលោមតាម CIFRS ៩។ ជាលទ្ធផលនៃនីតិវិធីទាំងនេះ យើងបានកំណត់ថាការសន្មតសំខាន់ៗនៃការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង គឺមានភាពសមស្រប ផ្អែកទៅតាមភស្តុតាងដែលមាន។

បញ្ហាសវនកម្មសំខាន់	នីតិវិធីដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ
២(ង)(vii) កំណត់សម្គាល់ ៤ និងកំណត់សម្គាល់ ៤០.១ នៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។	

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះ មានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុតូចតួច និង ដោយឡែកចន្លោះពេល

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល ឱ្យច្រៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថាបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេលទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេលទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេលដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយគាត់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីគាត់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សម្ព័ន្ធធនាគារ និងធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា អាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ចំពោះការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ឬប្រសិនបើការលាតត្រដាងនោះមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យសម្ព័ន្ធធនាគារ និងធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាវាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល បង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។
- រៀបចំផែនការ និងធ្វើសវនកម្មសម្ព័ន្ធធនាគារដើម្បីទទួលបាននូវភស្តុតាងសវនកម្មសមស្របនិងគ្រប់គ្រាន់ ចំពោះព័ត៌មានហិរញ្ញវត្ថុចន្លោះពេលរបស់ក្រុមហ៊ុននានា ឬផ្នែកអាជីវកម្ម ដែលស្ថិតនៅក្នុងសម្ព័ន្ធធនាគារ ជាមូលដ្ឋានដើម្បីបង្កើតមតិយោបល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង និងការត្រួតពិនិត្យការងារសវនកម្មដែលបានប្រតិបត្តិ សម្រាប់គោលបំណងនៃការធ្វើសវនកម្មរបស់សម្ព័ន្ធធនាគារ។ យើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះមតិយោបល់សវនកម្មរបស់យើងខ្ញុំ ។

យើងខ្ញុំបានវាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំក៏បានផ្តល់ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវសេចក្តីអះអាងថា យើងខ្ញុំបានអនុវត្តតាមតម្រូវការផ្នែកក្រមសីលធម៌វិជ្ជាជីវៈពាក់ព័ន្ធនឹងឯករាជ្យ ព្រមទាំងបានជូនដំណឹងពួកគេអំពីទំនាក់ទំនងទាំងអស់ និងបញ្ហាផ្សេងៗដែលយើងខ្ញុំយល់ឃើញថាមានផលប៉ះពាល់ចំពោះឯករាជ្យរបស់យើងខ្ញុំ ហើយរួមជាមួយនឹងការអនុវត្តវិធានការនានាដើម្បីបុព្វបទបាត់នូវការគំរាមកំហែង ឬអនុវត្តនូវវិធីសាស្ត្រការពារ។

ផ្ដើមចេញពីបញ្ហានានាដែលយើងខ្ញុំបានផ្តល់ដំណឹងជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ច យើងខ្ញុំកំណត់ពីបញ្ហាទាំងឡាយណា ដែលមានផលប៉ះពាល់ខ្លាំងបំផុតចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ក្នុងការិយបរិច្ឆេទបច្ចុប្បន្ន និងដែលជាបញ្ហាសវនកម្មសំខាន់ៗ។ យើងខ្ញុំពណ៌នាបញ្ហាទាំងនេះនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើកលែងតែវាត្រូវបានហាមឃាត់ដោយច្បាប់ ឬបទប្បញ្ញត្តិនានា ក្នុងការលាតត្រដាងជាសាធារណៈ ឬនៅក្នុងករណីដឹកជញ្ជូនផុត ដែលយើងខ្ញុំកំណត់ថា បញ្ហានោះមិនគួរត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារការបង្ហាញពីបញ្ហានេះនឹងបណ្តាលឱ្យមានផលវិបាកអវិជ្ជមានដែលត្រូវបានរំពឹងថានឹងបណ្តាលឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

៧. ក្រុមហ៊ុន ប្រាយវ៉តអ៊ីហ្វេរ៉ាខូតើស៍ (ខេមបូឌា)



គុយ លីម
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេល
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៧	៦០៦.៤៥៩.៤០៥	៥១៣.៩៤២.១២៣	២.៤២៥.៨៣៧.៦២០	២.០៦៨.៦១៧.០៤៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៨	២.៤២៨.៣៩៩.៥០០	១.៩៨២.៣៩១.៦៦២	៩.៧១៣.៥៩៨.០០០	៧.៩៧៩.១២៦.៤៤០
ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ	៩	៤២៧.៨៥៤.១៨៥	៤៧១.៨០៤.៨៧៨	១.៧១១.៤១៦.៧៤០	១.៤៩៩.០១៤.៦៣៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	១០	៧.១៦៤.៦៦៩.៤៩០	៧.០២៣.១៦៤.១០៤	២៨.៦៥៨.៦៧៧.៩៦០	២៨.២៦៨.២៣៩.៥១៩
ទ្រព្យសកម្មផ្សេងៗ	១១	៣១.៦៧១.៤៨៩	៣១.២២៧.៥៦០	១២៦.៦៨៥.៩៥៦	១២៥.៦៩០.៩២៩
ប្រាក់បញ្ញើតាមច្បាប់	១២	៦៣០.៣៨៣.៧៣៩	៦០៣.៨៥២.៦៤១	២.៥២១.៥៣៤.៩៥៦	២.៤៣០.៥០៦.៨៨០
ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ	១៤	១៥៣.៦០៦.២១២	១៥១.៥២៧.៦១៣	៦១៤.៤២៤.៨៤៨	៦០៩.៨៩៨.៦៤២
ទ្រព្យសកម្មអរូបី-សុទ្ធ	១៥	១៥.៧៥៨.៦៣០	១៦.៧៣៦.៨១៨	៦៣.០៣៤.៥២០	៦៧.៣៦៥.៦៩២
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ	១៦	៣៦.០៧០.១៧៤	៣៦.១៤៦.០៨៦	១៤៤.២៦០.៦៩៦	១៤៥.៤៨៧.៩៩៦
ទ្រព្យសកម្មពន្ធពន្យារ	១៧	៨៥៨.៩០៤	៧៨៨.០៩៩	៣.៤៣៩.៦១៦	៣.១៧២.០៩៨
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២៤	២.០២៨.៣៥៦	២.២៥០.២៤៦	៨.១១៣.៤២៤	៩.០៥៧.២៤០
ទ្រព្យសកម្មសរុប		១១.៤៩៧.៧០០.០៨៤	១០.៨៣៣.៨៣១.៨៣០	៤៥.៩៩១.០៤០.៣៣៦	៤៣.៦០៦.១៧៣.១១៥
បំណុល និង មូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៨	៤២២.៨០៤.៦៥៥	៣៩៦.៥១៤.៣៥១	១.៦៩១.២១៨.៦២០	១.៥៩៥.៩៧០.២៦៣
ប្រាក់បញ្ញើរបស់អតិថិជន	១៩	៨.៤៣២.០៨៨.៣៩០	៧.៩៦២.៥៤១.៤៣៤	៣៣.៧២៨.៣៥៣.៥៦០	៣២.០៤៩.២២៩.២៧២
បំណុលផ្សេងៗ	២០	១៣៧.៦៥១.៤៦៤	១០៣.៦៦៤.៣០៩	៥៥០.៦០៥.៨៥៦	៤១៧.២៤៨.៨៤៤
ប្រាក់កម្ចី	២១	៥៥២.០២៩.៥៩៩	៦០៦.៨៥៧.៨៧៥	២.២០៨.១១៨.៣៩៦	២.៤៤២.៦០២.៩៤៧
បំណុលបន្ទាប់បន្សំ	២២	២៣២.៧១៧.២១៤	១៧៨.៧៦២.១០៨	៩៣០.៨៦៨.៨៥៦	៧១៩.៥១៧.៤៨៥
មូលបត្របំណុល	២៣	១០០.២៦៨.២០៩	-	៤០១.០៧២.៨៣៦	-
បំណុលភតិសន្យា	២៥	៣៥.២១២.៨៥១	៣៥.០២១.៧៤៨	១៤០.៨៥១.៤០៤	១៤០.៩៦២.៥៣៦
អត្ថប្រយោជន៍និយោជិត	២៦	៩.២៩៧.០៣៤	១០.០១១.០៦២	៣៧.១៨៨.១៣៦	៤០.២៩៤.៥២៥
បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	៣៣(ក)	៧.៩៤៣.៦៣៣	១៦.៣៩៥.៧៦០	៣១.៧៧៤.៥៣២	៦៥.៩៩២.៩៣៤
បំណុលពន្ធពន្យារ	១៧	៣៥.០២១.១២៨	៣៣.៨៩៦.២៦២	១៤០.០៨៤.៥១២	១៣៦.៤៣២.៤៥៥
បំណុលសរុប		៩.៩៦៥.០៣៤.១៧៧	៩.៣៤៣.៦៦៤.៩០៩	៣៩.៨៦០.១៣៦.៧០៨	៣៧.៦០៦.២៥១.២៦១
មូលធន					
ដើមទុន	២៧	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១.៧៣២.៦៥២.០៧៦
បុព្វលាភភាគហ៊ុន	២៧	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៨.២៣៩.៤៥៩	៤៨.២៣៩.៤៥៩
ទុនបម្រុង	៣៨	៨៣០.៣៥២.២៣៦	៨១៣.២៤៧.៨៦៤	៣.៣១៨.៤២៩.៧៦៨	៣.២៨៧.៥៤៤.៧៧០
ប្រាក់ចំណេញរក្សាទុក		២៥១.៣០៧.៥៦៩	២២៥.៩១៧.១៥៨	១.០០៦.៧៩៨.៨៥៣	៩០៤.៨០៥.៥៧២
ផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ		១.៥២៦.៥២៩.០៣៩	១.៤៨៤.០៣៤.២៥៦	៦.១០៦.១១៦.១៥៦	៥.៩៧៣.២៣៧.៨៧៧
ភាគកម្មមិនមានអភិបាលភាព		៦.១៩៦.៨៦៨	៦.១៣២.៦៦៥	២៤.៧៨៧.៤៧២	២៤.៦៨៣.៩៧៧
មូលធនសរុប		១.៥៣២.៧២៥.៩០៧	១.៤៩២.១៦៦.៥២១	៦.១៣០.៩០៣.៦២៤	៥.៩៩៧.៩២១.៨៥៤
បំណុល និង មូលធនសរុប		១១.៤៩៧.៧០០.០៨៤	១០.៨៣៣.៨៣១.៨៣០	៤៥.៩៩១.០៤០.៣៣៦	៤៣.៦០៦.១៧៣.១១៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២២២ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗរួមចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
		ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់	២៨	២០៨.២២១.៩៣៤	១៩៥.៤៥៥.៩៥៨	៨៣៦.៤២៧.៥០៩	៧៩៥.៧០១.២០៥
ចំណាយការប្រាក់	២៩	(៧៩.៩០០.៩៤២)	(៨៤.០៣៧.២៨២)	(៣២០.៩៦២.០៨៤)	(៣៥៨.៣៩៩.៧៧៥)
ចំណូលការប្រាក់សុទ្ធ		១២៨.៣២០.៩៩២	១១១.៤១៨.៦៧៦	៥១៥.៤៦៥.៤២៥	៤៣៧.៣០១.៤៣០
ចំណូលកម្រៃនិងជើងសារ	៣០	១១.៧៨៦.៨៧៣	១០.៨៥៦.២៧៣	៤៧.៣៤៧.៨៦៩	៤៤.១៩៥.៨៨៧
ចំណាយកម្រៃនិងជើងសារ		(៣៨៣.៥៦៤)	(១.៣៧០.៤៤៤)	(១.៥៤០.៧៧៧)	(៥.៥៧៩.០៧៤)
ចំណូលកម្រៃនិងជើងសារសុទ្ធ		១១.៤០៣.៣០៩	៩.៤៨៥.៨២៩	៤៥.៨០៧.០៩២	៣៨.៦១៦.៨១៣
សំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃរបស់ ឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើនៅធនាគារផ្សេងៗ គណនីត្រូវទទួល និង មូលបត្រវិនិយោគផ្សេងៗ	១០	(១៨.១២៨.២៣៧)	(១៨.៤១២.៥១៧)	(៧២.៨២១.១២៤)	(៧៤.៩៥៧.៣៥៧)
ការកត់ត្រាត្រឡប់/(សំវិធានធន) នៃការខាតបង់ឱនភាព នៃតម្លៃរបស់កិច្ចសន្យាក្រៅតារាងតុល្យការ	១០	១.៦៤៤	(៤០.៧២៥)	៦.៦០៤	(១៦៥.៧៩១)
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ		(១៨.១២៦.៥៩៣)	(១៨.៤៥៣.២៤២)	(៧២.៨១៤.៥២០)	(៧៥.១២៣.១៤៤)
ចំណូលបន្ទាប់ពីការខាតបង់ឱនភាពនៃតម្លៃ		១២១.៥៩៤.៧០៨	៩៨.៩៦១.២៦៣	៤៨៨.៤៥៧.៩៩៥	៤០០.៧៩៤.០៩៩
ចំណូលផ្សេងៗសុទ្ធ	៣១	៧.២៣៩.០៤៣	៥.៧២៩.១៧៣	២៩.០៧៩.២៣៦	២៣.៣២៣.៤៦៣
ចំណាយប្រតិបត្តិការផ្សេងៗ	៣២	(៧៥.៥៣៦.៤២៤)	(៧១.០៤៣.៦៣៧)	(៣០៣.៤២៩.៨៣១)	(២៨៩.២១៨.៦៤៦)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		៥៣.២៣៦.៣២២	៣៣.៦៤៥.៨៩៩	២៥៤.១០៧.៣៩៨	១៣៤.៨៩៩.៩១៨
ចំណាយពន្ធលើប្រាក់ចំណេញ	៣៣(ខ)	(១០.៥១៣.២៨២)	(៦.៥៧៩.២៤៦)	(៤២.២៣១.៨៥៤)	(២៦.៧៨៤.១១០)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (យោងទៅទំព័រ បន្ទាប់)		៤២.៧២៣.០៤០	២៧.០៦៦.៦៥៣	២១១.៨៧៥.៥៤៤	១០៨.១១៥.៨០៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗរួមចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	កំណត់សម្គាល់	ដុល្លារអាមេរិក	កំណត់សម្គាល់ (កំណត់សម្គាល់ ៥)	កំណត់សម្គាល់ (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (យោងមកពីទំព័រមុន)		៤២.៧៨៧.០៤១	២៦.៥៥៧.៥៥៣	១៧១.៨៧៥.៥៤៤
លទ្ធផលចំណេញលម្អិតផ្សេងៗ៖				
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញ ឬខាត៖				
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(៣៧.៩៧៧.៦៧៣)
ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញនៅគ្រាបន្ទាប់ទៅចំណេញ ឬខាត៖				
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេស		(៦.១៦៦)	(១.៧០៥.៥៩១)	(២៤.៧៦៩)
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យ		(២២១.៨៨៩)	១២៤.០៥២	(៨៩១.៣២៨)
លំហូរសាច់ប្រាក់		(២២១.៨៨៩)	១២៤.០៥២	(៨៩១.៣២៨)
លទ្ធផលខាតលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ		(២២១.៨៨៩)	(១.៥៨១.៥៣៩)	(៩១៧.៤១៦)
លទ្ធផលចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ		៤២.៥៦៥.១៥២	២៤.៩៧៦.០១៤	១៧១.៨៧៥.៥៤៤
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់៖				
ភាគហ៊ុនិករបស់ធនាគារ		៤២.៧១៩.២៨៩	២៦.៥៤៤.៤២៨	១៧១.៦០៣.៣៨៤
ភាគម្ចាស់មិនមានអភិបាលភាព		៦៧.៧៥២	១៣.១២៥	២៧២.១៦០
		៤២.៧៨៧.០៤១	២៦.៥៥៧.៥៥៣	១៧១.៨៧៥.៥៤៤
លទ្ធផលចំណេញលម្អិតសរុបដែលផ្តល់ជូនដល់៖				
ភាគហ៊ុនិករបស់ធនាគារ		៤២.៤៩៤.៧៨៣	២៤.៩៦៣.២៨៨	១៧១.៣៣១.៨៧១
ភាគម្ចាស់មិនមានអភិបាលភាព		៦៧.២០៣	១២.៧៦៦	២៨០.៨២៩
		៤២.៥៦១.៩៨៦	២៤.៩៧៦.០៥៤	១៧១.៦១២.៦៩៩
ចំណេញក្នុងមួយភាគហ៊ុនដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារក្នុងការិយបរិច្ឆេទ៖				
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	៣៤	០.១០	០.០៦	០.៤០
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	៣៤	០.១០	០.០៦	០.៤០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២២២ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួមចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	ផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ												ភាគកម្មមិនមានអភិបាលភាព	មូលធនសរុប	
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		សរុប						
	ឧស្សាហកម្ម	ពាន់រៀល (កំណត់សម្គាល់ ៥)	ឧស្សាហកម្ម	ពាន់រៀល (កំណត់សម្គាល់ ៥)	ឧស្សាហកម្ម	ពាន់រៀល (កំណត់សម្គាល់ ៥)	ឧស្សាហកម្ម	ពាន់រៀល (កំណត់សម្គាល់ ៥)	ឧស្សាហកម្ម	ពាន់រៀល (កំណត់សម្គាល់ ៥)	ឧស្សាហកម្ម	ពាន់រៀល (កំណត់សម្គាល់ ៥)			
កិត្តិ្តមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	៤៣៣១៦៣០១៩	១៧៣២៦៥២០៧៦	១១៧០៦២១៥	៤៤២៣៥៤៥៩	៨១៣២៤៧៤៦៤	៣២៤៧៥៤៤៧៧០	២២៥៩១៧១៥៤	៩០៤៨០៥៥៧២	១៤៤៤០៣៤២៥៦	៥៩៧៣២៣៧៤៧៧	៦១៣២៦៦៥	២៤៦៨៣៩៧៧	១៤៩០១៦៦៩១១	៥៩៩៧៩១១៤៥៤	
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	៤២៧១៩២៤៩	១៧១៦០៣៣៤៤	៤២៧១៩២៤៩	១៧១៦០៣៣៤៤	៦៧៧៥២	២៧២១៦០	៤២៧៤៧០៤១	១៧១៤៧៥៥៤៤	
លទ្ធផលចំណេញលម្អិតផ្សេងៗ៖															
ការវាស់វែងឡើងវិញលើផ្នែកដែលមាន ប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពី															
ការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	-	-	(២១១៤៨៩)	(៤៩១៣២៤)	-	-	(២១១៤៨៩)	(៤៩១៣២៤)	-	-	(២១១៤៨៩)	(៤៩១៣២៤)	
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេស	-	-	-	-	(២៦១៧)	(១០៥១២)	-	-	(២៦១៧)	(១០៥១២)	(៣៥៤៩)	(១៤២៥៧)	(៦១៦៦)	(២៤៧២៩)	
លទ្ធផលចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	(២២៤៥០៦)	(៩០១៤៤០)	៤២៧១៩២៤៩	១៧១៦០៣៣៤៤	៤២៤៩៤១២៣	១៧០៧១២៥៤៤	៦៤២០៣	២៥៧៩០៣	៤២៥៥៤៩៤៦	១៧០៩៥៩៤៤៧	
ប្រតិបត្តិការធាមួយ ភាគហ៊ុនិក៖															
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅធានុបម្រុង	-	-	-	-	១៧៣២៤៨៧៤	៦៩៦១០១០៣	(១៧៣២៤៨៧៤)	(៦៩៦១០១០៣)	-	-	-	-	-	-	-
តាមបទប្បញ្ញត្តិ	-	-	-	-	-	(៣៧៤៩១៣២៥)	-	-	-	(៣៧៤៩១៣២៥)	-	(១៥៤៤០៤)	-	(៣៧៤៩១៣២៥)	
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	១៧៣២៤៨៧៤	៣១៧៤៦៨៣៤	(១៧៣២៤៨៧៤)	(៦៩៦១០១០៣)	-	(៣៧៤៩១៣២៥)	-	(១៥៤៤០៤)	-	(៣៧៤៩១៣២៥)	
ប្រតិបត្តិការធាមួយភាគហ៊ុនិកសរុប	-	-	-	-	១៧៣២៤៨៧៤	៣១៧៤៦៨៣៤	(១៧៣២៤៨៧៤)	(៦៩៦១០១០៣)	-	(៣៧៤៩១៣២៥)	-	(១៥៤៤០៤)	-	(៣៧៤៩១៣២៥)	
កិត្តិ្តមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	៤៣៣១៦៣០១៩	១៧៣២៦៥២០៧៦	១១៧០៦២១៥	៤៤២៣៥៤៥៩	៨៣០៣៥២២៣៣៨	៣៣១៤៤២៩៧៦៤	២២១៣៣៧៤០៥	១០០៦៧៩៤៤៥៣	១៥២៦៥២៩០៣៩	៦១០៦១១៦១៥៦	៦១៩៦៤៦៤	២៤៧៧៤៧២	១៥៣២៧២៥៩០៧	៦១៣០៩០៣៦២៤	

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួមចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	ផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ												ភាគកម្មមិនមានអភិបាលភាព	មូលធនសរុប	
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		សរុប		ដុល្លារអាមេរិក			ពាន់រៀល	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល		ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
កិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤	៤៣៣១៦៣០១៩	១៧៣២៦៥២០៧៦	១១៧០៦២១៥	៤៨២៣៥៤៥៩	៧២២៦២៧៦៣៤	៣.០០៥.៥៤១.៩៤៤	២០៤.៥០២.៣៩៩	៤៣៤.៤៨៧.៥០៣	១.៣៧៥.៩៩៩.២៧១	៥៦២០.៩៥៧.០២២	៦.០២១.៥៣១	២៤.៥៩៧.៩៥៤	១.៣៤២.០២០.៤០២	៥៦៤៥.៥៥៤.៩៧៦	
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	២៦៥៤៤៤២៤	១០៤០២២៣៦៦	២៦៥៤៤៤២៤	១០៤០២២៣៦៦	១៣១២៥	៥៣៤៣២	២៦៥៥៧៤៥៥៣	១០៤១១៥៧៩៤	
លទ្ធផលចំណេញលម្អិតផ្សេងៗ ៖ ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	-	-	១២៤០៥២	៥០៥០១៦	-	-	១២៤០៥២	៥០៥០១៦	-	-	១២៤០៥២	៥០៥០១៦	
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេស	-	-	-	-	(១៧០៥១៩២)	(៦៩៤១៤៣៧)	-	-	(១៧០៥១៩២)	(៦៩៤១៤៣៧)	(៣៩៩)	(១៦២៤)	(១៧០៥៥៩១)	(៦៩៤៣៤៦១)	
លទ្ធផលចំណេញលម្អិតផ្សេងៗសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	(១៥៤១១៤០)	(៦៤៣៦៤១១)	២៦៥៤៤៤២៤	១០៤០២២៣៦៦	២៤.៩៦៣.២៤៤	១០១.៦២៥.៥៤៥	១២.៧២៦	៥១.៤០៤	២៤.៩៧៦.០១៤	១០១.៦៧៧.៣៥៣	
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖ ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	១៦.០០៥.៧៦១	៦៥.១៥៩.៤៥៣	(១៦.០០៥.៧៦១)	(៦៥.១៥៩.៤៥៣)	-	-	-	-	-	-	
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	-	-	-	-	(៦១២៩២៤៦៤)	-	(៦៦៥.៣២៩)	-	(៦១.៥៥៤.១៩៧)	
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	១៦.០០៥.៧៦១	៣.៤៦៦.៥៨៥	(១៦.០០៥.៧៦១)	(៦៥.១៥៩.៤៥៣)	-	(៦១២៩២៤៦៤)	-	(៦៦៥.៣២៩)	-	(៦១.៥៥៤.១៩៧)	
កិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	៤៣៣១៦៣០១៩	១៧៣២៦៥២០៧៦	១១៧០៦២១៥	៤៨២៣៥៤៥៩	៧៣៧០៥២២៥៩	៣.០០៣.០១១.៧៤៤	២១៩.០៤១.០៦៦	៤៧៧.៣៩០.៤១៦	១.៤០០.៩៦២.៥៥៩	៥៦៦១.២៤៩.៦៩៩	៦.០៣៤.២៥៧	២៤.៣៤៤.៤៣៣	១.៤០៦.៩៩៦.៤១៦	៥៦៤៥.៦៧៤.១៣២	

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២២២ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទមុនពេលបង់ពន្ធ					
លើប្រាក់ចំណេញ		៥៣.៣០០.៣២៣	៣៣.១៣៦.៧៩៩	២១៤.១០៧.៣៩៨	១៣៤.៨៩៩.៩០៨
<i>និយ័តកម្មលើ៖</i>					
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ	១០	១៨.១២៦.៥៩៣	១៨.៤៥៣.២៤២	៧២.៨១៤.៥២៤	៧៥.១២៣.១៤៨
រំលស់របស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៣២	៦.៩៣២.៧៩១	៦.១៥៤.៥៣៩	២៧.៨៤៨.៨៦១	២៥.០៥៥.១២៨
រំលស់របស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៦	៣.២១០.១៦៥	៣.១៧៤.៤៩៧	១២.៨៩៥.២៣៣	១២.៩២៣.៣៧៧
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២៦(ក)	២.៤៥១.៩៧៣	២.២២៦.៨៦៨	៩.៨៤៩.៥៧៦	៩.០៦៥.៥៨០
លម្អៀងពីការស្តុកប្រាក់ប្រចាំឆ្នាំ		៥១៦.៨៣៣	(១.៥៥២.៤៥៩)	២.០៧៦.១១៨	(៦.៣២០.០៦១)
រំលស់លើទ្រព្យសកម្មអរូបី	១៥	១.៤៨១.៣៣៨	៦៧៩.៩៩៩	៥.៩៥០.៥៣៥	២.៧៦៨.២៧៦
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង	២៦(ខ)	១៤៤.៤៤២	-	៥៨០.២២៤	-
ចំណាយលើមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ	២៦(គ)	(១៥៩.៤៩៦)	៥០៧.៩០៨	(៦៤០.៦៩៥)	២.០៦៧.៦៩៣
មូលនិធិសោធននិវត្តន៍		២១៨.១៩៤	២១៧.៦៤៩	៨៧៦.៤៨៥	៨៨៦.០៤៩
និយ័តកម្មលើទ្រព្យ និងបរិក្ខារ		(៤៨៨.៨៧៦)	៤៤.៥៤២	(១.៩៦៣.៨១៥)	១៨១.៣៣០
និយ័តកម្មទ្រព្យសកម្មអរូបី		៥៣៤.៥០២	៨៣.៨៣០	២.១៤៧.០៩៥	៣៤១.២៧២
ចំណូលភាគលាភ	៣១	(២៦៤)	(២៣៣)	(១.០៦០)	(៩៤៩)
ខាត/(ចំណេញ) ពីការលក់ទ្រព្យ និងបរិក្ខារ					
និងភតិសន្យា	៣១	៨៧៦៧	(២៣៧.២០៦)	៣៥.២១៧	(៩៦៥.៦៦៦)
ការខាតបង់រូបិយវត្ថុសុទ្ធពីសេដ្ឋកិច្ចដែលមានអតិ					
ធនាគារខ្ពស់		១៤៨.៣៧៩	-	៥៩៦.០៣៨	-
ចំណូលការប្រាក់សុទ្ធ		(១២៨.៣២០.៩៩២)	(១០៧.៤១៨.៦៧៦)	(៥១៥.៤៦៥.៤២៥)	(៤៣៧.៣១១.៤៣០)
ការខាតបង់ពីប្រតិបត្តិការមុនពេលបម្រែបម្រួលមូលធន		(៤១.៨៩៥.៣០៤)	(៤៤.៥២៨.៧០១)	(១៦៨.២៩៣.៦៩១)	(១៨១.២៧៦.៣៤៥)
<i>បម្រែបម្រួលក្នុង៖</i>					
ប្រាក់បញ្ញើរបស់អតិថិជន		៤៦៩.៥៤៦.៩៥៦	៤៣២.៣០៦.៧៨៥	១.៨៨៦.១៧០.១២២	១.៧៥៩.៩២០.៩២២
បំណុលផ្សេងៗ		៤៨.៧២៩.៥១១	៤៣.៩២៨.៦០៩	១៩៩.៧៤៦.៤៤៦	១៧៨.៨៣៣.៣៦៧
ទ្រព្យសកម្មផ្សេងៗ		(៤១៦.០២៧)	(៤៥.២៣៤.៦៩១)	(១.៦៧១.១៨០)	(១៨៤.១៥០.២៦៤)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		(១.៤១៩.២២៣)	៤៩៥.៨២៥	(៥.៧១០.១១៩)	២.០១៨.៥០៤
ប្រាក់បញ្ញើពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		២៦.២៩០.៣០៤	(២២.៩៦១.៨៧៤)	១០៥.៦០៨.១៥១	(៩៣.៤៧៧.៧៨៩)
ទុនបម្រុងកាតព្វកិច្ច		(២៦.៥៣១.០៩៤)	(២៧.៩៧០.១២៣)	(១០៦.៥៧៥.៤២១)	(១១៣.៨៦៦.៣១៧)
ឥណទាន និងបុរេប្រទាន		(១៥៩.៥៤៨.១២៤)	(៧៩.៤៧៣.០៣៣)	(៦៤០.៩០៤.៨៣០)	(៣២៣.៥៣៤.៧១៧)
លំហូរសាច់ប្រាក់សុទ្ធបានពីប្រតិបត្តិការ		៣១៤.៧៥៦.៩២៧	២៥៦.៥៦២.៨៣៧	១.២៦៤.៣៧៨.៥៧៨	១.០៤៤.៤៦៧.៣០៧
ការប្រាក់បានទទួល					
អត្ថប្រយោជន៍មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	២៦(គ)	(៣.១៣១.៧៩៧)	(៧៥៦.៣៥៥)	(១២.៥៨០.២៦៤)	(៣.០៧៩.១២១)
ចំណាយមូលនិធិសោធននិវត្តន៍បានបង់		(២១៧.៩៣៤)	(២១៦.៦១៥)	(៨៧៥.៤៥៧)	(៨៨១.៨៤០)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	២៦(ក)	(១១.០០៨)	(១៣.៧៩០)	(៤៤.២១៩)	(៥៦.១៣៩)
ពន្ធលើប្រាក់ចំណេញបានបង់	៣៣(ក)	(១៧.៩១១.៦០៤)	(៤.៨០០.៥៥៥)	(៧១.៩៥០.៩១៣)	(១៩.៥៤៣.០៥៩)
ការប្រាក់បានបង់		(៧១.៥៦៤.៣៣១)	(៦៨.៣៤៤.២៥៥)	(២៨៧.៤៧៣.៩១៤)	(២៧៨.២២៩.៤៧៤)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ (យោងទៅទំព័របន្ទាប់)		៤៣០.១៤២.២២៣	៣៧៧.២៤៤.១១៥	១.៧២៧.៨៨១.៣១២	១.៥៣៥.៧៦០.៧៩០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ					
(យោងមកពីទំព័រមុន)					
		៤៣០.១៥២.២២៣	៣៧៧.២៤៤.១១៥	១.៧២៧.៨៨១.៣១២	១.៥៣៥.៧៦០.៧៩០
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
សាច់ប្រាក់បានមកពីការវិនិយោគដល់កាលកំណត់		៦៩.៨៩៨.៥៦១	១០.៤៧៦.២៥៧	២៨០.៧៨២.៥២០	៤២.៦៤៨.៨៤២
ការប្រាក់បានមកពីការវិនិយោគ		២.៨៣៩.៤៥៤	៦៤៣.១០៤	១១.៤០២.១០៣	២.៦១៨.០៧៦
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១៥.៤៨៨	២៤០.៣៥១	៦២.២១៥	៩៧៤.៤៦៩
ភាគលាភបានទទួល		២៦៤	២៣៣	១.០៦០	៩៤៩
ការទិញទ្រព្យសកម្មអរូបី	១៥	(៥.៦៤១.២១៩)	(៣៧៦.៧៤៧)	(២២.៦៦០.៧៧៧)	(១.៥៣៣.៧៣៧)
ការទិញទ្រព្យ និងបរិក្ខារ	១៤	(៨.៦៨៤.១១៣)	(៦.៩១០.៣២១)	(៣៤.៨៨៤.០៨២)	(២៨.១៣១.៩១៧)
ការទិញការវិនិយោគហិរញ្ញវត្ថុ		(១៣៥.៧៨៧.០១១)	(៤៥.១៥២.៣៧២)	(៥៤៥.៤៥៦.៤២៣)	(១៨៣.៨១៥.៣០៦)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៧៧.៣៥៨.៥៧២)	(៤១.០៧៩.៤៩៥)	(៣១០.៧៤៩.៣៨៤)	(១៦៧.២៣៤.៦២៤)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីមូលបត្របំណុល		៩៨.៧៨២.៩៦២	-	៣៩៦.៨១១.១៥៨	-
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៥០.០០០.០០០	-	២០០.៨៥០.០០០	-
សាច់ប្រាក់បានពីប្រាក់កម្ចី		១.១៩៥.២៤១	-	៤.៨០១.២៨៣	-
ការទូទាត់បំណុលគតិសន្យា (ប្រាក់ដើម)	៣៦	(៣.០៣០.៥៧៦)	(៣.៥៥១.៦៤០)	(១២.១៧៣.៨២៤)	(១៤.៤៤៨.៧២៦)
ការសងបំណុលបន្ទាប់បន្សំ		(៣៥០.០០០)	-	(១.៤០៩.៩៩០)	-
ការប្រាក់បានបង់		(១៧.៩០៧.២៤៥)	(២១.០៩៣.៤៨៣)	(៧១.៩៣៣.៤០៣)	(៨៥.៨៧១.៥៦៩)
ការសងប្រាក់កម្ចី		(៥១.២៣៤.៥១១)	(១៥៧.២២១.០៧៤)	(២០៥.៨០៩.០៣១)	(៦៤០.០៤៧.០០៩)
សាច់ប្រាក់សុទ្ធមកពី/(ប្រើក្នុង)សកម្មភាពហិរញ្ញប្បទាន		៧៧.៤៥៥.៨៧១	(១៨១.៨៦៦.២១១)	៣១១.១៤០.២៣៣	(៧៤០.៣៧៧.៣០៤)
ការកើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
		៤៣០.២៣៩.៥២២	១៩៥.២៩៨.៤១៩	១.៧២៨.២៧២.១៦១	៦២៥.១៤៨.៨៦២
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើម					
ការិយបរិច្ឆេទ					
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(៧៦.២៧២.២៨៦)	(១០៤.៩៣៦.៥៦៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុង		៣.១៨៨.៥៦៨.០៥៤	២.៤៣៤.០១៦.៩៩២	១២.៧៥៤.២៧២.២៣២	៩.៨៣៥.៨៦២.៦៦៥
ការិយបរិច្ឆេទ					
	៣៥				

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ផ្សេងទៀត គឺការទិញទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៤) និងការទិញទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១៥)។

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

នៅអំឡុងដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សម្ព័ន្ធធនាគារបានចុះកិច្ចសន្យាជួលថ្មី និងទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន ៣.២៣៨.៦០២ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ៤.៤៥១.០៨២ ដុល្លារអាមេរិក) និង សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មដែលបានបញ្ចប់ជាមុន មានទឹកប្រាក់ចំនួន ១០៩.៥៣៧ ដុល្លារអាមេរិក និង បំណុលគតិសន្យាមានទឹកប្រាក់ចំនួន ៧៥.១៥៦ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ៣១៣.៧៣៥ ដុល្លារអាមេរិក និង ៣៥៥.៦៧០ ដុល្លារអាមេរិក) និងបានទទួលស្គាល់ខាតពីការបញ្ចប់ជាមុនមានទឹកប្រាក់ចំនួន ៣៤.៧៣០ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ១០.៤៦០ ដុល្លារអាមេរិក) ដែលជាប្រតិបត្តិការមិនមែនសាច់ប្រាក់។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២២ ដល់ទី២២២ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេល

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៧	៥៩៥.៩៦៦.០៩៤	៥០៣.៤៥៩.០៧៣	២.៣៨៣.៨៦៤.៣៧៦	២.០២៦.៤២២.៧៦៩
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៨	២.៣៧៤.១២៨.៧៨២	១.៩៥៨.០៥៤.១២៩	៩.៥១២.៥១៥.១២៨	៧.៨៤១.១៨៣.៩៦៩
ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ	៩	៤២៧.៨៥៤.១៨៥	៤៧១.៨០៤.៨៧៤	១.៧១១.៤១៦.៧៤០	១.៤៩៩.០១៤.៦៣៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	១០	៧.០០០.៧៩២.០៥៦	៦.៨៦១.៨២៦.០១១	២៨.០០៣.១៦៨.២២៤	២៧.៦១៨.៨៤៩.៦៩៤
ទ្រព្យសកម្មផ្សេងៗ	១១	២៩.១០៧.៨១៣	២៨.១២១.៦៧២	១១៦.៤៣១.២៥២	១១៣.១៨៩.៧៣១
ប្រាក់បញ្ញើតាមច្បាប់	១២	៦២០.៩៧៩.៥១៤	៥៩៦.៤០២.៦៣៧	២.៤៨៣.៩១៨.០៧២	២.៤០០.៥២០.១១៤
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	១៣	៩១.១១៧.៧១៦	៩១.១១៧.៧១៦	៣៦៤.៤៧០.៨៦៤	៣៦៦.៧៤៨.៨០៧
ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ	១៤	១១៧.៨៥៣.១១៤	១១៥.៣៥០.៦០៩	៤៧១.៤២១.៤៥៦	៤៦៤.២៦៦.២០១
ទ្រព្យសកម្មអរូបី-សុទ្ធ	១៥	១៤.២៨៧.៧៥០	១៥.១៤៥.៣៩២	៥៧.១៥១.០០០	៦០.៩៦០.២០៣
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ	១៦	៣៣១.០៦៥.៩២៦	៣៣១.១៨៩.០៧៥	១.៣២២.២០៣.៧០៤	១.៣៣១.៥៨០.២២៧
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២៤	២.០២៨.៣៥៦	២.២៥០.២៤៦	៨.១១៣.៤២៤	៩.០៥៧.១៤០
ទ្រព្យសកម្មសរុប		១១.៣១១.១៤១.៣១០	១០.៦៧៦.៧២៥.៤៣៨	៤៥.២៤៤.៧២៥.២៤០	៤២.៩៧៣.៤១៩.៨៨៩
បំណុល និង មូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៨	៤០០.៥៤១.៤៥៥	៣៧២.៧២៧.៦០៤	១.៦០២.១៦៥.៨២០	១.៥០០.២២៨.៦០៦
ប្រាក់បញ្ញើរបស់អតិថិជន	១៩	៨.២៨៥.៥១៧.៥៦៩	៧.៨៤៥.២៩៨.៣៨៩	៣៣.១៤២.០៧០.២៧៦	៣១.៥៧៧.៣២៦.០១៦
បំណុលផ្សេងៗ	២០	១.៣៤២.៣៤៧.៤០	៩៩.៧០៩.៧០៤	៥.៣៦៩.៩៣៨.៩៦០	៤០១.៣៣១.៥៥៩
ប្រាក់កម្ចី	២១	៥៤២.៦០១.៣៤២	៥៩៨.៥២២.០១៥	២.១៧០.៤០៥.៣៦៨	២.៤០៩.០៥១.១១០
បំណុលបន្ទាប់បន្សំ	២២	២.៣២២.៧១៧.២១៤	១.៧៨៧.៧៦២.១០៨	៩.៣០៨.៨៦៨.៨៥៦	៧១៩.៥១៧.៤៨៥
មូលបត្របំណុល	២៣	១០០.២៦៨.២០៩	-	៤០១.០៧២.៨៣៦	-
បំណុលកតិកាសន្យា	២៥	៣២៤.៨៨៩.៥៧០	៣២៤.៧៨៣.៥៥២	១.៣១១.៥៥៤.២៨០	១.៣១១.៥៥៤.២៨០
អត្ថប្រយោជន៍និយោជិត	២៦	៩.១៤១.១០៣	៩.៨៥៤.៣៥០	៣៦.៥៦៤.៤១២	៣៩.៦៦៣.៧៥៩
បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	៣៣(ក)	៧.០៦៧.៩៩២	១៤.៨៩៣.៧០៦	២៨.២៧១.៩៦៨	៥៩.៩៤៧.១៦៧
បំណុលពន្ធពន្យារ	១៧	៣៥.០២១.១២៨	៣៣.៨៩៦.២៦២	១៤០.០៨៤.៥១២	១៣៦.៤៣២.៤៥៥
បំណុលសរុប		៩.៧៨០.០០០.៣២២	៩.១៨៦.៤៤៧.៦៩០	៣៩.១២០.០០១.២៨៨	៣៦.៩៧៥.៤៥១.៩៥៤
មូលធន					
ដើមទុន	២៧	៤.៣៣១.១៦៣.០១៩	៤.៣៣១.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១.៧៣២.៦៥២.០៧៦
បុព្វលាភភាគហ៊ុន	២៧	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៨.២៣៥.៤៥៩	៤៨.២៣៥.៤៥៩
ទុនបម្រុង	៣៨	៨៥៨.៤៦៤.៩០៩	៨៤១.២០៣.៥១៧	៣.៤៣២.៦២២.២០៧	៣.៤០១.២៣៥.៤៩៤
ប្រាក់ចំណេញរក្សាទុក		២២៧.៨៤៦.៨៤៥	២០៤.២០៤.៩៩៧	៩១១.២១៤.២១០	៨១៦.២៤៤.៩០៦
មូលធនសរុប		១៥.៩២៣.៥៨០.៩៨៨	១៥.៨៨៣.២៨៦.៧៤៨	៦.១២៤.៥២៤.៧៥២	៥.៩៩៧.១៦៩.៩៣៥
បំណុល និងមូលធនសរុប		១១.៣១១.១៤១.៣១០	១០.៦៧៦.៧២៥.៤៣៨	៤៥.២៤៤.៧២៥.២៤០	៤២.៩៧៣.៤១៩.៨៨៩

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២២២ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗដោយឡែកចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់	២៨	១៩៩.៦៧៦.៣៩៣	១៨៧.៨៧៧.៣១៤	៨០២.១០០.០៧១	៧៦៤.៨៤៨.៥៤៥
ចំណាយការប្រាក់	២៩	(៧៦.៨៤២.០៩៤)	(៨៥.៩៤៩.០២៥)	(៣០៨.៦៧៤.៧០៤)	(៣៤៩.៨៩៨.៤៨១)
ចំណូលការប្រាក់សុទ្ធ		១២២.៨៣៤.២៩៩	១០១.៩២៨.២៨៩	៤៩៣.៤២៥.៣៦៧	៤១៤.៩៥០.០៦៤
ចំណូលកម្រៃនិងជើងសារ	៣០	៩.៧៥៩.៦៧៦	៩.៥០៦.៣៨២	៣៩.២០៤.៦១៨	៣៨.៧០០.៤៨១
ចំណាយកម្រៃនិងជើងសារ		(៣៦០.៦៧៤)	(១.៣៦០.១៧០)	(១.៤៤៨.៨២៧)	(៥.៥៣៧.២៥២)
ចំណូលកម្រៃ និង ជើងសារសុទ្ធ		៩.៣៩៩.០០២	៨.១៤៦.២១២	៣៧.៧៥៥.៧៩១	៣៣.១៦៣.២២៩
សំវិធានធន នៃការខាតបង់ឱនភាពនៃតម្លៃរបស់ឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើនៅធនាគារផ្សេងៗ គណនីត្រូវទទួល និងមូលបត្រវិនិយោគផ្សេងៗ	១០	(១៧.១៣៦.៥៤០)	(១៨.២០៦.១៤៣)	(៦៨.៨៣៧.៤៨១)	(៧៤.១១៧.២០៨)
ការកាត់ត្រាត្រឡប់/(សំវិធានធន) នៃការខាតបង់ឱនភាពនៃតម្លៃរបស់កិច្ចសន្យាក្រៅតារាងតុល្យការ	១០	៨.៣៥៤	(៤.៣២៧)	៣៣.៥៧៤	(១៧៦.១៦៨)
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ		(១៧.១២៨.១៨៦)	(១៨.២១០.៤៧០)	(៦៨.៨០៣.៩០៧)	(៧៤.២៩៣.៣៧៦)
ចំណូលបន្ទាប់ពីការខាតបង់ឱនភាពនៃតម្លៃ		១១៥.១០៥.១១៥	៩១.៨៦៣.០២៨	៤២៤.៣៧៧.២៥៧	៣៣៧.៨១៩.៩១៧
ចំណូលផ្សេងៗសុទ្ធ	៣១	៧.១៤៥.៧៣៧	៥.៥៣៤.២៧៩	២៨.៧០៤.៤២៦	២២.៥៣០.០៥០
ចំណាយប្រតិបត្តិការផ្សេងៗ	៣២	(៧១.១០៦.៨៣៩)	(៦៦.៨៤៤.៥៤១)	(២៨៥.៦៣៦.១៧២)	(២៧២.១២៤.១២៦)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		៥១.១៨៤.០១៣	៣០.៥៥៣.៨៦៦	២២៧.៣៤៥.៧១០	១៨៨.២២៥.៨៤១
ចំណាយពន្ធលើប្រាក់ចំណេញ	៣៣(ខ)	(១០.០១៨.៨៨៥)	(៥.៩៧៣.៤៥៥)	(៤០.២៤៥.៨៦១)	(២៤.៣១៧.៩៣៥)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		៤១.១៦៥.១២៨	២៤.៥៨០.៤១១	១៨៧.១០០.០០០	១៦៣.៩០៧.៩០៦
លទ្ធផលចំណេញលម្អិតផ្សេងៗ៖					
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញឬខាត៖					
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(៣៧.៩៥២.២៩៩)	(២២.០១៦.៤០០)
ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញនៅគ្រាបន្ទាប់ទៅចំណេញ ឬខាត៖					
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់		(២២១.៨៨៤)	១២៤.០៥២	(៨៩១.៣២៤)	៥០៥.០១៦
លទ្ធផលខាតលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ		(២២១.៨៨៤)	១២៤.០៥២	(៨៩១.៣២៤)	(១១.៥១១.៣៨៤)
លទ្ធផលចំណេញលម្អិត សរុបក្នុងការិយបរិច្ឆេទ		៤០.៩៤៣.២៤៤	២៤.៧០៤.៤៦៣	១៨៦.២០៨.៦៧៦	១៥២.៣៩៦.៥២២

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២២ ដល់ទី២២២ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	ធនាគារ									
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨.២៣៥.៤៥៩	៨៤១.២០៣.៥១៧	៣.៤០១.២៣៥.៤៩៤	២០៤.២០៤.៩៩៧	៨១៦.២៤៤.៩០៦	១.៤៩០.២៧៧.៧៤៨	៥.៩៩៨.៣៦៧.៩៣៥
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	៤១.១២៥.១២៨	១៦៥.១៩៩.៦៤០	៤១.១២៥.១២៨	១៦៥.១៩៩.៦៤០
លទ្ធផលចំណេញលម្អិតផ្សេងៗ៖										
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធ										
ភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការ										
ការពារហានិភ័យលំហូរសាច់ប្រាក់	-	-	-	-	(២២១.៨៨៨)	(៨៩១.៣២៤)	-	-	(២២១.៨៨៨)	(៨៩១.៣២៤)
លទ្ធផលចំណេញលម្អិតសរុបក្នុង										
ការិយបរិច្ឆេទ	-	-	-	-	(២២១.៨៨៨)	(៨៩១.៣២៤)	៤១.១២៥.១២៨	១៦៥.១៩៩.៦៤០	៤០.៩០៣.២៤០	១៦៤.៣០៨.៣១៦
ប្រតិបត្តិការជាមួយ ភាគហ៊ុនិក៖										
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុង										
តាមបទប្បញ្ញត្តិ	-	-	-	-	១៧.៤៨៣.២៨០	៧០.២៣០.៣៣៦	(១៧.៤៨៣.២៨០)	(៧០.២៣០.៣៣៦)	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	(៣៧.៩៥២.២៩៩)	-	-	-	(៣៧.៩៥២.២៩៩)
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	១៧.៤៨៣.២៨០	៣២.២៧៨.០៣៧	(១៧.៤៨៣.២៨០)	(៧០.២៣០.៣៣៦)	-	(៣៧.៩៥២.២៩៩)
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨.២៣៥.៤៥៩	៨៥៨.៤៦៤.៩០៩	៣.៤៣២.៦២២.២០៧	២២៧.៨៤៦.៨៤៥	៩១១.២១៤.២១០	១.៥៣១.១៨០.៩៨៨	៦.១២៤.៧២៣.៩៥២

ធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	ធនាគារ									
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨.២៣៥.៤៥៩	៧៦៥.១១៥.២៤៨	៣.១៧៨.៩៥២.៥៦៣	១៨២.៦៦១.៨២៥	៧២៩.១២០.០៦៧	១.៣៩២.៦៤៦.៣០៧	៥.៦៨៤.៩៦០.១៦៥
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	២៤.៥៤១.៣៦៧	៩៩.៩០៧.៩០៦	២៤.៥៤១.៣៦៧	៩៩.៩០៧.៩០៦
<i>លទ្ធផលចំណេញលម្អិតផ្សេងៗ៖</i>										
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាព										
របស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការ										
ការពារហានិភ័យលំហូរសាច់ប្រាក់	-	-	-	-	១២៤.០៥២	៥០៥.០១៦	-	-	១២៤.០៥២	៥០៥.០១៦
លទ្ធផលចំណេញលម្អិតផ្សេងៗសរុបក្នុង										
ការិយបរិច្ឆេទ	-	-	-	-	១២៤.០៥២	៥០៥.០១៦	២៤.៥៤១.៣៦៧	៩៩.៩០៧.៩០៦	២៤.៦៦៥.៤១៩	១០០.៤១២.៩២២
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាម										
បទបញ្ញត្តិ	-	-	-	-	១៥.៦៨១.៤០៦	៦៣.៨៣៩.០០៤	(១៥.៦៨១.៤០៦)	(៦៣.៨៣៩.០០៤)	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	(៦២.០១៦.៤០០)	-	-	-	(៦២.០១៦.៤០០)
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	១៥.៦៨១.៤០៦	១.៨២២.៦០៤	(១៥.៦៨១.៤០៦)	(៦៣.៨៣៩.០០៤)	-	(៦២.០១៦.៤០០)
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨.២៣៥.៤៥៩	៧៨០.៩២០.៧០៦	៣.១៨១.២៨០.១៨៣	១៩៧.៥២១.៧៨៦	៧២៥.១៨៨.៩៦៩	១.៤១៧.៣១១.៧២៦	៥.៧២៧.៣៥៦.៦៨៧

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២២២ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក		
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទមុនពេលបង់ពន្ធលើប្រាក់ចំណេញ					
<i>និយ័តកម្មលើ៖</i>		៥១.១៤៤.០១៣	៣០.៥១៤.៨២២	២០៥.៤៤៥.៥០១	១២៤.២២៥.៨៤១
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ	១០	១៧.១២៨.១៨២	១៨.២៤៩.៤១៧	៦៨.៨០៣.៩០៧	៧៤.២៩៣.៣៧៦
រំលស់របស់ទ្រព្យ និងបរិក្ខារ	៣២	៦.៤០៤.៥៤៨	៥.៧០៨.២២៩	២៥.៧២៧.០៦៩	២៣.២៣៨.២០០
រំលស់របស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៦	៣.០៨៥.០៦៥	៣.០៥៨.៦៨៥	១២.៣៩២.៧០៦	១២.៤៥១.៩០៧
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២៦(ក)	២.៤០៧.៨៦៨	២.១៨៤.៤១៥	៩.៦៧២.៤០៦	៨.៩០៩.០៣៧
រំលស់លើទ្រព្យសកម្មអរូបី	១៥	១.៣៨៧.២០៥	៦៣៧.០៩៩	៥.៥៧២.៤០២	២.៥៩៣.៦៣០
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង	២៦(ខ)	១៤២.១១០	-	៥៧០.៨៥៦	-
ចំណាយលើមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ	២៦(គ)	(១៦៤.៦៧៩)	៥០០.២២០	(៦៦១.៥១៦)	២.០៣៦.៣៩៦
ខាតពីការប្តូររូបិយប័ណ្ណបរទេសមិនទាន់បានទទួលស្គាល់		៦០១.៨១៨	៥៨៥.០១៦	២.៤១៧.៥០៣	២.៣៨១.៦០០
មូលនិធិសោធននិវត្តន៍		២១៤.២២២	២១៣.៧៨៧	៨៦០.៥៣០	៨៧០.៣២៧
និយ័តកម្មលើទ្រព្យ និងបរិក្ខារ		(៤៨៨.៨៧៦)	៣២.៣៩៦	(១.៩៦៣.៨១៥)	១៣១.៨៨៤
និយ័តកម្មលើទ្រព្យសកម្មអរូបី		៥៣៤.៥០២	៨៣.៨៣០	២.១៤៧.០៩៥	៣៤១.២៧២
ចំណូលភាគលាភ	៣១	(២៦៤)	(២៣៣)	(១.០៦០)	(៩៤៩)
ខាត/(ចំណេញ) ពីការលក់ទ្រព្យនិងបរិក្ខារនិងភតិសន្យា	៣១	៣.៣៣២	(២៣៧.៥០១)	១៣.៣៨៥	(៩៦៦.៨៦៧)
ចំណូលការប្រាក់សុទ្ធ		(១២២.៨៣៤.២៩៥)	(១០១.៩២៨.២៨៩)	(៤៩៣.៤២៥.៣៦៣)	(៤១៤.៩៥០.០៦៤)
ការខាតបង់ពីប្រតិបត្តិការមុនពេលបម្រែបម្រួលមូលធនបម្រែបម្រួលក្នុង៖		(៤០.៤៣៥.២៨៩)	(៤០.៣៩៤.១០៧)	(១៦២.៤២៨.៣៩៤)	(១៦៤.៤៤៤.៤១០)
ប្រាក់បញ្ញើរបស់អតិថិជន		៤៤០.២១៩.១៨០	៤៣១.៧៦៥.៨៨០	១.៧៦៨.៣៦០.៤៤៦	១.៧៥៧.៧១៨.៨៩៧
បំណុលផ្សេងៗ		៥០.៨៣៤.៧៤១	៤៥.៧២១.០០០	២០៤.២០៣.១៥៥	១៨៦.១៣០.១៩១
ទ្រព្យសកម្មផ្សេងៗ		(១.០១០.៨២៩)	(៤៥.៦៦៨.៥៤៧)	(៤.០៦០.៥០០)	(១៨៥.៩១៦.៦៥៥)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		(២០៩.៥០១)	(១០៤)	(៨៤១.៥៦៦)	(៤២៣)
ប្រាក់បញ្ញើនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		២៧.៨១៣.៨៥១	(៣០.៤៦៣.២២៧)	១១១.៧២៨.២៣៩	(១២៤.០១៥.៧៩៧)
ទុនបម្រុងកាតព្វកិច្ច		(២៤.៥៧៦.៨៤១)	(២៧.៩៧១.៣៧៧)	(៩៨.៧២៥.៣៣១)	(១១៣.៨៧១.៤៧៦)
ឥណទាន និងបុរេប្រទាន		(១៥៦.១៥៤.៨៨៤)	(៨១.៥៨៦.៦៤២)	(៦២៧.២៧៤.១៦៩)	(៣៣២.១៣៩.២២០)
លំហូរសាច់ប្រាក់បានពីប្រតិបត្តិការ		២៩៦.៤៨០.៤២៨	២៥១.៤០២.៨៧៦	១.១៩០.៩៦១.៨៨០	១.០២៣.៤៦១.១០៧
ការប្រាក់បានទទួល		១៩៩.៦៧៦.៣៩៣	១៨៧.២៣៤.២១០	៨០២.១០០.០៧១	៧៦២.២៣០.៤៦៩
អត្ថប្រយោជន៍មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	២៦(គ)	(៣.០៨៤.៨១០)	(៦៧៤.៩៣៤)	(១២.៣៩១.៦៨២)	(២.៧៤៧.៦៥៦)
ប្រាក់សោធននិវត្តន៍បានបង់		(២១៣.៩៨៩)	(២១២.៨៤០)	(៨៥៩.៥៩៤)	(៨៦៦.៤៧២)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	២៦(ក)	(១១.០០៨)	(១៣.៧៩០)	(៤៤.២១៩)	(៥៦.១៣៩)
ពន្ធលើប្រាក់ចំណេញបានបង់	៣៣(ក)	(១៦.៧១៩.៧៣៣)	(៣.៦៥៥.៧៣៨)	(៦៧.១៦៣.១៦៧)	(១៤.៨៨២.៥០៩)
ការប្រាក់បានបង់		(៧០.៣២៥.៨៩៩)	(៦៧.៥៣៨.៥៤០)	(២៨២.៤៩៩.១៣៦)	(២៧៤.៩៤៩.៣៩៦)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ (យោងទៅទំព័របន្ទាប់)		៤០៥.៨០១.៣៨២	៣៦៦.៥៤១.២៤៤	១.៦៣០.១០៤.១៥៣	១.៤៩២.១៨៩.៤០៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ (យោងពីទំព័រមុន)					
		៤០៥.៨០១.៣៨២	៣៦៦.៥៤១.២៤៤	១.៦៣០.១០៤.១៥៣	១.៤៩២.១៨៩.៤០៤
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
សាច់ប្រាក់បានមកពីការវិនិយោគដល់កាលកំណត់		៦៩.៨៩៨.៥៦១	១០.៤៧៦.២៥៧	២៨០.៧៨២.៥២០	៤២.៦៤៨.៨៤២
ការប្រាក់បានមកពីការវិនិយោគ		២.៨៣៩.៤៥៨	៦៤៣.១០៤	១១.៤០៦.១០៣	២.៦១៨.០៧៦
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		១៤.៦៨៧	២៤០.០០០	៥៨.៩៩៨	៩៧៧.០៤០
ភាគលាភបានទទួល		២៦៤	២៣៣	១.០៦០	៩៤៩
ការទិញទ្រព្យសកម្មអរូបី	១៥	(៥.៦៤១.២១៩)	(២០៦.៣៩៩)	(២២.៦៦០.៧៧៧)	(៤៤០.២៥០)
ការទិញទ្រព្យ និងបរិក្ខារ	១៤	(៤.៨៧៩.៧៦៩)	(៦.២៩៣.៣៤៥)	(៣៤.០៦៣.៣៣២)	(២៥.៦២០.២០៧)
ការទិញ ការវិនិយោគហិរញ្ញវត្ថុ		(១៣៥.៧៨៧.០១១)	(៤៥.១៥២.៣៧២)	(៥៤៥.៤៥៦.៤២៣)	(១៨៣.៨១៥.៣០៦)
សាច់ប្រាក់ប្រើក្នុងសកម្មភាពវិនិយោគ		(៧៧.១៥៥.០២៩)	(៤០.៦២២.៥២២)	(៣០៩.៩៣១.៧៥១)	(១៦៤.០៣០.៨៥៦)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីមូលបត្របំណុល		៩៨.៧៨២.៩៦២	-	៣៩៦.៨១១.១៥៨	-
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៥០.០០០.០០០	-	២០០.៨៥០.០០០	-
ការទូទាត់បំណុលកតិសន្យា (ប្រាក់ដើម)	៣៦	(២.៩០៧.១៤៨)	(៣.៤៤៨.៤៧៦)	(១១.៦៧៨.០១៤)	(១៤.០៣៨.៧៤៦)
ការសងបំណុលបន្ទាប់បន្សំ		(៣៥០.០០០)	-	(១.៤០៥.៩៩០)	-
ចំណាយការប្រាក់បានបង់		(១៧.៧៨៧.៩៧៤)	(២០.៩៣៦.០៣២)	(៧១.៤៥៤.៣០៤)	(៨៥.២៣០.៥៨៦)
ការសងប្រាក់កម្ចី		(៥០.៩៩៦.៤១៦)	(១៥.៣៧៨.៨៦៧)	(២០៤.៨៥២.៦០៣)	(២៦៦.០៥៤.១២៣)
សាច់ប្រាក់សុទ្ធមកពី/(ប្រើក្នុង)សកម្មភាព ហិរញ្ញប្បទាន		៧៦.៧៤១.៤២០	(១៧៨.១៦៨.៣៧៥)	៣០៨.២២០.២៥១	(៧២៥.៣២៣.៤៥៥)
ការកើនឡើង សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើម		៤០៥.៣៨៧.៧៧៣	១៤៨.០៨០.៣៤៧	១.៦២៨.៤៤២.៦៨៥	៦០២.៨៣៥.០៩៣
ការិយបរិច្ឆេទ		២.៧២៣.៤៤៩.៩៣៦	២.២៤០.៧៤៩.២១៤	១០.៩៦១.៨៨៥.៩៩២	៩.១៥៣.៤៦០.៥៣៩
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(៧៤.៩៧៧.៤៤១)	(១០៣.០៣៥.៣៧៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុង		៤០៨.១១១.២២៨	១៦០.០៤១.២៧៦	១.៦៥៣.៣៥០.២៣៦	៥៨៩.២៥៩.២៥៦
ការិយបរិច្ឆេទ	៣៥	៣.១២៨.៨៣៧.៧០៩	២.៣៨៨.៨២៩.៥៦១	១២.៥១៥.៣៥០.៨៣៦	៩.៦៥៣.២៦០.២៥៦

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ផ្សេងទៀត គឺការទិញទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៤) និងការទិញទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១៥)។

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

នៅអំឡុងដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ធនាគារបានចុះកិច្ចសន្យាជួលថ្មី និងទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន ៣.១០៨.៦១៥ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ៤.៤៤៧.៣២៩ ដុល្លារអាមេរិក) និងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មដែលបានបញ្ចប់ជាមុនមានទឹកប្រាក់ចំនួន ១០៩.៥៣៧ ដុល្លារអាមេរិក និងបំណុលកតិសន្យា មានទឹកប្រាក់ចំនួន ៧៤.៧២៨ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ៣២៩.៤៨២ ដុល្លារអាមេរិក និង ៣៥៤.២៤៩ ដុល្លារអាមេរិក) និងបានទទួលស្គាល់ខាតពីការបញ្ចប់ជាមុនមានទឹកប្រាក់ចំនួន ៣៤.៨០៩ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ២៤.៧៦៧ ដុល្លារអាមេរិក) ដែលជាប្រតិបត្តិការមិនមែនសាច់ប្រាក់។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២២២ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

មុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា “ABC” ឬ “ធនាគារ”) គឺជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត ដែលបង្កើតឡើងក្រោមច្បាប់ព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯកទេសដែល មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា (“NBC”) បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់រយៈពេល ៣ឆ្នាំ គិត ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាបណ្ណរបស់ធនាគារត្រូវបានធ្វើជាថ្មីម្តងទៀតទៅជាអាជ្ញា បណ្ណអចិន្ត្រៃយ៍។ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារជាតិក្នុងការចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា (“ផមក”)។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ និយ័តកម្មមូលបត្រកម្ពុជា (“ន.ម.ក”) បានអនុម័តសំណើរបស់ធនាគារសម្រាប់ភ្នាក់ងារ ទូទាត់សាច់ប្រាក់ ភ្នាក់ងារចុះបញ្ជី ភ្នាក់ងារផ្ទេរប្រាក់របស់ខ្លួន ហើយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក (“ACS”) ដែលជា បុត្រសម្ព័ន្ធកានកាប់ដោយធនាគារ ជាភ្នាក់ងារមូលបត្របំណុល នៅពេលធនាគារបោះផ្សាយនូវមូលបត្របំណុលបែតងនៅលើ ទីផ្សារមូលបត្រកម្ពុជា។ ទោះជាយ៉ាងណា ធនាគារនៅមិនទាន់បានបោះផ្សាយមូលបត្របំណុលបែតងណាមួយនោះទេ ដោយ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ធនាគារធ្វើប្រតិបត្តិការក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃ កម្ពុជា ដោយផ្តោតជាពិសេសលើការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតសម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសកម្មភាពអាជីវកម្ម ដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

ធនាគារ និងបុត្រសម្ព័ន្ធចំនួន៤របស់ខ្លួន (ដែលហៅថា “សម្ព័ន្ធធនាគារ”) កំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រ កម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (“PDR”) និងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ សកម្មភាព ចម្បងៗរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១៣ លើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នោះពេល។ បច្ចុប្បន្នសម្ព័ន្ធធនាគារមានចំនួន ២៦៥ ការិយាល័យទូទាំងខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣៧ ការិយាល័យ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ១៧ ការិយាល័យ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សម្ព័ន្ធធនាគារ និងធនាគារ មានបុគ្គលិកចំនួន ១៣.៣៩៦ នាក់ និង ១១.៩៣៣ នាក់ រៀងគ្នា (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ១៣.៤៥៤ នាក់ និង ១១.៩៧១ នាក់ រៀងគ្នា)។

របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល និង ដោយឡែកឆ្នោះពេល គិតត្រឹម និង សម្រាប់រយៈពេល ៣ខែ ដែលបាន បញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ត្រូវបានអនុម័ត និង អនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសាធារណៈ

គោលនយោបាយគណនេយ្យជាសាធារណៈខាងក្រោមនេះ ត្រូវបានអនុវត្តដោយសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលនេះ។ គោលនយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ ការិយបរិច្ឆេទ លើកលែងតែមានការបញ្ជាក់បន្ថែម។

(ក) មូលដ្ឋាននៃការរៀបចំ និងបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”)។ របាយការណ៍ហិរញ្ញវត្ថុរួមនិង ដោយឡែកឆ្នោះពេល ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែធាតុមួយចំនួនដែលមិនត្រូវបាន រៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមមានដូចជា៖

- ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងនិស្សន្ទ ដែលបានកំណត់តម្លៃតាមតម្លៃសមស្រប

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ក) មូលដ្ឋាននៃការរៀបចំ និងបង្ហាញ (ត)

- ការអនុវត្ត ស.គ.អ.ក ២៩ “ការរាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ច ដែលមានអតិផរណាខ្ពស់” សម្រាប់ការរាយការណ៍របស់សម្ព័ន្ធធនាគារ ជាតិបង្ការ (LAK)

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល អនុលោមទៅតាម ស.វ.ទ.ហ.អ.ក តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ។ ភាគីតម្រូវឱ្យក្រុមប្រឹក្សាភិបាលធ្វើការវិនិច្ឆ័យក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ផ្នែកពាក់ព័ន្ធនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញដែលមានកម្រិតខ្ពស់ ឬផ្នែកណាមួយដែលមានការសន្មត និងមានការប៉ាន់ស្មានជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៤។ បន្ថែមពីលើរបាយការណ៍ហិរញ្ញវត្ថុរួម ធនាគាររៀបចំរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ដោយពិចារណាលើសមតុល្យរបស់ធនាគារ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងសមតុល្យរួម របស់សម្ព័ន្ធធនាគារដូច្នេះធ្វើអោយរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែករបស់ធនាគារមានសារសំខាន់សម្រាប់ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់។

សម្ព័ន្ធធនាគារ និងធនាគារ លាតត្រដាងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេលដោយផ្អែកលើសន្ទនីយភាព។ ជាទូទៅទ្រព្យសកម្ម និងបំណុល ដែលត្រូវបានរំពឹងថានឹងប្រមូលបានមកវិញ ឬបានទូទាត់លើសពីដប់ពីរខែ បន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ គឺត្រូវចាត់ទុកជាទ្រព្យសកម្មរយៈពេលវែង និងបំណុលរយៈពេលវែង។

របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលជាភាសាអង់គ្លេស ត្រូវបានរៀបចំចេញពីរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលជាភាសាខ្មែរ។ ក្នុងករណីមានទំនាស់ ឬការបកស្រាយខុសគ្នារវាងភាសាទាំងពីរ ត្រូវយករបាយការណ៍ហិរញ្ញវត្ថុភាសាខ្មែរជាគោល។

(ខ) ការប្រើប្រាស់ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម

(i) ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្មដែលចូលជាធរមាននៅក្នុងអំឡុងការិយបរិច្ឆេទ

សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តស្តង់ដាគណនេយ្យ និងការបកស្រាយទាំងអស់គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្មត្រូវបានរាយតម្លៃថាអាចអនុវត្តបាន ហើយមិនមានផលប៉ះពាល់ជាសារវន្តដល់របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដូចខាងក្រោម៖

- កង្វះខាតនៃការផ្លាស់ប្តូរ (វិសោធនកម្មលើ ស.គ.អ.ក ២១)

វិសោធនកម្មប៉ះពាល់ដល់ធនាគារ ដែលមានប្រតិបត្តិការ ឬប្រតិបត្តិការជារូបិយប័ណ្ណបរទេស ដែលមិនអាចផ្លាស់ប្តូរទៅជារូបិយប័ណ្ណផ្សេងទៀតនាការបរិច្ឆេទរស់វែងសម្រាប់គោលបំណងជាក់លាក់មួយ។ រូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលមានលទ្ធភាពទទួលបានរូបិយប័ណ្ណផ្សេងទៀត (ជាមួយនឹងការពន្យារពេលរដ្ឋបាលធម្មតា) ហើយប្រតិបត្តិការនឹងប្រព្រឹត្តទៅតាមរយៈទិផ្សារ ឬយន្តការប្តូរប្រាក់ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន។ ការរាយតម្លៃលទ្ធភាពផ្លាស់ប្តូររវាងរូបិយប័ណ្ណទាំងពីរតម្រូវឱ្យមានការវិភាគនៃកត្តាផ្សេងៗគ្នា ដូចជាពេលវេលាសម្រាប់ការផ្លាស់ប្តូរ លទ្ធភាពទទួលបានរូបិយប័ណ្ណផ្សេងទៀត ទិផ្សារ ឬយន្តការផ្លាស់ប្តូរ គោលបំណងនៃការទទួលបានរូបិយប័ណ្ណផ្សេងទៀត និងលទ្ធភាពទទួលបានត្រឹមតែចំនួនកំណត់នៃរូបិយប័ណ្ណផ្សេងទៀត។

នៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត អត្រាប្តូរប្រាក់ស្តុតត្រូវបានប្រមាណ។ គោលបំណងក្នុងការប៉ាន់ប្រមាណអត្រាប្តូរប្រាក់ស្តុត នាការបរិច្ឆេទរស់វែងគឺដើម្បីកំណត់អត្រា ដែលប្រតិបត្តិការប្តូរប្រាក់មានរបៀបរៀបរយនឹងប្រព្រឹត្តទៅនៅថ្ងៃនោះរវាងអ្នកចូលរួមទិផ្សារក្រោមលក្ខខណ្ឌសេដ្ឋកិច្ចដែលកំពុងមាន។

វិសោធនកម្មក៏បានកំណត់នូវក្របខណ្ឌមួយ ដែលអង្គភាពអាចកំណត់អត្រាប្តូរប្រាក់ស្តុតនាការបរិច្ឆេទរស់វែងដោយប្រើអត្រាប្តូរប្រាក់ ដែលអាចសង្កេតបានដោយមិនចាំបាច់មានការកែតម្រូវ ឬបច្ចេកទេសប៉ាន់ស្មានផ្សេងទៀត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ខ) ការប្រើប្រាស់ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម (ត)

(ii) ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែលមិនទាន់មានប្រសិទ្ធភាពនៅឡើយ និងមិនទាន់បានអនុវត្ត

ស្តង់ដាគណនេយ្យថ្មី និងវិសោធនកម្មលើស្តង់ដាគណនេយ្យត្រូវបានបោះពុម្ពផ្សាយ ដែលមិនមែនជាកាតព្វកិច្ចសម្រាប់ការិយបរិច្ឆេទរបាយការណ៍ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ហើយក៏មិនត្រូវបានអនុវត្តមុនដោយសម្ព័ន្ធធនាគារ និងធនាគារផងដែរ។

- វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ-វិសោធនកម្មលើ ស.រ.ទ.ហ.អ.ក ៩ និងស.រ.ទ.ហ.អ.ក៧ (មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំ ដែលចាប់ផ្តើមពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៦)
- ស.រ.ទ.ហ.អ.ក ១៨ ការដាក់បង្ហាញ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ (មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំចាប់ពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៧)

សម្ព័ន្ធធនាគារ និងធនាគារ មិនរំពឹងថាការអនុវត្តវិសោធនកម្មស្តង់ដាគណនេយ្យដែលបានរៀបរាប់ខាងលើនឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារនាពេលអនាគតនោះទេ។

(គ) របាយការណ៍ហិរញ្ញវត្ថុរួម

(i) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនទាំងឡាយណាដែលសម្ព័ន្ធមានអភិបាលភាព។ សម្ព័ន្ធអភិបាលទៅលើក្រុមហ៊ុនមួយនៅពេលដែលសម្ព័ន្ធប្រឈម ឬមានសិទ្ធិចំពោះផលអចេរពីការវិនិយោគជាមួយក្រុមហ៊ុន និងមានឥទ្ធិពលទៅលើផលទាំងនោះតាមរយៈសិទ្ធិអំណាចរបស់ខ្លួនក្នុងការដឹកនាំសកម្មភាពដែលពាក់ព័ន្ធរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល គឺរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដែលបានរៀបចំសម្រាប់ដំណាច់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពត្រូវបានផ្ទេរទៅឱ្យ ធនាគារ និងបញ្ឈប់ការរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពបានបញ្ចប់។

រាល់ប្រតិបត្តិការ និងសមតុល្យជាសារវន្តរវាងសម្ព័ន្ធធនាគារ ត្រូវបានលុបចោល ហើយរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល នេះបញ្ចាំងតែប្រតិបត្តិការខាងក្រៅតែប៉ុណ្ណោះ។ នៅពេលចាំបាច់ គោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានផ្លាស់ប្តូរដើម្បីធានាឱ្យបាននូវសង្គតិភាពជាមួយនឹងគោលនយោបាយដែលអនុវត្តដោយសម្ព័ន្ធធនាគារ។

(ii) ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរាយការណ៍តាមថ្លៃដើម ដកការខាតបង់ឱនភាពនៃតម្លៃបង្កនៅក្នុងរបាយការណ៍ដោយឡែកចន្លោះពេលរបស់ធនាគារ។ នៅពេលលក់ការវិនិយោគនោះចេញវិញ តម្លៃលម្អៀងរវាងតម្លៃតបស្ទង់ដែលបានមកពីការលក់ និងតម្លៃយោងរបស់វា ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេល។

ចំនួនទឹកប្រាក់ដែលត្រូវទទួលបានពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលធនាគារមិនរំពឹងថានឹងសងត្រឡប់មកវិញនាពេលអនាគត ត្រូវបានចាត់ទុកជាផ្នែកមួយនៃការវិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម (ត)

(iii) ការផ្លាស់ប្តូរអត្ថប្រយោជន៍ភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដោយមិនផ្លាស់ប្តូរអភិបាលភាព

ប្រតិបត្តិការជាមួយភាគកម្មមិនមានអភិបាលភាព (“NCI”) ដែលមិនធ្វើឱ្យមានការបាត់បង់អភិបាលភាពត្រូវបានកត់ត្រាជាប្រតិបត្តិការមូលធន ដូចប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនក្នុងនាមជាម្ចាស់ដែរ។ ករណីមានការទិញពីភាគកម្មមិនមានអភិបាលភាពលម្អៀងរវាងតម្លៃតបស្នងដែលបានបង់ និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានទិញត្រូវបានកត់ត្រាដកចេញពីមូលធន។ ករណីមានការលក់ភាគកម្មមិនមានអភិបាលភាពលម្អៀងរវាងតម្លៃតបស្នងដែលបានទទួលនិងចំណែកភាគហ៊ុនពាក់ព័ន្ធនៃភាគកម្មមិនមានអភិបាលភាពដែលបានលក់ក៏ត្រូវកត់ត្រាក្នុងមូលធនដែរ។

(iv) ភាគកម្មមិនមានអភិបាលភាព

ភាគកម្មមិនមានអភិបាលភាពត្រូវបានវាស់វែងដំបូង តាមចំណែកសមាមាត្រនៃទ្រព្យសកម្មសុទ្ធដែលអាចកំណត់អត្តសញ្ញាណនៅកាលបរិច្ឆេទនៃការទិញ។

ការផ្លាស់ប្តូរភាគកម្មនៅក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមិនធ្វើឱ្យមានការបាត់បង់អភិបាលភាពត្រូវបានកត់ត្រាជាប្រតិបត្តិការមូលធន។

អង្គភាពមានជម្រើសតាមមូលដ្ឋានរួមបញ្ចូលគ្នា ដើម្បីវាស់វែងភាគកម្មមិនមានអភិបាលភាពណាមួយ ក្នុងការទិញតាមចំណែកសមាមាត្រនៃទ្រព្យសកម្មសុទ្ធដែលអាចកំណត់អត្តសញ្ញាណនៃការទិញ ឬតាមតម្លៃសមស្រប។ សម្ព័ន្ធធនាគារ បានជ្រើសរើសដើម្បីរក្សាវិធីសាស្ត្រពីមុន។

ភាគកម្មមិនមានអភិបាលភាព នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានកំណត់ដោយឡែកពីមូលធនរបស់សម្ព័ន្ធធនាគារ។ បន្ទាប់ពីការទិញ តម្លៃចុះបញ្ជីរបស់ភាគកម្មមិនមានអភិបាលភាព គឺជាចំនួននៃភាគកម្មទាំងនោះ ដែលបានទទួលស្គាល់ដំបូងបូកនឹងចំណែករបស់ភាគកម្មមិនមានអភិបាលភាពនៃបម្រែបម្រួលមូលធនបន្តបន្ទាប់។

(v) គណនេយ្យសម្រាប់អតិផរណាខ្ពស់

សម្ព័ន្ធធនាគារបានអនុម័តគណនេយ្យអតិផរណាខ្ពស់សម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ដោយសារកំណើនអតិផរណាបន្តបន្ទាប់គ្នារយៈពេលបីឆ្នាំចុងក្រោយ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លើសពី១០០% ក្នុងឆ្នាំ២០២៤ ដូច្នេះសម្ព័ន្ធធនាគារ បានអនុម័តគណនេយ្យអតិផរណាខ្ពស់ សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងបន្តបន្ទាប់ (ឧទាហរណ៍៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥) ចំពោះប្រតិបត្តិការរបស់សម្ព័ន្ធធនាគារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ រួមមាន របាយការណ៍លទ្ធផលចន្លោះពេល និងស្ថានភាពហិរញ្ញវត្ថុចន្លោះពេល នៃប្រតិបត្តិការរបស់ខ្លួននៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវបានកំណត់ឡើងវិញទៅតាមឯកតាវាស់វែងបច្ចុប្បន្ន នៅចុងការិយបរិច្ឆេទ។ ចំណេញ ឬខាតលើរូបិយវត្ថុសុទ្ធ ត្រូវបានបង្ហាញនៅក្នុង “ចំណូលផ្សេងៗ” ដែលជាធាតុចំណេញ ឬខាត។

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល របស់សម្ព័ន្ធធនាគារនេះ ដែលចំនួនទឹកប្រាក់ទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ទ្រព្យសកម្ម បំណុល មូលធន ចំណូល និងចំណាយ) ត្រូវប្រែសម្រួលទៅតាមអត្រាចុងគ្រា នាកាលបរិច្ឆេទ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលចុងក្រោយបំផុត។ តួលេខប្រៀបធៀប ដែលបង្ហាញជាប្រភេទប័ណ្ណមានស្ថេរភាព មិនត្រូវបានធ្វើនិយ័តកម្មសម្រាប់ការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងកម្រិតតម្លៃ ឬអត្រាប្តូរប្រាក់ទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម (ត)

(v) គណនេយ្យអតិផរណាខ្ពស់ (ត)

ក្នុងការិយបរិច្ឆេទរាយការណ៍ ដែលកំណត់បានថាកើតមានអតិផរណាខ្ពស់ សម្ព័ន្ធធនាគារត្រូវអនុវត្ត ស.គ.អ.ក ២៩ ការរាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ នៅក្នុងសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់ ប្រៀបដូចជាសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ តែងតែជាប្រទេសដែលមានសេដ្ឋកិច្ចក្នុងអតិផរណាខ្ពស់។ នៅពេលដែល ស.គ.អ.ក ២៩ ត្រូវបានអនុវត្តជា លើកដំបូង វានឹងមានភាពខុសគ្នាមួយកើតឡើងរវាង៖

- ការរាយការណ៍បិទបញ្ជីមូលធន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ដែលត្រូវបានប្រើប្រាស់អត្រាប្តូរប្រាក់បិទបញ្ជីនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣) និង
- ការរាយការណ៍មូលធនដើមគ្រានាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (ដែលត្រូវបានកំណត់ឡើងវិញទៅតាមឯកតារាស់វែង បច្ចុប្បន្ននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបានប្រែសម្រួលដោយប្រើអត្រាប្តូរប្រាក់បិទបញ្ជីនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) ។

សម្ព័ន្ធធនាគារទទួលស្គាល់ភាពខុសគ្នានេះ ជានិយ័តកម្មបម្រែបម្រួលរូបិយប័ណ្ណសុទ្ធ ក្នុងលទ្ធផលលម្អិតផ្សេងៗ ។

នៅពេលអនុវត្ត ស.គ.អ.ក ២៩ សម្រាប់គ្រាបន្តបន្ទាប់ សម្ព័ន្ធធនាគារធ្វើការទទួលស្គាល់រួមបញ្ចូលគ្នានូវផលប៉ះពាល់ នៃ ការកំណត់ឡើងវិញ ដោយអនុលោមតាម ស.គ.អ.ក ២៩ និងការប្រែសម្រួលយោងទៅតាម ស.គ.អ.ក ២១ ជាបម្រែបម្រួលសុទ្ធ នៅក្នុងលទ្ធផលលម្អិតផ្សេងៗ។

សន្ទស្សន៍តម្លៃដែលប្រើប្រាស់សម្រាប់ការអនុវត្តគណនេយ្យអតិផរណាខ្ពស់គឺជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ដែលត្រូវ បានបោះផ្សាយដោយធនាគារកណ្តាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ បម្រែបម្រួល នៅក្នុងសន្ទស្សន៍តម្លៃ ទំនិញប្រើប្រាស់សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គឺ ២៤៣,៣០% (៣១ ខែធ្នូ ឆ្នាំ២០២៤ ២៤៣,៥២%)។

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស

(i) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ធាតុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ ត្រូវបានរាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃ បរិស្ថានសេដ្ឋកិច្ចសំខាន់ ដែលក្រុមហ៊ុនប្រើនៅក្នុងកិច្ចប្រតិបត្តិការ (“រូបិយប័ណ្ណមុខងារ”)។ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“US\$”) ដែលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់ សម្ព័ន្ធធនាគារ និងធនាគារ។

(ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗក្រៅពី US\$ លើកលែងតែប្រតិបត្តិការ គឺបង្ការ របស់សម្ព័ន្ធធនាគារដែលស្ថិតក្រោម ការអនុវត្តគណនេយ្យអតិផរណាខ្ពស់ដែលបានពន្យល់ខាងលើ ត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណមុខងារ តាមអត្រាប្តូរប្រាក់ នាការាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណបរទេសដែលកើតមកពីការទូទាត់ប្រតិបត្តិការទាំងនេះ និងពីការប្រែសម្រួលអត្រាប្តូរប្រាក់ នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណនានា ដែលកំណត់ជារូបិយប័ណ្ណ ផ្សេងៗ ក្រៅពី US\$ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

(iii) សម្ព័ន្ធធនាគារ

របាយការណ៍លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុ ចន្លោះពេលនៃកិច្ចប្រតិបត្តិការក្រៅប្រទេស (លើកលែងតែកិច្ចប្រតិបត្តិ ការដែលមានរូបិយប័ណ្ណមុខងារ ជារូបិយប័ណ្ណស្ថិតក្រោមសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់) ដែលមានរូបិយប័ណ្ណមុខងារខុស គ្នាពីរូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់ធនាគារ ត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណសម្រាប់ការបង្ហាញដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស (ត)

(iii) សម្ព័ន្ធធនាគារ (ត)

- ក) ទ្រព្យសកម្ម និងបំណុលសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលនីមួយៗដែលបានបង្ហាញ ត្រូវបានប្រែសម្រួលតាមអត្រាបិទបញ្ជីនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍
- ខ) ប្រាក់ចំណូល និងចំណាយ សម្រាប់របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលនីមួយៗដែលបានបង្ហាញ ត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់ជាមធ្យម (លើកលែងតែអត្រាប្តូររូបិយប័ណ្ណមធ្យមនេះមិនមែនជាភាពប្រហាក់ប្រហែលសមហេតុផលនៃផលប៉ះពាល់បង្ករបស់អត្រា នៅកាលបរិច្ឆេទប្រតិបត្តិការក្នុងករណីដែលចំណូល និងចំណាយ ត្រូវបានប្រែសម្រួលតាមអត្រានៅកាលបរិច្ឆេទនៃប្រតិបត្តិការនេះ) និង
- គ) រាល់ភាពខុសគ្នានៃលម្អៀងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជាសមាសធាតុដាច់ដោយឡែកនៃមូលធន។

ជារួមមកលម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតឡើងពីការប្រែសម្រួល នៃការវិនិយោគសុទ្ធនៅក្នុងកិច្ចប្រតិបត្តិការបរទេសណាមួយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ នៅក្នុងមូលដ្ឋាននៃការរួមបញ្ចូលគ្នា។ នៅពេលកិច្ចប្រតិបត្តិការបរទេស ត្រូវបានលក់ដោយផ្អែកលម្អៀងពីការប្តូរ រូបិយប័ណ្ណ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល ដែលជាចំណេញ ឬខាតពីការលក់ ។

លទ្ធផលចន្លោះពេល និងស្ថានភាពហិរញ្ញវត្ថុចន្លោះពេល របស់កិច្ចប្រតិបត្តិការដែលមានរូបិយប័ណ្ណមុខងារ ជា រូបិយប័ណ្ណនៃសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់ ត្រូវបានប្តូរទៅជារូបិយប័ណ្ណសម្រាប់បង្ហាញដូចខាងក្រោម ៖

- ចំនួនទឹកប្រាក់ទាំងអស់ (ទ្រព្យសកម្ម បំណុល មូលធន ចំណូល និងចំណាយត្រូវបានប្រែសម្រួលតាមអត្រាបិទបញ្ជីនាការិយបរិច្ឆេទ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចុងក្រោយបំផុត ។

- នៅពេលដែលចំនួនទឹកប្រាក់ត្រូវបានប្តូរទៅជារូបិយប័ណ្ណនៃសេដ្ឋកិច្ចដែលមិនមានអតិផរណាខ្ពស់នោះ ចំនួនទឹកប្រាក់ប្រៀបធៀប គឺជាចំនួនដែលត្រូវបានដាក់បង្ហាញជាចំនួនទឹកប្រាក់ការិយបរិច្ឆេទបច្ចុប្បន្ននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលការិយបរិច្ឆេទមុន ដែលពាក់ព័ន្ធ (ពោលគឺមិនត្រូវបានកែសម្រួលសម្រាប់ការផ្លាស់ប្តូរជាបន្តបន្ទាប់នៃកម្រិតតម្លៃ ឬការផ្លាស់ប្តូរជាបន្តបន្ទាប់នៃអត្រាប្តូរប្រាក់ឡើយ) ។

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងលើកដំបូង

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់លើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើ ប្រាក់កម្ចី និង បំណុលបន្ទាប់បន្សំ នៅកាលបរិច្ឆេទដែលកើតមាន។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (រួមមានការទិញ និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុជាប្រចាំ) ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទជួញដូរ ដែលសម្ព័ន្ធធនាគារ និងធនាគារក្លាយជាភាគីនៃកិច្ចសន្យារបស់ឧបករណ៍។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប ឬកន្លះឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ចំណាយប្រតិបត្តិការដែលកើតមកពីការទិញ ឬចេញផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

(ii) ការធ្វើចំណាត់ថ្នាក់

នៅក្នុងការទទួលស្គាល់លើកដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាថ្លៃដើមបានរំលស់តម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ឬតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ (“FVOCI”)។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ប្រសិនបើវាបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្មក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យានិង

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ii) ការធ្វើចំណាត់ថ្នាក់ (ត)

- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ ដែលត្រូវទូទាត់ប្រាក់ដើម និងការប្រាក់ តាមបរិមាណប្រាក់ដើមនៅជំពាក់ (“SPPI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងតាម FVOCI លុះត្រាតែវាបានបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុក ដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ ដែលជា SPPI។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ សម្ព័ន្ធធនាគារ និង ធនាគារ ត្រូវបានជ្រើសរើសជាស្ថាពរដើម្បីបង្ហាញការប្រែប្រួលតម្លៃសមស្របនៅគ្រាបន្ទាប់ក្នុងលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋានតាមការវិនិយោគនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធធនាគារ និង ធនាគារ មិនបានជ្រើសរើសដូច្នេះឡើយ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សម្ព័ន្ធធនាគារ និងធនាគារមិនមានទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL ទេ។

បន្ថែមពីនេះទៀត ការទទួលស្គាល់ដំបូង សម្ព័ន្ធធនាគារ និងធនាគារអាចកំណត់ជាស្ថាពរនូវទ្រព្យសកម្មហិរញ្ញវត្ថុដែលបំពេញតាមតម្រូវការ ហើយត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ FVOCI ឬ FVTPL ប្រសិនបើអនុវត្តដូច្នេះការលុបបំបាត់ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតមានឡើង។

ការវាយតម្លៃម៉ូដែលអាជីវកម្ម

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃម៉ូដែលអាជីវកម្ម ដែលទ្រព្យសកម្មមួយត្រូវបានកាន់កាប់ក្នុងកម្រិតសម្ពាធស៊ីលីដិច្ច ព្រោះវាឆ្លុះបញ្ចាំងបានល្អបំផុតអំពីមធ្យោបាយដែលអាជីវកម្មត្រូវបានគ្រប់គ្រង និងព័ត៌មានដែលបានផ្តល់ជូនអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានចែងសម្រាប់សម្ពាធស៊ីលីដិច្ច និងការអនុវត្តជាក់ស្តែងនូវគោលនយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្តោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យារក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យស៊ីសង្វាក់គ្នារវាង រយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសម្ពាធស៊ីលីដិច្ចនិងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់សម្ព័ន្ធធនាគារនិងធនាគារ
- ហានិភ័យដែលធនធានដល់លទ្ធផលនៃម៉ូដែលអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូដែលអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់ផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ii) ការធ្វើចំណាត់ថ្នាក់ (ត)

ការវាយតម្លៃម៉ូដែលអាជីវកម្ម (ត)

- ភាពញឹកញាប់ បរិមាណនិងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់ទាំងនោះ និងការរំពឹងទុកអំពីសកម្មភាពនៃការលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពនៃការលក់មិនត្រូវបានយកមកពិចារណាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទាំងមូលនៃវិធីសាស្ត្រដែលសម្ព័ន្ធធនាគារ និងធនាគារ បានចែងអំពីគោលបំណងសម្រាប់សម្រេចបានការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងវិធីសាស្ត្រក្នុងការទទួលបានលំហូរសាច់ប្រាក់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលទុកសម្រាប់ការដេញដូរ ឬចាត់ចែង ហើយដែលលទ្ធផលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនទុកសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនទុកសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាជា SPPI

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់លើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យឥណទានដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើម នៅជាប់ជំពាក់ ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ដែរឬទេ។ រួមបញ្ចូលការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែល មិនអាចបំពេញតាមលក្ខខណ្ឌនេះបាន។

ក្នុងការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារ ពិចារណាទៅលើ៖

- ព្រឹត្តិការណ៍ជាយថាហេតុដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខណៈពិសេសជាអាទិភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការទាមទារមកវិញនូវលំហូរសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជា ឥណទានមានទ្រព្យជាប់បញ្ចាំជាក់លាក់) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមរយៈពេលកំណត់)។

សម្ព័ន្ធធនាគារ និងធនាគារមានសំណើឥណទានមានអត្រាថេររយៈពេលវែង ដែលសម្ព័ន្ធធនាគារ និងធនាគារមានជម្រើសស្នើឱ្យកែប្រែអត្រាការប្រាក់នៅកាលបរិច្ឆេទនៃការកំណត់ជាថ្មីឡើងវិញ តាមរយៈពេលកំណត់។ សិទ្ធិកំណត់ឡើងវិញទាំងនេះ ត្រូវបានកម្រិតតាមអត្រាទីផ្សារនៅពេលមានការកែប្រែដែលសម្ព័ន្ធធនាគារ និងធនាគារមានជម្រើសក្នុងការទទួលយកអត្រាការប្រាក់ ដែលបានកែតម្រូវ ឬសងប្រាក់ដើមឥណទានដោយមិនមានការពិន័យ។ សម្ព័ន្ធធនាគារ និងធនាគារបានកំណត់ថា លំហូរសាច់ប្រាក់តាមកិច្ចសន្យានៃឥណទានទាំងនេះ គឺជា SPPI ពីព្រោះជម្រើសមានការផ្លាស់ប្តូរអត្រាការប្រាក់តាមរបៀបមួយដែលជាតម្លៃតបស្នង សម្រាប់ពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ ហានិភ័យឥណទាន និងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀតព្រមទាំងចំណាយទាក់ទងនឹងចំនួនប្រាក់ដើមដែលនៅជាប់ជំពាក់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ii) ការធ្វើចំណាត់ថ្នាក់ (ត)

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយសម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានធានាដោយទ្រព្យដាក់បញ្ចាំពីអតិថិជន បានកម្រិតសម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារលំហូរសាច់ប្រាក់របស់ទ្រព្យដាក់បញ្ចាំ (ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់)។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះ បំពេញតាមលក្ខខណ្ឌទូទាត់ប្រាក់ដើម និងការប្រាក់ដែរឬទេ។ ជាទូទៅ សម្ព័ន្ធធនាគារ និងធនាគារ ពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃសំណងឥណទានដែរឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជន គឺជាបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារនៃការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលទ្រព្យដាក់បញ្ចាំពេញលេញ
- វិសាលភាពដែលទ្រព្យដាក់បញ្ចាំបង្ហាញពីទ្រព្យសកម្មរបស់អតិថិជនទាំងអស់ឬជាផ្នែកណាមួយ និង
- ថាតើសម្ព័ន្ធធនាគារនិងធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការកើនតម្លៃនៃទ្រព្យសកម្មនេះឬទេ។

ការធ្វើចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញបន្ទាប់ពីការទទួលស្គាល់លើកដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលបន្ទាប់ពីសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរម៉ូដែលអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ បានចាត់ថ្នាក់បំណុលហិរញ្ញវត្ថុរបស់ខ្លួន ក្រៅពីការធានាហិរញ្ញវត្ថុ និងការសន្យាផ្តល់ឥណទាន តាមថ្លៃដើមបានរំលស់ ឬ FVTPL។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍សម្ព័ន្ធធនាគារ និងធនាគារមិនមានបំណុលហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL ទេ។

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិតាមកិច្ចសន្យាក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ [សូមមើលកំណត់សម្គាល់២(ង)(iv)] ឬការផ្ទេរសិទ្ធិទទួលលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលរាល់ហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរ ឬក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាអភិបាលភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុឡើយ។

នៅពេលដែលមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i). តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលបានទទួលយក) និង (ii). ចំណេញ ឬខាតសរុបបង្ក ដែលបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii) ការឈប់ទទួលស្គាល់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការចំណេញ ឬខាតសរុបបង្ក ដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ទាក់ទងនឹងមូលបត្រវិនិយោគ មូលធន ដែលបានកំណត់ជា FVOCI មិនត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត នៅពេលដែលមានការឈប់ទទួលស្គាល់នូវមូលបត្របែបនេះឡើយ។ ភាគកម្មលើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានផ្ទេរហើយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការឈប់ទទួលស្គាល់ដែលត្រូវបានបង្កើត ឬរក្សាទុកដោយ សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានទទួលស្គាល់ជា ទ្រព្យសកម្ម ឬបំណុលដាច់ដោយឡែក។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុមួយ នៅពេលកាតព្វកិច្ចតាមកិច្ចសន្យាត្រូវបានបោះបង់ចោល ឬត្រូវបានលុបចោល ឬផុតកាលកំណត់។

(iv) ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះសម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំងឬទេ។ សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើភាពខុសគ្នាផ្សេងទៀត ក្នុងចំណោមភាពខុសគ្នាទាំងនោះដូចខាងក្រោម៖

- ថាតើប្រសិនបើអ្នកខ្ចីមានការលំបាកផ្នែកហិរញ្ញវត្ថុ ការកែប្រែនេះគ្រាន់តែជាការកាត់បន្ថយលំហូរសាច់ប្រាក់តាមកិច្ចសន្យាទៅនឹងចំនួនទឹកប្រាក់ ដែលអ្នកខ្ចីត្រូវបានគេរំពឹងថានឹងអាចទូទាត់បានដែរឬទេ
- ថាតើលក្ខខណ្ឌថ្មីសំខាន់ៗទាំងឡាយដែលត្រូវបានណែនាំ ថានឹងមានផលប៉ះពាល់ដល់ទម្រង់ ហានិភ័យនៃប្រាក់កម្ចីដែរឬទេ
- ការពន្យារពេលលក្ខខណ្ឌថ្មីជាសារវន្តនៅពេលដែលអ្នកខ្ចីមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ
- ការផ្លាស់ប្តូរជាសារវន្តនៃអត្រាការប្រាក់
- ការផ្លាស់ប្តូររូបិយប័ណ្ណ ដែលត្រូវបានកំណត់នៅក្នុងឥណទាន និង/ឬ
- ការរួមបញ្ចូលទ្រព្យបញ្ចាំ ទ្រព្យតម្កល់នានា ឬការពង្រឹងឥណទាន ដែលនឹងមានឥទ្ធិពលលើហានិភ័យឥណទានជាសារវន្តដែលពាក់ព័ន្ធនឹងឥណទាន ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកាលកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ [សូមមើលកំណត់សម្គាល់លេខ២(ង)(iii)] ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីមួយត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ឬក៏នឹងចំណាយប្រតិបត្តិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានកត់ត្រាដូចខាងក្រោម៖

- ថ្លៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និង ថ្លៃសេវាដែលជាសំណងនៃចំណាយប្រតិបត្តិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងលើកដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើការឈប់ទទួលស្គាល់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv) ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមានៃលក្ខខណ្ឌតាមកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើសម្ព័ន្ធធនាគារ ឬធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ នោះត្រូវពិចារណាជាដំបូងថាតើផ្នែកមួយនៃទ្រព្យសកម្ម គួរតែត្រូវបានលុបចេញពីបញ្ជី មុនពេលធ្វើការកែប្រែកើតឡើងដែរឬទេ [សូមមើលកំណត់សម្គាល់២(ង)(vii)គោលនយោបាយការលុបចេញពីបញ្ជី]។ វិធីសាស្ត្រនេះមានផលប៉ះពាល់ដល់លទ្ធផលនៃការវាយតម្លៃបរិមាណ និងមានន័យថាលក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ ជាធម្មតាមិនបានបំពេញករណីទាំងនេះទេ។

ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះសម្ព័ន្ធធនាគារ និងធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញឬខាត នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអចរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបានដែលជាផ្នែកមួយនៃការធ្វើការកែប្រែពីការកែតម្រូវតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធ្វើការកែប្រែ និងត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែប្រែនោះ។

ប្រសិនបើការកែប្រែនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ [សូមមើលកំណត់សម្គាល់២(ង)(vii)] នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃរបស់ទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត ត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព [សូមមើលកំណត់សម្គាល់លេខ២(ច)]។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែប្រែ ហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីមួយ ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួលស្គាល់ និងតម្លៃតបស្នងដែលបានទូទាត់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ តម្លៃតបស្នងដែលបានទូទាត់រួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលថ្មី រួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែប្រែថ្មី។

ប្រសិនបើការកែប្រែបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះថ្លៃដើមបានរំលស់នៃបំណុល ត្រូវបានគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬ ខាត។

សម្រាប់បំណុលហិរញ្ញវត្ថុដែលមានអត្រាអចរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ និងថ្លៃសេវាដែលកើតឡើង ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែប្រែនោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(v) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល លុះត្រាតែសម្ព័ន្ធធនាគារ ឬធនាគារ មានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏លក់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ចំណូល និងចំណាយ ត្រូវបានបង្ហាញជាមូលដ្ឋានសុទ្ធនៅពេលដែលត្រូវបានអនុញ្ញាតដោយ ស.រ.ទ.ហ.អ.ក ឬ សម្រាប់ចំណេញ និងខាត ដែលកើតឡើងពីក្រុមនៃប្រតិបត្តិការស្រដៀងគ្នា ដូចជានៅក្នុងសកម្មភាពជួញដូររបស់សម្ព័ន្ធធនាគារ និងធនាគារ។

(vi) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬថ្លៃដែលបានសងចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារនានានៅកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលសម្ព័ន្ធធនាគារ និងធនាគារ អាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យមិនមែនប្រតិបត្តិការ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈពិសេសនៃតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវសងតាមតម្រូវការទេដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចតម្រូវឱ្យសង។

សម្ព័ន្ធធនាគារ និងធនាគារ ទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមនៃតម្លៃសមស្របនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ក្នុងអំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii) ឱនភាពនៃតម្លៃ

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ សម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក (“ECL”) ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលជាឧបករណ៍បំណុល
- ឥណទាន និងបុរេប្រទាន
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាផ្តល់ឥណទានដែលបានបោះផ្សាយ។

សម្ព័ន្ធធនាគារ និងធនាគារវាស់វែង សំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ECL ពេញមួយអាយុកាលលើកលែងឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាម ECL ១២ ខែ ដូចខាងក្រោមនេះ៖

- មូលបត្រវិនិយោគបំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាកាលបរិច្ឆេទនៃការវាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីឥណទាន និងបុរេប្រទាន) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

សំវិធានធនលើការខាតបង់សម្រាប់គណនីឥណទាន និងបុរេប្រទាន គឺជា ECL រយៈពេល១២ខែ ដែលត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈពេលដែល ECL ពេញមួយអាយុកាលត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

សម្ព័ន្ធធនាគារ និងធនាគារពិចារណាលើមូលបត្រវិនិយោគបំណុលមួយចំនួនមានហានិភ័យឥណទានទាប នៅពេលដែលចំណាត់ថ្នាក់ហានិភ័យឥណទានរបស់វាស្មើទៅនឹងនិយមន័យ ដែលត្រូវបានគេស្គាល់ជាសកលនៃ “ថ្នាក់វិនិយោគ”។ សម្ព័ន្ធធនាគារ និងធនាគារមិនអនុវត្តការលើកលែងហានិភ័យឥណទានទាបចំពោះឧបករណ៍ហិរញ្ញវត្ថុដទៃទៀតឡើយ។

ECL ១២ ខែ គឺជាផ្នែកនៃ ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល ១២ ខែរបស់ឧបករណ៍ហិរញ្ញវត្ថុដែលអាចកើតឡើងក្នុងរយៈពេល១២ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់តាម ECL ១២ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី១”។

ECL ពេញមួយអាយុកាល (Life-time ECL) គឺជា ECL ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងអាយុកាលដែលរំពឹងទុក (expected life) ទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ប៉ុន្តែមិនមែនមានឱនភាពនៃតម្លៃឥណទាន (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី ២”។

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានដែលបានធ្វើតាមប្រូបាប៊ីលីតេនៃការខាតបង់ឥណទាន។ ECLត្រូវបានវាស់វែងដូចខាងក្រោម៖

- ចំនួនដែលមិនល្បឿង និងចំនួនដែលបានធ្វើប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាការបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលអតីតកាល ពេលបច្ចុប្បន្ន និងការព្យាករណ៍ អំពីលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត។

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែង ECL គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)
- ការខាតបង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)។

ECL សម្រាប់ទំហំក្នុងដំណាក់កាលទី ១ ត្រូវបានគណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសងក្នុង ១២ ខែ និងការខាតបង់ដែលបណ្តាលមកពីការខកខានសង និងទំហំនៃការខកខានសង។ ECL ពេញមួយអាយុកាលត្រូវបានគណនាដោយផលគុណនៃប្រូបាបនៃការខកខានសងពេញមួយអាយុកាល និងការខាតបង់ដែលបណ្តាលមកពីការខកខានសង និងទំហំនៃការខកខានសង។

ការសន្មតដែលផ្អែកលើការគណនា ECL ត្រូវបានត្រួតពិនិត្យប្រចាំខែ និងត្រួតពិនិត្យឡើងវិញប្រចាំត្រីមាស។ មិនមានការផ្លាស់ប្តូរជាសារវន្តទៅលើបច្ចេកទេសប៉ាន់ស្មាន ឬមានការសន្មតជាសារវន្តណាមួយបានកើតឡើងក្នុងអំឡុងពេលបរិច្ឆេទនៃរបាយការណ៍នេះឡើយ។

ប្រូបាប៊ីលីតេនៃការខកខានសង (PD) ផ្តល់នូវការប៉ាន់ប្រមាណនៃលទ្ធភាពដែលអតិថិជនម្នាក់នឹងមិនអាចបំពេញកាតព្វកិច្ចបំណុល ឬកាតព្វកិច្ចក្នុងរយៈពេលជាក់លាក់មួយ។ ទ្រព្យសកម្មហិរញ្ញវត្ថុក្រោមវិធីសាស្ត្រទូទៅ ដែលតម្រូវមានដំណាក់កាល និងតម្រូវទាំងការប៉ាន់ស្មានប្រូបាប៊ីលីតេនៃការខកខានសងក្នុង១២ខែ និង ប្រូបាប៊ីលីតេនៃការខកខានសងក្នុងពេញមួយអាយុកាល ដោយយោងទៅតាមទិន្នន័យប្រវត្តិសាស្ត្រដោយប្រើវិធីសាស្ត្រ Migration (migration approach) ឬវិធីសាស្ត្រការផ្តល់ចំណាត់ថ្នាក់លទ្ធភាពសងពិភាក្សា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ECL (ត)

ការខាតបង់ដែលបណ្តាលមកពីការខកខានសង គឺជាកម្រិតដែលអាចបាត់បង់ប្រសិនបើមានការខកខានសង។ ការខាតបង់ដែលបណ្តាលមកពីការខកខានសង ត្រូវបានកំណត់ជាភាគរយនៃទំហំប្រឈមដែលសម្ព័ន្ធធនាគារ និងធនាគារអាច នឹងបាត់បង់ក្នុងករណីដែលអតិថិជនខកខានសង។ ការខាតបង់ទាំងនេះជាធម្មតាត្រូវបានបង្ហាញជា ភាគរយនៃទំហំនៃការខកខានសង (EAD) ហើយពឹងផ្អែកលើប្រភេទ និងចំនួនទ្រព្យដាក់បញ្ចាំព្រមទាំងប្រភេទនៃអតិថិជន និងការប្រមូលបំណុលដែល រំពឹងទុកពីអតិថិជន។

ជាមួយនឹងតម្លៃទ្រព្យដាក់បញ្ចាំ ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មពីមួយពេលទៅមួយពេលសម្ព័ន្ធធនាគារ និងធនាគារយក តម្លៃទ្រព្យដាក់បញ្ចាំចូលទៅក្នុងការគណនា ការខាតបង់ដែលបណ្តាលមកពីការខកខានសង សម្រាប់ការគណនា ECL។ ក្នុងករណីមានទ្រព្យដាក់បញ្ចាំលើសលប់ កម្រិតទាបបំផុតរបស់ការខាតបង់ដែលបណ្តាលមកពីការខកខានសងមួយ នឹងត្រូវ យកទៅអនុវត្តសម្រាប់ការគណនា ECL។

ទំហំនៃការខកខានសង គឺជាចំនួនទឹកប្រាក់នៅជំពាក់ នៅពេលមានការខកខានសង។ ទោះយ៉ាងណា ទំហំនៃ ការខកខានសងខុសគ្នាទៅតាមលក្ខណៈនៃផលិតផល៖

- ហ្វាស៊ីលីធីរស់៖ ចំនួនទឹកប្រាក់បច្ចុប្បន្នដែលត្រូវបានអនុញ្ញាតក្រោមកិច្ចសន្យា និងកើតឡើងពីការធ្វើរំលស់
- ហ្វាស៊ីលីធីអាចប្រើប្រាស់ឡើងវិញ៖ អត្រាប្រើប្រាស់
- ក្រៅតារាងតុល្យការ៖ កត្តាបំប្លែងឥណទាន

ដូចការរៀបរាប់ខាងលើ និងដោយផ្អែកលើការប្រើប្រាស់ជាអតិបរមានៃប្រូបាប៊ីលីតេនៃការខកខានសងក្នុង១២ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី១ សម្ព័ន្ធធនាគារ និងធនាគារវាស់វែង ECL ដោយពិចារណាលើហានិភ័យនៃ ការខកខានសង ក្នុងរយៈពេលតាមកិច្ចសន្យាជាអតិបរមា (រួមបញ្ចូលទាំងជម្រើសការពន្យារពេលសងរបស់អតិថិជនប្រសិនបើ មាន) ដែលប្រឈមនឹងហានិភ័យឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយសម្ព័ន្ធធនាគារ និង ធនាគារពិចារណាលើរយៈពេលមួយវែងជាង។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិ ទាមទារការសងត្រឡប់ ឬបញ្ចប់កិច្ចសន្យា ឬការធានា។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ហ្វាស៊ីលីធីប័ណ្ណឥណទានដែលរួមមានទាំងឥណទាន និងការសន្យាផ្តល់ឥណទាន ដែលមិនទាន់បានប្រើប្រាស់ ដែលសម្ព័ន្ធធនាគារ និងធនាគារវាស់វែង ECL ក្នុងរយៈពេលមួយវែងជាងរយៈពេលតាមកិច្ចសន្យា អតិបរមា ប្រសិនបើសមត្ថភាពតាមកិច្ចសន្យារបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារសំណង និងលុបចោលការសន្យា ផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់ មិនកំណត់ការប្រឈមរបស់សម្ព័ន្ធធនាគារ និងធនាគារចំពោះការខាតបង់ឥណទាន ចំពោះរយៈពេលជូនដំណឹងតាមកិច្ចសន្យា។ ហ្វាស៊ីលីធីទាំងនេះមិនមានរយៈពេលថេរ ឬរចនាសម្ព័ន្ធសងត្រឡប់ទេ ហើយត្រូវ បានគ្រប់គ្រងលើមូលដ្ឋានហ្វាស៊ីលីធីក្រុម។ សម្ព័ន្ធធនាគារ និង ធនាគារអាចលុបចោល ពួកគេដោយប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែ សិទ្ធិតាមកិច្ចសន្យានេះមិនត្រូវបានអនុវត្តនៅក្នុងការគ្រប់គ្រងប្រចាំថ្ងៃជាធម្មតាទេ ប៉ុន្តែនៅពេលដែលសម្ព័ន្ធធនាគារ ឬធនាគារ ដឹងអំពីការកើនឡើងហានិភ័យឥណទាននៅកម្រិតហ្វាស៊ីលីធី។ រយៈពេលវែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពី សកម្មភាពគ្រប់គ្រងហានិភ័យឥណទាន ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងអនុវត្ត ហើយដែលអាចជួយកាត់បន្ថយ ECL បាន។ ទាំងនេះរួមបញ្ចូលទាំងការកាត់បន្ថយកម្រិតកំណត់ការលុបចោលនៃហ្វាស៊ីលីធី និង/ឬ បង្វែរសមតុល្យដែលនៅ ជំពាក់ទៅជាឥណទានដែលមានលក្ខខណ្ឌសងត្រឡប់វិញថេរ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានត្រួតពិនិត្យឡើងវិញឬទេ [សូមមើលកំណត់សម្គាល់២(ង) (iv)] ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឱ្យការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះ លំហូរសាច់ប្រាក់ដែលរំពឹងទុកថាទុកជាទុកជាហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ននៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ទៅកាលបរិច្ឆេទនៃការវាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន

នៅកាលបរិច្ឆេទនៃការវាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមថ្លៃដើមបានរំលស់ (និងទ្រព្យសកម្មហិរញ្ញវត្ថុបំណុលដែលបានកត់ត្រាតាម FVOCI ប្រសិនបើមាន) មានឱនភាពនៃតម្លៃឥណទានដែរឬទេ (សំដៅលើ “ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី៣”)។ ទ្រព្យសកម្ម ហិរញ្ញវត្ថុមួយមានឱនភាពនៃតម្លៃឥណទាននៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើន ដែលនាំឱ្យមានផលប៉ះពាល់អវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគត ដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ បានកើតឡើង។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទាន រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អតិថិជន ឬអ្នកបោះឆ្នោយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃឥណទាន ឬបុរេប្រទាន ដោយសម្ព័ន្ធធនាគារ និងធនាគារលើលក្ខខណ្ឌដែលសម្ព័ន្ធធនាគារ និងធនាគារមិនគួរយល់ព្រម
- អតិថិជនទំនងជានឹងក្រុយធន ឬត្រូវរៀបចំហិរញ្ញវត្ថុផ្សេងទៀតឡើងវិញ ឬ
- ការបាត់បង់ទីផ្សារសកម្មចំពោះទ្រព្យដាក់បញ្ចាំមួយដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានចរចាឡើងវិញ ដោយសារតែការធ្លាក់ចុះនៃស្ថានភាពរបស់អតិថិជន ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេល

សម្ព័ន្ធធនាគារ និងធនាគារបង្ហាញសំវិធានធនខាតបង់សម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេលដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមបានរំលស់៖ ជាការកាត់បន្ថយពីតម្លៃយោងដុលរបស់ទ្រព្យសកម្ម
- ការសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ជាទូទៅជាការធ្វើសំវិធានធន

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល (ត)

- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុមួយរួមបញ្ចូលទាំងសមាសធាតុបានប្រើប្រាស់ និងមិនទាន់បានប្រើប្រាស់ ហើយសម្ព័ន្ធធនាគារ និងធនាគារមិនអាចកំណត់ ECL លើសមាសធាតុការសន្យាផ្តល់ឥណទានដោយឡែកពីសមាសធាតុនៃការសន្យាផ្តល់ឥណទានដែលបានប្រើប្រាស់ សម្ព័ន្ធធនាគារ និងធនាគារធ្វើការបង្ហាញសំវិធានធនខាតបង់រួមបញ្ចូលគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនរួមបញ្ចូលគ្នាត្រូវបានបង្ហាញ ជាការកាត់ចេញពីតម្លៃយោងដុលនៃសមាសធាតុដែលបានប្រើប្រាស់។ ចំនួនលើសរបស់សំវិធានធនខាតបង់លើតម្លៃយោងដុលនៃសមាសធាតុ ដែលបានប្រើប្រាស់ត្រូវបានបង្ហាញជាការធ្វើសំវិធានធន និង
- ឧបករណ៍បំណុលដែលបានរស់វែងតាម FVOCI មិនមានសំវិធានធនខាតបង់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលទេ ពីព្រោះតម្លៃយោងនៃទ្រព្យសកម្មទាំងនេះគឺជាតម្លៃសមស្រប។

ការជម្រះចេញពីបញ្ជី

ឥណទាន និងមូលបត្របំណុល ត្រូវបានជម្រះចេញពីបញ្ជី (ជាផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុក សមហេតុផល ថា អាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬចំណែកណាមួយ។ ករណីនេះមានជាទូទៅ នៅពេលសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងតាមកម្រិតទ្រព្យសកម្មទោល។

ទឹកប្រាក់ដែលប្រមូលបានមកវិញពីចំនួន ដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានជម្រះចេញពីបញ្ជី នៅតែអាចជាទ្រព្យសកម្មចំពោះសកម្មភាពទាមទារសងមកវិញតាមផ្លូវច្បាប់ ដើម្បីអនុលោមតាមនីតិវិធីរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការប្រមូលមកវិញនូវទឹកប្រាក់ដែលនៅជំពាក់។

ការធានាហិរញ្ញវត្ថុមិនមែនជាផ្នែកសំខាន់នៃកិច្ចសន្យា

សម្ព័ន្ធធនាគារ និងធនាគារ វាយតម្លៃថាតើកិច្ចសន្យាធានាហិរញ្ញវត្ថុ គឺជាធាតុផ្សំមួយដ៏សំខាន់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានរាប់បញ្ចូលជាសមាសធាតុនៃឧបករណ៍នោះ ឬជាកិច្ចសន្យាដែលត្រូវបានកាត់ត្រាដោយឡែកពីគ្នា។ កត្តាដែលសម្ព័ន្ធធនាគារ និងធនាគារពិចារណានៅពេលធ្វើការវាយតម្លៃនេះ រួមមាន៖

- ការធានា គឺជាផ្នែកមួយនៃលក្ខខណ្ឌតាមកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានទាមទារដោយច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានបញ្ចូលក្នុងពេលដំណាលគ្នា និងឧបករណ៍បំណុល ឬ
- ការធានាត្រូវបានផ្តល់ដោយក្រុមហ៊ុនមេរបស់អ្នកខ្ចី ឬក្រុមហ៊ុនផ្សេងទៀតនៅក្នុងសម្ព័ន្ធរបស់អ្នកខ្ចី។

ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាការធានាគឺជាធាតុផ្សំសំខាន់មួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ នោះបុព្វលាភត្រូវសងណាមួយទាក់ទងនឹងការទទួលស្គាល់លើកដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជាចំណាយ ប្រតិបត្តិការក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្ព័ន្ធធនាគារ និងធនាគារពិចារណាលើផលប៉ះពាល់នៃការការពារនៅពេលវាស់វែងតម្លៃសមស្របនៃឧបករណ៍បំណុល និងនៅពេលវាស់វែង ECL។

ប្រសិនបើសម្ព័ន្ធធនាគារ ឬធនាគារកំណត់ថាការធានាមិនមែនជាធាតុផ្សំសំខាន់នៃឧបករណ៍បំណុលទេ នោះវាទទួលស្គាល់ជាទ្រព្យសកម្មមួយ ដែលបង្ហាញពីការបង់ប្រាក់ជាមុននៃបុព្វលាភនៃការធានា និងសិទ្ធិទូទាត់សងសម្រាប់ការខាតបង់ឥណទាន។ ទ្រព្យសកម្មបុព្វលាភបង់មុន ត្រូវបានទទួលស្គាល់លុះត្រាតែការធានាមិនមានឱនភាពនៃតម្លៃឥណទាន ឬមិនមានការកើនឡើងជាសាធុននូវហានិភ័យឥណទាន (“SICR”) នៅពេលការធានាត្រូវបានទទួលស្គាល់។ ទ្រព្យសកម្មទាំងនេះត្រូវបានទទួលស្គាល់នៅក្នុង “ទ្រព្យសកម្មផ្សេងៗ”។ សម្ព័ន្ធធនាគារ និងធនាគារបង្ហាញពីចំណេញ ឬខាត លើការទទួលបាននូវសំណងទាំងស្រុងនៅក្នុងចំណេញ ឬខាត ជា “ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ”។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(viii) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

សម្ព័ន្ធធនាគារ និងធនាគារមានឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទច្រើនប្រភេទ ដើម្បីគ្រប់គ្រងការប្រឈមទៅនឹងហានិភ័យអត្រាការប្រាក់តាមរយៈការផ្លាស់ប្តូរអត្រាការប្រាក់។ ការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ត្រូវបានគ្រប់គ្រងដោយគោលនយោបាយរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល ដែលផ្តល់នូវគោលការណ៍ជាលាយលក្ខណ៍អក្សរលើការប្រើប្រាស់និស្សន្ទហិរញ្ញវត្ថុ។

ឧបករណ៍និស្សន្ទ ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃសមស្របនាកាលបរិច្ឆេទនៃកិច្ចសន្យារបស់ឧបករណ៍និស្សន្ទដែលបានធ្វើឡើង និងត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃសមស្របរបស់វានាកាលបរិច្ឆេទរបាយការណ៍នីមួយៗ។ លទ្ធផលចំណេញ/ខាត ត្រូវបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាតភ្លាមៗ លើកលែងតែឧបករណ៍និស្សន្ទត្រូវបានកំណត់ និងមានប្រសិទ្ធភាពជាឧបករណ៍ការពារហានិភ័យ ក្នុងរយៈពេលនៃព្រឹត្តិការណ៍ពីការទទួលស្គាល់ក្នុងគណនីចំណេញ ឬខាត គឺអាស្រ័យលើលក្ខណៈនៃទំនាក់ទំនងនៃការការពារហានិភ័យ។

ឧបករណ៍និស្សន្ទដែលមានតម្លៃសមស្របវិជ្ជមានត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មហិរញ្ញវត្ថុ ខណៈពេលដែលឧបករណ៍និស្សន្ទដែលមានតម្លៃសមស្របអវិជ្ជមានត្រូវបានទទួលស្គាល់ជាបំណុលហិរញ្ញវត្ថុ។ ឧបករណ៍និស្សន្ទ មិនត្រូវបានកាត់កងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលលើកលែងតែសម្ព័ន្ធធនាគារ និងធនាគារមានទាំងសិទ្ធិស្របច្បាប់ និងគោលបំណងក្នុងការកាត់កង។

(ix) គណនេយ្យការពារលើហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារ កំណត់នូវឧបករណ៍និស្សន្ទជាក់លាក់ជាឧបករណ៍ការពារហានិភ័យដែលទាក់ទងនឹងហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់ក្នុងការការពារហានិភ័យតម្លៃសមស្របការពារហានិភ័យលើលំហូរសាច់ប្រាក់ ឬការការពារហានិភ័យ ដែលសមស្របក្នុងការវិនិយោគក្នុងក្រុមហ៊ុនបរទេស។ ការការពារហានិភ័យនៃអត្រាការប្រាក់តាមកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន ត្រូវបានកំណត់ជាការការពារហានិភ័យលំហូរសាច់ប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារមិនត្រូវបានអនុវត្តទៅលើគណនេយ្យការពារហានិភ័យតម្លៃសមស្របនៃផលបត្រនៃការការពារហានិភ័យអត្រាការប្រាក់ឡើយ។

នាកាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្តលើទំនាក់ទំនងនៃការការពារហានិភ័យ សម្ព័ន្ធធនាគារ និងធនាគារធ្វើការរកត្រួតពិនិត្យទំនាក់ទំនងរវាងឧបករណ៍ការពារហានិភ័យ និងសមាសធាតុការពារហានិភ័យ រួមជាមួយគោលបំណងចម្បងក្នុងការគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្រក្នុងការធ្វើប្រតិបត្តិការក្នុងការការពារហានិភ័យ។ បន្ថែមពីនេះទៀត នាកាលបរិច្ឆេទនៃការចាប់ផ្តើមការការពារហានិភ័យ និងបន្តនិរន្តរភាព សម្ព័ន្ធធនាគារ និងធនាគាររកត្រួតពិនិត្យតើឧបករណ៍ការពារហានិភ័យមានប្រសិទ្ធភាពក្នុងការកាត់កងក្នុងការផ្លាស់ប្តូរតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នៃឧបករណ៍ការពារហានិភ័យដែលចូលរួមក្នុងការការពារហានិភ័យ នៅពេលដែលការការពារហានិភ័យទាក់ទងនឹងការបំពេញតាមតម្រូវការក្នុងការការពារហានិភ័យប្រកបដោយប្រសិទ្ធភាពដូចខាងក្រោម៖

- មានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងសមាសធាតុគណនីការពារហានិភ័យ និងឧបករណ៍ការពារហានិភ័យ
- ផលប៉ះពាល់ពីហានិភ័យឥណទាន មិនទទួលបានទិញពីការផ្លាស់ប្តូរតម្លៃដែលជាលទ្ធផលបានពីផ្នែកសេដ្ឋកិច្ច និង
- អនុបាត នៃការការពារហានិភ័យដែលទាក់ទង គឺដូចគ្នាទៅនឹង លទ្ធផលពីបរិមាណការពារហានិភ័យ ដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើការការពារហានិភ័យជាក់ស្តែង និងបរិមាណនៃឧបករណ៍ការពារហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់ជាក់ស្តែងក្នុងការពារហានិភ័យ។

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើតុល្យភាពឡើងវិញទាក់ទងនឹងការពារហានិភ័យ ដើម្បីបំពេញនូវតម្រូវការនៃ អនុបាតការពារហានិភ័យនៅពេលដែលចាំបាច់។

កិត្តិយស និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

၆၈

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ឆ) ការវិនិយោគហិរញ្ញវត្ថុ (ត)

- មូលបត្រវិនិយោគលើមូលធនដែលបានកំណត់តាម FVOCI។

ចំពោះមូលបត្របំណុលដែលបានរស់រវើកតាម FVOCI ចំណេញ និងខាត ត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ លើកលែងតែចំណុចដូចខាងក្រោម ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតតាមរបៀបដូចគ្នានឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរស់រវើកតាមថ្លៃដើមបានរំលស់៖

- ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព
- ECL និងការកត់ត្រាបញ្ជ្រាស និង
- ចំណេញ និងខាតលើការប្តូររូបិយប័ណ្ណបរទេស។

នៅពេលដែលមូលបត្របំណុលរស់រវើកតាម FVOCI ត្រូវបានឈប់ទទួលស្គាល់ ចំណេញ ឬខាតបង្កដែលបានទទួលស្គាល់ពីមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើងវិញពីមូលធន ទៅរបាយការណ៍ចំណេញ ឬខាត។

សម្ព័ន្ធធនាគារ និងធនាគារជ្រើសរើសបង្ហាញនៅក្នុងលទ្ធផលលម្អិតផ្សេងៗ អំពីការផ្លាស់ប្តូរនៅក្នុងតម្លៃសមស្របនៃការវិនិយោគជាក់លាក់នៅក្នុងឧបករណ៍មូលធន ដែលមិនត្រូវបានទុកសម្រាប់ជួញដូរ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃឧបករណ៍នីមួយៗនៅពេលទទួលស្គាល់លើកដំបូង និងជាស្ថាពរ។

ចំណេញ និងខាតលើឧបករណ៍មូលធនទាំងនេះនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅលើរបាយការណ៍ចំណេញ ឬខាតទេ ហើយក៏ពុំមានឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតដែរ។ ភាគលាភ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញលើផ្នែកខ្លះរបស់ថ្លៃដើមនៃការវិនិយោគក្នុងករណីដែលពួកគេត្រូវបានទទួលស្គាល់នៅក្នុង លទ្ធផលលម្អិតផ្សេងៗ។ ចំណេញ និងខាតបង្កដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានផ្ទេរទៅក្នុងប្រាក់ចំណេញរក្សាទុកលើការលក់ចេញរបស់ការវិនិយោគ។

(ជ) ដើមទុន និងបុព្វលាភដើមទុន

ដើមទុន និងបុព្វលាភដើមទុន ត្រូវបានចាត់ថ្នាក់ជាមូលធន។

ដើមទុនតំណាងឱ្យតម្លៃដើម (ចារឹក) នៃភាគហ៊ុនដែលត្រូវបានបោះផ្សាយ។ ភាគហ៊ុនដទៃទៀតប្រសិនបើមាន ត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុមួយ ដែលបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ទៅមូលធន។

បុព្វលាភភាគហ៊ុន រួមបញ្ចូលបុព្វលាភដែលបានទទួលក្នុងការបោះផ្សាយដើមទុន។ ថ្លៃដើមបន្ថែមដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការបោះផ្សាយដើមទុនថ្មី ត្រូវបានបង្ហាញក្នុងផ្នែកមូលធនដោយកាត់ចេញប្រាក់ពន្ធពីសាច់ប្រាក់ដែលបានទទួល។

(ឈ) ចំណេញក្នុងមួយភាគហ៊ុន

មូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន (“EPS”) គឺកំណត់ដោយយកប្រាក់ចំណេញសុទ្ធដែលបានធ្វើនិយ័តកម្មរួចបែងចែកទៅម្ចាស់ភាគហ៊ុន ដោយចែកនឹងចំនួនជាមធ្យមនៃចំនួនភាគហ៊ុន ដែលមាននៅក្នុងអំឡុងការិយបរិច្ឆេទបន្ទាប់ពីការបែងចែកភាគលាភនៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ក៏គណនាដូចគ្នាដោយយកប្រាក់ចំណេញសុទ្ធចែកនឹងចំនួនជាមធ្យមនៃចំនួនភាគហ៊ុនដែលមាន និងចេញផ្សាយនៅក្នុងអំឡុងការិយបរិច្ឆេទ។ ទោះជាយ៉ាងណាក៏ដោយប្រាក់ចំណេញសុទ្ធសម្រាប់បែងចែកភាគហ៊ុន និងចំនួនជាមធ្យមនៃចំនួនភាគហ៊ុន ត្រូវបានកែតម្រូវដើម្បីបង្ហាញពីផលប៉ះពាល់នៃភាគហ៊ុនសក្តានុពលថយចុះទៅក្នុងភាគហ៊ុនធម្មតា។ បច្ចុប្បន្នមិនមានភាគហ៊ុនសក្តានុពលថយចុះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(៣) ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃបង្គរ។ ថ្លៃដើមរួមមានការចំណាយផ្ទាល់នានា ក្នុងការធ្វើលទ្ធកម្មទ្រព្យសម្បត្តិ និងបរិក្ខារ។ ថ្លៃដើមរបស់ទ្រព្យសម្បត្តិ និងបរិក្ខាររួមមាន៖

- តម្លៃទិញចូលនៃទ្រព្យសម្បត្តិ និងបរិក្ខារ រួមទាំងចំណាយនាំចូល និងពន្ធលើការទិញដែលមិនអាចដកមកវិញបាន បន្ទាប់ពីការដកតម្លៃអប្បបរមាពាណិជ្ជកម្ម និងការបង្វិលប្រាក់មកវិញ និង
- ថ្លៃដើមណាមួយដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការនាំយកទ្រព្យសម្បត្តិទៅកាន់ទីតាំង និងលក្ខខណ្ឌដែលសមស្របក្នុងការធ្វើប្រតិបត្តិការអាជីវកម្មតាមការកំណត់របស់អ្នកគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដប្រជាថា ផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត នៃទ្រព្យនោះនឹងហូរចូលមកក្នុងសម្ព័ន្ធធនាគារ និងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងឱ្យជឿជាក់បានតែប៉ុណ្ណោះ។ តម្លៃយោងផ្នែកនៃទ្រព្យដែលបានជំនួសត្រូវបានឈប់ទទួលស្គាល់។ រាល់ចំណាយ លើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗឆ្នោះពេល ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។

ថ្លៃដើមក្នុងការសាងសង់ទ្រព្យសម្បត្តិដោយខ្លួនឯងណាមួយ រួមបញ្ចូលទាំងចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្មផ្ទាល់ រួមទាំងចំណាយណាមួយដែលចូលរួមដោយផ្ទាល់ ក្នុងការនាំយកទ្រព្យសម្បត្តិទៅកាន់លក្ខខណ្ឌ ការងារសម្រាប់គោលបំណងនៃការប្រើប្រាស់ដែលបានគ្រោងទុក រួមទាំងថ្លៃដើមនៃការរុះរើ និងការដកហូតធាតុនៃទ្រព្យសម្បត្តិ និងការរៀបចំទីតាំងដែលទ្រព្យសម្បត្តិនោះស្ថិតនៅ ហើយនិងចំណាយការប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ដីធ្លីមិនត្រូវបានធ្វើរំលស់ទេ។ ទ្រព្យសម្បត្តិ និងបរិក្ខារផ្សេងទៀតត្រូវបានធ្វើរំលស់តាមមូលដ្ឋានរំលស់ថេរ ដើម្បីលុបចេញពីបញ្ជីនូវថ្លៃដើមនៃទ្រព្យសម្បត្តិទាំងនេះ ត្រឹមតម្លៃសំណល់លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសម្បត្តិនីមួយៗ ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ឆ្នាំ
ការកែលម្អដី	៣ ដល់ ២០
អគារ និង ការកែលម្អ	៣ ដល់ ២០
ការកែលម្អលើទ្រព្យជួល*	៣ ដល់ ៥
បរិក្ខារការិយាល័យ	៣ ដល់ ១៥
បរិក្ខារកុំព្យូទ័រ	៣ ដល់ ៧
យានយន្ត	៣ ដល់ ៨

* ការកែលម្អលើទ្រព្យជួល គឺត្រូវបានរំលស់ដោយផ្អែកលើរយៈពេលខ្លីជាងនេះ នៃអាយុកាលប្រើប្រាស់ ចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ ឬ ភតិសន្យាដែលពាក់ព័ន្ធ។

តម្លៃសំណល់របស់ទ្រព្យសម្បត្តិ និងអាយុកាលប្រើប្រាស់ត្រូវបានត្រួតពិនិត្យ និងកែតម្រូវប្រសិនបើមានភាពសមស្រប នៅរៀងរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

រំលស់លើទ្រព្យសម្បត្តិដែលកំពុងសាងសង់ចាប់ផ្តើមនៅពេលដែលទ្រព្យសម្បត្តិ ត្រូវបានត្រៀមរួចរាល់ សម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានពិនិត្យឡើងវិញ សម្រាប់ការបង្ហាញពីឱនភាពនៃតម្លៃនៅរៀងរាល់នៅក្នុងកាលបរិច្ឆេទរាយការណ៍នីមួយៗ និងរាល់ពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈបង្ហាញថាតម្លៃយោងអាចនឹងមិនអាចប្រមូលបានមកវិញ។ នៅពេលដែលតម្លៃយោងនៃទ្រព្យសម្បត្តិណាមួយលើសពីតម្លៃដែលអាចប្រមូលបានមកវិញដែលប៉ាន់ស្មាន ត្រូវបានកត់ត្រាបន្ថយឱ្យនៅត្រឹមតម្លៃដែលអាចប្រមូលបានមកវិញ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(៣) ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបចំណូលបានមកពីការលក់ និងតម្លៃយោង ហើយត្រូវបានកត់ត្រានៅក្នុងចំណេញ ឬខាតក្នុងឆ្នាំ “ចំណូលផ្សេងៗសុទ្ធ”។

(ដ) ទ្រព្យសកម្មអរូបី

ទ្រព្យអរូបីមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានធ្វើលទ្ធកម្ម និងចំណាយដែលទាក់ទង។ ទ្រព្យសកម្ម អរូបីត្រូវបានទទួលស្គាល់តែនៅពេលដែលការចំណាយរបស់វាអាចវាស់វែងដោយជឿទុកចិត្តបាន ហើយទំនងជាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដែលរំពឹងទុក នឹងហូរចូលក្នុងសម្ព័ន្ធធនាគារ និងធនាគារ។

ទ្រព្យសកម្មអរូបីត្រូវបានរាយការណ៍តាមថ្លៃដើមប្រវត្តិសាស្ត្រដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានធ្វើរំលស់ដោយប្រើប្រាស់វិធីសាស្ត្រថេរលើអាយុកាលប្រើប្រាស់ ប៉ាន់ស្មានរបស់ទ្រព្យសកម្ម។ អាយុកាលប្រើប្រាស់របស់កម្មវិធីកុំព្យូទ័រមានរយៈពេលពី បីឆ្នាំ ដល់ប្រាំពីរឆ្នាំ លើកលែងតែអាជ្ញាបណ្ណកម្មវិធីរបស់ប្រព័ន្ធធនាគារស្នូល ដែលមានអាយុកាលប្រើប្រាស់រយៈពេលដប់ឆ្នាំ។

ទ្រព្យសកម្មអរូបីមិនត្រូវបានទទួលស្គាល់នៅពេលលុបចោល ឬនៅពេលគ្មានការរំពឹងទុកពីផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតពីការប្រើប្រាស់របស់វា។ ចំណេញ ឬខាតដែលកើតចេញពីការមិនទទួលស្គាល់ទ្រព្យសកម្ម អរូបីដែលវាស់វែងដោយភាពខុសគ្នារវាងផលចំណេញនៃការលុបចោលសុទ្ធ និងតម្លៃយោងរបស់ទ្រព្យសកម្មត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាត នៅពេលដែលទ្រព្យសកម្មនោះត្រូវបានលុបចោល។ ចំណាយផ្សេងៗពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

(ច) ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្ម ជាកម្មវត្ថុក្នុងការធ្វើរំលស់ត្រូវបានត្រួតពិនិត្យឡើងវិញនៅពេលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរក្នុងកាលៈទេសៈដែលបង្ហាញថាតម្លៃយោងអាចនឹងមិនប្រមូលបានមកវិញ។ ការខាតបង់ឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ស្មើនឹងចំនួនដែលតម្លៃយោងរបស់ទ្រព្យសកម្មលើសពីតម្លៃដែលអាចប្រមូលបានមកវិញ។ តម្លៃដែលអាចប្រមូលបានមកវិញ គឺជាតម្លៃដែលខ្ពស់ជាងរវាងតម្លៃសមស្របដកការចំណាយដើម្បីលក់ និងតម្លៃកំពុងប្រើប្រាស់។

សម្រាប់គោលបំណងនៃការធ្វើតេស្តឱនភាពនៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗបំផុត ដែលមានលំហូរសាច់ប្រាក់អាចកំណត់បានដោយផ្អែក (អង្គភាពរកសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីមូលនិធិពាណិជ្ជកម្មដែលទទួលបាននូវឱនភាពនៃតម្លៃ ត្រូវបានពិនិត្យឡើងវិញចំពោះការកាត់ត្រាបញ្ញាសមកវិញរបស់ឱនភាពនៃតម្លៃដែលអាចកើតមាននៅក្នុងកាលបរិច្ឆេទរាយការណ៍នីមួយៗ។ ការខាតបង់ឱនភាពតម្លៃត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ចំណេញឬខាតនិងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

ការខាតបង់ឱនភាពត្រូវបានទទួលស្គាល់នៅក្នុងកាលបរិច្ឆេទឆ្នាំចាស់ គឺត្រូវបានវាយតម្លៃនាពេលចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ សម្រាប់ការចង្អុលបង្ហាញណាមួយដែលបង្ហាញថាការខាតបង់បានចេញចុះ ឬមិនបានកើតមានទៀត។ ការខាតបង់ឱនភាពគឺត្រូវបានកត់ត្រាបញ្ញាស ប្រសិនបើមានការកែប្រែក្នុងការប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការកំណត់ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។ ឱនភាពនៃការខាតបង់ គឺត្រូវបានកត់ត្រាបញ្ញាស ចំពោះតែទំហំនៃតម្លៃយោងរបស់ទ្រព្យសកម្មដែលមិនលើសពីចំនួនទឹកប្រាក់ ដែលត្រូវបានកំណត់រួចរាល់ចំនួនរំលស់លើទ្រព្យរូបិយ និងរំលស់លើទ្រព្យអរូបីសុទ្ធ ប្រសិនបើមិនមានឱនភាពនៃការខាតបង់ត្រូវបានទទួលស្គាល់។ ការកាត់ត្រាបញ្ញាសនៃឱនភាពនៃការខាតបង់ ត្រូវបានទទួលស្គាល់ជាចំណូល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ខ) ទុនបម្រុង

ទុនបម្រុងរួមមាន ទុនបម្រុងទូទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ ទុនបម្រុងការពារហានិភ័យ និងទុនបម្រុងផ្សេងៗ។

ទុនបម្រុងទូទៅ ត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលអនុវត្តការសម្រេចចិត្តរបស់ខ្លួន សម្រាប់ការប្រើប្រាស់ និងថែរក្សាទុនបម្រុងទូទៅ។ ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងទូទៅ ត្រូវមានការយល់ព្រមពី ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននីមួយៗនៅក្នុងសម្ព័ន្ធ។

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធនរវាងឱនភាពនៃតម្លៃដោយអនុលោមតាម ស.វ.ហ.អ.ក (លើឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើរបស់ធនាគារ គណនីត្រូវទទួលផ្សេងៗ ការវិនិយោគលើមូលបត្របំណុល និង កិច្ចសន្យាក្រៅតារាងតុល្យការ) និងសំវិធានធនតាមបទប្បញ្ញត្តិ (លើឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើរបស់ធនាគារ គណនីត្រូវ ទទួលផ្សេងៗ និងកិច្ចសន្យាក្រៅតារាងតុល្យការ ដោយអនុលោមតាមអត្រាចំណាត់ថ្នាក់ឥណទានពី ធនាគារជាតិនៃកម្ពុជា)។ វាត្រូវបានផ្ទេររវាងប្រាក់ចំណេញរក្សាទុក និងទុនបម្រុងតាមបទប្បញ្ញត្តិ នៅពេលដែលសំវិធានធនតាមបទប្បញ្ញត្តិមានចំនួន ច្រើនជាង សំវិធានធនឱនភាពនៃតម្លៃដែលអនុលោមតាម ស.វ.ហ.អ.ក ៩។

សំវិធានតាមបទប្បញ្ញត្តិត្រូវបានគណនាដោយធ្វើការគុណអត្រាសំវិធានធនតាមចំណាត់ថ្នាក់ឥណទាន ដោយផ្អែកលើ បទប្បញ្ញត្តិ ដែលចេញដោយ ធនាគារជាតិ នៃ កម្ពុជា ទៅនឹងសមតុល្យយោងដុលដែលអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា។ អត្រាទាំងនេះមានដូចជា៖ ឥណទានធម្មតាអត្រា ១% ឥណទានឃ្លាំមើលអត្រា ៣% ឥណទានក្រោមស្តង់ដារអត្រា ២០% ឥណទានសង្ស័យអត្រា ៥០% និង ឥណទានបាត់បង់អត្រា ១០០%។

ទុនបម្រុងការពារហានិភ័យរួមមានចំណែកប្រសិទ្ធភាពនៃបម្រែបម្រួលបង្កសុទ្ធ ក្នុងតម្លៃសមស្របនៃឧបករណ៍ការពារ ហានិភ័យ ដែលប្រើក្នុងការការពារហានិភ័យលំហូរសាច់ប្រាក់ដែលនៅមិនទាន់មានការទទួលស្គាល់ជាបន្តបន្ទាប់នៅក្នុងប្រាក់ ចំណេញ ឬខាត។

ទុនបម្រុងផ្សេងៗគឺសម្រាប់លម្អៀងពីការប្តូររូបិយប័ណ្ណនៃការវិនិយោគសុទ្ធ ក្នុងកិច្ចប្រតិបត្តិការបរទេស។

(ឃ) ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ

ការចំណាយពន្ធសម្រាប់ការិយបរិច្ឆេទរួមមាន ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ។ ពន្ធត្រូវបានទទួលស្គាល់នៅក្នុង ចំណេញ ឬខាត លើកលែងតែវិសាលភាពដែលទាក់ទងនឹងខ្ទង់ដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬ ដោយផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធនរៀងគ្នា។

ចំណាយពន្ធបច្ចុប្បន្ន ត្រូវបានកំណត់យោងទៅតាមច្បាប់ពន្ធនៃយុត្តាធិការនីមួយៗ ដែលក្រុមហ៊ុននីមួយៗរបស់សម្ព័ន្ធ ធនាគារធ្វើប្រតិបត្តិការ និងបង្កើតប្រាក់ចំណេញដែលជាប់ពន្ធ និងរាប់បញ្ចូលពន្ធទាំងអស់ដែលផ្អែកលើប្រាក់ចំណេញជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានទទួលស្គាល់ទាំងអស់ដោយប្រើវិធីសាស្ត្របំណុលលើភាពខុសគ្នាបណ្តោះអាសន្ន ដែលកើតឡើងរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់ពួកគេនៅក្នុង របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល។ ទោះយ៉ាងណាក៏ដោយពន្ធលើប្រាក់ចំណូលពន្យារ មិនត្រូវបានរាប់បញ្ចូលប្រសិនបើវាកើតឡើងពីការទទួលស្គាល់លើកដំបូងនៃ ទ្រព្យសកម្ម ឬបំណុល នៅក្នុងប្រតិបត្តិការណាមួយក្រៅពីការរួមបញ្ចូលអាជីវកម្មដែលនៅពេលប្រតិបត្តិការមិនប៉ះពាល់ដល់ គណនេយ្យ ឬ ចំណេញឬខាតដែលជាប់ពន្ធ។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ក្នុងវិសាលភាពដែលវាទំនងថាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងកើត មានសម្រាប់ភាពខុសគ្នាបណ្តោះអាសន្ន និងការខាតបង់ពន្ធដែលមិនបានប្រើ ឬឥណទានពន្ធមិនបានប្រើប្រាស់។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ ត្រូវបានកាត់កងនៅពេលមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីកាត់កងទ្រព្យសកម្ម ពន្ធប្រចាំឆ្នាំ និងបំណុលពន្ធប្រចាំឆ្នាំ និងនៅពេលដែលពន្ធពន្យារពាក់ព័ន្ធទៅនឹងអាជ្ញាធរសារពើពន្ធដែល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ណ) អត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់បំណុល និងចំណាយសម្រាប់អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលស្គាល់សំវិធានធនមួយ នៅពេលមានកាតព្វកិច្ចមានកិច្ចសន្យា ឬមានការអនុវត្តកន្លងមកដែលបានបង្កើត កាតព្វកិច្ចស្ថាបនា។

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់រង្វាន់ និងអត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណាយក្នុង ការិយបរិច្ឆេទ ដែលសេវាកម្មពាក់ព័ន្ធត្រូវបានផ្តល់ជូនដោយនិយោជិតរបស់សម្ព័ន្ធធនាគារ និង ធនាគារ។

(ii) គម្រោងមូលនិធិសោធននិវត្តន៍

ធនាគារបង់វិភាគទានប្រចាំខែ សម្រាប់គម្រោងប្រាក់សោធននិវត្តន៍កាតព្វកិច្ច ដល់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែលជាគម្រោងរបបសន្តិសុខសង្គមដែលគ្រប់គ្រងដោយសាធារណៈសម្រាប់សោធននិវត្តន៍នៅកម្ពុជា។ ធនាគារ មិនមានកាតព្វកិច្ចទូទាត់បន្ថែមទៀតទេ នៅពេលដែលវិភាគទានត្រូវបានបង់ចំណូល។ វិភាគទាននេះត្រូវបានទទួលស្គាល់ថាជា ការចំណាយអត្ថប្រយោជន៍របស់និយោជិតនៅពេលដែលពួកគេដល់កាលកំណត់។

មូលនិធិសោធននិវត្តន៍ គឺជាកាតព្វកិច្ចរបស់ធនាគារ និងនិយោជិត។ ការចូលរួមទាំងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ហើយការចូលរួមទាំងនេះត្រូវបានបង្កើតជាដំណើរការទៅបេឡាជាតិរបបសន្តិសុខ សង្គម។ សម្រាប់រយៈពេល ប្រាំឆ្នាំដំបូង ការចូលរួមនៃមូលនិធិត្រូវបានកំណត់ចំនួន ៤% (ចាប់ពី ៤០០.០០០ រៀល ទៅ ១.២០០.០០០ រៀល សមមូល នឹង ៩៩ ដុល្លារអាមេរិក ទៅ ២៩៨ ដុល្លារអាមេរិករៀងគ្នា) ដែលត្រូវបានបង់ចំនួន ២% ដោយធនាគារ និងចំនួន ២% ដោយ និយោជិត។ (សូមមើលកំណត់សម្គាល់លេខ ២៦)។

(iii) អត្ថប្រយោជន៍ការងាររយៈពេលវែង

សម្ព័ន្ធធនាគារ និងធនាគារមានផែនការអត្ថប្រយោជន៍ការងាររយៈពេលវែងផ្សេងៗ ត្រូវបានសង្ខេបដូចខាងក្រោម៖

អត្ថប្រយោជន៍អតីតភាពការងារ

យោងទៅតាមប្រកាសលេខ ៤៤៣ កប/ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីណែនាំលេខ ០៤២/១៩ កប/ ស.ណ.ន.ខ.ល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (“MoLVT”) ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ លើកលែងតែ ធនាគារ អេស៊ីលីដា ឡារ លីមីតធីត (“ABL”) និង ស្ថាប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដា មីយ៉ាន់ម៉ា (“AMM”) នឹងផ្តល់ជូននិយោជិតនូវប្រាក់បំណាច់អតីតភាពការងារ ដូចខាងក្រោម៖

- ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្ន៖ ប្រសិទ្ធភាពនៅខែមករា ឆ្នាំ២០១៩ ១៥ ថ្ងៃនៃប្រាក់បៀវត្សប្រចាំខែជាមធ្យម របស់ពួកគេ និងអត្ថប្រយោជន៍ ជាដំណើរការឆ្នាំត្រូវទូទាត់ជាដំណើរការប្រាំមួយខែម្តង ក្នុងខែមិថុនា និងធ្នូ (៧,៥ថ្ងៃ នៃការ ទូទាត់នីមួយៗ)។
- ប្រាក់បំណាច់រំលឹកអតីតភាពការងារ៖ និយោជិតមានសិទ្ធិទទួលបាន ១៥ថ្ងៃ នៃប្រាក់ខែ ក្នុងមួយឆ្នាំ នៃការបម្រើការងារ របស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តបម្រើការងារជាមួយ សម្ព័ន្ធធនាគារ និងធនាគារ។ ប្រាក់បំណាច់រំលឹកអតីតភាពការងារ អាស្រ័យលើការបម្រើការងារកន្លងមករបស់ បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពីប្រាំមួយខែ នៃប្រាក់ខែគោលជាមធ្យមនោះឡើយ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ កប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេល ការទូទាត់ប្រាក់អតីតភាពការងារឆ្នាំកន្លងមក ដែលនឹងត្រូវទូទាត់ចំនួនបីថ្ងៃម្តង ក្នុងខែមិថុនា និងក្នុងខែធ្នូ ដោយចាប់ផ្តើម ពីខែធ្នូ ឆ្នាំ២០២១ មក។

ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្នត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍និយោជិតរយៈពេលខ្លី។ ប្រាក់បំណាច់អតីតភាព ការងារបច្ចុប្បន្នទាំងនេះត្រូវបានបង្កនៅក្នុងឆ្នាំ ដែលការបម្រើការងារពាក់ព័ន្ធ ត្រូវបានផ្តល់ដោយនិយោជិតរបស់សម្ព័ន្ធធនាគារ និង ធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ណ) អត្ថប្រយោជន៍និយោជិត (ត)

(iii) អត្ថប្រយោជន៍ការងាររយៈពេលវែង (ត)

អត្ថប្រយោជន៍អតីតភាពការងារ (ត)

ប្រាក់បំណាច់រំលឹកអតីតភាពការងារត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍រយៈពេលវែងរបស់និយោជិត លើកលែងតែ ចំនួនដែលត្រូវទូទាត់ក្នុងរយៈពេល ១២ខែ។ បំណុលនេះត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ន នាការិយបរិច្ឆេទរាយការណ៍ ដែលនិយោជិតត្រូវទទួលបានចំពោះសេវាកម្មរបស់ពួកគេនៅក្នុងពេលបម្រើការងារចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ដែល សម្ព័ន្ធធនាគារ និងធនាគារ រំពឹងថានឹងត្រូវទូទាត់នៅកាលបរិច្ឆេទនៃការរាយការណ៍នាពេលអនាគត។

តម្លៃបច្ចុប្បន្នប្រាក់បំណាច់រំលឹកអតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បបរមាប្រាក់ដែលត្រូវទូទាត់ នាពេលអនាគត ដោយប្រើអត្រាការប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលវែងបំផុត។

អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ

អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ ដំបូងត្រូវបានពង្រីកដល់និយោជិតរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន លើកលែង AUB។ ទោះជាយ៉ាងណាក៏ដោយ ធនាគារបានទូទាត់ប្រាក់អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លើក លែង ABL ហើយបានជំនួសវាដោយ មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រងដល់និយោជិត ចាប់ពី ៤២០ ដុល្លារអាមេរិក ដល់ ២.០៨៥ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយផ្អែកលើកម្រិតមុខតំណែងរបស់អ្នកគ្រប់គ្រង។ ABL រក្សាគោលការណ៍ចាស់ ដែលផ្តល់អត្ថ ប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈដល់បុគ្គលិករបស់ខ្លួនចាប់ពី ៧.៩៤៧.០០០ គីបឡាវ (សមមូលនឹង ៣៧៨ ដុល្លារអាមេរិក) ដល់ ២៣.៣៧២.៥០០ គីបឡាវ (សមមូលនឹង ១.១១២ ដុល្លារអាមេរិក) ដោយផ្អែកលើកម្រិតមុខតំណែងរបស់អ្នកគ្រប់គ្រង។

និយោជិតស្ថិតក្នុងមុខតំណែងអ្នកគ្រប់គ្រងទទួលបានសិទ្ធិទទួលបានប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង បន្ទាប់ពីស្ថិត ក្នុងតួនាទីជាអ្នកគ្រប់គ្រងពីរឆ្នាំជាប់គ្នា ហើយទទួលបានលទ្ធផលការងារតិចបំផុតល្អណាស់។ ពួកគេនឹងមានលក្ខណៈគ្រប់គ្រាន់ ដោយស្វ័យប្រវត្តិសម្រាប់ប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា នៃឆ្នាំទី៣ (កាលបរិច្ឆេទ ទទួលបានសិទ្ធិ)។ ដើម្បីទទួលបានប្រាក់មូលនិធិនេះ និយោជិតត្រូវតែធ្វើការក្នុងមុខតំណែងរបស់ពួកគេ និងរក្សាបានលទ្ធផល ការងារល្អណាស់សម្រាប់រយៈពេលបីឆ្នាំ គិតចាប់ពីកាលបរិច្ឆេទទទួលបានសិទ្ធិ។ ការទូទាត់ប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នក គ្រប់គ្រងដំបូងនឹងត្រូវធ្វើឡើងនៅក្នុង ខែមីនាឆ្នាំ បន្ទាប់ពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យរយៈពេលបីឆ្នាំគ្រប់គ្រាន់ ហើយជាបន្ត បន្ទាប់រៀងរាល់បីឆ្នាំក្រោយមកទៀត។

បំណុលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេល នៅតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថ ប្រយោជន៍និយោជិតនៅចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដោយប្រើវិធីសាស្ត្រឥណទានតាមឯកតាព្យាករណ៍។ តម្លៃ បច្ចុប្បន្ន ត្រូវបានកំណត់ដោយធ្វើការអប្បបរមាការទូទាត់នាពេលអនាគតដែលបានប៉ាន់ស្មានដោយយោងទៅលើអត្រាការប្រាក់នៃ ប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលបីឆ្នាំដោយសារសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍មានរយៈពេលបីឆ្នាំ។

មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង

និយោជិតក្នុងមុខតំណែងអ្នកគ្រប់គ្រង មានសិទ្ធិទទួលបានមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រងបន្ទាប់ពីស្ថិតក្នុងតួនាទីជា អ្នកគ្រប់គ្រងពីរឆ្នាំជាប់គ្នា ហើយទទួលបានលទ្ធផលការងារតិចបំផុតល្អណាស់ ឬល្អប្រសើរ ។ ពួកគេនឹងមានលក្ខណៈគ្រប់គ្រាន់ ដោយស្វ័យប្រវត្តិសម្រាប់ប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា នៃឆ្នាំទី៣ (កាលបរិច្ឆេទ ទទួលបានសិទ្ធិ)។ ដើម្បីទទួលបានប្រាក់មូលនិធិនេះ និយោជិតត្រូវតែធ្វើការក្នុងមុខតំណែងរបស់ពួកគេ និងរក្សាបានលទ្ធផល ការងារល្អណាស់សម្រាប់រយៈពេលបីឆ្នាំ គិតចាប់ពីកាលបរិច្ឆេទទទួលបានសិទ្ធិ។ ការទូទាត់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង នឹងត្រូវធ្វើឡើងដោយយោងតាមការស្នើសុំហ្វឹកហ្វឺនដោយអ្នកគ្រប់គ្រងទទួលបានសិទ្ធិ ជាមួយការទូទាត់លើកដំបូងចាប់ពីខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងករណីចរិកាមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រងសម្រាប់ឆ្នាំនីមួយៗមិនត្រូវបានប្រើប្រាស់ ឬប្រើប្រាស់អស់ និយោជិតមានសិទ្ធិប្រើប្រាស់វាក្នុងឆ្នាំបន្ទាប់ ប៉ុន្តែមិនលើសពី៣ឆ្នាំ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ណ) អត្ថប្រយោជន៍និយោជិត (ត)

(iii) អត្ថប្រយោជន៍ការងាររយៈពេលវែង (ត)

មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង (ត)

បំណុលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេលដោយផ្អែកលើសមាមាត្រមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រងប្រចាំឆ្នាំ ដែលបានបង្កើតសម្រាប់និយោជិត ដែលមានសិទ្ធិនីមួយៗរហូតដល់កាលបរិច្ឆេទបច្ចុប្បន្ន ដោយត្រូវបានកែតម្រូវដោយភាគរយប៉ាន់ស្មាន នៃការទាមទារមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង ដែលរំពឹងទុក ដោយធ្វើឡើងដោយនិយោជិត។

(ត) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចស្ថាបនានាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយវាទំនងជាអាចមានការហូរចេញនៃធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយទឹកប្រាក់នៃកាតព្វកិច្ចអាចត្រូវបានប៉ាន់ស្មានដោយភាពជឿជាក់។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន ភាពដែលកើតមានឡើងនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយធ្វើការពិចារណាទៅលើថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាលទ្ធភាពនៃលំហូរចេញទាក់ទងនឹងធាតុណាមួយដែលបានរួមបញ្ចូលនៅក្នុងថ្នាក់ដូចគ្នានៃកាតព្វកិច្ច អាចមានតិចតួចក៏ដោយ។

សំវិធានធន ត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវធ្វើការទូទាត់កាតព្វកិច្ចនោះ ដោយប្រើប្រាស់អត្រាមុនគិតពន្ធ ដើម្បីឆ្លុះបញ្ចាំងពីការវាយតម្លៃតាមទីផ្សារបច្ចុប្បន្ននៃពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ និងហានិភ័យជាក់លាក់ចំពោះកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារការកន្លងផុតទៅនៃពេលវេលា ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

(ថ) ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអប្បបរមាការទទួល ឬទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក ក្នុងអាយុកាលដែលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- ថ្លៃដើមបានរំលស់របស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើត សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌតាមកិច្ចសន្យាទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ដែលរំពឹងទុក ECL នោះទេ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើតអត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរសាច់ប្រាក់នាពេលអនាគតដែលប៉ាន់ស្មាន រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវចំណាយប្រតិបត្តិការ និងកម្រៃដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ចំណាយប្រតិបត្តិការរួមមាន ថ្លៃដើមបន្ថែមដែលចូលរួមដោយផ្ទាល់ទៅនឹងការធ្វើលទ្ធកម្ម ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(២) ការប្រាក់ (ត)

ថ្លៃដើមបានរំលស់ និងតម្លៃយោងដុល

‘ថ្លៃដើមបានរំលស់’ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់លើកដំបូង ដកការសងមកវិញនូវប្រាក់ដើម បូក ឬដករំលស់បង្ក ដោយប្រើវិធីសាស្ត្រ ការប្រាក់ប្រសិទ្ធភាព នៃភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់លើកដំបូង និងចំនួននៅឥណ្ឌូបត្ថិទាន និងត្រូវធ្វើនិយ័តកម្មចំពោះ ការខាតបង់ឥណទានដែលរំពឹងទុក (ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ)។

‘តម្លៃយោងដុល’ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលធ្វើនិយ័តកម្ម សំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុក។

ចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនាលើការទទួលស្គាល់ដំបូងនៃ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវ បានអនុវត្តលើតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ ឥណទាន) ឬថ្លៃដើមបានរំលស់របស់បំណុលហិរញ្ញវត្ថុ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានធ្វើការកែប្រែឡើងវិញ ដែលជាលទ្ធផល នៃការប៉ាន់ស្មានឡើងវិញតាមពេលកំណត់របស់លំហូរសាច់ប្រាក់នៃឧបករណ៍ ដែលមានអត្រាការប្រាក់អថេរ ដើម្បីឆ្លុះបញ្ចាំងពី ការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាព ក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការធ្វើនិយ័តកម្មតម្លៃសមស្របនៃ ការទប់ស្កាត់ហានិភ័យ នៅកាលបរិច្ឆេទធ្វើលំដាប់នៃការធ្វើនិយ័តកម្មការទប់ស្កាត់ហានិភ័យ ត្រូវចាប់ផ្តើម។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទានបន្ទាប់ពីបានទទួលស្គាល់លើក ដំបូងចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពលើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន នោះការគណនាចំណូលការប្រាក់ត្រូវប្តូរមកលើមូលដ្ឋាន តម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន នៅពេលទទួលស្គាល់លើកដំបូងចំណូលការប្រាក់ ត្រូវបាន គណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ដែលបានកែតម្រូវឥណទានលើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មាន ភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល អាចរួមមាន៖

- ការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរវាងតាមថ្លៃដើមបានរំលស់
- ការប្រាក់លើឧបករណ៍បំណុលរវាងតាម FVOCI
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិ ដែលបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់នៃភាពប្រែប្រួលរបស់លំហូរសាច់ប្រាក់ការប្រាក់ ក្នុង អំឡុងពេលដូចគ្នា ខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការ ប្រាក់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិ ដែលបានកំណត់ជាតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យនៃតម្លៃហានិភ័យអត្រាការប្រាក់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(២) ការប្រាក់ (ត)

ការបង្ហាញ (ត)

ចំណាយការប្រាក់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលអាចរួមមាន៖

- បំណុលហិរញ្ញវត្ថុដែលរស់រវើកតាមថ្លៃដើមបានរំលស់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់នៃភាពប្រែប្រួល របស់លំហូរសាច់ប្រាក់ការប្រាក់ក្នុងអំឡុងពេលដូចគ្នាខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់។

ចំណូល និងចំណាយការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុណាមួយតាម FVTPL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

(៣) កម្រៃ និងជើងសារ

ចំណូលកម្រៃ និងជើងសារ រួមមានកម្រៃសេវាកម្មគណនី កម្រៃគ្រប់គ្រងការវិនិយោគ ជើងសារលើការលក់ កម្រៃបញ្ញើ និងកម្រៃការប្រមូលផ្តុំ ត្រូវបានទទួលស្គាល់ជាសេវាកម្មពាក់ព័ន្ធត្រូវបានបម្រើ។

ប្រសិនបើ កិច្ចសន្យាផ្តល់ឥណទានមិនត្រូវបានរំពឹងថានឹងមានការដកប្រើប្រាស់ជាឥណទាន នោះកម្រៃកិច្ចសន្យាផ្តល់ឥណទានដែលទាក់ទងត្រូវបានទទួលស្គាល់ដោយឈរលើមូលដ្ឋានចេញក្នុងរយៈពេលនៃកិច្ចសន្យា។

កិច្ចសន្យាជាមួយអតិថិជន ដែលបង្កើតឱ្យមានការទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ អាចជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ និងជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ១៥ ចំណូលដែលបានពីកិច្ចសន្យាជាមួយអតិថិជន។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារត្រូវអនុវត្តជាដំបូង ស.រ.ហ.អ.ក ៩ ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលស្ថិតក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក ១៥ ចំពោះផ្នែកដែលនៅសេសសល់។

(៤) ការទទួលស្គាល់កម្រៃសេវា និងចំណូលផ្សេងៗ

(i) ភាគលាភ

ចំណូលពីភាគលាភណាមួយ ត្រូវបានទទួលស្គាល់នៅពេលសិទ្ធិទទួលបានការទូទាត់ត្រូវបានបង្កើតឡើង។ ជាធម្មតា នេះ គឺជាកាលបរិច្ឆេទនៃការបែងចែកភាគលាភ (អិចឌីវីដង់) សម្រាប់មូលបត្រមូលធនសម្រង់។

ភាគលាភលើឧបករណ៍មូលធនកំណត់តាម FVOCI ដែលបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញរបស់ផ្នែកនៃថ្លៃដើមរបស់ការវិនិយោគត្រូវបង្ហាញនៅក្នុងលទ្ធផលលម្អិតផ្សេងៗ។

(ii) សេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ចំណូលពីសេវាកម្ម នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងហូរចូលសម្ព័ន្ធធនាគារ និងធនាគារ ហើយចំនួនទឹកប្រាក់នៃចំណូលអាចវាស់វែងដោយជឿជាក់។ ចំណូលពីសេវាកម្មបណ្តុះបណ្តាល និងសេវាកម្មប្រឹក្សាយោបល់ ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានផ្តល់។

(៥) ភតិសន្យា

នៅដំណាក់កាលដំបូងនៃកិច្ចសន្យា សម្ព័ន្ធធនាគារ និងធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមាន ឬជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជា ឬមានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិអភិបាលធ្វើការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្នូរនឹងតម្លៃតបស្នង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ន) ភតិសន្យា (ត)

ក្នុងនាមជាភតិកៈ

នាពេលចាប់ផ្តើម ឬការកែប្រែនៃកិច្ចសន្យាដែលមានសមាសធាតុភតិសន្យាសម្ព័ន្ធធនាគារនិងធនាគារបែងចែកតម្លៃស្មើគ្នា នៅក្នុងកិច្ចសន្យាទៅតាមសមាសធាតុភតិសន្យានីមួយៗដោយផ្អែកលើមូលដ្ឋានថ្លៃតែម្នាក់ឯង។

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទ ចាប់ផ្តើម ភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានរាស់វែងតាមថ្លៃដើមដំបូង ដែលរួមមានតម្លៃដំបូងនៃបំណុលភតិសន្យាដែលត្រូវបាន កែតម្រូវសម្រាប់ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើមបូកនឹងចំណាយដោយផ្ទាល់ដំបូងដែលបាន កើតឡើង និងការប៉ាន់ស្មាននៃចំណាយដើម្បីរុះរើ និងផ្លាស់ចេញទ្រព្យសកម្មជាមូលដ្ឋាន ឬដើម្បីស្តារឡើងវិញនូវទ្រព្យសកម្មជា មូលដ្ឋាន ឬទីតាំងដែលវាស្ថិតនៅ ឬស្តារឡើងវិញនូវទ្រព្យសកម្មជាមូលដ្ឋានទៅតាមលក្ខខណ្ឌតម្រូវក្នុងលក្ខខណ្ឌនៃភតិសន្យា លើកលែងតែចំណាយដែលកើតឡើងក្នុងការផលិតសន្និធិដកចេញការលើកទឹកចិត្តភតិសន្យាដែលបានទទួល។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានរំលស់ជាបន្តបន្ទាប់តាមវិធីសាស្ត្រថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមរហូតដល់ចុងបញ្ចប់នៃ អាយុកាលភតិសន្យា លើកលែងតែភតិសន្យាផ្ទេរការកាន់កាប់ទ្រព្យសកម្មជាមូលដ្ឋានទៅឱ្យសម្ព័ន្ធធនាគារ និងធនាគារនៅចុង ការិយបរិច្ឆេទនៃរយៈពេលភតិសន្យា ឬថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឆ្លុះបញ្ចាំងថា សម្ព័ន្ធធនាគារ និងធនាគារនឹងអនុវត្ត ជម្រើសធ្វើលទ្ធកម្ម។ ក្នុងករណីដែលសិទ្ធិប្រើប្រាស់ទ្រព្យសកម្មនឹងត្រូវបានធ្វើរំលស់ក្នុងអាយុប្រើប្រាស់នៃទ្រព្យសកម្មជាមូលដ្ឋាន ដែលត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋាន ដូចគ្នាទៅនឹងទ្រព្យនិង បរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់ បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការរាស់វែងឡើងវិញនៃបំណុលភតិសន្យា។

បំណុលភតិសន្យា ត្រូវបានរាស់វែងលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅកាល បរិច្ឆេទចាប់ផ្តើម ធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ដែលបង្កប់នៅក្នុងភតិសន្យា ឬករណីដែលអត្រានោះមិនអាចកំណត់ សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួន។ ជាការអនុវត្ត សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រា ការប្រាក់កម្ចីបន្ថែម ជាអត្រាអប្បបរមា ដើម្បីរាស់វែងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និង បំណុលភតិសន្យា។

ការទូទាត់ភតិសន្យាដែលបានរួមបញ្ចូលក្នុងការរាស់វែងនៃបំណុលភតិសន្យា មានដូចខាងក្រោម៖

- ការទូទាត់ថេរ រួមទាំងសមាសធាតុនៃការទូទាត់ថេរ ដកចេញនូវរាល់អត្ថប្រយោជន៍នៃភតិសន្យា
- ការទូទាត់ភតិសន្យាអថេរដែលអាស្រ័យលើសន្ទស្សន៍ ឬអត្រាមួយ ដែលរាស់វែងលើកដំបូងដោយប្រើសន្ទស្សន៍ ឬ អត្រានៅកាលបរិច្ឆេទចាប់ផ្តើម
- តម្លៃដែលរំពឹងថានឹងត្រូវបង់នៅក្រោមតម្លៃសំណល់មានការធានា និង
- ថ្លៃអនុវត្តដែលស្ថិតក្រោមជម្រើសនៃការធ្វើលទ្ធកម្មដែលសម្ព័ន្ធធនាគារ និងធនាគារមានភាពប្រាកដប្រជាក្នុងការអនុវត្ត ការទូទាត់ភតិសន្យានៅក្នុងរយៈពេលមានជម្រើសនៃការបន្តជាថ្មី ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារ មានភាព ប្រាកដប្រជាក្នុងការអនុវត្តជម្រើសពន្យារ និងការពិន័យ សម្រាប់ការបញ្ចប់ភតិសន្យាមុនពេលកំណត់ លើកលែងតែ សម្ព័ន្ធធនាគារ និងធនាគារ មានភាពប្រាកដប្រជាមិនបញ្ចប់មុនពេលកំណត់។

បំណុលភតិសន្យាត្រូវបានរាស់វែងតាមថ្លៃដើមបានរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យា ត្រូវបានរាស់វែងឡើងវិញ នៅពេលមានការកែប្រែការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការផ្លាស់ប្តូរនៃសន្ទស្សន៍ ឬ អត្រាណាមួយ ប្រសិនបើមានការកែប្រែតម្លៃប៉ាន់ស្មានដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងត្រូវទូទាត់ក្រោមតម្លៃសំណល់ មានការធានា ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរ ការវាយតម្លៃថាតើត្រូវអនុវត្តជម្រើសការធ្វើលទ្ធកម្ម ពន្យារ ឬបញ្ចប់ដែរ ឬទេ ឬប្រសិនបើមានការទូទាត់ថេរជាស្ថានភាពពិតដែលកែប្រែ ឬភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែលើភតិសន្យា មិនត្រូវ បានកត់ត្រាជាភតិសន្យាដាច់ដោយឡែកឡើយ។ នៅពេលដែលបំណុលភតិសន្យា ត្រូវបានរាស់វែងឡើងវិញតាមវិធីសាស្ត្រនេះ ការ កែតម្រូវត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ន) ភតិសន្យា (ត)

ក្នុងនាមជាភតិកៈ(ត)

ភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប

ភតិសន្យារយៈពេលខ្លីគឺជាភតិសន្យាណាដែលបរិច្ឆេទចាប់ផ្តើម ដែលមានរយៈពេល ១២ខែ ឬតិចជាងនេះ។ ភតិសន្យាដែលរួមមានជម្រើសក្នុងការទិញគឺមិនមែនជាភតិសន្យារយៈពេលខ្លីនោះទេ។

មូលដ្ឋាននៃការវាយតម្លៃទ្រព្យសកម្ម ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាបប្រសិនបើលក្ខណៈនៃទ្រព្យសម្បត្តិដែលមានសភាពថ្មី ហើយជាទូទៅមិនមានតម្លៃទាប។ ឧទាហរណ៍ ការជួលឡានដែលមិនសមស្របជាភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាបឡើយ ព្រោះឡានថ្មីមិនមានតម្លៃទាបឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាត្រឹមត្រូវសម្រាប់ភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប និងភតិសន្យារយៈពេលខ្លី។ សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងនឹងភតិសន្យាទាំងនេះ ជាការចំណាយតាមមូលដ្ឋានថេរក្នុងរយៈពេលនៃភតិសន្យា។

(ប) ទ្រព្យសកម្មយថាហេតុ និងបំណុលយថាហេតុ

ទ្រព្យសកម្មយថាហេតុ គឺជាការកើតឡើងដោយមិនបានគ្រោងទុក ឬការរំពឹងទុកផ្សេងៗដែលបណ្តាលមកពីភាពដែលអាចទៅរួចនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចទៅលើសម្ព័ន្ធធនាគារ និងធនាគារ។ ជាលទ្ធផល វាត្រូវបានគេចាត់ទុកថាជាចំណូលដែលមិនអាចទទួលស្គាល់ ទ្រព្យសកម្មយថាហេតុ មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ទ្រព្យសកម្មយថាហេតុ គួរតែត្រូវបានបង្ហាញនៅពេលដែលទំនងជាមានលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច។

បំណុលយថាហេតុ ត្រូវបានរាប់បញ្ចូលទាំងការធានា និងលិខិតធានាដែលត្រូវបានដាក់តម្កល់ជាទ្រព្យបញ្ចាំ គឺកាតព្វកិច្ចដែលអាចកើតមានបណ្តាលពីព្រឹត្តិការណ៍អតីតកាលទាំងឡាយ ដែលអត្ថិភាពរបស់វានឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមិនប្រាកដប្រជាមួយ ឬច្រើន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬជាកាតព្វកិច្ចបច្ចុប្បន្ន ដែលកើតឡើងពីព្រឹត្តិការណ៍អតីតកាលដែលមិនបានទទួលស្គាល់ ពីព្រោះវាអាចជាលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬព្រោះតែមិនអាច វាស់វែងទៅលើចំនួននៃកាតព្វកិច្ចឱ្យបានច្បាស់លាស់។

បំណុលយថាហេតុ មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែត្រូវបានដាក់បង្ហាញលើកលែងតែប្រូបាប៊ីលីតេនៃការកាត់កង គឺស្ទើរតែគ្មាន។

(ផ) របាយការណ៍តាមផ្នែក

ប្រតិបត្តិការតាមផ្នែក គឺជាធាតុផ្សំរបស់សម្ព័ន្ធធនាគារដែលទាក់ទងនឹងសកម្មភាពអាជីវកម្ម ដែលវាអាចនឹងកើតមានចំណូល និងចំណាយ ដែលរួមបញ្ចូលចំណូល និងចំណាយ ដែលទាក់ទងនឹងប្រតិបត្តិការដែលមាននៅក្នុងធាតុផ្សំរបស់សម្ព័ន្ធធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ផ) របាយការណ៍តាមផ្នែក (ត)

ព័ត៌មានអំពីប្រតិបត្តិការតាមផ្នែក ដែលត្រូវនឹងកម្រិតកំណត់ខាងក្រោម សម្ព័ន្ធធនាគារនឹងរាយការណ៍ដាច់ដោយឡែករួមមាន៖

- ចំនួនទឹកប្រាក់នៃរបាយការណ៍ចំណេញ ឬខាតដែលស្មើនឹង ១០% ឬច្រើនជាងនៃចំនួនទឹកប្រាក់ចំណេញរួមនៃប្រតិបត្តិការតាមផ្នែកទាំងអស់ ដែលមិនរាយការណ៍ខាត និងទឹកប្រាក់ខាតរួមនៃប្រតិបត្តិការតាមផ្នែកទាំងអស់ដែលរាយការណ៍ខាត ឬ
- ទ្រព្យសកម្មដែលមានចំនួន ១០% ឬច្រើនជាងនៃទ្រព្យសកម្មរួមនៃប្រតិបត្តិការតាមផ្នែក។

ប្រតិបត្តិការតាមផ្នែក ដែលមិនត្រូវនឹងកម្រិតកំណត់ទាំងនេះ អាចត្រូវបានរាយការណ៍ និងលាតត្រដាងដាច់ដោយឡែកប្រសិនបើអ្នកគ្រប់គ្រងជឿថាព័ត៌មានអំពីផ្នែកនោះ គឺផ្តល់ផលប្រយោជន៍សម្រាប់អ្នកប្រើប្រាស់នៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

សម្រាប់គោលបំណងរបស់អ្នកគ្រប់គ្រង សម្ព័ន្ធធនាគារ គឺកំពុងតែរៀបចំឱ្យទៅជាអាជីវកម្មធំៗចំនួន២ គឺឱ្យកម្ចី និងសេវាហិរញ្ញវត្ថុផ្សេងៗ។ ផ្នែកទាំងនេះជាមូលដ្ឋាន ដែលសម្ព័ន្ធធនាគាររាយការណ៍ ក្នុងរបាយការណ៍តាមផ្នែកដំបូង។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលតាមផ្នែកត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ៦។

(ព) ការបង្កត់ចំនួន

ចំនួនទឹកប្រាក់ជាដុល្លារអាមេរិកទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និង កំណត់សម្គាល់ គឺស្ថិតនៅក្នុងឯកតារូបិយប័ណ្ណដុល្លារអាមេរិក។ ចំនួនប្រាក់រៀលខ្មែរទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និងកំណត់សម្គាល់ត្រូវបានបង្កត់ទៅជិតខ្ទង់ពាន់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

៣. សមាសភាពនៃសម្ព័ន្ធធនាគារ

លម្អិតនៃបុត្រសម្ព័ន្ធរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គឺត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១៣។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសំខាន់ៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល នៃបុត្រសម្ព័ន្ធមិនមែនកាន់កាប់ដោយធនាគារ ដែលមានភាគកម្មមិនមានអភិបាលភាពជាសារវន្ត ត្រូវបានបង្ហាញនៅខាងក្រោម និងនៅក្នុងទំព័រនេះ។ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលបានសង្ខេប គឺតំណាងឱ្យចំនួនទឹកប្រាក់មុនពេលលុបបំបាត់ចោល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣. សមាសភាពនៃសម្ព័ន្ធធនាគារ (ត)

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ស្ថានភាពហិរញ្ញវត្ថុ៖				
ទ្រព្យសកម្មរយៈពេលខ្លី	១.១២៣.៦៣៩	៦១៥.៣៥៨	៤.៤៩៤.៥៥៦	២.៤៧៦.៨១៦
ទ្រព្យសកម្មរយៈពេលវែង	៣០.៤៨៤.៧៣១	៣០.៦៨២.៤២៦	១២១.៩៣៨.៩២៤	១២៣.៤៩៦.៧៦៥
ទ្រព្យសកម្មសរុប	៣១.៦០៨.៣៧០	៣១.២៩៧.៧៨៤	១២៦.៤៣៣.៤៨០	១២៥.៩៧៣.៥៨១
បំណុលរយៈពេលខ្លី	៣.៧១៣.៧៤៨	៣.៦៩៩.០៩១	១៤.៨៥៤.៩៩២	១៤.៨៨៤.៨៤២
បំណុលរយៈពេលវែង	១.៣៩៣.៩១៩	១.៣៨៦.៥៦២	៥.៥៧៥.៦៧៦	៥.៥៨០.៩១២
បំណុលសរុប	៥.១០៧.៦៦៧	៥.០៨៥.៦៥៣	២០.៤៣០.៦៦៨	២០.៤៦៥.៧៥៤
មូលធន	២៦.៥០០.៧០៣	២៦.២១២.១៣១	១០៦.០០២.៨១២	១០៥.៥០៧.៨២៧
បំណុល និងមូលធនសរុប	៣១.៦០៨.៣៧០	៣១.២៩៧.៧៨៤	១២៦.៤៣៣.៤៨០	១២៥.៩៧៣.៥៨១
ម្ចាស់កម្មសិទ្ធិ និងសិទ្ធិបោះឆ្នោតកាន់កាប់ដោយភាគកម្មមិនមានអភិបាលភាព	២៣,៣៩១%	២៣,៣៩១%	២៣,៣៩១%	២៣,៣៩១%
មូលធនបែងចែកទៅ៖				
មូលធនកាន់កាប់ដោយធនាគារមេ	២០.៣០១.៩២៤	២០.០៨០.៨៥១	៨១.២០៧.៦៩៦	៨០.៨២៥.៤២៥
ភាគកម្មមិនមានអភិបាលភាព	៦.១៩៨.៧៧៩	៦.១៣១.២៨០	២៤.៧៩៥.១១៦	២៤.៦៧២.៤០២
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់				
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
លទ្ធផលនៃប្រតិបត្តិការ៖				
ចំណូល	១.៨១០.០៥០	១.៦២៧.៣៧២	៧.២៧០.៩៧១	៦.៦២៥.០៣១
ថ្លៃដើម និងចំណាយ	(១.៥២១.៤៧៨)	(១.៥៧២.៤៥១)	(៦.១១១.៧៧៧)	(៦.៤០៣.០៧៦)
ចំណេញក្នុងការិយបរិច្ឆេទ	២៨៨.៥៧២	៥៤.៩២១	១.១៥៩.១៩៤	២២១.៩៥៥
សរុបលទ្ធផលចំណេញលម្អិតក្នុងការិយបរិច្ឆេទ	២៨៨.៥៧២	៥៤.៩២១	១.១៥៩.១៩៤	២២១.៩៥៥
ប្រាក់ចំណេញបែងចែកទៅ៖				
មូលធនកាន់កាប់ដោយធនាគារមេ	២២១.០៧២	៤១.៧៦៨	៨៨៤.០៤៦	១៧០.០៣៨
ភាគកម្មមិនមានអភិបាលភាព	៦៧.៥០០	១២.៧៥៣	២៧១.១៤៨	៥១.៩១៧
សរុប	២៨៨.៥៧២	៥៤.៥២១	១.១៥៥.១៩៤	២២១.៩៥៥
សរុបលទ្ធផលចំណេញលម្អិតក្នុងការិយបរិច្ឆេទបែងចែកទៅ៖				
មូលធនកាន់កាប់ដោយ ធនាគារមេ	២២១.០៧២	៤១.៧៦៨	៨៨៤.០៤៦	១៧០.០៣៨
ភាគកម្មមិនមានអភិបាលភាព	៦៧.៥០០	១២.៧៥៣	២៧១.១៤៨	៥១.៩១៧
សរុប	២៨៨.៥៧២	៥៤.៥២១	១.១៥៥.១៩៤	២២១.៩៥៥
លំហូរសាច់ប្រាក់៖				
សាច់ប្រាក់ចូលសុទ្ធពីសកម្មភាពប្រតិបត្តិការ	៥១៨.១១៨	៥៥៥.៨៦០	២.០៨១.២៨០	២.២៦២.៩០៦
សាច់ប្រាក់ចេញសុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(៦.៥៤១)	(១០៧.៩៥៨)	(២៦.២៧៥)	(៤៣៩.៤៩៧)
សាច់ប្រាក់ចេញសុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន	(៤១៦.៧៧៦)	(១៩.២៤០)	(១.៦៧៤.១៨៩)	(៧៨.៣២៦)
លំហូរសាច់ប្រាក់ចូលសុទ្ធ	៩៤.៨០១	៤២៨.៦៦២	៣៨០.៨១៦	១.៧៤៥.០៨៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធនឹងអនាគត។ តាមនិយមន័យការប៉ាន់ស្មាន គណនេយ្យ កម្រស្មើនឹងលទ្ធផលជាក់ស្តែងដែលពាក់ព័ន្ធ។ ដើម្បីលើកកម្ពស់ខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មានអចេរសំខាន់ៗមួយ ចំនួនដែលត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផល និងក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេលរបស់ សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានសាកល្បងសម្រាប់ភាពប្រែប្រួលទៅនឹងការផ្លាស់ប្តូរនៅក្នុងប៉ារ៉ាម៉ែត្រជាមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតដែលមានហានិភ័យជាសារវន្តក្នុងការបង្កឱ្យមានការកែតម្រូវជាសារវន្តទៅនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ មានដូចខាងក្រោម។

ខាងក្រោមនេះ គឺជាការសន្មតសំខាន់ៗទាក់ទងនឹងអនាគត និងប្រភពសំខាន់ៗផ្សេងទៀតនៃភាពមិនប្រាកដប្រជានៃការប៉ាន់ ប្រមាណនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍នីមួយៗ៖

ការវាស់វែងនៃសំវិធានធនពីការបាត់បង់ឥណទានដែលរំពឹងទុក

សំវិធានធនពីការបាត់បង់ឥណទានដែលរំពឹងទុក (ECL) សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើម ដករំលស់ តម្រូវឱ្យប្រើប្រាស់ ម៉ូដែលស្មុគស្មាញ និងការសន្មតសំខាន់ៗអំពីលក្ខខណ្ឌសេដ្ឋកិច្ច និងឥរិយាបថឥណទាន នាពេលអនាគត (ឧ. លទ្ធភាពនៃការខកខានសងរបស់អតិថិជន និងលទ្ធផលខាតបង់)។

ការវិនិច្ឆ័យសំខាន់ៗមួយចំនួនក៏ត្រូវបានតម្រូវឱ្យអនុវត្តគណនេយ្យសម្រាប់ការវាស់វែង ECL ដូចជា៖

- ការដាក់ជាក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចែករំលែកលក្ខណៈហានិភ័យឥណទានស្រដៀងគ្នាសម្រាប់គោល បំណងនៃការវាស់វែង ECL
- ការជ្រើសរើសម៉ូដែល និងការសន្មតសមស្របដើម្បីវាស់វែង ECL
- ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់អត្តសញ្ញាណប្រាក់កម្ចីដល់អតិថិជនដែលបានជួបប្រទះការកើនឡើង យ៉ាងខ្លាំងនៃហានិភ័យឥណទាន (SICR)
- ការអនុវត្តការសន្មត និងការវិភាគលើលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក និងព័ត៌មានដែលមើលទៅ ខាងមុខ
- ធនាគារបាន កំណត់ LGD ១០% សម្រាប់ការគណនា ECL ក្នុងករណីមានទ្រព្យធានាលើសសម្រាប់ឥណទាន ដែលអាចធានាបានដោយប្រភេទទ្រព្យធានាផ្សេងៗ ជាពិសេសនៅពេល ដែលទ្រព្យធានា បានដាក់ត្រូវបានផ្តោត ទៅលើដី និងអគារ បន្ទាប់ពីការវិភាគលើទិន្នន័យការបាត់បង់ជាប្រតិសាស្ត្រ និងជាការឆ្លើយតបទៅនឹងការវិវឌ្ឍ ថ្មីៗក្នុងផលបត្រឥណទានរបស់ធនាគារ ព្រមទាំងស្ថានភាពទីផ្សារ និងសេដ្ឋកិច្ចដែលមានស្រាប់។

សូមយោងលើកំណត់សម្គាល់លេខ ៤០.១(ច)៖ សម្រាប់ការណែនាំលើការវាយតម្លៃឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ ក្រោមម៉ូដែល ECL។ នេះរាប់បញ្ចូលទាំងការកំណត់នៃធាតុចូល ដែលប្រើក្នុងការវាស់វែង ECL និងការបញ្ចូលព័ត៌មានដែលមើល ទៅមុខ។

អត្ថប្រយោជន៍និយោជិត

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចមូលនិធិលើកទឹកចិត្ត រំលឹកប្រាក់បំណាច់អតីតភាពការងារ មូលនិធិលើកទឹកចិត្តអភិវឌ្ឍន៍ វិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង អាស្រ័យលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រង ដោយប្រើ ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើក្នុងការកំណត់ចំណាយសុទ្ធ សម្រាប់អត្ថប្រយោជន៍និយោជិតរួមមានអត្រាអប្ប ហារ និងអត្រាលប់ពីការងារ និងភាគរយនៃប៉ាន់ស្មានមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង។ ការផ្លាស់ប្តូរណាមួយនៅក្នុងការ សន្មតទាំងនេះនឹងប៉ះពាល់ដល់តម្លៃនៃអត្ថប្រយោជន៍និយោជិត។

អត្ថមាននៃទិដ្ឋភាពមូលបត្រជាប្រាក់ដុល្លារអាមេរិក និងមូលបត្ររដ្ឋជាប្រាក់ដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា អ្នកគ្រប់គ្រង បានប្រើប្រាស់ អត្រាការប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែងបំផុត និងអត្រាការប្រាក់បញ្ញើមានកាលកំណត់រយៈពេលបីឆ្នាំ ជាអត្រាអប្បហារ និងអត្រាលប់ពីការងារ ដើម្បីកំណត់តម្លៃ បច្ចុប្បន្ន នៃលំហូរសាច់ប្រាក់នាពេលអនាគតប៉ាន់ស្មានដែលរំពឹងថានឹង តម្រូវឱ្យទូទាត់កាតព្វកិច្ចអត្ថប្រយោជន៍រំលឹកប្រាក់បំណាច់អតីតភាពការងារ និងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈរៀងគ្នា ដែលគិតជា ប្រាក់ដុល្លារអាមេរិក ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ (ត)

ការប៉ាន់ស្មានថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា

បំណុលភតិសន្យា គឺវាស់វែងតាមតម្លៃបច្ចុប្បន្ន នៃភតិសន្យាដែលត្រូវទូទាត់ទៅតាមរយៈពេលនៃភតិសន្យា។ នៅក្នុងការគណនា បំណុលភតិសន្យា សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាមធ្យមនៃប្រាក់កម្ចីបន្ថែមដោយផ្អែកលើអត្រាការប្រាក់កម្ចីជាមធ្យម នៅពេលចាប់ផ្តើមអនុវត្តទៅតាមរយៈពេលនៃភតិសន្យា។

៥. ការប្តូរពីដុល្លារអាមេរិកទៅជាប្រាក់រៀល

ដើម្បីអនុលោមតាមទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញជាប្រាក់រៀលខ្មែរ (“KHR”)។ ទ្រព្យសកម្ម និងបំណុល នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលនីមួយៗ និងទុនបម្រុង ត្រូវបានប្តូរតាមអត្រាចុងគ្រានាកាលបរិច្ឆេទនៃការរាយការណ៍។ ដើមទុន និងបុព្វលាភភាគហ៊ុន របស់ភាគទុនិកត្រូវបានប្តូរតាមអត្រានាកាលបរិច្ឆេទនៃប្រតិបត្តិការ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យម ដែលអាចអនុវត្តបានសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណទាំងអស់ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

សម្ព័ន្ធធនាគារ និងធនាគារ ប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញផ្សាយដោយ ធនាគារជាតិ នៃកម្ពុជាដូចខាងក្រោម៖

		អត្រាចុងគ្រា	អត្រាមធ្យម (៣ខែ)
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	១ ដុល្លារអាមេរិក =	៤.០០០រៀល	៤.០១៧រៀល
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	១ ដុល្លារអាមេរិក =	៤.០៤១រៀល	៤.០៧១រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១ ដុល្លារអាមេរិក =	៤.០២៥រៀល	

៦. ព័ត៌មានតាមផ្នែក

ប្រតិបត្តិការចម្បងរបស់សម្ព័ន្ធធនាគារគឺក្នុងវិស័យហិរញ្ញវត្ថុដែលបានកំណត់ដោយរបាយការណ៍តាមផ្នែករបស់សម្ព័ន្ធធនាគារ។

(ក) អាជីវកម្មតាមផ្នែក

ប្រតិបត្តិការអាជីវកម្មរបស់សម្ព័ន្ធធនាគារ គឺគ្រប់គ្រងដាច់ដោយឡែក តាមលក្ខណៈនៃសេវាដែលបានផ្តល់ (ផ្នែកដំបូង) និងតាមទីផ្សារតំបន់ផ្សេងគ្នា (ផ្នែកទី២) ដែលផ្នែកនីមួយៗ គឺតំណាងឱ្យយុទ្ធសាស្ត្រអាជីវកម្ម។ ផ្នែកអាជីវកម្មរបស់សម្ព័ន្ធធនាគារមានដូចខាងក្រោម៖

- **កម្ចី៖** ផ្តល់ប្រាក់កម្ចីទៅឯកត្តជន ក្រុម និងនីតិបុគ្គល ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ។ ផលិតផលត្រូវផ្តល់ជូនទៅតាមគោលបំណង លក្ខណៈ និងទំហំ ដូចជា កម្ចីជាក្រុម កម្ចីធុនតូច កម្ចីមធ្យម កម្ចីទិញផ្ទះ កម្ចីទិញឡាន កម្ចីទិញម៉ូតូ ឥណទានវិបារូបន៍ កម្ចីសម្រាប់ទុនបង្វិល ភតិសន្យាហិរញ្ញវត្ថុ កម្ចីហិរញ្ញប្បទានពាណិជ្ជកម្ម។ ល។
- **សេវាហិរញ្ញវត្ថុផ្សេងៗ៖** ផ្តល់សេវាផ្សេងៗដូចជាប្រតិបត្តិការប្តូរប្រាក់ ការផ្តល់កាតឥណទាន និងឥណពន្ធ និងការទទួលសេវាកម្មការផ្ទេរប្រាក់ (នៅក្នុងប្រទេស និងក្រៅប្រទេស) និង សេវាចាត់ចែងសាច់ប្រាក់ ដូចជា ប្រាក់បៀវត្ស និងប្រមូលសាច់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបញ្ជាអចិន្ត្រៃយ៍។ សេវាទាំងនេះ គឺកំពុងធ្វើទំនើបកម្មប្រើប្រាស់តាមប្រព័ន្ធធនាគារឌីជីថលតាមរយៈកម្មវិធីទូរស័ព្ទក្នុងទូរស័ព្ទដៃ ការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា អ៊ីនធើណែត និង អ៊ីឌុមមើស ក៏ដូចជាកម្មវិធីឌីជីថលផ្សេងៗទៀត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៦. ព័ត៌មានតាមផ្នែក (ត)

(ក) អាជីវកម្មតាមផ្នែក (ត)

ផ្នែកទាំងនេះ គឺជាមូលដ្ឋានដែលសម្ព័ន្ធធនាគាររាយការណ៍ជាព័ត៌មាននៃផ្នែកដំបូងរបស់ខ្លួន។ ប្រតិបត្តិការរវាងផ្នែកនីមួយៗកើតឡើងតាមការប៉ាន់ស្មានអត្រាទីផ្សារលើមូលដ្ឋានជំហោងដែ។

ចំណូល និងចំណាយតាមផ្នែក គឺបែងចែកដោយផ្ទាល់ទៅផ្នែកដំបូងនៃអាជីវកម្ម និងទាក់ទងនឹងផ្នែកខ្លះនៃ ចំណូល និងចំណាយរបស់សម្ព័ន្ធធនាគារ ដែលអាចចែកទៅតាមផ្នែកនៃអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីចំណូល និងចំណាយនៃផ្នែកអាជីវកម្មនោះ។

សម្រាប់ផ្នែកទី២ ចំណូល និងចំណាយ នឹងបែងចែកទៅតាមតំបន់ភូមិសាស្ត្រ ដោយផ្អែកលើទីតាំងនៃធនធានដែលបង្កើតប្រាក់ចំណូល និងតំបន់ភូមិសាស្ត្រដែលចំណាយកើតឡើង។

(ខ) ការវិភាគព័ត៌មានផ្នែកដំបូង

ព័ត៌មានផ្នែកដំបូង តាមផ្នែកអាជីវកម្មលើមូលដ្ឋានរួម មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់						សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់					
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥						ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤					
	កម្ចី		សេវាហិរញ្ញវត្ថុផ្សេងៗ		សរុប		កម្ចី		សេវាហិរញ្ញវត្ថុផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល												
ចំណូលការប្រាក់	២០៨២២១.៩៣២	៨៣៦.៤២៧.៥០១	-	-	២០៨២២១.៩៣២	៨៣៦.៤២៧.៥០១	១៩៥.៤៥៥.៩៥៨	៧៩៥.៧០១.២០៥	-	-	១៩៥.៤៥៥.៩៥៨	៧៩៥.៧០១.២០៥
						(៣២០.៩៦២.០៧៧)						
ចំណាយការប្រាក់	(៧៩.៩០០.៩៤០)	(៣២០.៩៦២.០៧៦)	-	-	(៧៩.៩០០.៩៤០)	៦)	(៨៤.០៣៧.២៨២)	(៣៥៨.៣៩៩.៧៧៥)	-	-	(៨៤.០៣៧.២៨២)	(៣៥៨.៣៩៩.៧៧៥)
ចំណូលការប្រាក់សុទ្ធ	១២៨.៣២០.៩៩២	៥១៥.៤៦៥.៤២៥	-	-	១២៨.៣២០.៩៩២	៥១៥.៤៦៥.៤២៥	១០៧.៤១៨.៦៧៦	៤៣៧.៣០១.៤៣០	-	-	១០៧.៤១៨.៦៧៦	៤៣៧.៣០១.៤៣០
ចំណូលមិនមែនការប្រាក់	-	-	១៩.០២៥.៩១៦	៧៦.៤២៧.១០៤	១៩.០២៥.៩១៦	៧៦.៤២៧.១០៤	-	-	១៦.៥៤៥.៤៤៦	៦៧.៥១៩.៣៥០	១៦.៥៤៥.៤៤៦	៦៧.៥១៩.៣៥០
សរុបចំណូលសុទ្ធ	១២៨.៣២០.៩៩២	៥១៥.៤៦៥.៤២៥	១៩.០២៥.៩១៦	៧៦.៤២៧.១០៤	១៤៧.៣៤៦.៩០៨	៥៩១.៨៩២.៥២៩	១០៧.៤១៨.៦៧៦	៤៣៧.៣០១.៤៣០	១៦.៥៤៥.៤៤៦	៦៧.៥១៩.៣៥០	១២៤.០០៤.១២២	៥០៤.៨២០.៧៨០

កិត្តិយស និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ព័ត៌មានផ្នែកទី២ (តាមភូមិសាស្ត្រ) មានដូចខាងក្រោម៖

ស្ថានភាពហិរញ្ញវត្ថុ ទ្រព្យសកម្មសរុប បំណុលសរុប	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥						ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
	សាធារណរដ្ឋប្រជាធិបតេយ្យ		សាធារណរដ្ឋសហភាព		សរុប	សាធារណរដ្ឋប្រជាធិបតេយ្យ		សាធារណរដ្ឋសហភាព		សរុប				
	ប្រជាមានិត្យកម្ពុជា		មីយ៉ាន់ម៉ា			ប្រជាមានិត្យកម្ពុជា		មីយ៉ាន់ម៉ា						
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)		
	១១.៣៤៥.៦១៥.២៦	៨៥.៣៨៤.៦០៩.៨៤	២២.៥២៩.៦៨៣	៩០.៦២២.៧២៤	២.៣៩២.៦៨៧	៩.៥៦៧.៨៤៤	១១.៩១៣.៣៩១.៤៤	៨៤.៣៨៤.៥២៥.២៦	១០.៧១០.៦០៧.៨៧	៤៣.១១០.៩៧១.៤៤	១៩.៧៤២.០៣១	៧៩.៤២០.៨៤៩	១០.៩៣១.៦០៦.៥៩	៨៤.៣៨៥.៧១២.៥៩
	៩.៧៤៥.២៧៣.៣៥	៧៩.១០៥.០៩៧.៧៤	១៤.១៩៧.៣៩១	៧២.៧៨៥.២៤៨	៥.១៤៥.៩០៨	២០.៦២២.៧២៤	៨.៥៧២.១១០.៥៥	៧៩.១០៥.២៧៣.៣៥	៨.៥៧២.១១០.៥៥	៤៣.១១០.៩៧១.៤៤	១៩.៧៤២.០៣១	៧៩.៤២០.៨៤៩	៩.៧៤៥.២៧៣.៣៥	៧៩.១០៥.០៩៧.៧៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៦. ព័ត៌មានតាមផ្នែក (ត)

(ឃ) ការផ្ទៀងផ្ទាត់

ការបង្ហាញខាងក្រោមជាការផ្ទៀងផ្ទាត់ព័ត៌មានតាមផ្នែករបស់សម្ព័ន្ធធនាគារ ទៅនឹងព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសំខាន់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល។

	សម្រាប់ដំណាច់ការិយវិធាន ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល				
ចំណូលសរុបតាមផ្នែក	២២៧.៦០០.៧៦៨	២១២.៥២៥.៧៩០	៩១៤.២៧២.២៨៥	៨៦៥.១៩២.៤៩១
លុបចោលនូវចំណូលផ្នែកខាងក្នុង (៣៥២.៩១៤)	(៣៥២.៩១៤)	(៤៨៤.៣៨៦)	(១.៤១៧.៦៧១)	(១.៩៧១.៩៣៦)
ចំណូលសុទ្ធរបស់សម្ព័ន្ធធនាគារនៅក្នុងចំណេញ ឬខាត	២២៧.២៤៧.៨៥០	២១២.០៤១.៤០៤	៩១២.៨៥៤.៦១៤	៨៦៣.២២០.៥៥៥
ចំណេញ ឬខាត				
ចំណេញសរុបតាមផ្នែក	៤២.៧៨២.៧៤៥	២៦.៥៥០.៨៨៧	១៧១.៨៥៨.២៨៧	១០៨.០៨៨.៦៦១
លុបចោលនូវចំណេញផ្នែកខាងក្នុង (៤.២៩៦)	(៤.២៩៦)	(៦.៦៦៦)	(១៧.២៥៧)	(២៧.១៣៧)
ចំណេញសុទ្ធរបស់សម្ព័ន្ធធនាគារនៅក្នុងចំណេញ ឬខាត	៤២.៧៧៨.៤៤៩	២៦.៥៤៤.២២១	១៥៤.៦០១.០៣០	៨០.៩៥១.៥២៤

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម				
ទ្រព្យសកម្មសរុបតាមផ្នែក	១១.៥៩៦.១៣៩.១៤៨	១០.៩៣១.៦០៦.៥៤៩	៤៦.៣៨៤.៥៥៦.៥៩២	៤៣.៩៩៩.៧១៦.៣៥៩
លុបចោលនូវទ្រព្យសកម្មផ្នែកខាងក្នុង (៩៨.៣៧៩.០៦៤)	(៩៨.៣៧៩.០៦៤)	(៩៧.៧៧៤.៧១៩)	(៣៩៣.៥១៦.២៥៦)	(៣៩៣.៥៤៣.២៤៤)
ទ្រព្យសកម្មសរុប	១១.៤៩៧.៧៦០.០៨៤	១០.៨៣៣.៨៣១.៨៣០	៤៥.៩៩១.០៤០.៣៣៦	៤៣.៦០៦.១៧៣.១១៥
បំណុល				
បំណុលសរុបតាមផ្នែក	៩.៩៧២.៤១៦.១៥៥	៩.៣៥០.៤៣៨.៨០៨	៣៩.៨៨៩.៦៦៤.៦២០	៣៧.៦៣៥.៥១៦.២០៣
លុបចោលនូវបំណុលផ្នែកខាងក្នុង (៧.៣៨១.៩៧៨)	(៧.៣៨១.៩៧៨)	(៦.៧៧៣.៨៩៩)	(២៩.៥២៧.៩១២)	(២៧.២៦៤.៩៤២)
បំណុលសរុប	៩.៩៦៥.០៣៤.១៧៧	៩.៣៤៣.៦៦៤.៩០៩	៣៩.៨៦០.១៣៦.៧០៨	៣៧.៦០៨.២៥១.២៦១

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៦. ព័ត៌មានតាមផ្នែក (ត)
(ឃ) ការផ្ទៀងផ្ទាត់ (ត)

ការបង្ហាញខាងក្រោមជាការផ្ទៀងផ្ទាត់ព័ត៌មានតាមផ្នែករបស់សម្ព័ន្ធធនាគារ ទៅនឹងព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសំខាន់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល។

ព័ត៌មានតាមផ្នែកផ្សេងៗ
សរុបរំលស់ទ្រព្យប្រើ និងអរូបីតាមផ្នែក
លុបចោលនូវរំលស់ទ្រព្យប្រើ និងអរូបីផ្នែកខាងក្នុង
សរុបរំលស់ទ្រព្យប្រើ និងអរូបី

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
១១.៦២៨.០១៩ (៣.៧៦៦)	១០.០០៩.៦៩៤ (៦៦១)	៤៦.៧០៩.៧៥២ (១៥.១២៤)	៤០.៧៤៩.៤៦៤ (២.៦៩១)
១១.៦២៤.២៥៣	១០.០០៩.០៣៣	៤៦.៦៩៤.៦២៨	៤០.៧៤៦.៧៧៣

៧. សាច់ប្រាក់ក្នុងដៃ

របរពេលខ្លី
តាមរូបិយប័ណ្ណ៖

ជាប្រាក់ដុល្លារអាមេរិក
ជាប្រាក់រៀលខ្មែរ
ជាប្រាក់បាត់ថៃ
ជាប្រាក់អឺរ៉ូ
ជារូបិយប័ណ្ណផ្សេងៗ

សម្ព័ន្ធធនាគារ				ធនាគារ			
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
៣៩២.២៥២.១៦៥	៣១៥.៦៩៥.៥០៣	១.៥៦៩.០០៨.៦៦០	១.២៧០.៦៧៤.៤០០	៣៩០.៥៩៤.៩១៩	៣១៣.៩៨៣.៤៣៧	១.៥៦២.៣៧៩.៦៧៦	១.២៦៣.៧៨៣.៣៣៤
១៨១.១៩៤.៦៦៩	១៦១.២៤២.៥៤៤	៧២៤.៧៧៨.៦៧៦	៦៤៩.០០១.២៤០	១៨១.១៧១.៤៤២	១៦១.២២៦.៥៧៦	៧២៤.៦៨៥.៧៦៨	៦៤៨.៩៣៦.៩៦៨
២៣.១៤៤.៣០១	២៨.១៨៤.៦៥២	៩២.៥៧៧.២០៤	១១៣.៤៤៣.២២៤	២១.៦៧៦.៨៤៤	២៦.៦៦៧.៦៦៧	៨៦.៧០៧.៣៧៦	១០៧.៣៣៧.៣៦០
១.៧១៥.៤៩៦	១.០៤៨.០៤៨	៦.៨៦១.៩៨៤	៤.២១៨.៣៩៣	១.៧០៨.៥០៥	១.០៤១.៣៤៤	៦.៨៣៤.០២០	៤.១៩១.៤១០
៨.១៥២.៧៧៤	៧.៧៧១.៣៧៦	៣២.៦១១.០៩៦	៣១.២៧៩.៧៨៨	៨១៤.៣៤៤	៥៤០.០៤៩	៣.២៥៧.៩៣៦	២.១៧៣.៦៩៧
៦០៦.៤៥៩.៤០៥	៥១៣.៩៤២.១២៣	២.៤២៥.៨៣៧.៦២០	២.០៦៨.៦១៧.០៤៥	៥៩៥.៩៦៦.០៩៤	៥០៣.៤៥៩.០៧៣	២.៣៨៣.៨៦៤.៣៧៦	២.០២៦.៤២២.៧៦៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
ធនាគារជាតិនៃកម្ពុជា	១.២៩០.១៣២.៨២៦	១.២៤៧.៧៧៣.០៤៧	៥.១៦០.៥៣១.៣០៤	៥.០២២.២៨៦.៥១៤	១.២៩០.១៣២.៨២៦	១.២៤៧.៧៧៣.០៤៧	៥.១៦០.៥៣១.៣០៤	៥.០២២.២៨៦.៥១៤
ធនាគារផ្សេងៗ	១៦១.៧៦៧.៣២២	៥០.៤០៩.១៥៣	៦៤៧.០៦៩.២៨៨	២០២.៤៩៦.៨៤១	១៦១.៧៦៧.៣២២	៥០.៤០៩.១៥៣	៦៤៧.០៦៩.២៨៨	២០២.៤៩៦.៨៤១
	<u>១.៤៥១.៩០០.១៤៨</u>	<u>១.២៩៨.១៨២.២០០</u>	<u>៥.៨០៧.៦០០.៥៩២</u>	<u>៥.២២៥.១៨៣.៣៥៥</u>	<u>១.៤៥១.៩០០.១៤៨</u>	<u>១.២៩៨.១៨២.២០០</u>	<u>៥.៨០៧.៦០០.៥៩២</u>	<u>៥.២២៥.១៨៣.៣៥៥</u>
សមតុល្យជាមួយធនាគារនៅក្រៅប្រទេស៖								
ធនាគារឡាវ	៤៦.៨៧៧.៦៥២	២២.៥៩៣.១៨៨	១៨៧.៥១០.៦០៨	៩០.៩៣៧.៥៨២	-	-	-	-
ធនាគារផ្សេងៗ	៩៣០.៤០៣.៧៤៧	៦៦២.២៣៩.១៨២	៣.៧២១.៦១៤.៩៨៨	២.៦៦៥.៥១២.៧០៨	៩២៦.៨៣៣.៥៥៤	៦៦០.៤៣៦.៤១៩	៣.៧០៧.៣៣៤.២១៦	២.៦៥៤.២៥៤.១៩៦
	<u>៩៧៧.២៨៥.៤០៩</u>	<u>៦៨៤.៨៣២.៣៧០</u>	<u>៣.៩០៩.១២៥.៥៩៦</u>	<u>២.៧៥៦.៤៥០.២៩០</u>	<u>៩២៦.៨៣៣.៥៥៤</u>	<u>៦៦០.៤៣៦.៤១៩</u>	<u>៣.៧០៧.៣៣៤.២១៦</u>	<u>២.៦៥៤.២៥៤.១៩៦</u>
សរុបសមតុល្យជាមួយធនាគារក្នុងស្រុកនិងក្រៅស្រុក សំវិធានធនលើឱនភាពនៃតម្លៃខាតបង់	<u>២.៤២៩.១៨១.៥៥៧</u> (៧៨២.០៤៧)	<u>១.៩៨៣.០១៤.៥៧០</u> (៦២២.៩០៨)	<u>៩.៧១៦.៧២៦.១៨៨</u> (៣.១២៨.១៨៨)	<u>៧.៩៨១.៦៣៣.៦០៥</u> (២.៥០៧.២០៥)	<u>២.២១៧.៩៣៦.៣៨០</u> (៦០៤.៩២០)	<u>១.៩៥៨.៦១៩.០១៩</u> (៥៦០.៤៩០)	<u>៩.៥១៤.៩៣៤.៥០៨</u> (២.៤១៩.៦៨០)	<u>៧.៨៨៣.៤៤១.៥៥១</u> (២.២៥៧.៥៨២)
	<u>២.៤២៨.៣៩៩.៥០០</u>	<u>១.៩៨២.៣៩១.៦៦២</u>	<u>៩.៧១៣.៥៩៨.០០០</u>	<u>៧.៩៧៩.១២៦.៤០០</u>	<u>២.២១៧.៣៣១.៤៦០</u>	<u>១.៩៥៨.០៥៨.៥២៩</u>	<u>៩.៥១៣.៥១៤.៨២៨</u>	<u>៧.៨៨១.១៨៣.៩៦៩</u>
ប្រាក់បញ្ញើរយៈពេលខ្លី	២.៤២៨.៣៩៩.៥០០	១.៩៨២.៣៩១.៦៦២	៩.៧១៣.៥៩៨.០០០	៧.៩៧៩.១២៦.៤០០	២.២១៧.៣៣១.៤៦០	១.៩៥៨.០៥៨.៥២៩	៩.៥១៣.៥១៤.៨២៨	៧.៨៨១.១៨៣.៩៦៩
ប្រាក់បញ្ញើរយៈពេលវែង	-	-	-	-	-	-	-	-
	<u>២.៤២៨.៣៩៩.៥០០</u>	<u>១.៩៨២.៣៩១.៦៦២</u>	<u>៩.៧១៣.៥៩៨.០០០</u>	<u>៧.៩៧៩.១២៦.៤០០</u>	<u>២.២១៧.៣៣១.៤៦០</u>	<u>១.៩៥៨.០៥៨.៥២៩</u>	<u>៩.៥១៣.៥១៤.៨២៨</u>	<u>៧.៨៨១.១៨៣.៩៦៩</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ (ត)

ក) តាមប្រភេទគណនី

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
គណនីចរន្ត	១.២៩១.១០១.០៥២	១.២៤៨.០៥៨.៨៥០	៥.១៦៤.៤០៤.២០៨	៥.០២៣.៤៣៦.៨៧១	១.២៩១.១០១.០៥២	១.២៤៨.០៥៨.៨៥០	៥.១៦៤.៤០៤.២០៨	៥.០២៣.៤៣៦.៨៧១
ប្រាក់បញ្ញើមានកាលកំណត់	១៦០.៧៩៩.០៩៦	៥០.១២៣.៣៥០	៦៤៣.១៩៦.៣៨៤	២០១.៧៤៦.៤៨៤	១៦០.៧៩៩.០៩៦	៥០.១២៣.៣៥០	៦៤៣.១៩៦.៣៨៤	២០១.៧៤៦.៤៨៤
	<u>១.៤៥១.៩០០.១៤៨</u>	<u>១.២៩៨.១៨២.២០០</u>	<u>៥.៨០៧.៦០០.៥៩២</u>	<u>៥.២២៥.១៨៣.៣៥៥</u>	<u>១.៤៥១.៩០០.១៤៨</u>	<u>១.២៩៨.១៨២.២០០</u>	<u>៥.៨០៧.៦០០.៥៩២</u>	<u>៥.២២៥.១៨៣.៣៥៥</u>
សមតុល្យជាមួយធនាគារនៅក្រៅប្រទេស៖								
គណនីចរន្ត	២៥៣.៨២៩.៧៦៩	៦៨៤.៨៣២.៣៧០	១.០១៥.៣១៩.០៧៦	២.៧៥៦.៤៥០.២៩០	២០៥.៥៧៣.៧៨៧	៦៦០.៤៣៦.៤១៩	៨២២.២៩៥.១៤៨	២.៦៥៨.២៥៨.១៩៦
ប្រាក់បញ្ញើមានកាលកំណត់	៧២៣.៤៥១.៦៣០	-	២.៨៩៣.៨០៦.៥២០	-	៧២១.២៥៩.៧៦៧	-	២.៨៨៥.០៣៩.០៦៨	-
	<u>៩៧៧.២៨១.៣៩៩</u>	<u>៦៨៤.៨៣២.៣៧០</u>	<u>៣.៩០៩.១២៥.៥៩៦</u>	<u>២.៧៥៦.៤៥០.២៩០</u>	<u>៩២៦.៨៣៣.៥៥៤</u>	<u>៦៦០.៤៣៦.៤១៩</u>	<u>៣.៧០៧.៣៣៤.២១៦</u>	<u>២.៦៥៨.២៥៨.១៩៦</u>
សមតុល្យជាមួយធនាគារនៅក្នុងនិងក្រៅប្រទេសសរុប	២.៤២៩.១៨១.៥៤៧	១.៩៨៣.០១៤.៥៧០	៩.៧១៦.៧២៦.១៨៨	៧.៩៨១.៦៣៣.៦៤៥	២.៣៧៨.៧៣៣.៧០២	១.៩៥៨.៦១៩.០១៩	៩.៥១៤.៩៣៤.៨០៤	៧.៨៨៣.៤៤៤.៥៥១
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់	(៧៨២.០៤៧)	(៦២២.៩០៤)	(៣.១២៨.១៨៤)	(២.៥០៧.២០៥)	(៦០៤.៩២០)	(៥៦០.៨៩០)	(២.៤១៩.៦៨០)	(២.២៥៧.៥៨២)
	<u>២.៤២៨.៣៩៩.៥០០</u>	<u>១.៩៨២.៣៩១.៦៦៦</u>	<u>៩.៧១៣.៥៩៨.០០០</u>	<u>៧.៩៧៩.១២៦.៤៤០</u>	<u>២.៣៧៨.១២៨.៧៨២</u>	<u>១.៩៥៨.០៥៨.១២៩</u>	<u>៩.៥១២.៥១៥.១២៤</u>	<u>៧.៨៨១.១៨៦.៩៦៩</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ (ត)

ខ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់	១,៩៤% - ៦,០០%	០,៧៤% - ៦,០០%	៣,៥០% - ៦,០០%	៣,៤៦% - ៦,០០%

គ) តាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
តាមតម្រូវការ	១.៥៤៤.៩៣០.៨២១	១.៩៣២.៤៩១.២២០	៦.១៧៩.៧២៣.២៤៤	៧.៧៧៩.៤៨៧.១៦១	១.៤៩៦.៦៧៤.៨៣៩	១.៩០៤.៤៩៥.៦៦៩	៥.៩៨៦.៦៩៩.៣៥៦	៧.៦៨១.៦៩៩.០៦៨
មិនលើសពីមួយខែ	៧៧២.០៦៧.៧៤៨	-	៣.០៨៤.២៧១.១៥២	-	៧៧១.៥៦៧.១៥៧	-	៣.០៨៦.២៦៨.៦២៨	-
រវាងពីពីរខែទៅបីខែ	១១០.៩៧២.១៣២	៤០.០៥៦.៤០៦	៤៤៣.៤៨៤.៥២៨	១៦១.២២៧.០៣៤	១១០.៤៩១.៧០៦	៤០.០៥៦.៤០៦	៤៤១.៩៦៦.៨២៤	១៦១.២២៧.០៣៣
រវាងពីបួនខែទៅប្រាំមួយខែ	១.២១០.៨០៦	១០.០៦៦.៩៤៤	៤.៨៤៣.២២៤	៤០.៥១៩.៤៥០	-	១០.០៦៦.៩៤៤	-	៤០.៥១៩.៤៥០
តម្លៃយោងដុល	២.៤២៩.១៨១.៥៤៧	១.៩៨៣.០១៤.៥៧០	៩.៧១៦.៧២៦.១៨៨	៧.៩៨១.០៣៣.៦៤៥	២.៣៧៨.៧៣៣.៧០២	១.៩៤៤.៦១៩.០១៩	៩.៥១៤.៩៣៤.៨០៨	៧.៨៨៣.៤៤១.៥៥១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៩. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ

	កំណត់សម្គាល់	សម្ព័ន្ធធនាគារ				ធនាគារ			
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
មូលហេតុភាគហ៊ុនដែលមិនបានចុះបញ្ជី នៅតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ៖									
ក្រុមហ៊ុន ក្រេឌីត ហ្សូរូ ហូលឌីង (ខេមបូឌា) ម.ក		១៥៣.៥២៩	១៥៣.៥២៩	៦១៤.១១៦	៦១៧.៩៥៤	១៥៣.៥២៩	១៥៣.៥២៩	៦១៤.១១៦	៦១៧.៩៥៤
SWIFT		៣៦.១៤១	៣៦.១៤១	១៤៤.៥៦៤	១៤៥.៤៦៨	៣៦.១៤១	៣៦.១៤១	១៤៤.៥៦៤	១៤៥.៤៦៨
សរុបវិនិយោគហិរញ្ញវត្ថុនៅតម្លៃ សមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ									
(ក)		១៨៩.៦៧០	១៨៩.៦៧០	៧៥៨.៦៨០	៧៦៣.៤២២	១៨៩.៦៧០	១៨៩.៦៧០	៧៥៨.៦៨០	៧៦៣.៤២២
ការវិនិយោគហិរញ្ញវត្ថុសរុបនៅក្នុងថ្លៃដើមបានរំលស់									
មូលហេតុអាចជួញដូរបាន ជាមួយធនាគារជាតិ នៃ កម្ពុជា	(ខ)	៣៣១.៦២២.៥២៥	៣៧៣.៣៩២.៤៧១	១.៣២៦.៤៩០.១០០	១.៥០២.៩០៤.៦៩៦	៣៣១.៦២២.៥២៥	៣៧៣.៣៩២.៤៧១	១.៣២៦.៤៩០.១០០	១.៥០២.៩០៤.៦៩៦
មូលហេតុបំណុល	(គ)	៩៦.០៤១.៩៩០	៩៤.២៧៤.៧៧២	៣៨៤.១៦៧.៩៦០	៣៩៥.៥៥៥.៩៥៧	៩៦.០៤១.៩៩០	៩៤.២៧៤.៧៧២	៣៨៤.១៦៧.៩៦០	៣៩៥.៥៥៥.៩៥៧
		៤២៧.៦៦៤.៥១៥	៤៦៧.៦៦៧.២៤៣	១.៧១០.៦៥៨.០៦០	១.៨៩៨.៤៦០.៦៥៣	៤២៧.៦៦៤.៥១៥	៤៦៧.៦៦៧.២៤៣	១.៧១០.៦៥៨.០៦០	១.៨៩៨.៤៦០.៦៥៣
សំវិធានធន ECL		-	(៥២.០៣៥)	-	(២០៩.៤៤១)	-	(៥២.០៣៥)	-	(២០៩.៤៤១)
សរុបការវិនិយោគហិរញ្ញវត្ថុនៅក្នុងថ្លៃដើមបានរំលស់									
		៤២៧.៦៦៤.៥១៥	៤៦៧.៦១៥.២០៨	១.៧១០.៦៥៨.០៦០	១.៨៩៨.២៥១.២១២	៤២៧.៦៦៤.៥១៥	៤៦៧.៦១៥.២០៨	១.៧១០.៦៥៨.០៦០	១.៨៩៨.២៥១.២១២
សរុបការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ									
		៤២៧.៨៥៤.១៨៥	៤៦៧.៨០៤.៨៧៨	១.៧១១.៤១៦.៧៤០	១.៨៩៩.០១៤.៦៣៤	៤២៧.៨៥៤.១៨៥	៤៦៧.៨០៤.៨៧៨	១.៧១១.៤១៦.៧៤០	១.៨៩៩.០១៤.៦៣៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៩. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការវិនិយោគហិរញ្ញវត្ថុរយៈពេលខ្លី	៣៤៦.៧៣៨.៣៣៣	៤៣៥.៦១៦.៤៧១	១.៣៨៦.៩៥៣.៣៣២	១.៧៥៣.៣៥៦.២៩៥	៣៤៦.៧៣៨.៣៣៣	៤៣៥.៦១៦.៤៧១	១.៣៨៦.៩៥៣.៣៣២	១.៧៥៣.៣៥៦.២៩៥
ការវិនិយោគហិរញ្ញវត្ថុរយៈពេលវែង	៨០.៩២៦.១៨២	៣៦.០៥០.៧៧២	៣២៣.៧០៤.៧២៨	១៤៥.១០៤.៣៥៨	៨០.៩២៦.១៨២	៣៦.០៥០.៧៧២	៣២៣.៧០៤.៧២៨	១៤៥.១០៤.៣៥៦
តម្លៃយោងដុល	៤២៧.៦៦៤.៥១៥	៤៧១.៦៦៧.២៤៣	១.៧១០.៦៥៨.០៦០	១.៨៩៨.៤៦០.៦៥៣	៤២៧.៦៦៤.៥១៥	៤៧១.៦៦៧.២៤៣	១.៧១០.៦៥៨.០៦០	១.៨៩៨.៤៦០.៦៥៣

ការវិភាគនៃឥណប្រតិទាននៃការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី១ខែ	៣៣១.១១៣.០៧២	៤០៩.៧០២.៣៧០	១.៣២៤.៤៥២.២៨៨	១.៦៤៩.០៥២.០៣៩	៣៣១.១១៣.០៧២	៤០៩.៧០២.៣៧០	១.៣២៤.៤៥២.២៨៨	១.៦៤៩.០៥២.០៤១
រវាងពី២ខែទៅ៣ខែ	៤៩៧.១៧៨	១៥.៩៣៥.៦៩៧	១.៩៨៨.៧១២	៦៤.១៤១.១៨០	៤៩៧.១៧៨	១៥.៩៣៥.៦៩៧	១.៩៨៨.៧១២	៦៤.១៤១.១៨០
រវាងពី៤ខែទៅ៦ខែ	៥.១៥៩.៤៧៣	១២០.៤៧៨	២០.៦៣៧.៨៩២	៤៨៤.៩២៤	៥.១៥៩.៤៧៣	១២០.៤៧៨	២០.៦៣៧.៨៩២	៤៨៤.៩២៤
រវាងពី៧ខែទៅ១២ខែ	៩.៩៦៨.៦១០	៩.៨៥៧.៩២៦	៣៩.៨៧៤.៤៤០	៣៩.៦៧៨.១៥២	៩.៩៦៨.៦១០	៩.៨៥៧.៩២៦	៣៩.៨៧៤.៤៤០	៣៩.៦៧៨.១៥២
លើសពី ១២ខែ	៨០.៩២៦.១៨២	៣៦.០៥០.៧៧២	៣២៣.៧០៤.៧២៨	១៤៥.១០៤.៣៥៨	៨០.៩២៦.១៨២	៣៦.០៥០.៧៧២	៣២៣.៧០៤.៧២៨	១៤៥.១០៤.៣៥៦
តម្លៃយោងដុល	៤២៧.៦៦៤.៥១៥	៤៧១.៦៦៧.២៤៣	១.៧១០.៦៥៨.០៦០	១.៨៩៨.៤៦០.៦៥៣	៤២៧.៦៦៤.៥១៥	៤៧១.៦៦៧.២៤៣	១.៧១០.៦៥៨.០៦០	១.៨៩៨.៤៦០.៦៥៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៩. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ (ត)

- (ក) តំណាងឱ្យការវិនិយោគតាមមូលធនរបស់ធនាគារនៅក្នុងក្រុមហ៊ុន ក្រេឌីត ប្តូរ ហួលឌីង (ខេមបូឌា) ម.ក (“CBC”). កាន់កាប់ដោយផ្ទាល់ចំនួន ៥% និងកាន់កាប់ដោយប្រយោល ១% តាមរយៈសមាគមធនាគារនៅកម្ពុជា។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ទឹកប្រាក់វិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុន ក្រេឌីត ប្តូរ ហួលឌីង (ខេមបូឌា) ម.ក មានចំនួន ១៥៣.៥២៩ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ១៥៣.៥២៩ ដុល្លារអាមេរិក) និងនៅក្នុងក្រុមហ៊ុន Society for Worldwide Interbank Financial Telecommunications (“SWIFT”) មានចំនួន ៣៦.១៤១ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៣៦.១៤១ ដុល្លារអាមេរិក) ដោយអ្នកគ្រប់គ្រងជឿជាក់ថាថ្លៃដើមនៃការវិនិយោគទាំងនេះ គឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប។ ចំណូលភាគលាភទទួលបានពី CBC ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ មិនទាន់បានបែងចែកចំណូលភាគលាភនៅឡើយ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ មិនទាន់បានបែងចែកចំណូលភាគលាភនៅឡើយ)។
- (ខ) គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ធនាគារមិនមានដាក់មូលបត្រអាចជួញដូរបាន (“NCD”) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ គ្មាន) ជាមួយធនាគារជាតិ នៃ កម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ទូទាត់ទេ។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ មូលបត្រអាចជួញដូរបានផ្សេងទៀតមានទឹកប្រាក់ ចំនួន៣៣១.៦២២.៥២៥ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៣៧៣.៣៩២.៤៧១ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជា ក្នុងគោលបំណងរកចំណូលការប្រាក់។ មូលបត្រអាចជួញដូរបានមានរយៈពេលមិនលើសដប់ពីរខែ។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ធនាគារមិនទាន់បានប្រើឥណទានវិបារូបន៍លើការទូទាត់ឧបករណ៍ផាត់ទាត់នេះនៅឡើយទេ។
- (គ) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ធនាគារបានវិនិយោគលើមូលបត្របំណុលសាជីវកម្មដែលមានតម្លៃចារឹកស្មើនឹង ៣០.០០០.០០០ ដុល្លារអាមេរិក ដែលបានធានាដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាជាភាគីទីបី។ មូលបត្របំណុលទទួលបានការប្រាក់ ក្នុងអត្រា ៥,៥% ក្នុងមួយឆ្នាំ និងត្រូវបានទូទាត់សង មកវិញនៅពេលដល់កាលកំណត់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ធនាគារបានវិនិយោគឡើងវិញជាមួយភាគីទីបីដែលនៅក្នុងមូលបត្របំណុលសាជីវកម្មថ្មីមួយដែលមានតម្លៃចារឹកស្មើនឹង ៣០.០០០.០០០ ដុល្លារអាមេរិក ដោយទទួលបានអត្រាការប្រាក់ ៦,២៥% ក្នុងមួយឆ្នាំ ហើយមានកាលកំណត់នៅចន្លោះឆ្នាំ ២០២៨ ដល់ឆ្នាំ ២០៣២។
- ត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ តម្លៃយោងនៃការវិនិយោគមានចំនួន ៣០.០៧៧.០៥៥ ដុល្លារអាមេរិក (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤៖ ៣១.៦០៩.៣១៥ ដុល្លារអាមេរិក)។
- គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ថ្លៃដើមបានរំលស់ទៅលើការវិនិយោគនៃមូលបត្ររដ្ឋគឺមានទឹកប្រាក់ចំនួន ២៦៣.៨៥៩.៧៤១.១៦៨ រៀល (សមមូលនឹង ៦៥.៩៦៤.៩៣៥ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ មានទឹកប្រាក់ចំនួន ២៦៨.៣២៨.៤៦៩.៤៣៥ រៀល (សមមូលនឹង ៦៦.៦៦៥.៤៥៨ ដុល្លារអាមេរិក) និងតម្លៃចារឹករបស់វាគឺមានទឹកប្រាក់ចំនួន ២៦៨.០០០.០០០.០០០ រៀល (សមមូលនឹង ៦៧.០០០.០០០ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ មានទឹកប្រាក់ចំនួន ២៦៨.០០០.០០០.០០០ រៀល (សមមូលនឹង ៦៦.៥៨៣.៨៥១ ដុល្លារអាមេរិក)។ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ធនាគារបានដាក់មូលបត្ររដ្ឋដែលមានទឹកប្រាក់ចំនួន ១២៤.៩១៣.០០០.០០០ រៀល (សមមូលនឹង ៣១.២២៨.២៥០ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ មានទឹកប្រាក់ចំនួន ៩៨.៣០០.០០០.០០០ រៀល (សមមូលនឹង ២៤.៤២២.៣៦០ ដុល្លារអាមេរិក)) ជាមួយធនាគារជាតិ នៃ កម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ទូទាត់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៩. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ (ត)

ធនាគារបានទិញមូលបត្ររដ្ឋពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចត្រឹមមានខាងក្រោម៖

លរ	កាលបរិច្ឆេទ	បរិមាណ (សន្លឹក)	ការប្រាក់ក្នុងមួយឆ្នាំ	ការប្រាក់ក្នុងសណ្ឋានប្រតិទាន	ចំនួនឆ្នាំកាន់កាប់ (ឆ្នាំ)	កាលបរិច្ឆេទសណ្ឋានប្រតិទាន	តម្លៃចារឹក (រៀល) ក្នុងមួយសន្លឹក	ទំហំទឹកប្រាក់បោះឆ្រាយ	
								ពាន់រៀល	ដុល្លារអាមេរិក
១	១៨/០៨/២០២៣	២០.០០០	៤,០០%	៤,៣០%	២	១៨/០៨/២០២៥	១.០០០.០០០	២០.០០០.០០០	៥.០០០.០០០
២	២២/០៩/២០២៣	៨.០០០	៤,៥០%	៥,២០%	៣	២២/០៩/២០២៦	១.០០០.០០០	៨.០០០.០០០	២.០០០.០០០
៣	២៤/១១/២០២៣	១០.០០០	៤,០០%	៤,៥០%	២	២៤/១១/២០២៥	១.០០០.០០០	១០.០០០.០០០	២.៥០០.០០០
៤	២៤/១១/២០២៣	១០.០០០	៤,០០%	៤,៦០%	២	២៤/១១/២០២៥	១.០០០.០០០	១០.០០០.០០០	២.៥០០.០០០
៥	២៣/០២/២០២៤	១០.០០០	៤,០០%	៤,៧៥%	២	២៣/០២/២០២៦	១.០០០.០០០	១០.០០០.០០០	២.៥០០.០០០
៦	២៣/០២/២០២៤	១០.០០០	៤,០០%	៤,៧០%	២	២៣/០២/២០២៦	១.០០០.០០០	១០.០០០.០០០	២.៥០០.០០០
៧	២២/០៣/២០២៤	១២០.០០០	៤,៥០%	៥,២៥%	៣	២២/០៣/២០២៧	១.០០០.០០០	១២០.០០០.០០០	៣០.០០០.០០០
៨	២១/០៣/២០២៥	៤០.០០០	៣,៥០%	៤,៣០%	៣	២១/០៣/២០២៨	១.០០០.០០០	៤០.០០០.០០០	១០.០០០.០០០
៩	២១/០៣/២០២៥	៤០.០០០	៣,៥០%	៤,២០%	៣	២១/០៣/២០២៨	១.០០០.០០០	៤០.០០០.០០០	១០.០០០.០០០
សរុប		២៦៨.០០០					៩.០០០.០០០	២៦៨.០០០.០០០	៦៧.០០០.០០០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ

	សម្ព័ន្ធធនាគារ											
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥			ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥			ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤		
	សម្ព័ន្ធយោងដុល ដុល្លារអាមេរិក	សំវិធានឆនED ដុល្លារអាមេរិក	សម្ព័ន្ធយោងសុទ្ធ ដុល្លារអាមេរិក	សម្ព័ន្ធយោងដុល ដុល្លារអាមេរិក	សំវិធានឆនED ដុល្លារអាមេរិក	សម្ព័ន្ធយោងសុទ្ធ ដុល្លារអាមេរិក	សម្ព័ន្ធយោងដុល ពាន់រៀល (កំណត់សម្គាល់ ៥)	សំវិធានឆនED ពាន់រៀល (កំណត់សម្គាល់ ៥)	សម្ព័ន្ធយោងសុទ្ធ ពាន់រៀល (កំណត់សម្គាល់ ៥)	សម្ព័ន្ធយោងដុល ពាន់រៀល (កំណត់សម្គាល់ ៥)	សំវិធានឆនED ពាន់រៀល (កំណត់សម្គាល់ ៥)	សម្ព័ន្ធយោងសុទ្ធ ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានគ្រួសារ	៣.២៤៤.៨២៤.៤៩៧	៥០.២៧៤.៣៤៤	៣.២៣៨.៥៥០.១១៣	៣.២០៧.១៨៤.១០៦	៤៥.៣១៥.៣៤៧	៣.១៦១.៨៦៨.៧៥៩	១៣.១៥៥.៣១៣.៩៨៨	២០១.១១៣.៥៣៦	១២.៩៥៤.២០០.៤៥២	១២.៩០៤.៩៣២.១២៧	១៤២.៣៩៤.២៧២	១២.៧៦២.៥៣៧.៨៥៥
ឥណទានគ្រួសារសង្ស័យ	២.៥០៦.៤៦៤.៥២៣	៤១.៥០២.២៩២	២.៤៦៤.៩៦២.២៣១	២.៤៩៥.៣២១.៣៥៧	៣៥.៦៨៧.៦៥៦	២.៤៥៩.៦៣៣.៧០១	១០.០២៥.៨៥៨.០៩២	១៦៦.០០៩.១៦៨	៩.៨៥៩.៤៤៨.៩២៤	១០.០៤៣.៦៦៨.៤៦២	១៤៣.៦៤២.៨១៥	៩.៩០០.០២៥.៦៤៧
ឥណទានម្ចាស់ខ្លួននិងអ្នកប្រើប្រាស់ផ្សេងៗ	៦៥៥.២៦៤.៨៤៦	៧.៣៤៥.៦២២	៦៤៧.៩១៩.២២៤	៦១៦.១៦១.៦៣០	៦.៣៧៣.២១៥	៦០៩.៧៨៨.៤១៥	២.៦២១.០៥៩.៣៤៤	២៩.៣៨២.៤៨៨	២.៥៩១.៦៧៦.៨៥៦	២.៤៨០.០៥០.៥១១	២៥.៦៥២.១៩០	២.៤៥៤.៣៩៨.៣៧១
ឥណទានរដ្ឋបាល	៣០២.០៥១.០៤០	៤៦៩.១៩៦	៣០១.៥៨១.៨៤៤	២៩៨.៨៧៨.២០៧	៤៥២.២៦៤	២៩៨.៤២៥.៩៤៣	១.២០៨.២០៤.១៦០	១.៨៧៦.៧៨៤	១.២០៦.៣២៧.៣៧៦	១.២០២.៩៨៤.៧៨៣	១.៨២០.៣៦៣	១.២០១.១៦៤.៤២០
ឥណទានវិហារៈ	១៥៣.៥៨៧.៧៣៩	១.៥៣៩.២៣២	១៥២.០៤៨.៥០៧	១៦៣.៤៨៧.៨៩៣	១.៣៦៧.៩៤៤	១៦២.១១៩.៩៤៩	៦១៤.៣៥០.៩៥៦	៦.១៥៦.៩២៨	៦០៨.១៩៤.០២៨	៦៥៨.០៣៨.៧៦៩	៥.៥០៥.៩៧៥	៦៥២.៥៣២.៧៩៤
ឥណទានគម្រោងហិរញ្ញវត្ថុ:	១៣១.៣៥៦.២៤១	១.៦២៤.៨២៤	១២៩.៧៣១.៤១៧	១៣២.០១៣.២៩៦	១.៤៧៤.៤០៤	១៣០.៥៣៨.៨៩២	៥២៥.៤២៤.៩៦៤	៦.៤៩៩.២៩៦	៥១៨.៩២៥.៦៦៨	៥៣១.៣៥៣.៥១៦	៥.៩៣៤.៤៧៦	៥២៥.៤១៩.០៤០
ប័ណ្ណឥណទាន	១៣៥.៥៥០.២៥៥	៤.៨១៥.៣៤៦	១៣០.៧៣៤.៩០៩	១២៣.៣៣១.៨៣១	៤.៥៦៣.៨៤៧	១១៨.៧៦៧.៩៨៤	៥៤២.២០១.០២០	១៩.២៦១.៣៤៤	៥២២.៩៣៩.៦៣៦	៤៩៦.៤១០.៦២០	១៨.៣៦៩.៤៨៤	៤៧៨.០៤១.១៣៦
ឥណទានគម្រោងរដ្ឋបាល	៥២.៦៤១.៤៦២	២៦១.៥៧៣	៥២.៣៧៩.៨៨៩	៣១.៦៣០.៨៧២	១០៥.៤១២	៣១.៥២៥.៤៦០	២១០.៥៦៥.៨៤៨	១.០៤៦.២៩២	២០៩.៥១៩.៥៥៦	១២៧.៣១៤.២៦០	៤២៤.២៨៣	១២៦.៨៨៩.៩៧៧
ឥណទានបុគ្គលិក	១៧.៧០៧.៤២១	២០៦.៩៣៨	១៧.៥០០.៤៨៣	១៦.៧៣១.១០៦	១២៤.១០៦	១៦.៥៨៧.០០០	៧០.៨២៩.៦៨៤	៨២៧.៧៥២	៧០.០០១.៩៣២	៦៧.៣៤២.៧០២	៤៩៩.៥២៧	៦៦.៨៤៣.១៧៥
ឥណទានពាណិជ្ជកម្ម	២១.៥៧៩.៣១៤	១៣០.២៩២	២១.៤៤៩.០២២	២០.០៦០.៣១៩	៥៩.១១៦	២០.០០១.២០៣	៨៦.៣១៧.២៥៦	៥២១.១៦៨	៨៥.៧៩៦.០៨៨	៨០.៧៤២.៧៨៤	២៣៧.៩៤២	៨០.៥០៤.៨៤២
ឥណទានក្រុមហ៊ុន	៧.៩២៥.៣០៧	១១៣.៤៥៦	៧.៨១១.៨៥១	១៤.២១៨.៥៧៣	៣៣៥.៧៧៥	១៣.៨៨២.៧៩៨	៣១.៧០១.២២៨	៤៥៣.៤២៤	៣១.២៤៧.៨០៤	៥៧.២២៩.៧៥៦	១.៣៥១.៤៩៤	៥៥.៨៧៨.២៦២
	៧.២៧២.៩៥៦.៦៤៥	១០៨.២៨៧.១៥៥	៧.១៦៤.៦៦៩.៤៩០	៧.១១៩.០២៣.១៩០	៩៥.៨៥៩.០៨៦	៧.០២៣.១៦៤.១០៤	២៩.០៩១.៨២៦.៥៨០	៤៣៣.១៤៨.៦២០	២៨.៦៥៨.៦៧៧.៩៦០	២៨.៦៥៤.០៦៨.៣៤០	៣៨៥.៤៣២.៨២១	២៨.២៦៨.២៣៥.៥១៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ (ត)

	ធនាគារ											
	ថ្ងៃទី៣១ខែមីនាឆ្នាំ២០២៥			ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤			ថ្ងៃទី៣១ខែមីនាឆ្នាំ២០២៥			ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤		
	សម្ព័ន្ធយោងដុល ដុល្លារអាមេរិក	សំវិធានBOL ដុល្លារអាមេរិក	សម្ព័ន្ធយោងសុទ្ធ ដុល្លារអាមេរិក	សម្ព័ន្ធយោងដុល ដុល្លារអាមេរិក	សំវិធានBOL ដុល្លារអាមេរិក	សម្ព័ន្ធយោងសុទ្ធ ដុល្លារអាមេរិក	សម្ព័ន្ធយោងដុល ពាន់រៀល (កំណត់សម្គាល់ ដ)	សំវិធានBOL ពាន់រៀល (កំណត់សម្គាល់ ដ)	សម្ព័ន្ធយោងសុទ្ធ ពាន់រៀល (កំណត់សម្គាល់ ដ)	សម្ព័ន្ធយោងដុល ពាន់រៀល (កំណត់សម្គាល់ ដ)	សំវិធានBOL ពាន់រៀល (កំណត់សម្គាល់ ដ)	សម្ព័ន្ធយោងសុទ្ធ ពាន់រៀល (កំណត់សម្គាល់ ដ)
ឥណទានខ្លាតចុះ	៣.១៥២.៥០៨.១២៣	៣៣.៥០២.១៣០	៣.១១៩.០០៥.៩៩៣	៣.០៧២.៤១៥.៦៥៦	២៩.៤២៥.៨៧៧	៣.០៤២.៩៨៩.៧៧៩	១២.៦១០.០៣២.៤៩២	១៣៤.០០៨.៥២០	១២.៤៧៦.០២៣.៩៧២	១២.៣៦៦.៤៧៣.០១៥	១១៨.៤៣៩.១៥៥	១២.២៤៨.០៣៣.៨៦០
ឥណទានខ្លាតចុះរួម	២.៤៩៨.៩០៨.២៩៣	៤១.៤៥៩.០៦៦	២.៤៥៧.៤៤៩.២២៧	២.៤៧៣.២៥២.៥០៣	៣៥.៥៧៣.៦៥១	២.៤៣៧.៦៧៤.៨៥២	៩.៩៩៥.៦៣៣.១៧២	១៦៥.៤៣៦.២៦៤	៩.៨២៩.៧៩៦.៩០៨	៩.៩៥៤.៨៤១.៣២៥	១៤៣.១៨៣.៩៤៥	៩.៨១១.៦៥៧.៣៨០
ឥណទានផ្ទាល់ខ្លួននិង អ្នកប្រើប្រាស់ផ្សេងៗ	៦៥៥.៦៥៤.៦៥៨	៧.៣៤៩.១៣៨	៦៤៨.៣០៥.៥២០	៦១៣.២៦៥.៩១៨	៦.៣៥២.៨៧៧	៦០៦.៩១៣.០៤១	២.៦២២.៦១៨.៦៣២	២៩.៣៩៦.៥៥២	២.៥៩៣.២២២.០៨០	២.៤៦៨.៣៩៥.៣១៨	២៥.៥៧០.៣២៩	២.៤៤២.៨២៤.៩៨៩
ឥណទានអ្នកលើក	២៩៧.៤៤៧.៩៧២	៤៥៦.៤៦៤	២៩៦.៩៩១.៥០៨	២៩៤.២១៧.៧៧២	៤៤៣.០៦២	២៩៣.៧៧៤.៧១០	១.១៨៩.៧៩១.៨៨៨	១.៨២៥.៨៥៦	១.១៨៧.៩៦៦.០៣២	១.១៨៤.២២៦.៩៣២	១.៧៨៣.៣២៥	១.១៨២.៤៤៣.២០៧
ឥណទានវិបារូប័ន	១៤៨.៨៣៤.២២១	១.៤៨១.៤០៨	១៤៧.៣៥២.៨១៣	១៦០.១៩៨.៩៤០	១.៣៤៤.០២៣	១៥៨.៨៥៤.៩១៧	៥៩៥.៣៣៦.៨៨៤	៥.៩២៥.៦៣២	៥៨៩.៤១១.២៥២	៦៤៤.៨០០.៧៣៤	៥.៤០៩.៦៩៣	៦៣៩.៣៩១.០៤១
ឥណទានគម្ពីរធនសាធារណៈ	១២៧.៦២៦.៥១២	១.៦០៨.៧១៧	១២៦.០១៧.៧៩៥	១២៩.៨៨៦.១៨៨	១.៤៦៤.៤៩៥	១២៨.៥២១.៦៩៣	៥១០.៥០៦.០៤៨	៦.៤៣៤.៨៦៨	៥០៤.០៧១.១៨០	៥២២.៧៩១.៩០៧	៥.៨៩៤.៥៩២	៥១៦.៨៩៧.៣១៥
ប័ណ្ណឥណទាន	១៣៥.៤៨១.០២១	៤.៨១៥.២៤៧	១៣០.៦៦៥.៧៧៤	១២៣.៣៣១.៨៣១	៤.៥៦៣.៨៤៧	១១៨.៧៦៧.៩៨៤	៥៤១.៩២៤.០៨៤	១៩.២៦០.៩៨៨	៥២២.៦៦៣.០៩៦	៤៩៦.៤១០.៦២០	១៨.៣៦៩.៤៨៤	៤៧៨.០៤១.១៣៦
ឥណទានគម្ពីរអ្នកលើក	៣០.៤៥២.៩៩០	១០៥.៣៩៩	៣០.៣៤៧.៥៩១	៣១.៥៦០.៧៥០	១០៥.៣០០	៣១.៤៥៥.៤៥០	១២១.៨១១.៩៦០	៤២១.៥៩៦	១២១.៣៩០.៣៦៤	១២៧.០៣២.០១៩	៤២៣.៨៣៣	១២៦.៦០៨.១៨៦
ឥណទាននុស្សល	១៧.៧០៧.៤២១	២០៦.៩៣៨	១៧.៥០០.៤៨៣	១៦.៧៣១.១០៦	១២៤.១០៦	១៦.៦០៧.០០០	៧០.៨២៩.៦៨៤	៨២៧.៧៥២	៧០.០០១.៩៣២	៦៧.៣៤២.៧០២	៤៩៩.៥២៧	៦៦.៨៤៣.១៧៥
ឥណទានពាណិជ្ជកម្ម	២១.៥៧៩.៣១៤	១៣០.២៩២	២១.៤៤៩.០២២	២០.០៦០.៣១៩	៥៩.១១៦	២០.០០១.២០៣	៨៦.៣១៧.២៥៦	៥២១.១៦៨	៨៥.៧៩៦.០៨៨	៨០.៧៤២.៧៨៤	២៣៧.៩៤២	៨០.៥០៤.៨៤២
ឥណទានកែប្រែស្ថានភាព	៥.៨០៥.៥៧០	៩៩.២៤០	៥.៧០៦.៣៣០	៦.៤៦៤.៧៩៦	១០៣.៤១៤	៦.៣៦១.៣៨២	២៣.២២២.២៨០	៣៩៦.៩៦០	២២.៨២៥.៣២០	២៦.០២០.៨០៤	៤១៦.២១៤	២៥.៦០៤.៥៦៣
	៧.០៩២.០០៦.០៩៥	៩១.២១៤.០៣៩	៧.០០០.៧៩២.០៥៦	៦.៩៤១.៣៨៥.៧៧៩	៧៩.៥៥៩.៧៦៨	៦.៨៦១.៨២៦.០១១	២៨.៣៦៨.០២៤.៣៨០	៣៦៤.៨៥៦.១៥៦	២៨.០០៣.១៦៨.២២៤	២៧.៩៣៩.០៧៧.៧៦០	៣២០.២២៨.០៦៦	២៧.៦១៨.៨៤៩.៦៩៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ (ត)

(ក) ឥណទាន និងបុរេប្រទានជាចំនួនដុលតាមឥណប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី ១ឆ្នាំ	១.៥៣០.៣៩៣.០១២	១.៥៤៩.៩៧៥.៤១២	៦.១២១.៥៧២.០៤៤	៦.៣៩៩.៦៥២.៦៤៣	១.៤៧១.៤៤៦.២០៧	១.៥២១.៦៨៦.៧២៤	៥.៤៨៧.៣៤៤.៤២៤	៦.១២៤.៧៨៩.០៦៤
លើស ១ឆ្នាំ ប៉ុន្តែមិនលើសពី ៣ឆ្នាំ	២.៣៤១.២៧១.១២៧	២.២៧១.៤៥១.៣៤៤	៩.៥២៥.០៤៤.៥០៤	៩.១៤៤.២០១.៤២១	២.៣២០.៣៤៩.៤៧៧	២.២១២.២៩៤.១៧១	៩.២៤១.៥៥៧.៩០៤	៨.៩០៤.៤៤៤.០៣៤
លើស ៣ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	១.៥៦៧.១១៨.៧៨៩	១.៥២៤.៦៩៧.៩២៤	៦.២៦៨.៤៧៥.១៥៦	៦.១៣៦.៩០៩.១៦០	១.៥៣៧.៤២៩.៣៣០	១.៤៩៤.៧៦០.៣៩៧	៦.១៤៩.៧១០.៣២០	៦.០១៦.៤១០.៥៩៤
លើសពី ៥ឆ្នាំ	១.៧៩៤.១៧៣.៧១៧	១.៧៣២.៤៨៤.០៦៦	៧.១៧៦.៦៩៤.៨៦៤	៦.៩៧៣.៣០៤.៧១៦	១.៧៦២.៣៤១.០៤១	១.៧១២.៦៤៤.៤៨៧	៧.០៤៩.៣៦៤.៣២៤	៦.៨៩៣.៣៩៤.០៦០
តម្លៃយោងដុល	៧.២៧២.៩៥៦.៦៤៥	៧.១១៩.០២៣.១៩០	២៩.០៩១.៨២៦.៥៦០	២៨.៦៥៤.០៦៨.៣៤០	៧.០៩២.០០៦.០៩៥	៦.៩៤១.៣៨៥.៧៧៩	២៨.៣៦៨.០២៤.៣៤០	២៧.៩៣៩.០៧៧.៧៦០

ក្នុងអំឡុងការិយបរិច្ឆេទ សម្ព័ន្ធធនាគារ និងធនាគារ បានទទួលស្គាល់ការខាតបង់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ខាតពីឱនភាពនៃតម្លៃ/ (ការកាត់ត្រាត្រឡប់ខាតពីឱនភាពនៃតម្លៃ)លើ៖								
ឥណទាននិងបុរេប្រទាន	២១.០៣៤.៤៤៤	២០.២១៦.៤៨៩	៨៤.៤៩៧.១២៩	៨២.៣០១.៣២៧	១៩.៩៧០.១៤៥	១៩.៦៨០.៧៥២	៨០.២២០.០៧២	៨០.១២០.៣៤១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១៥៦.៦៩២	៦៥.១៤២	៦២៩.៤៣២	២៦៥.៣៩៦	៤២.៦៦៧	៧៣.៤៩៤	១៧១.៣៩៤	៣០០.៤៣៩
គណនីត្រូវទទួលផ្សេងៗ	២៦.១៦៩	(១.៩៧១)	១០៥.១២១	(៤.០២៤)	១.៤៨៤	៤០	៧.៥៤៤	១៦៣
ការវិនិយោគមូលបត្របំណុល	(៥២.០៣៥)	(១២៥.១៩៤)	(២០៩.០២៥)	(៥០៩.៦៦៥)	(៥២.០៣៥)	(១២៥.១៩៤)	(២០៩.០២៥)	(៥០៩.៦៦៥)
ការប្រមូលបានមកវិញឥណទានលុបចេញពីបញ្ជី	(៣.០៣៧.៤៧៣)	(១.៧៤១.៩៨៩)	(១២.២០១.៥២៩)	(៧.០៩១.៦៣៧)	(២.៤២៦.១២៥)	(១.៤២៣.៣៩៣)	(១១.៣៥២.៥៤៤)	(៥.៧៩៤.៤៧០)
	១៤.១២៦.២៣៧	១៤.៤១២.៥១៧	៧២.៨២១.១២៤	៧៤.៩៥៧.៣៩៧	១៧.១៣៦.៥៤០	១៨.២០៦.១៤៣	៦៨.៤៣៧.៤៨១	៧៤.១១៧.២០៤
កិច្ចសន្យាក្រៅតារាងតុល្យការ	(១.៦៤៤)	៤០.៧២៥	(៦.៦០៤)	១៦៥.៧៩១	(៤.៣៥៤)	៤៣.២៧៤	(៣៣.៥៧៤)	១៧៦.១៦៤
	១៤.១២៤.៥៩៣	១៤.៤៥៣.២៤២	៧២.៨១៤.៥២០	៧៥.១២៣.១៨៨	១៧.១៣២.១៨៦	១៨.២៤៩.៤១៧	៦៨.៤០៣.៩០៧	៧៤.២៩៣.៣៦៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ (ត)

ក) ឥណទាន និងបុរេប្រទានជាចំនួនដុលតាមឥណប្រតិទាន (ត)

ក្នុងអំឡុងការិយបរិច្ឆេទ បម្រែបម្រួលនៃសំវិធានធនការខាតបង់ឱនភាពនៃតម្លៃលើឥណទាន និងបុរេប្រទាន របស់សម្ព័ន្ធធនាគារ និងធនាគារដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៩៥.៤៩៩.០៨៦	៥៥.៦៤៦.៧៧៨	៣៤៥.៨៣២.៤២១	២២៧.៣១៧.០៨៤	៧៩.៥៥៩.៧៦៨	៣៩.៥៩៩.៥៣៨	៣២០.២២៨.០៦៦	១៦១.៧៦៤.១១៣
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃក្នុងការិយបរិច្ឆេទ	២១.០៣៤.៨៨៤	២០.២១៦.៤៨៩	៨៤.៤៩៧.១២៩	៨២.៣០១.៣២៧	១៩.៩៧០.១៤៥	១៩.៦៨០.៧៥២	៨០.២២០.០៧២	៨០.១២០.៣៤១
លុបចេញពីបញ្ជីក្នុងការិយបរិច្ឆេទ	(៤.៦៥២.១៤៦)	(៤.៧៥៤.៩៣៧)	(៣៤.៧៥៥.៦៧០)	(៣៥.៦៥៧.៦៣៣)	(៤.៣៦០.៦៩៣)	(៤.៧២០.៨២១)	(៣៣.៥៨៤.៩០៤)	(៣៥.៥០២.៤៦២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៤៥.៣៣១	(៣៣.៦១០)	១៨២.០៩៥	(១៣៦.៨២៦)	៤៤.៨១៩	៤៣.៧៣០	១៨០.០៣៨	១៧៨.០២៥
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២.៦០៧.៧៥៥)	(២.៧៩១.១៧៦)	-	-	(២.១៨៧.១១៦)	(២.០៧២.៤៩០)
នាចុងការិយបរិច្ឆេទ	<u>១០៨.២៨៧.១៥៥</u>	<u>៦៧.០៧០.៧២០</u>	<u>៤៣៣.១៤៨.៦២០</u>	<u>២៧១.០៣២.៧៨០</u>	<u>៩១.២១៤.០៣៩</u>	<u>៥០.៦០៣.១៩៩</u>	<u>៣៦៤.៨៥៦.១៥៦</u>	<u>២០៤.៤៨៧.៥២៧</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១១. ទ្រព្យសកម្មផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ការទូទាត់ជាមុន និងប្រែប្រួល	១៣.៧៨៤.៧៧២	១០.០៣៩.៧៧២	៥៥.១៥៥.០៨៤	៤០.៤១០.០៨២	១២.៧២៤.៤៣៣	៩.១៥២.០៦៥	៥០.៤៩៧.៧៣២	៣៦.៨៣៧.០៦២
ពន្ធកាត់ទុកត្រូវទទួល	៤.៣៩២.១៣៦	៥.៥៦៣.៣១៥	១៧.៥៦៨.៥៤៤	២២.៣៩២.៣៤៣	៤.៣២៤.៣០៧	៥.៤៩៧.៧៦១	១៧.២៩៧.២២៨	២២.១២៨.៤៨៨
ការផ្គត់ផ្គង់សម្ភារការិយាល័យ	៤.៩៨០.១៤៣	៥.១២២.៧០០	១៩.៩២០.៥៧២	២០.៦១៨.៨៦៨	៤.៧៦៦.៤៦៥	៤.៩០៣.០០១	១៩.០៦៥.៨៦០	១៩.៧៣៤.៥៧៩
ប្រាក់ទទួលបានពី Western Union និង Visa ផ្សេងៗ	៥.០២២.៥៦៥	៥.៤៥១.២៣៥	២០.០៩០.២៦០	២១.៩៤១.២២១	៤.៩៩៣.៥៥៥	៥.៤៣០.៤៩៧	១៩.៩៧៤.២២០	២១.៨៥៧.៧៥០
	៣៨.១៨០.៦១៦	៣៦.១៦៦.០១២	១០៥.១៦៤.៤៧៦	១០៦.៣៦២.៥១៣	២៦.៨០៨.៧៥៨	២៤.៩៨៣.៣២០	១០៧.៦៦៤.០៤០	១០០.៥៥៧.៦៧០
សំវិធានធនលើឥណទានខាតបង់ដែលរំពឹងទុកសរុប	(៥២.៣៦៩)	(៣២.១៥៥)	(២០៩.៤៧៦)	(១២៩.៤២៣)	(៣.៨០៥)	(៧.៨៧៥)	(១៥.២២០)	(៣១.៦៩៧)
	៣៧.៦២៨.២៤៧	៣៥.៨៣៣.៨៥៧	១០៤.៩៥៥.០០០	១០៥.២៣៣.០៩០	២២.៩៧៤.៩៥៣	២៤.៩៧៥.៤៤៥	១០២.៤៤៨.៨២០	១០០.៤២៥.៩៧៣
ទ្រព្យសកម្មរយៈពេលខ្លី	២០.៣៦០.៥០៤	១៨.៦១០.១៧៦	៨១.៤៤២.០១៦	៧៤.៩០៥.៩៥៤	១៨.២៥០.១០១	១៥.៧២៣.៥៥៤	៧៣.០០០.៤០៤	៦៣.២៨៧.៣០៦
ទ្រព្យសកម្មរយៈពេលវែង	១១.៣១០.៩៨៥	១២.៦១៧.៣៨៤	៤៥.២៤៣.៨៤០	៥០.៧៨៤.៩៧១	១០.៨៥៧.៧១២	១២.៣៥៤.១១៤	៤៣.៤៣០.៨៤៨	៤៩.៩០២.៤២៥
	៣១.៦៧១.៤៨៩	៣១.២២៧.៥៦០	១២៦.៦៨៥.៨៥៦	១២៥.៦៩០.៩២៥	២៩.១០៧.៨១៣	២៨.០៧៧.៦៦៨	១១៦.៤៣១.២៥២	១១៣.១៨៩.៧៣១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១២. ប្រាក់បញ្ញើតាមច្បាប់

	កំណត់សម្គាល់	សម្ព័ន្ធធនាគារ				ធនាគារ			
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ជាមួយធនាគារកណ្តាល	(ក)	៦២០.៩៧៩.៥១៨	៥៩៦.៤០២.៦៣៧	២.៤៨៣.៩១៨.០៧២	២.៤០០.៥២០.៦១៤	៦២០.៩៧៩.៥១៨	៥៩៦.៤០២.៦៣៧	២.៤៨៣.៩១៨.០៧២	២.៤០០.៥២០.៦១៤
ជាមួយធនាគារកណ្តាលផ្សេងៗ	(ខ)	៩.១១៦.៧២១	៧.១៦៤.២៩០	៣៦.៤៦៦.៨៨៤	២៨.៨៣៦.២៦៦	-	-	-	-
ផ្សេងៗ	(គ)	២៨៧.៥០០	២៨៥.៧១៤	១.១៥០.០០០	១.១៥០.០០០	-	-	-	-
		<u>៦៣០.៣៨៣.៧៣៩</u>	<u>៦០៣.៨៥២.៦៤១</u>	<u>២.៥២១.៥៣៤.៩៥៦</u>	<u>២.៤៣០.៥០៦.៨៨០</u>	<u>៦២០.៩៧៩.៥១៨</u>	<u>៥៩៦.៤០២.៦៣៧</u>	<u>២.៤៨៣.៩១៨.០៧២</u>	<u>២.៤០០.៥២០.៦១៤</u>
ទ្រព្យសកម្មរយៈពេលខ្លី		-	-	-	-	-	-	-	-
ទ្រព្យសកម្មរយៈពេលវែង		<u>៦៣០.៣៨៣.៧៣៩</u>	<u>៦០៣.៨៥២.៦៤១</u>	<u>២.៥២១.៥៣៤.៩៥៦</u>	<u>២.៤៣០.៥០៦.៨៨០</u>	<u>៦២០.៩៧៩.៥១៨</u>	<u>៥៩៦.៤០២.៦៣៧</u>	<u>២.៤៨៣.៩១៨.០៧២</u>	<u>២.៤០០.៥២០.៦១៤</u>
		<u>៦៣០.៣៨៣.៧៣៩</u>	<u>៦០៣.៨៥២.៦៤១</u>	<u>២.៥២១.៥៣៤.៩៥៦</u>	<u>២.៤៣០.៥០៦.៨៨០</u>	<u>៦២០.៩៧៩.៥១៨</u>	<u>៥៩៦.៤០២.៦៣៧</u>	<u>២.៤៨៣.៩១៨.០៧២</u>	<u>២.៤០០.៥២០.៦១៤</u>

(ក) ជាមួយធនាគារកណ្តាល

(i) ទុនបម្រុងកាតព្វកិច្ច

អនុលោមតាមប្រកាសលេខ ៨៧-០២៣-០០៥ ប្រ.ក របស់ធនាគារជាតិ នៃ កម្ពុជា ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ គ្រឹះស្ថានត្រូវរក្សាទុនបម្រុងកាតព្វកិច្ចសម្រាប់ប្រាក់បញ្ញើ និងកម្ចីដោយអនុលោមតាមកាលបរិច្ឆេទ និងអត្រាការដូចខាងក្រោម៖

- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទុនបម្រុងកាតព្វកិច្ចជាប្រភេទរូបិយប័ណ្ណបរទេស ត្រូវមានអត្រាចំនួន ៩%។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ទុនបម្រុងកាតព្វកិច្ចជាប្រភេទរូបិយប័ណ្ណបរទេសត្រូវមានអត្រាចំនួន ១២,៥%
- គ្រឹះស្ថានត្រូវរក្សាទុនបម្រុងកាតព្វកិច្ចជាប្រភេទរូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល) ក្នុងអត្រាចំនួន ៧% ទោះជាយ៉ាងណាក៏ដោយ នៅក្នុងលិខិតរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ៨៧-០២៣-២៦២១ ឆ.ត ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តម្រូវការប្រាក់បម្រុងតាមកាតព្វកិច្ចសម្រាប់ការដាក់ប្រាក់បញ្ញើ និងកម្ចីជាប្រភេទរូបិយប័ណ្ណបរទេសត្រូវគិតក្នុងអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

បន្ទាប់មក ធនាគារជាតិ នៃ កម្ពុជា បានចេញលិខិតមួយទៀត លេខ ៨៧-០២៤-១៧១៨ ឆ.ត ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ ដើម្បីបន្តរក្សាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងកម្ចីជាប្រភេទរូបិយប័ណ្ណបរទេសក្នុងអត្រា ៧% រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១២. ប្រាក់បញ្ញើតាមច្បាប់ (ត)

(ក) ជាមួយធនាគារកណ្តាល (ត)

(i) ទុនបម្រុងកាតព្វកិច្ច (ត)

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១៨-២៨២ ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារពាណិជ្ជ ទុនបម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណប្រាក់រៀល និងរូបិយប័ណ្ណផ្សេងទៀតមិនមានការប្រាក់ទេចាប់តាំងពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤។

ទុនបម្រុងកាតព្វកិច្ចជាមួយ NBC មានចំនួន ៥៧៧.៥៥០.០០០ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៥៥៣.០៨៦.៣៣៥ ដុល្លារអាមេរិក)។

(ii) ការធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១-១៣២ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ស្តីពីប្រាក់តម្កល់ធានាលើដើមទុន តម្រូវឱ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនចុះបញ្ជីនៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលធនាគារស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប្រាក់តម្កល់ធានាលើដើមទុនជាមួយ NBC មានចំនួន ៤៣.៤២៩.៥១៨ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៤៣.៣១៦.៣០២ ដុល្លារអាមេរិក)។ ប្រាក់តម្កល់ធានាលើដើមទុន គឺទទួលបានការប្រាក់ ក្នុងមូលដ្ឋាន៦ខែ។

(ខ) ជាមួយធនាគារកណ្តាលផ្សេងៗ

ABL បានរក្សាទុកប្រាក់បញ្ញើតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមតម្រូវការរបស់ធនាគារជាតិឡាវ (“BOL”)។ ប្រាក់បញ្ញើតាមច្បាប់ជាមួយធនាគារជាតិផ្សេងៗរួមបញ្ចូលទាំងទុនបម្រុងកាតព្វកិច្ច និងទុនបម្រុងដើមទុនដែលបានចុះបញ្ជី។ សមតុល្យទាំងនេះ មិនទទួលបានការប្រាក់ឡើយ។ ដោយអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិឡាវ ធនាគារតម្រូវឱ្យរក្សាទុកសាច់ប្រាក់បម្រុងជាប់លាក់ជាមួយធនាគារជាតិឡាវ ក្នុងទម្រង់ជាប្រាក់បញ្ញើតាមកាតព្វកិច្ច ដែលត្រូវបានគណនាក្នុងអត្រា ៨% នៃរូបិយប័ណ្ណគីបឡាវ “LAK” និង ១០% ទៅ១១% សម្រាប់រូបិយប័ណ្ណបរទេស ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយផ្អែកលើមូលដ្ឋានជារៀងរាល់ពីរដងក្នុងមួយខែ នៃប្រាក់បញ្ញើរបស់អតិថិជនដែលមានឥណ្ឌូប្រតិទានតិចជាង ១២ ខែ។

(គ) ផ្សេងៗ

អនុលោមតាមមាត្រា ២៣ នៃប្រកាសលេខ ០០១/១៨ គ.ម.ក/ប្រ.ក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងគ្រប់គ្រងអាជីវកម្មមូលបត្រ ACS ត្រូវបានតម្រូវឱ្យដាក់ប្រាក់តម្កល់ទុនបម្រុងចំនួន ១.០០០.០០០.០០០ រៀល (សមមូលនឹង ២៥០.០០០ ដុល្លារអាមេរិក និង ២៤៨.៤៤៧ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រៀងគ្នា) ទៅក្នុងគណនីរបស់គណៈកម្មការមូលបត្រ កម្ពុជា ដែលរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាល្អប្រសើរមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ACS បានបន្ថែមប្រាក់តម្កល់ទុនបម្រុងចំនួន ១៥០.០០០.០០០ រៀល (សមមូលនឹង ៣៧.៥០០ ដុល្លារអាមេរិក និង ៣៧.២៦៧ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រៀងគ្នា) ទៅក្នុងគណនីរបស់គណៈកម្មការមូលបត្រកម្ពុជា ដែលរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជា ដើម្បីបំពេញតាមការតម្រូវ ដូចដែលមានចែងក្នុងប្រកាស លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម។ ប្រាក់បញ្ញើតាមច្បាប់នេះមិនមានការប្រាក់នោះទេ។

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ACS បានទទួលការអនុម័តជាផ្លូវការពី ន.ម.ក ជាក្រុមហ៊ុនចែកចាយបន្ត ដែលអាចផ្តល់ជូនសេវាជូនអតិថិជនដូចជា បើកគណនីវិនិយោគលើមូលនិធិ និងសម្របសម្រួលការស្នើសុំធ្វើបរិស្ថានកម្ម ឬ ការទិញត្រឡប់មកវិញនូវឯកតាមូលនិធិតាមការស្នើរបស់វិនិយោគិន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ

		ធនាគារ			
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កំណត់សម្គាល់					
ភាគហ៊ុនធុរកិច្ចដែលមិនត្រូវបានចុះបញ្ជីលើធុរកិច្ច ភាគហ៊ុនតាមផ្ទៃដើម					
ធនាគារអេស៊ីលីដា ឡារលីមីធីត	(ក)	៤៩.៣៨៩.៥៦៦	៤៩.៣៨៩.៥៦៦	១៩៧.៥៥៨.២៦៤	១៩៨.៧៩៣.០០៣
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា មក	(ខ)	២.០១០.០០០	២.០១០.០០០	៨.០៤០.០០០	៨.០៩០.២៥០
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯក	(គ)	១៩.៨០៥.០០០	១៩.៨០៥.០០០	៧៩.២២០.០០០	៧៩.៧១៥.១២៥
ស្ថាប័នអភិវឌ្ឍន៍ក្រុមហ៊ុន អេស៊ីលីដា មីយ៉ាន់ម៉ា	(ឃ)	១៩.៩១៣.១៥០	១៩.៩១៣.១៥០	៧៩.៦៥២.៦០០	៨០.១៥០.៤២៩
		៩១.១១៧.៧១៦	៩១.១១៧.៧១៦	៣៦៤.៤៧០.៨៦៤	៣៦៦.៧៤៨.៨០៧

លម្អិតពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារមានដូចខាងក្រោម៖

	កំណត់សម្គាល់	ជាម្ចាស់ភាគហ៊ុន និងមានសិទ្ធិបោះឆ្នោត	
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ឈ្មោះក្រុមហ៊ុនបុត្រសម្ព័ន្ធ			
ធនាគារអេស៊ីលីដា ឡារលីមីធីត	(ក)	៩៩,៩០%	៩៩,៩០%
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា មក	(ខ)	១០០%	១០០%
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯក	(គ)	៧៦,៦០៩%	៧៦,៦០៩%
ស្ថាប័នអភិវឌ្ឍន៍ក្រុមហ៊ុន អេស៊ីលីដា មីយ៉ាន់ម៉ា	(ឃ)	១០០%	១០០%

(ក) ធនាគារ អេស៊ីលីដា ឡារលីមីធីត

ABL ត្រូវបានបង្កើតឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ដោយបានទទួលអាជ្ញាបណ្ណជាលើកដំបូងពីធនាគារជាតិឡាវ។ សកម្មភាពអាជីវកម្មចម្បងរបស់ ABL គឺការផ្តល់សេវាធនាគារ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ធនាគារ កាន់កាប់ភាគហ៊ុនរបស់ ABL ចំនួន ៩៩,៩០%។ ធនាគារ ធ្វើការវិនិយោគដំបូងនៅឆ្នាំ២០០៨ នៅ ABL នូវទឹកប្រាក់ចំនួន ៥.៤៧៧.៣៩៩ ដុល្លារអាមេរិក។ នៅឆ្នាំ២០០៩ ធនាគារធ្វើការលក់ភាគហ៊ុនទៅក្រុមហ៊ុន International Finance Corporation (“IFC”) នូវទឹកប្រាក់ចំនួន ៨៧៦.៣៨៤ ដុល្លារអាមេរិក ដែលធ្វើឱ្យថយចុះ ការវិនិយោគនៅ ABL នៅត្រឹមចំនួន ៤.៦០១.០១៥ ដុល្លារអាមេរិក។ នៅឆ្នាំ២០១០ ធនាគារធ្វើការបន្ថែមដើមទុនទៅ ABL ចំនួន ៥.៩៦៦.៩៦៩ ដុល្លារអាមេរិក ដោយនាំឱ្យកើនឡើង ការវិនិយោគដល់ ១០.៥៦៧.៩៨៤ ដុល្លារអាមេរិក។

នៅឆ្នាំ២០១៤ ធនាគារធ្វើការទិញភាគហ៊ុនពី FMO, Stichting Triodos Doen, Triodos Fair Share Fund និង IFC ចំនួន ២៨.៨៧៥.០៩៨ ដុល្លារអាមេរិក និងធ្វើការបន្ថែមដើមទុនទៅ ABL ចំនួន ៩.៩៤៦.៤៨៤ ដុល្លារអាមេរិក ដោយធ្វើឱ្យកើនឡើងការវិនិយោគនៅ ABL ដល់ ៤៩.៣៨៩.៥៦៦ ដុល្លារអាមេរិក។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ការវិនិយោគនៅក្នុង ABL គឺនៅដដែល។

(ខ) ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា មក

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១០ ACS ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា និង បានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ Co.០៤៤៨ KH/២០១០។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ ន.ម.ក (ពីមុនទទួលស្គាល់ជា គ.ម.ក) បានផ្តល់អាជ្ញាបណ្ណដល់ ACS ជាឈ្មួញជើងសាមូលបត្រ។ ដើមទុនចុះបញ្ជីរបស់ ACS មានចំនួន ២.០១០.០០០ ដុល្លារអាមេរិក (សមមូលនឹង ៨.២៤០.០០០.០០០ រៀល) ដោយបែងចែកជា ២.០៦០.០០០ ភាគហ៊ុន និងមានតម្លៃចារឹក ៤.០០០ រៀលក្នុងមួយភាគហ៊ុន។ សកម្មភាពអាជីវកម្មចម្បង ACS គឺការផ្តល់សេវាជាឈ្មួញជើងសាមូលបត្រ និងសេវាផ្សេងៗទៀត ដែលបានអនុម័តដោយ ន.ម.ក។ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ACS ទាំងស្រុង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(គ) សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក

AUB (អតីត ក្រុមហ៊ុនអេស៊ីលីដា ត្រេននិង សេនធីរ និងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រ កម្ពុជា ក្រោមអាជ្ញាបណ្ណចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្មលេខ Co. ១៣៣២KH/២០១១ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១។ ដើមទុនចុះបញ្ជីរបស់ AUB មានចំនួន ១៧.៨០៥.០០០ ដុល្លារអាមេរិក ដោយបែងចែកជា ១៧.៨០៥.០០០ ភាគហ៊ុន និង មានតម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ក្នុងឆ្នាំ២០១៨ AUB បានបង្កើនដើមទុនចុះបញ្ជី ចំនួន ២.០០០.០០០ ដុល្លារអាមេរិក ដល់ ១៩.៨០៥.០០០ ដុល្លារអាមេរិក។ លក្ខន្តិកៈថ្មី ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

AUB ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ក្រោមអនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ពីរាជរដ្ឋាភិបាលកម្ពុជា។ AUB ផ្តល់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មមុខជំនាញហិរញ្ញវត្ថុនិងធនាគារ។ AUB អាចបើកសាខា មហាវិទ្យាល័យថ្មី ដេប៉ាតឺម៉ង់ថ្មី ឯកទេសកម្រិតថ្មី ឬថ្នាក់ថ្មី ប្រភេទបណ្តុះបណ្តាលថ្មី សំបូរ ឈ្មោះថ្មី និង ទីតាំងថ្មី ដោយរៀបចំសំណុំបែបបទសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និង កីឡា (“MoEYS”)។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុម័តលើសំណើរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការដំឡើងដើមទុនរបស់ AUB ដែលវិនិយោគដោយ AFT (អេស៊ីលីដា ហ្វាយណាន់ស្យែល ត្រាស់) នូវទឹកប្រាក់ចំនួន ១០.០០០.០០០ ដុល្លារអាមេរិក ស្មើនឹងអត្រា ២៣,៣៩១% នៃភាគហ៊ុនសរុបដែលបានចុះបញ្ជីស្មើនឹង ៦.០៤៧.០៤៦ ភាគហ៊ុនក្នុងតម្លៃ១.៦៥៣៧ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន តាមរយៈកិច្ចព្រមព្រៀងវិនិយោគភាគហ៊ុន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រវាងធនាគារ AUB និង AFT ។ ដូច្នេះ ភាគហ៊ុនរបស់ AUB កើនឡើងដល់ ២៩.៨០៥.០៤៦ ដុល្លារអាមេរិក ដែលធ្វើឱ្យភាពជាម្ចាស់កម្មសិទ្ធិរបស់ធនាគារនៅសល់ត្រឹម ៧៦,៦០៩% ស្មើនឹង ១៩.៨០៥.០០០ ដុល្លារអាមេរិក។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ AUB បានដាក់លិខិតស្នើសុំអនុម័តលើការធ្វើសោធនកម្មលើលក្ខន្តិកៈរបស់ខ្លួននៅក្រសួងពាណិជ្ជកម្មទាក់ទងនឹងការបង្កើនដើមទុន និងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ AUB ទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ AUB ត្រូវបានទទួលស្គាល់ការប្រែក្លាយពីវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ឯ.ក ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ឯ.ក ក្រោម អនុក្រឹត្យលេខលេខ ២៧ អនក្រ.បក ពីរាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា (“MoEYS”) បានអនុម័តទទួលស្គាល់ការប្រែក្លាយនេះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

AMM បានចុះបញ្ជីនៅក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រោមច្បាប់ស្តីពីវិនិយោគបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីបំពេញសេវាផ្សេងៗ តាមលិខិតចុះបញ្ជីលេខ ១៤៣៧១៥០៩៤ និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។ ឆ្នាំហិរញ្ញវត្ថុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ AMM គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែកញ្ញា រហូតដល់ឆ្នាំ២០២១ ហើយចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែមីនាចាប់ពីឆ្នាំ២០២២ តទៅ ដោយអនុលោមតាមលិខិតលេខ NgaKaSa/AhMaKha (១០៥/២០២១) បានចេញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការផ្លាស់ប្តូរឆ្នាំសារពើពន្ធរបស់ប្រទេសមីយ៉ាន់ម៉ា។

AMM ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយផ្តល់នូវសេវាផ្នែកមីក្រូហិរញ្ញវត្ថុមួយចំនួនជូនទីផ្សារសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងធ្វើសកម្មភាពផ្សេងៗទៀត ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យផ្នែកមីក្រូហិរញ្ញវត្ថុ នៅក្នុងតំបន់ចំនួន ៤៥ ក្នុងទីក្រុង Yangon នៅក្នុងតំបន់ចំនួន ២៨ ក្នុងទីក្រុង Bago ៣ ក្នុងទីក្រុង Mon State និង ២៥ ក្នុងក្នុងតំបន់ Magway។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ត)

ធនាគារ បានធ្វើការវិនិយោគដំបូងនៅ AMM ចំនួន ៩.៤១១.៧៦៥ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៣។ នៅឆ្នាំ២០១៤ ធនាគារ បានលក់ភាគហ៊ុនកាន់កាប់ទៅ (“IFC”) COFIBRED S.A and Kreditanstalt Fur Wiederaufbau (“KfW”) នូវចំនួន ៣.៦៥៩.៣៧១ ដុល្លារអាមេរិក ដែលធ្វើឱ្យចុះការវិនិយោគនៅ AMM សល់ត្រឹម ៥.៧៥២.៣៩៤ ដុល្លារអាមេរិក។

ដោយមានការសម្រេចដោយក្រុមប្រឹក្សាភិបាលរបស់ AMM នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ធនាគារ បានទិញភាគហ៊ុនធម្មតាចំនួន ៣.៦០០.០០០ (៤៥% នៃភាគហ៊ុនទាំងអស់) ពី KfW COFIBRED S.A និង IFC ក្នុងតម្លៃ ៦.១៩៣.៣២១ ដុល្លារអាមេរិក។ ការផ្ទេរភាគហ៊ុន ការតែងតាំងតំណាងភាគទុនិក និងការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាភិបាល ត្រូវបានអនុម័តដោយលេខាធិការនៃគណៈកម្មការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ បានបញ្ចូលដើមទុន ចំនួន ៣.៩៦៩.៩២៣ ដុល្លារអាមេរិក ស្មើនឹង ៦.០៩៩.៣៩០.០០០ មីយ៉ាន់ម៉ាក្យាត (“MMK”) និង បានបញ្ចូលដើមទុនបន្ថែម ចំនួន ៣.៩៩៥.៣៦៧ ដុល្លារអាមេរិក ស្មើនឹង ៦.០៣៩.៣៩៦.០០០ មីយ៉ាន់ម៉ាក្យាត (“MMK”) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មានការកើនឡើងចំនួន ៩៩,៩៩% ជាកម្មសិទ្ធិរបស់ធនាគារ និងនៅសល់ប៉ុន្មានទៀតជាកម្មសិទ្ធិរបស់ AUB ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ធនាគារ បានបង់នូវទឹកប្រាក់ចំនួន ២.១៤៥ ដុល្លារអាមេរិក ឱ្យទៅ AUB ដើម្បីកាន់កាប់ភាគហ៊ុន ១០០% របស់ AMM ដែលមានទឹកប្រាក់ចំនួន ២០.១៤០.០០០.០០០ ក្យាត (ឆ្នាំ២០១៩៖ ៩៩,៩៩% នៃ ៨.០០០.០០០.០០០ ក្យាត)។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ AMM បានដាក់លិខិតស្នើសុំអាជ្ញាធរ ដើម្បីអនុម័ត MAA លើការធ្វើវិសោធនកម្មលើអនុស្សរណៈរបស់ខ្លួន។ គណៈកម្មការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុបានអនុម័តលើសំណើសុំរបស់ AMM ជាមួយនឹងលិខិតលេខ KaKa-១/៦ (៤៦៧/២០២១) ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ

	សម្ព័ន្ធធនាគារ								
	ដង្កែ ដុល្លាអាមេរិក	ការកែលម្អ ដង្កែ ដុល្លាអាមេរិក	អគារ និង ការកែលម្អ ដុល្លាអាមេរិក	ការកែលម្អ លើទ្រព្យជួល ដុល្លាអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លាអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លាអាមេរិក	យានយន្ត ដុល្លាអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លាអាមេរិក	សរុប ដុល្លាអាមេរិក
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	១៤.៥៤២.២៨០	១.៧៧៧.៣៣៨	៩៩.១៣២.៤២០	១២.៨៦១.១៨៣	១០៣.៣៨៥.១៩១	១០៧.៦៤០.៦៤៤	២៧.៧៤៣.១៩២	៣.៨៧២.៨៤០	៣៧០.៩៥៥.០៨៨
ការទិញបន្ថែម	-	-	-	៣២១.៤៦៩	៤.០០៤.៤៦៤	២.៦៩៦.៦៩៩	៦៦១.១៨៧	៩៤០.៩៧១	៨.៦២៤.៧៩០
ការលក់ចេញ/ការរៀបចំចេញពីបញ្ជី	-	-	-	(១១៨.២០៥)	(១៨៣.១២៥)	(១១១.៥០៤)	(២០២.៦៣៧)	-	(៦១៥.៤៧១)
ការផ្ទេរ	-	-	-	១០១.៨៤០	៨៨៩.៥១៦	១.៩២៧.១៩៩	៤៤.៨០៦	(២.៩៦៣.៣៦១)	-
ការកែតម្រូវអភិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	-	-	-	១៦៣.៦២៧	៦៩៧.៨៨៨	៣.៤៩៧.៨៣៩	៣៨០.៥១១	(៣៥)	៤.៧៣៩.៨៣០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១៧១	៥១៣	៤.៤៩៣	៤៦៣	៤	៥.៦៤៤
និយ័តកម្ម	-	-	-	-	៣.៨០១	-	-	៤៨៥.០៧៥	៤៨៨.៨៧៦
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	១៤.៥៤២.២៨០	១.៧៧៧.៣៣៨	៩៩.១៣២.៤២០	១៣.៣៣០.០៨៥	១០៨.៧៩៨.២៤៨	១១៥.៦៥៥.៣៧០	២៨.៦២៧.៥២២	២.៣៣៥.៤៩៤	៣៨៤.១៩៨.៧៥៧
ដកៈ រំលស់បង្គរ									
គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ២០២៥	-	១.០៣២.៣៩៨	៤០.៥៧៩.៧១០	៨.២២៩.៣៣៩	៧៥.៤៧០.៩០២	៧៧.៣២៩.៦៦៤	១៦.៧៨៥.៤៦២	-	២១៩.៤២៧.៤៧៥
រំលស់ក្នុងការិយបរិច្ឆេទ	-	១៧.០៦៨	១.១៣៩.៨៨៥	៤៦៦.៧១០	២.៦៧៤.៩៦៣	២.០៥៩.៥៨៨	៥៧៤.៥៣៧	-	៦.៩៣២.៧៩១
ការលក់ចេញ/ការរៀបចំចេញពីបញ្ជី	-	-	-	(១០៣.៨៥៥)	(១៧៤.៤៥២)	(១១០.៨៥៣)	(២០២.៦៣៧)	-	(៥៩១.៧៩៧)
ការកែតម្រូវអភិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	-	-	-	១៦៥.៤៩៣	៧១២.០២៥	៣.៥៦២.៩៦០	៣៨៨.០៤៧	-	៤.៨២៨.៥២៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣)	(១.១០៣)	(៣៧៧)	(២.៨៥១)	២៥០	(៣២៥)	-	(៤.៤០៩)
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	-	១.០៤៩.៤៦៣	៤១.៧១៨.៤៩២	៨.៧៥៧.៣១០	៧៨.៦៨០.៥៨៧	៨២.៨៤១.៦០៩	១៧.៥៤៥.០៨៤	-	២៣០.៥៩២.៥៤៥
តម្លៃយោង	១៤.៥៤២.២៨០	២៨២៧.៨០១	១៤០.៨៥០.៩១២	២១.០៨៧.៣៩៥	១៨៧.៤៧៨.៨៣៥	១៩៨.៤៩៦.៩៧៩	៤៦.១៧២.៦០៦	២.៣៣៥.៤៩៤	៦១៤.៧៩១.៣០២
សម្រួលនិងព័ត៌មាន (កំណត់សម្គាល់ ៥)	៥៨.១៦៩.១២០	២.៩១១.៥០០	២២៩.៦៥៥.៧១២	១៨.២៩១.១០០	១២០.៤៧០.៦៤៤	១៣១.២៥៥.០៤៤	៤៤.៣២៩.៧៥២	៩.៣៤១.៩៧៦	៦១៤.៤២៤.៨៤៨

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ទ្រព្យសម្បត្តិ និងបរិក្ខារដែលរំលស់អស់ទាំងស្រុងតាមថ្លៃដើមប្រតិសាស្ត្រសរុបមានចំនួន ១១៥.៥៦៩.០៤៩ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ១០៩.៦៦៩.៨៦៩ ដុល្លារអាមេរិក) នៅតែកំពុងប្រើប្រាស់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

	សម្ព័ន្ធធនាគារ								
	ដីធ្លី ដុល្លារអាមេរិក	ការកែលម្អ ដីធ្លី ដុល្លារអាមេរិក	អគារ និង ការកែលម្អ ដុល្លារអាមេរិក	ការកែលម្អ លើទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១៤.៥៤២.២៨០	១.៧៥៩.៣៨១	៩៩.១៣២.៨៧៥	១១.៤០០.៤៩១	៩៦.៩៩២.៧២១	៩៨.៧៨៣.៤៥៤	២៤.៦៨៧.២០៥	២.២១៩.៣៦៣	៣៤៩.៥១៧.៧៧០
ការទិញបន្ថែម	-	១៧.៩៥៧	-	២៣៦.៨៦៤	៥៩៧.៣៨៣	៥.០១៤.៨៦០	៧៦១.៦៩៤	១.៥៧១.៦២៦	៨.២០០.៣៨៤
ការលក់ចេញ/ការដកចេញពីបញ្ជី	-	-	-	(៣៦.១៩៦)	(៤៥១.៤០៤)	(១.៨៣៤.៧៧៩)	(១៦០.០៥៥)	-	(២.៤៨២.៤៣៤)
ការផ្ទេរ	-	-	-	៤០៨.៨៦១	៥១.៦១០	១.៣០៧.៨៨៧	៧០.៣៣៤	(១.៨៣៤.៦៩២)	-
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	-	-	-	(១៦.៨៨៧)	(៤៤.៥៦៩)	(២៤៣.៩៩១)	(៣៦.២៦៤)	(៤៥.២៧១)	(៣៨៦.៩៨៦)
និយ័តកម្ម	-	-	-	-	៤.៤០៩	១.៤១៣	(៦.៥៩៤)	(៣២.០០៥)	(៣២.៧៨១)
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	១៤.៥៤២.២៨០	១.៧៧៧.៣៣៨	៩៩.១៣២.៨៧៥	១១.៩៩៣.១៣៣	៩៧.១៥០.១៤៦	១០៣.០២៨.៨៤៤	២៥.៣១៦.៣១២	១.៨៧៥.០២១	៣៥៤.៨១៥.៩៤៩
ដកៈ រំលស់បង្ករ									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	៩៦២.៣១៣	៣៥.៩៤៣.៥៧៩	៦.៥១៤.៧៦៨	៦៨.១២៦.៥៧៩	៧៤.៤៥៥.៥៣៦	១៥.៧៦៨.១៣០	-	២០១.៧៧០.៩០៥
រំលស់ក្នុងការិយាល័យច្នៃទ	-	១៧.២៣៦	១.១៥៤.៤១៩	៤៤៦.៣៤៨	២.៤២០.៣៥៧	១.៦៤៧.៦៤១	៤៦៨.៥៣៨	-	៦.១៥៤.៥៣៩
ការលក់ចេញ/ការដកចេញពីបញ្ជី	-	-	-	(៣៥.៧២៤)	(៤៤៨.៨៦២)	(១.៨៣៤.៦៤៩)	(១៦០.០៥៥)	-	(២.៤៧៩.២៩៤)
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	-	(១)	(៣៦៤)	(១៤.២០៤)	(៣៦.៦៦៥)	(១៨០.៧៨៣)	(២៤.០៩៩)	-	(២៥៦.១២០)
និយ័តកម្ម	-	-	-	១	-	(១)	-	-	-
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	-	៩៧៩.៥៤៤	៣៧.០៩៧.៦៣៤	៦.៩១១.១៨១	៧០.០៦១.៤០៩	៧៤.០៨៧.៧៤៤	១៦.០៥២.៥១៤	-	២០៥.១៩០.០៣០
តម្លៃយោង	១៤.៥៤២.២៨០	៧៩៧.៧៩០	៦២.០៣៥.២៤១	៥.០៨១.៩៥២	២៧.០៨៨.៧៣៧	២៨.៩៤១.១០០	៩.២៦៣.៧៩៨	១.៨៧៥.០២១	១៤៩.៦២៥.៩១៩
សមូលនិធិពាន់រៀល (កំណត់សម្គាល់ ៥)	៥៨.៧៦៥.៣៥៣	៣.២២៣.៨៦៩	២៥០.៦៨៤.៤០៩	២០.៥៣៦.១៦៨	១០៩.៤៦៥.៥៨៦	១១៦.៩៥០.៩៨៥	៣៧.៤៣៥.០០៨	៧.៥៧៦.៩៦១	៦០៤.៦៣៨.៣៣៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

	ធនាគារ								
	ដីធ្លី ដុល្លារអាមេរិក	ការកែលម្អ ដីធ្លី ដុល្លារអាមេរិក	អគារ និង ការកែលម្អ ដុល្លារអាមេរិក	ការកែលម្អ លើទ្រព្យរដ្ឋល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម									
កិត្យត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១៩៥.៩៥៦	១២.៣៥២.៦៣២	១០១.១១៦.៩៦០	៩៧.២៨៦.២៧៩	២៦.៤០១.២៩៩	៣.៤៣៤.០២០	៣២០.៧៩៨.២១៦
ការទិញបន្ថែម	-	-	-	៣១០.២៣៦	៣.៩១៧.៩៣៥	២.៦១៤.០៦៨	៦៤៩.៤២៨	៩៣២.៧៨៩	៨.៤២៤.៤៥៦
ការលក់ចេញ/ការផ្សេងចេញពីបញ្ជី	-	-	-	(១០៩.១៤៤)	(១៥៦.១៤៤)	(១០៥.២២៧)	(១៤៩.៤៤៧)	-	(៥៦០.៣៦០)
ការផ្ទេរ	-	-	-	១០១.៤៤០	៨៨៤.៨៧៣	១.៤៩៥.៩៤៩	៤៤.៨០៦	(២.៩៣១.៤៦៤)	-
និយ័តកម្ម	-	-	-	-	៣.៤០១	-	-	៤៨៥.០៧៥	៤៨៨.៤៧៦
កិត្យត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១៩៥.៩៥៦	១២.៦៥៥.៥៦០	១០៥.៧៧១.៤២៥	១០១.៦៩៥.០៦៩	២៦.៩០៥.៦៨៦	២.៣២០.៤១៦	៣២៩.១៥៥.១៨២
ដក៖ រំលស់បង្គរ									
កិត្យត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	-	១៨៤.៣០៤	៣៦.០៤៩.១១៧	៧.៤១១.២៩៨	៧៣.៥៦១.២៧៥	៧១.៤៤៤.៧៤៨	១៥.៩៩៦.៨៦៥	-	២០៥.៤៤៧.៦០៧
រំលស់ក្នុងការិយាល័យច្នៃទ	-	២.២៧៣	៩៩៩.៣៦៤	៤៦២.១៧៣	២.៦៥០.៣៣៦	១.៧៨៥.១៩៨	៥៤៥.២០៤	-	៦.៤០៤.៥៤៨
ការលក់ចេញ/ការផ្សេងចេញពីបញ្ជី	-	-	-	(៩៤.៧៩៨)	(១៥៣.៦៩៦)	(១០៤.៥៨៧)	(១៤៩.៤៤៧)	-	(៥៤២.៩២៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣)	(១.១០៣)	(៥០៤)	(២.៩១៣)	(២.០៤១)	(៥៩៥)	-	(៧.១៥៩)
កិត្យត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	-	១៨៦.៥៧៤	៣៧.០០៧.៣៧៨	៨.១៧៤.១៦៩	៧៦.០៥៥.០០២	៧៣.៥២៣.៣១៨	១៦.៣៩១.៦២៧	-	២១១.៣០២.០៦៨
តម្លៃយោង	២.៣២៨.៣៤៤	៩៦.១៥២	៤០.១៨៨.៥៧៨	៤.៤៧៧.៣៩១	២៩.៧១៦.៤២៣	២៨.១៧១.៧៥១	១០.៥៥៤.០៥៩	២.៣២០.៤១៦	១១៧.៨៥៣.១១៤
សមូលនិធិពាន់រៀល (កំណត់សម្គាល់ ៥)	៩.៣១៣.៣៧៦	៣៨៤.៦០៨	១៦០.៧៥៤.៣១២	១៧.៩០៩.៥៦៤	១១៨.៤៦៥.៦៩២	១១២.៦៨៧.០០៤	៤២.២១៦.២៣៦	៩.២៨១.៦៦៤	៤៧១.៤១២.៤៥៦

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ទ្រព្យសម្បត្តិ និងបរិក្ខារ ដែលរំលស់អស់ទាំងស្រុងតាមថ្លៃដើមប្រវត្តិសាស្ត្រសរុបមានចំនួន ១០៩.១៤៦.៨១៤ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ១០៣.២២៨.៩៥៦ ដុល្លារអាមេរិក) នៅតែកំពុងប្រើប្រាស់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

	ធនាគារ								
	ដីធ្លី ដុល្លារអាមេរិក	ការកែលម្អ ដីធ្លី ដុល្លារអាមេរិក	អគារ និង ការកែលម្អ ដុល្លារអាមេរិក	ការកែលម្អ លើទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១៩៦.៤១១	១០.៩៣២.១៧៩	៩៤.៩១៥.៨៦៤	៩៣.០២៥.៨៤៤	២៣.៧៤១.៤៣៣	១.៣១៦.០៤១	៣០៣.៧៣៨.៨៤២
ការទិញបន្ថែម	-	-	-	២៣៦.៨៦៤	៥៦៧.៩៧៤	៣.៨៧៨.០៤២	៥៩៣.៦៥១	១.១៤១.៥៥២	៦.៤១៨.០៨៣
ការលក់ចេញ/ការដកចេញពីបញ្ជី	-	-	-	(២៥.៤២៤)	(៤៤០.៦០២)	(១.៨២៨.៤៨៥)	(១៦០.០៥៥)	-	(២.៤៥៤.៥៧០)
ការផ្ទេរ	-	-	-	៤០៨.៨៦១	៥១.៦១០	៦២២.៦៦៥	៧០.៣៣៤	(១.១៥៣.៤៧០)	-
និយ័តកម្ម	-	-	-	-	៤.៤០៩	១.៤១៣	(៦.៥៩៨)	(៣២.០០៥)	(៣២.៧៨១)
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១៩៦.៤១១	១១.៥៥២.៤៧៦	៩៥.០៩៩.២៥៥	៩៥.៦៩៩.៤៧៩	២៤.២៣៨.៧៦៥	១.២៧២.១១៨	៣០៧.៦៦៩.៥៧៤
ដក៖ រំលស់បង្គរ									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	១៧៥.០៧២	៣២.១៤៨.៨៣៨	៦.១០៤.០២៦	៦៦.៣៦១.៦៥១	៧០.១៥៣.៣២៤	១៥.០៨៦.៧៧១	-	១៩០.០២៩.៦៨២
រំលស់ក្នុងការិយាល័យចេញ	-	២.២៩៦	៩៧០.៧៩៦	៤៤១.៧៩៥	២.៣៩៧.២០៣	១.៤៤៨.១៩២	៤៤៧.៩៤៧	-	៥.៧០៨.២២៩
ការលក់ចេញ/ការដកចេញពីបញ្ជី	-	-	-	(២៤.៩៦០)	(៤៣៨.៥៧១)	(១.៨២៨.៤៨៥)	(១៦០.០៥៥)	-	(២.៤៥២.០៧១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១)	(៣៦៤)	(១៥៤)	(៨៥០)	(៥៣០)	(១៦០)	-	(២.០៥៩)
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	-	១៧៧.៣៦៧	៣៣.១១៩.២៧០	៦.៥២០.៧០៧	៦៨.៣១៩.៤៣៣	៦៩.៧៧២.៥០១	១៥.៣៧៤.៥០៣	-	១៩៣.២៨៣.៧៨១
តម្លៃយោង	២.៣២៨.៣៤៤	១០៥.៣៥៩	៤៤.០៧៧.១៤១	៥.០៣១.៧៦៩	២៦.៧៧៩.៨២២	២៥.៩២៦.៩៧៨	៨.៨៦៤.២៦២	១.២៧២.១១៨	១១៤.៣៨៥.៧៩៣
សមូលនិធិពាន់រៀល (កំណត់សម្គាល់ ៥)	៩.៤០៨.៨៣៨	៤២៥.៧៥៦	១៧៨.១១៥.៧២៧	២០.៣៣៣.៣៧៩	១០៨.២១៧.២៦១	១០៤.៧៧០.៩១៨	៣៥.៨២០.៤៨៣	៥.១៤០.៦២៨	៤៦២.២៣២.៩៩០

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

បម្រែបម្រួលសាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យសម្បត្តិ និងបរិក្ខារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការទិញបន្ថែម	៨.៦២៤.៧៩០	៨.២០០.៣៨៤	៣៤.៦៤៥.៧៨១	៣៣.៣៨៣.៧៦៣	៨.៤២៨.៤៥៦	៦.៤១៨.០៨៣	៣៣.៨៥៧.១០៨	២៦.១២៨.០១៦
ការយថុះ/(កើនឡើង) គណនីត្រូវសងសម្រាប់ចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ	៥៩.៣២៣	(១.២៩០.០៦៣)	២៣៨.៣០១	(៥.២៥១.៨៤៦)	៥១.៣១៣	(១២៤.៧៣៨)	២០៦.១២៤	(៥០៧.៨០៩)
សាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៨.៦៨៤.១១៣	៦.៩១០.៣២១	៣៤.៨៨៤.០៨២	២៨.១៣១.៩១៧	៨.៤៧៩.៧៦៩	៦.២៩៣.៣៤៥	៣៤.០៦៣.២៣២	២៥.៦២០.២០៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៥. ទ្រព្យសកម្មអរូបី-សុទ្ធ

	សម្ព័ន្ធធនាគារ			ធនាគារ		
	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៥០.៨៣០.២៥២	២.០៨៤.៤៨៩	៥២.៩១៤.៧៤១	៤៦.៩៣៧.៨២០	២.០៨៤.៤៨៩	៤៩.០២២.៣០៩
ការទិញបន្ថែម	៩៨១.០៤៦	៨៣.៦០០	១.០៦៤.៦៤៦	៩៨១.០៤៦	៨៣.៦០០	១.០៦៤.៦៤៦
ការលក់ចេញ/ការដកចេញពីបញ្ជី	(២១.៧៣៦)	-	(២១.៧៣៦)	(២១.៧៣៦)	-	(២១.៧៣៦)
ការផ្ទេរ	-	-	-	-	-	-
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	១.៧០៤.៣២៧	-	១.៧០៤.៣២៧	-	-	-
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	១.៨២៧	-	១.៨២៧	-	-	-
និយ័តកម្ម	-	(៥៣៦.១០២)	(៥៣៦.១០២)	-	(៥៣៦.១០២)	(៥៣៦.១០២)
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	<u>៥៣.៨៩៥.៧១៦</u>	<u>១.៦៣១.៩៨៧</u>	<u>៥៥.៥២៧.៧០៣</u>	<u>៤៧.៨៩៧.១៣០</u>	<u>១.៦៣១.៩៨៧</u>	<u>៤៩.៥២៩.១១៧</u>
ដក៖ រំលស់បង្គរ						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៣៦.១៧៧.៩២៣	-	៣៦.១៧៧.៩២៣	៣៣.៨៧៦.៩១៧	-	៣៣.៨៧៦.៩១៧
រំលស់ក្នុងការិយបរិច្ឆេទ	១.៤៨១.៣៣៧	-	១.៤៨១.៣៣៧	១.៣៨៧.២០៥	-	១.៣៨៧.២០៥
ការលក់ចេញ/ការដកចេញពីបញ្ជី	(២១.១៥៥)	-	(២១.១៥៥)	(២១.១៥៥)	-	(២១.១៥៥)
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	១.៧៣១.៤៧៤	-	១.៧៣១.៤៧៤	-	-	-
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	១.០៩៤	-	១.០៩៤	-	-	-
និយ័តកម្ម	(១.៦០០)	-	(១.៦០០)	(១.៦០០)	-	(១.៦០០)
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	<u>៣៩.៣៦៩.០៧៣</u>	<u>-</u>	<u>៣៩.៣៦៩.០៧៣</u>	<u>៣៥.២៤១.៣៦៧</u>	<u>-</u>	<u>៣៥.២៤១.៣៦៧</u>
តម្លៃយោង	<u>១៤.១២៦.៦៤៣</u>	<u>១.៦៣១.៩៨៧</u>	<u>១៥.៧៥៨.៦៣០</u>	<u>១២.៦៥៥.៧៦៣</u>	<u>១.៦៣១.៩៨៧</u>	<u>១៤.២៨៧.៧៥០</u>
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៥)	<u>៥៦.៥០៦.៥៧២</u>	<u>៦.៥២៧.៩៤៨</u>	<u>៦៣.០៣៤.៥២០</u>	<u>៥០.៦២៣.០៥២</u>	<u>៦.៥២៧.៩៤៨</u>	<u>៥៧.១៥១.០០០</u>

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ទ្រព្យសកម្មអរូបីរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមានថ្លៃដើមប្រវត្តិសាស្ត្រចំនួន ២៥.២៦៨.៨៧០ ដុល្លារអាមេរិក និង ២៣.៧៩៣.០៩៩ ដុល្លារអាមេរិករៀងគ្នា (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ២៥.២៧២.៤៣១ ដុល្លារអាមេរិក និង ២៣.៨០៦.០៣៨ ដុល្លារអាមេរិក) ដែលបានរំលស់ទាំងស្រុងនៅតែកំពុងបន្តប្រើប្រាស់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៥. ទ្រព្យសកម្មអរូបី-សុទ្ធ (ត)

	សម្ព័ន្ធធនាគារ			ធនាគារ		
	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៤០.៤៩៤.៥៨៥	២.៧៣០.៧១៨	៤៣.២២៥.៣០៣	៣៨.១៥៣.៧៥០	២.២៨៤.០១៧	៤០.៤៤១.៧៦៧
ការនិញបន្ថែម	៥៧.៦៥១	៣២០.៥៨៧	៣៧៨.២៣៨	៥៦.១៦០	១៥០.២៣៩	២០៦.៣៩៩
ការលក់ចេញ	-	-	-	-	-	-
ការផ្ទេរចេញ	៧៦.២៨០	(៧៦.២៨០)	-	៧៦.២៨០	(៧៦.២៨០)	-
លម្អៀងពីការស្តុករូបិយប័ណ្ណ	(១១៤.៧៩៤)	(២២.១៨៧)	(១៣៦.៩៨១)	-	-	-
និយ័តកម្ម	-	(៨៣.៨៣០)	(៨៣.៨៣០)	-	(៨៣.៨៣០)	(៨៣.៨៣០)
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	៤០.៥១៧.៧១៨	២.៨៦២.០០៨	៤៣.៣៧៩.៧២៦	៣៨.២៤០.១៩០	២.២៧៥.១៤៦	៤០.៥១៥.៣៣៦
ដក៖ រំលស់បង្គរ						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៣២.៤៥៨.២៨៥	-	៣២.៤៥៨.២៨៥	៣០.៦១២.៣១២	-	៣០.៦១២.៣១២
រំលស់ក្នុងការិយបរិច្ឆេទ	៦៧៩.៩៩៩	-	៦៧៩.៩៩៩	៦៣៧.០៩៩	-	៦៣៧.០៩៩
ការលក់ចេញ	-	-	-	-	-	-
លម្អៀងពីការស្តុករូបិយប័ណ្ណ	(៩០.៨២៤)	-	(៩០.៨២៤)	(២៣៤)	-	(២៣៤)
និយ័តកម្ម	-	-	-	-	-	-
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	៣៣.០៤៧.៤៦០	-	៣៣.០៤៧.៤៦០	៣១.២៤៩.១៧៣	-	៣១.២៤៩.១៧៣
តម្លៃយោង	៧.៤៧០.២៥៨	២.៨៦២.០០៨	១០.៣៣២.២៦៦	៧.០៣១.០១៧	២.២៧៥.១៤៦	៩.៣០៦.១៦៣
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៥)	៣០.១៨៧.៣១៣	១១.៥៩៣.៦៦១	៤១.៧៨០.៩៧៤	២៨.៤៣៦.៥៨៦	៩.២០៥.៩៨៨	៣៧.៦៤២.៥៧៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៥. ទ្រព្យសកម្មអរូបី-សុទ្ធ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការទិញបន្ថែម	១.០៦៤.៦៤៦	៣៧៨.២៣៨	៤.២៧៦.៦៨៣	១.៥៣៩.៨០៧	១.០៦៤.៦៤៦	២០៦.៣៩៩	៤.២៧៦.៦៨៣	៨៤០.២៥០
ការយថុះ/(កើនឡើង) គណនីត្រូវសងសម្រាប់ទ្រព្យសកម្មអរូបី	៤.៥៧៦.៥៧៣	(១.៤៩១)	១៨.៣៨៤.០៩៤	(៦.០៧០)	៤.៥៧៦.៥៧៣	-	១៨.៣៨៤.០៩៤	-
សាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យ សកម្មអរូបី	៥.៦៤១.២១៩	៣៧៦.៧៤៧	២២.៦៦០.៧៧៧	១.៥៣៣.៧៣៧	៥.៦៤១.២១៩	២០៦.៣៩៩	២២.៦៦០.៧៧៧	៨៤០.២៥០

បម្រែបម្រួលសាច់ប្រាក់ប្រើប្រាស់សម្រាប់ ទិញទ្រព្យសកម្មអរូបី៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៦. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៣៦.០៧០.១៧៤	៣៦.១៤៦.០៨៦	១៤៤.២៨០.៦៩៦	១៤៥.៤៨៧.៩៩៦	៣៣.០៦៥.៩២៦	៣៣.១៨៩.០៧៥	១៣២.២៦៣.៧០៤	១៣៣.៥៨៦.០២៧

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាភតិកៈ ត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣៦.១៤៦.០៨៦	៣២.៤១០.៣០៣	១៤៥.៤៨៧.៩៩៦	១៣២.៣៩៦.០៨៤	៣៣.១៨៩.០៧៥	៣០.៤៥២.៤១៣	១៣៣.៥៨៦.០២៧	១២៦.០៣២.១០៧
ការទិញបន្ថែមក្នុងការិយបរិច្ឆេទ	៣.២៣៨.៦០២	៤.៤៥១.០៨២	១៣.០០៩.៤៦៤	១៨.១២០.៣៥៥	៣.១០៨.៦១៥	៤.៤៤៧.៣២៩	១២.៤៨៧.៣០៦	១៨.១០៥.០៧៦
ការកែតម្រូវមកពីសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	(៣២.៣៦១)	-	(១២៩.៩៩៤)	-	-	-	-	-
រំលស់ក្នុងការិយបរិច្ឆេទ	(៣.២១០.១៦៥)	(៣.១៧៤.៤៩៧)	(១២.៨៩៥.២៣៣)	(១២.៩២៣.៣៧៧)	(៣.០៨៥.០៦៥)	(៣.០៥៨.៦៨៥)	(១២.៣៩២.៧០៦)	(១២.៤៥១.៩០៧)
ការបញ្ចប់ភតិសន្យាក្នុងការិយបរិច្ឆេទ	(១០៩.៥៣៧)	(៣១៣.៧៣៥)	(៤៤០.០១០)	(១.២៧៧.២១៥)	(១០៩.៥៣៧)	(៣២៩.៤៨២)	(៤៤០.០១០)	(១.៣៤១.៣២១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៣៧.៥៤៩	២.២៤៧	១៥០.៨៣៤	៩.១៤៨	(៣៧.១៦២)	១៧.១០៣	(១៤៩.២៨០)	៦៩.៦២៦
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៩០២.៣៦១)	(១.៤៥៥.០០៤)	-	-	(៨២៧.៦៣៣)	(១.៣៨៩.៧៩៣)
នាចុងការិយបរិច្ឆេទ	៣៦.០៧០.១៧៤	៣៣.៣៧៥.៤០០	១៤៤.២៨០.៦៩៦	១៣៤.៨៦៩.៩៩១	៣៣.០៦៥.៩២៦	៣១.៩២៤.៦៧៨	១៣២.២៦៣.៧០៤	១២៩.០២៣.៧៨៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៦. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ(ត)

សម្រាប់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សម្ព័ន្ធធនាគារ និងធនាគារបានទទួលស្គាល់ការចំណាយទាក់ទងនឹង ការទូទាត់ភតិសន្យារយៈពេលខ្លីចំនួន ៩៧៣ ដុល្លារអាមេរិក និងគ្មាន រឿងគ្នា (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ សម្ព័ន្ធធនាគារ និងធនាគារបានទទួលស្គាល់ការចំណាយទាក់ទងនឹង ការទូទាត់ភតិសន្យារយៈពេលខ្លីចំនួន ៤៤០ ដុល្លារអាមេរិក និងគ្មាន រឿងគ្នា)។

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ខែមីនា	ថ្ងៃទី៣១ខែមីនា	ថ្ងៃទី៣១ខែមីនា	ថ្ងៃទី៣១ខែមីនា	ថ្ងៃទី៣១ខែមីនា	ថ្ងៃទី៣១ខែមីនា	ថ្ងៃទី៣១ខែមីនា	ថ្ងៃទី៣១ខែមីនា
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណាយរំលស់	៣.២១០.១៦៥	៣.១៧៤.៤៩៧	១២.៤៩៥.២៣៣	១២.៩២៣.៣៧៧	៣.០៨៥.០៦៥	៣.០៥៤.៦៤៥	១២.៣៩២.៧០៦	១២.៤៥១.៩០៧
ការប្រាក់លើបំណុលភតិសន្យា	៥៣២.៨៣៩	៥១១.១១២	២.១៤០.៤១៤	២.០៨០.៧៣៧	៤៩០.២១៧	៤៧៥.១៦៧	១.៩៦៩.២០២	១.៩៣៤.៤០៤
ចំណេញពីការបុគ្គលភតិសន្យាមុនពេលកំណត់	៣៤.៧៣០	(១០.៤៦០)	១៣៩.៥១០	(៤២.៥៨៣)	៣៤.៤០៩	(២៤.៧៦៧)	១៣៩.៨២៤	(១០០.៨២៦)
	៣.៧៧៧.៧៣៤	៣.៦៧៥.១៤៩	១៥.១៧៥.១៥៧	១៤.៩៦១.៥៣១	៣.៦១០.០៩១	៣.៥០៥.០៤៥	១៤.៥០១.៧៣២	១៤.២៨៥.៤៨៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មពន្ធពន្យារ	៤.៧៤៨.៨២១	៤.១៤៩.៩០៥	១៨.៩៩៥.២៨៤	១៦.៧០៣.៣៦៨	-	-	-	-
បំណុលពន្ធពន្យារ	(៣.៨៨៩.៩១៧)	(៣.៣៦១.៨០៦)	(១៥.៥៥៩.៦៦៨)	(១៣.៥៣១.២៧០)	-	-	-	-
ទ្រព្យសកម្មពន្ធពន្យារសុទ្ធ	៨៥៨.៩០៤	៧៨៨.០៩៩	៣.៤៣៥.៦១៦	៣.១៧២.០៩៨	-	-	-	-
ទ្រព្យសកម្មពន្ធពន្យារ	១៨.៣៣៦.៧៥២	១៧.៧៥៥.២៨៧	៧៣.៣៤៧.០០៨	៧១.៤៦៥.០៣០	១៨.៣៣៦.៧៥២	១៧.៧៥៥.២៨៧	៧៣.៣៤៧.០០៨	៧១.៤៦៥.០៣០
បំណុលពន្ធពន្យារ	(៥៣.៣៥៧.៨៨០)	(៥១.៦៥១.៥៤៩)	(២១៣.៤៣១.៥២០)	(២០៧.៨៩៧.៤៨៥)	(៥៣.៣៥៧.៨៨០)	(៥១.៦៥១.៥៤៩)	(២១៣.៤៣១.៥២០)	(២០៧.៨៩៧.៤៨៥)
បំណុលពន្ធពន្យារសុទ្ធ	(៣៥.០២១.១២៨)	(៣៣.៨៩៦.២៦២)	(១៤០.០៨៤.៥១២)	(១៣៦.៤៣២.៤៥៥)	(៣៥.០២១.១២៨)	(៣៣.៨៩៦.២៦២)	(១៤០.០៨៤.៥១២)	(១៣៦.៤៣២.៤៥៥)
សរុបទ្រព្យសកម្មពន្ធពន្យារ	២៣.០៨៥.៥៧៣	២១.៩០៥.១៩២	៩២.៣៤២.២៩២	៨៨.១៦៨.៣៩៨	១៨.៣៣៦.៧៥២	១៧.៧៥៥.២៨៧	៧៣.៣៤៧.០០៨	៧១.៤៦៥.០៣០
សរុបបំណុលពន្ធពន្យារ	(៥៧.២៤៧.៧៩៧)	(៥៥.០១៣.៣៥៥)	(២២៨.៩៩១.១៨៨)	(២២១.៤២៨.៧៥៥)	(៥៣.៣៥៧.៨៨០)	(៥១.៦៥១.៥៤៩)	(២១៣.៤៣១.៥២០)	(២០៧.៨៩៧.៤៨៥)
សរុបបំណុលពន្ធពន្យារសុទ្ធ	(៣៤.១៦២.២២៤)	(៣៣.១០៨.១៦៣)	(១៣៦.៦៤៨.៨៩៦)	(១៣៣.២៦០.៣៥៧)	(៣៥.០២១.១២៨)	(៣៣.៨៩៦.២៦២)	(១៤០.០៨៤.៥១២)	(១៣៦.៤៣២.៤៥៥)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

បម្រែបម្រួលនៃទ្រព្យសកម្មពន្ធពន្យារ និង បំណុលពន្ធពន្យារ សុទ្ធសម្រាប់ការិយាល័យឆ្នើម មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយាល័យឆ្នើម ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយាល័យឆ្នើម ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយាល័យឆ្នើម	(៣៣.១០៤.១៦៣)	(២៥.៤២៩.៤១៩)	(១៣៣.២៦០.៣៥៧)	(១០៣.៨៧៩.១៧៧)	(៣៣.៨៩៦.២៦២)	(២៦.៧៨២.០៤៥)	(១៣៦.៤៣២.៤៥៥)	(១០៩.៤០៤.៦៥៤)
កត់ត្រាជាបន្តក្នុងរបាយការណ៍ចំណេញឬខាត	(១.០៥៦.៤៨៦)	(២.១៤៩.៧៣៩)	(៤.២៤៣.៩០៤)	(៤.៧៥១.៥៨៧)	(១.១២៤.៨៦៦)	(២.០៥៩.៩៣៥)	(៤.៥១៨.៥៨៧)	(៤.៣៨៥.៩៩៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	២.៤២៥	(៣៤.១០៤)	៩.៧៤១	(១៣៨.៨៥៤)	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៨៤៥.៦២៤	១.១៨៤.៤១០	-	-	៨៦៦.៥៣០	១.២៤០.២០៨
នាចុងការិយាល័យឆ្នើម	(៣៤.១៦២.២២៤)	(២៧.៦១៣.២៦៦)	(១៣៦.៦៤៨.៨៩៦)	(១១១.៥៨៥.២០៨)	(៣៥.០២១.១២៨)	(២៨.៨៤១.៩៨០)	(១៤០.០៨៤.៥១២)	(១១៦.៥៥០.៤៤១)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

ទ្រព្យសកម្មពន្ធពន្យាររបស់សម្ព័ន្ធធនាគារ៖

	កម្រៃពីដំណើរការ ឥណទាននៅសល់ ដុល្លារអាមេរិក	ប្រាក់ចំណូលមិន ទាន់ទទួលបាន ដុល្លារអាមេរិក	សំវិធានធនសម្រាប់ ការខាតបង់ឥណទាន ដែលរំពឹងទុក ដុល្លារអាមេរិក	សំវិធានធន ផ្សេងៗ ដុល្លារអាមេរិក	អត្ថប្រយោជន៍ និយោជិត ដុល្លារអាមេរិក	ការប្តូររូបិយប័ណ្ណ មិនទាន់បាន ទទួលស្គាល់ ដុល្លារអាមេរិក	បំណុលភតិសន្យា ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០២៥	៥៩៩.៧៨១	៤៩.៣៣២	៣.៣១៣.២៧៦	៦.០៤៨.៣៨០	១.៣១៥.៩៩៣	៣.៧០១.៥២៦	៦.៥៥៦.៩៥៥	៣១៩.៩៤៩	២១.៩០៥.១៩២
ឥណទាន/(កត់ត្រាជាបន្តក) ក្នុងរបាយការណ៍ចំណេញ ឬខាត	៣៥.៨៣១	(២.៦៣៩)	១៧៨.៦២៦	៨៦.១៧៤	៥០៧.២០២	៧៧.៥៤១	២២.៧០២	២៧៤.៩៤៤	១.១៨០.៣៨១
គិតត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	៦៣៥.៦១២	៤៦.៦៩៣	៣.៤៩១.៩០២	៦.១៣៤.៥៥៤	១.៨២៣.១៩៥	៣.៧៧៩.០៦៧	៦.៥៧៩.៦៥៧	៥៩៤.៨៩៣	២៣.០៨៥.៥៧៣
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<u>២.៥៤២.៤៤៨</u>	<u>១៨៦.៧៧២</u>	<u>១៣.៩៦៧.៦០៨</u>	<u>២៤.៥៣៨.២១៦</u>	<u>៧.២៩២.៧៨០</u>	<u>១៥.១១៦.២៦៨</u>	<u>២៦.៣១៨.៦២៨</u>	<u>២.៣៧៩.៥៧២</u>	<u>៩២.៣៤២.២៩២</u>
គិតត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០២៤	៧១០.៧០១	៥៤.៥៩៣	៣.១៧១.១៩៧	៥.៥៦៤.៥៦៦	១.៦៣៥.៧៧១	២.៧៣១.៥៤៦	៣៥៤.០៧០	២.៦៩៩.៣៩៦	១៦.៩២៥.៨៤០
(កត់ត្រាជាបន្តក)/ឥណទានក្នុងរបាយការណ៍ចំណេញ ឬខាត	(២០.៩៧៧)	(៦.៩៩៦)	៥៦.៦៨១	១១៥.០៩៤	៣៩៩.២២៥	២៥.១៦២	៥.៩៨១.៨៨៣	៩២.៩៥៦	៦.៦៤៣.០២៨
គិតត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	៦៨៩.៧២៤	៤៧.៥៩៧	៣.២២៧.៨៧៨	៥.៦៧៩.៦៦០	២.០៣៤.៩៩៦	២.៧៥៦.៧០៨	៦.៣៣៩.៩៥៣	២.៧៩២.៣៥២	២៣.៥៦៨.៨៦៨
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<u>២.៧៨៧.១៧៥</u>	<u>១៩២.៣៣៩</u>	<u>១៣.០៤៣.៨៥៥</u>	<u>២២.៩៥១.៥០៦</u>	<u>៨.២២៣.៤១៩</u>	<u>១១.១៣៩.៨៥៧</u>	<u>២៥.៦១៩.៧៥០</u>	<u>១១.២៨៣.៨៩៤</u>	<u>៩៥.២៤១.៧៩៥</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

ទ្រព្យសកម្មពន្ធពន្យាររបស់ធនាគារ៖

	សំវិធានធន ផ្សេងៗ ដុល្លារអាមេរិក	អត្ថប្រយោជន៍ និយោជិត ដុល្លារអាមេរិក	ការប្តូររូបិយប័ណ្ណ មិនទាន់បានទទួលស្គាល់ ដុល្លារអាមេរិក	បំណុលភតិសន្យា ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០២៥	៥.៩៨៥.៦៨៩	១.៣០៦.៧១២	៣.៥៨៦.២២៧	៦.៥៥៦.៧១០	៣១៩.៩៤៩	១៧.៧៥៥.២៨៧
ឥណទាន/(កត់ត្រាជាបន្តក) ក្នុងរបាយការណ៍ចំណេញឬខាត	៨៦.៣៤៣	៥០៧.២០២	៧៤.៤២៩	២១.២០៤	(១០៧.៧១៣)	៥៨១.៤៦៥
គិតត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	៦.០៧២.០៣២	១.៨១៣.៩១៤	៣.៦៦០.៦៥៦	៦.៥៧៧.៩១៤	២១២.២៣៦	១៨.៣៣៦.៧៥២
<i>សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>២៤.២៨៤.១២៤</i>	<i>៧.២៥៥.៦៥៦</i>	<i>១៤.៦៤២.៦២៤</i>	<i>២៦.៣១១.៦៥៦</i>	<i>៨៤៤.៩៤៤</i>	<i>៧៣.៣៤៧.០០៤</i>
គិតត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០២៤	៥.៥០៥.៣០៣	១.៦២៥.៩៨៩	២.៧៣០.៨៨៣	៣៥០.៩១២	២.៦៩៤.២៨៥	១២.៩០៧.៣៧២
ឥណទានក្នុងរបាយការណ៍ចំណេញឬខាត	១១២.៥៨៧	៣៩៩.៧២៦	២៤.៩៣០	៥.៩៨២.៦៦៦	៩៣.០៣៦	៦.៦១២.៩៤៥
គិតត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	៥.៦១៧.៨៩០	២.០២៥.៧១៥	២.៧៥៥.៨១៣	៦.៣៣៣.៥៧៨	២.៧៨៧.៣២១	១៩.៥២០.៣១៧
<i>សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>២២.៧០១.៨៩៣</i>	<i>៨.១៨៥.៩១៤</i>	<i>១១.១៣៦.២៤០</i>	<i>២៥.៥៩៣.៩៨៩</i>	<i>១១.២៦៣.៥៦៤</i>	<i>៧៨.៨៨១.៦០០</i>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

បំណុលពន្ធពន្យាររបស់សម្ព័ន្ធធនាគារ ៖

	កម្រៃពីដំណើរការ ឥណទាននៅសល់ ដុល្លារអាមេរិក	សំវិធានធនសម្រាប់ការខាតបង់ ឥណទានដែលរំពឹងទុក ដុល្លារអាមេរិក	ការប្តូររូបិយប័ណ្ណ មិន ទាន់បានទទួលស្គាល់ ដុល្លារអាមេរិក	រំលស់តាមវិធី ពន្លឿនពន្ធ ដុល្លារអាមេរិក	សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៤.៦២៥.២៨៨	៤១.៤៩១.២២៦	-	២.៧០៧.១៤៤	៦.១៨៨.២៧០	១.៤២៧	៥៥.០១៣.៣៥៥
កត់ត្រាជាបន្តបន្ទាប់/(ឥណទាន)ក្នុងរបាយការណ៍ចំណេញឬខាត	១.១៦៧.៧៨៤	១.០០៣.១៩០	-	(៣៤៦.៨៧០)	២០៦.៤១៨	២០៣.៩២០	២.២៣៤.៤៤២
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	៥.៧៩៣.០៧២	៤២.៤៩៤.៤១៦	-	២.៣៦០.២៧៤	៦.៣៩៤.៦៨៨	២០៥.៣៤៧	៥៧.២៤៧.៧៩៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៣.១៧២.២៨៤	១៦៩.៩៧៧.៦៦៤	-	៩.៤៤១.០៩៦	២៥.៥៧៨.៧៥២	៨២១.៣៨៤	២២៨.៩៩១.១៨៤
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៣.៣៧៩.១៣៩	៣៦.៥៧២.៩៣១	១.៨៩៩	២.៣៧៨.៤៧៦	១៩.០៦០	៣.៧៥៤	៤២.៣៥៥.២៥៩
កត់ត្រាជាបន្តបន្ទាប់/(ឥណទាន)ក្នុងរបាយការណ៍ចំណេញ ឬខាត	១.១១៥.១៧៤	១.៩២៦.៩២១	(១.៨៩៩)	(១៩២.១២១)	៥.៩៧៨.២៨៩	៥១១	៨.៨២៦.៨៧៥
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	៤.៤៩៤.៣១៣	៣៨.៤៩៩.៨៥២	-	២.១៨៦.៣៥៥	៥.៩៩៧.៣៤៩	៤.២៦៥	៥១.១៨២.១៣៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៨.១៦១.៥១៩	១៥៥.៥៧៧.៩០២	-	៨.៨៣៥.០៦១	២៤.២៣៥.២៨៧	១៧.២៣៥	២០៦.៨២៧.០០៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

បំណុលពន្ធពន្យាររបស់ធនាគារ ៖

	កម្រៃពីដំណើរការ ឥណទាននៅសល់ ដុល្លារអាមេរិក	សំវិធានធនសម្រាប់ការខាត បង់ឥណទានដែលរំពឹងទុក ដុល្លារអាមេរិក	រំលស់តាមវិធី ពន្លឿនពន្ធ ដុល្លារអាមេរិក	សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥					
កត់ត្រាជាបន្តបន្ទាប់/(ឥណទាន) ក្នុងរបាយការណ៍ចំណេញ ឬខាត	១.៣៧៥.៩៤៤	៤១.៣៩៨.៣៣៨	២.៦៨៨.៩៩៧	៦.១៨៨.២៧០	៥១.៦៥១.៥៤៩
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	១.០៥០.១៧០	៩៧៦.០១៩	(៣៤៦.៦៦៩)	២៦.៨១១	១.៧០៦.៣៣១
	២.៤២៦.១១៤	៤២.៣៧៤.៣៥៧	២.៣៤២.៣២៨	៦.២១៥.០៨១	៥៣.៣៥៧.៨៨០
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>៩.៧០៤.៤៥៦</i>	<i>១៦៩.៤៩៧.៤២៨</i>	<i>៩.៣៦៩.៣១២</i>	<i>២៤.៨៦០.៣២៤</i>	<i>២១៣.៤៣១.៥២០</i>
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤					
កត់ត្រាជាបន្តបន្ទាប់/(ឥណទាន) ក្នុងរបាយការណ៍ចំណេញ ឬខាត	៦៨៩.៩៣៣	៣៦.៦១០.៩៥៤	២.៣៧៥.៤១៨	១៣.១១២	៣៩.៦៨៩.៤១៧
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	១.០២៩.៦៨៨	១.៨៦៥.៤១៦	(២០២.១៨៤)	៥.៩៧៩.៩៦០	៨.៦៧២.៨៨០
	១.៧១៩.៦២១	៣៨.៤៧៦.៣៧០	២.១៧៣.២៣៤	៥.៩៩៣.០៧២	៤៨.៣៦២.២៩៧
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>៦.៩៤៨.៩៨៨</i>	<i>១៥៥.៤៨៣.០១១</i>	<i>៨.៧៨២.០៣៩</i>	<i>២៤.២១៨.០០៤</i>	<i>១៩៥.៤៣៦.០៤២</i>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៨. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	១២៣.២៩៤.៦១៩	៩១.៥១៥.៦០០	៤៩៣.១៧៤.៤៧៦	៣៦៤.៣៥០.២៩០	១២៧.៣០៧.១៩៩	៩៤.៨៣៣.៤២៦	៥០៩.២២៨.៧៩៦	៣៤១.៧០៤.៥៤០
គណនីប្រាក់បញ្ញើសន្សំ	៣៥.៤៤៤.០៩៥	៣៣.០៧៤.៦២២	១៤១.៧៩២.៣៤០	១៣៣.១២៥.៣៥៤	៣៤.៥៦៣.៧១៥	៣២.០៣៦.៨៤៧	១៣៤.២៥៤.៨៦០	១២៤.៩៤៨.៣០៩
គណនីប្រាក់បញ្ញើមានកាលកំណត់	២៦៤.០៦១.៩៤១	២៧១.៩២៤.១២៩	១.០៥៦.២៤៧.៧៦៤	១.០៩៤.៤៩៤.៦១៩	២៣៤.៦៧០.៥៤១	២៤៥.៨៥៧.៣៣១	៩៥៤.៦៨២.១៦៤	៩៤៩.៥៧៥.៧៥៧
	៤២២.៨០៤.៦៥៥	៣៩៦.៥១៤.៣៥១	១.៦៩១.២១៤.៦២០	១.៥៩៥.៩៧០.២៦៣	៤០០.៥៤១.៤៥៥	៣៧២.៧២៧.៦០៤	១.៦០២.១៦៥.៨២០	១.៥០០.២២៨.៦០៦
រយៈពេលខ្លី	៣១១.៨៧៩.៤៦២	២៤០.០៧៣.៩០៩	១.២៤៧.៥១៧.៨៤៤	១.១២៧.២៩៧.៤៤៤	២៤៩.៧១១.៤៥៥	២៥៦.៥៧២.៦០៤	១.១៥៤.៨៤៥.៨២០	១.០៣២.៧០៤.៧៣១
រយៈពេលវែង	១១០.៩២៥.១៩៣	១១៦.៤៤០.៤៤២	៤៤៣.៧០០.៧៧២	៤៦៤.៦៧២.៧៧៩	១១០.៨៣០.០០០	១១៦.១៩៥.០០០	៤៤៣.៣២០.០០០	៤៦៧.៥២៣.៨៧៥
	៤២២.៨០៤.៦៥៥	៣៩៦.៥១៤.៣៥១	១.៦៩១.២១៤.៦២០	១.៥៩៥.៩៧០.២៦៣	៤០០.៥៤១.៤៥៥	៣៧២.៧២៧.៦០៤	១.៦០២.១៦៥.៨២០	១.៥០០.២២៨.៦០៦

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមឥណទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេល ៦ខែ	២១៤.១៦៤.៥២៦	២៣៦.៤៦៥.៤៥៩	៨៧២.៦៥៤.១០៤	៩៥១.៧៧៣.៤៧៣	២០០.៨៧១.៥០៤	២១៦.៣៤៤.៨០០	៨០៣.៤៨៦.០១៦	៨៧០.៧៨៧.៨២០
លើសពី៦ខែ ប៉ុន្តែមិនលើសពី១ឆ្នាំ	៩៣.៧១៤.៩៣៦	៤៣.៦០៨.៤៥០	៣៧៤.៨៥៩.៧៤៤	១៧៥.៥២៤.០១១	៨៤.៨៣៩.៩៥១	៤០.២២៧.៨០៤	៣៥៥.៣៥៩.៨០៤	១៦១.៩១៦.៩១១
លើសពី១ឆ្នាំ ប៉ុន្តែមិនលើសពី២ឆ្នាំ	២៤.៩៧៥.១៩៣	២៩.៨៦០.៤៤២	៩៩.៩០០.៧៧២	១២០.១៨៤.២៧៩	២៤.៨៤០.០០០	២៩.៥៧៥.០០០	៩៩.៥២០.០០០	១១៩.០៣៩.៣៧៥
លើសពី២ឆ្នាំ	៨៥.៩៥០.០០០	៨៦.៥៨០.០០០	៣៤៣.៨០០.០០០	៣៤៤.៤៨៤.៥០០	៨៥.៩៥០.០០០	៨៦.៥៨០.០០០	៣៤៣.៨០០.០០០	៣៤៤.៤៨៤.៥០០
	៤២២.៨០៤.៦៥៥	៣៩៦.៥១៤.៣៥១	១.៦៩១.២១៤.៦២០	១.៥៩៥.៩៧០.២៦៣	៤០០.៥៤១.៤៥៥	៣៧២.៧២៧.៦០៤	១.៦០២.១៦៥.៨២០	១.៥០០.២២៨.៦០៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៨. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (ត)

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៨៨.៤២៨	៧៤.៩៤០	៣៥៣.៧១២	៣០១.៦៣៤	៤.១៥៧.៩៦៥	៣.៤៨៥.១៦៩	១៦.៦៣១.៨៦០	១៤.០២៧.៨០៥
ភាគីមិនពាក់ព័ន្ធ	៤២២.៧១៦.២២៧	៣៩៦.៤៣៩.៤១១	១.៦៩០.៨៦៤.៩០៨	១.៥៩៥.៦៦៨.៦២៩	៣៩៦.៣៨៣.៤៩០	៣៦៩.២៤២.៤៣៥	១.៥៨៥.៥៣៣.៩៦០	១.៤៨៦.២០០.៨០១
	<u>៤២២.៨០៤.៦៥៥</u>	<u>៣៩៦.៥១៤.៣៥១</u>	<u>១.៦៩១.២១៨.៦២០</u>	<u>១.៥៩៥.៩៧០.២៦៣</u>	<u>៤០០.៥៤១.៤៥៥</u>	<u>៣៧២.៧២៧.៦០៤</u>	<u>១.៦០២.១៦៥.៨២០</u>	<u>១.៥០០.២២៨.៦០៦</u>

គ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីចរន្ត	០,០០% - ២,០០%	០,០០% - ២,០០%	០,០០% - ០,៧៥%	០,០០% - ០,៧៥%
គណនីប្រាក់បញ្ញើសន្សំ	០,០០% - ៣,០០%	០,០០% - ៣,០០%	០,០០% - ១,០០%	០,០០% - ១,០០%
គណនីប្រាក់បញ្ញើមានកាលកំណត់	១,៤៥% - ១៤,០០%	១,៤៥% - ១៣,០០%	១,៤៥% - ៩,៥០%	១,៤៥% - ៩,៥០%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៩. ប្រាក់បញ្ញើរបស់អតិថិជន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីធន	១.៦៦២.៤៩៦.០៣៨	១.៤១៦.៣៨៤.៦៨៣	៦.៦៤៩.៩៨៤.១៥២	៥.៧០០.៩៦៤.៤៥០	១.៦៤៦.៤៣២.៩៤៩	១.៤០០.១៩៨.៧៥២	៦.៥៨៥.៧៣១.៧៩៦	៥.៦៣៥.៧៩៩.៩៧៧
ប្រាក់បញ្ញើសន្សំ	២.៩៩៣.៣០៨.៤៥៧	២.៨៤៣.៨៦៦.៣៩៩	១១.៩៧៣.២៣៣.៨២៤	១១.៤៤៦.៥៦២.២៥៦	២.៩៦៣.៧១៨.៨៦៣	២.៨១៤.៧៩៥.១៧០	១១.៨៥៤.៨៧៥.៤៥២	១១.៣២៩.៥៥០.៥៥៩
ប្រាក់បញ្ញើកុម្មិត	២៧.៥៤៧.២៨៩	២១.៤៣០.៨៥៤	១១០.១៨៩.១៥៦	៨៦.២៥៩.១៨៧	២៧.៥២២.២១៧	២១.៤០៥.៧៨២	១១០.០៨៨.៨៦៨	៨៦.១៥៨.២៧៣
ប្រាក់បញ្ញើមានកាលកំណត់	៣.៧៤៨.៧៣៦.៦០៦	៣.៦៨០.៨៥៥.៤៩៨	១៤.៩៩៤.៩៤៦.៤២៤	១៤.៨១៥.៤៤៣.៣៧៩	៣.៦៤៧.៨៤៣.៥៤០	៣.៦០៨.៨៩៨.៦៨៥	១៤.៥៩១.៣៧៤.១៦០	១៤.៥២៥.៨១៧.២០៧
	៨.៤៤២.០៨៨.៣៩០	៧.៩៦២.៥៤១.៤៣៤	៣៣.៧២៨.៣៥៣.៥៦០	៣២.០៤៩.២២៩.២៧២	៨.២៨៥.៥១៧.៥៦៩	៧.៨៤៥.២៩៨.៣៨៩	៣៣.១៤២.០៧០.២៧៦	៣១.៥៧៧.៣២៦.០១៦

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេលខ្លី	៧.៦៥៣.៥២៤.៦៩២	៧.១១៧.២៤៦.៣០៨	៣០.៦១៤.០៩៨.៧៦៨	២៨.៦៤៦.៩១៦.៣៨៩	៧.៥៣២.៨០១.២០៤	៧.០២០.៨៤២.៥៦៤	៣០.១៣១.២០៤.៨១៦	២៨.២៥៨.៨៩១.៣២១
រយៈពេលវែង	៧៧៨.៥៦៣.៦៩៨	៨៤៥.២៩៥.១២៦	៣.១១៤.២៥៤.៧៩២	៣.៤០២.៣១២.៨៨៣	៧៥២.៧១៦.៣៦៥	៨២៤.៤៥៥.៨២៥	៣.០១០.៨៦៥.៤៦០	៣.៣១៨.៤៣៤.៦៩៥
	៨.៤៣២.០៨៨.៣៩០	៧.៩៦២.៥៤១.៤៣៤	៣៣.៧២៨.៣៥៣.៥៦០	៣២.០៤៩.២២៩.២៧២	៨.២៨៥.៥១៧.៥៦៩	៧.៨៤៥.២៩៨.៣៨៩	៣៣.១៤២.០៧០.២៧៦	៣១.៥៧៧.៣២៦.០១៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៩. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេល ៦ខែ	៦.០៨៧.៣៧៦.៥៤០	៥.៩៣៩.៣៨៥.៤៦៦	២៤.៣៤៩.៥០៦.១៦០	២៣.៩០៦.០២៦.៥០០	៦.០០៦.៩៨១.៩៦១	៥.៨៧០.៥៨០.១៩៦	២៤.០២៧.៩២៧.៨៤៤	២៣.៦២៩.០៨៥.២៩០
លើសពី ៦ខែ ប៉ុន្តែមិនលើសពី ១ឆ្នាំ	១.៥៦៦.១៤៤.១៥២	១.១៧៧.៨៦០.៨៤២	៦.២៦៤.៥៩២.៦០៨	៤.៧៤០.៨៨៩.៨៨៩	១.៥២៥.៨១៩.២៤៣	១.១៥០.២៦២.៣៦៨	៦.១០៣.២៧៦.៩៧២	៤.៦២៩.៨០៦.០៣១
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី ៣ឆ្នាំ	៥៦០.៧៨៨.៨៥៤	៥៧៤.០២៣.៩៨០	២.២៤៣.១៥៥.៤៣២	២.៣២៦.៥៤៦.៥២០	៥៤៤.៣៦៨.២៨០	៥៦៧.៣០៨.៤៩៦	២.១៧៧.៤៧៣.១២០	២.២៤៣.៤១៦.៦៩៦
លើសពី ៣ឆ្នាំ	២១៧.៧៧៤.៨៤០	២៦៧.២៧១.១៤៦	៨៧១.០៩៩.៣៦០	១.០៧៥.៧៦៦.៣៦៣	២០៨.៣៤៨.០៨៥	២៥៧.១៤៧.៣២៩	៨៣៣.៣៩២.៣៤០	១.០៣៥.០១៧.៩៩៩
	<u>៨.៤៣២.០៨៨.៣៩០</u>	<u>៧.៩៦២.៥៤១.៤៣៤</u>	<u>៣៣.៧២៨.៣៥៣.៥០០</u>	<u>៣២.០៤៩.២២៩.២៧២</u>	<u>៨.២៨៥.៥១៧.៥៦៩</u>	<u>៧.៨៤៥.២៩៨.៣៨៩</u>	<u>៣៣.១៤២.០៧០.២៧៦</u>	<u>៣១.៥៧៧.៣២៦.០១៦</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៩. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	១៥.៧៣១.២០៤	១៦.១៤៤.៦៥៤	៦២.៩២៤.៨១៦	៦៤.៩៨២.២៤៨	១៦.៩៩៤.២៥៦	១៧.០៩៣.៨៤១	៦៧.៩៩៣.០២៤	៦៨.៨០២.៧១១
ភាគីមិនពាក់ព័ន្ធ	៨.៤១៦.៣៥៧.១៨៦	៧.៩៤៦.៣៩៦.៧៧៦	៣៣.៦៦៥.៤២៨.៧៤៤	៣១.៩៤៤.២៤៧.០២៤	៨.២៦៨.៥១៩.៣១៣	៧.៨២៨.២០៤.៥៤៨	៣៣.០៧៤.០៧៧.២៥២	៣១.៥០៨.៥២៣.៣០៥
	៨.៤៣២.០៨៨.៣៩០	៧.៩៦២.៥៤១.៤៣០	៣៣.៧២៨.៣៥៣.៥៦០	៣២.០៤៩.២២៩.២៧២	៨.២៨៥.៥១៧.៥៦៩	៧.៨៤៥.២៩៨.៣៨៩	៣៣.១៤២.០៧០.២៧៦	៣១.៥៧៧.៣២៦.០១៦

គ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីចរន្ត	០,០០% - ២,០០%	០,០០% - ២,០០%	០,០០% - ០,៧៥%	០,០០% - ០,៧៥%
ប្រាក់បញ្ញើកម្រិត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	០,០០% - ១៤,០០%	០,០០% - ១៥,០០%	០,០០% - ១,០០%	០,០០% - ១,០០%
ប្រាក់បញ្ញើមានកាលកំណត់	០,០២% - ១៣,៥០%	០,០៣% - ១២,០០%	០,០២% - ១០,៦០%	០,០៣% - ១០,៦០%

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២០. បំណុលផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
បង្គុលរយប់សម្រាកប្រចាំឆ្នាំ	៣០.៨៦៨.៨៤៣	៣០.៤២៩.៨៦៩	១២៣.៤៧៥.៣៧២	១២២.៤៨០.២២៣	៣០.៣៦០.១៦២	២៩.៩២៨.៤៤៥	១២១.៤៤០.៦៤៨	១២០.៤៦១.៩៩១
មូលនិធិអតិថិជនផ្ទេរប្រាក់	៥៤.៤៧៧.៣២០	២៦.៤៦៧.៩៦៨	២១៧.៩០៩.២៨០	១០៦.៥៣៣.៥៧១	៥៤.៤៧៥.៨៧៨	២៦.៤២០.៣២៤	២១៧.៩០៣.៥១២	១០៦.៣៤១.៨០៤
គណនីត្រូវទូទាត់	២០.៧៦០.៨០៨	២១.៤៨៤.២៧២	៨៣.០៤៣.២៣២	៨៦.៤៧៤.១៩៥	២០.១៦៩.៩៣២	១៩.៦៧៩.៩០១	៨០.៦៧៩.៧២៨	៧៩.២១១.៦០២
បង្គុលប្រាក់អន្តរាគមន៍បុគ្គលិក	១២.១៦៩.២៩៤	៦.៤៨៦.៤១០	៤៨.៦៧៧.១៧៦	២៦.១០៧.៨០០	១១.១៧៩.៦០២	៦.០០០.០០០	៤៤.៧១៨.៤០៨	២៤.១៥០.០០០
ពន្ធត្រូវបង់	២.២៩៧.១៣៩	២.៨៣៨.១៥៣	៩.១៨៨.៥៥៦	១១.៤២៣.៥៦៦	២.២៥២.៥៦៩	២.៨០៥.២៨១	៩.០១០.២៧៦	១១.២៩១.២៥៦
គណនីត្រូវបង់អន្តរាគមន៍ធនាគារភាគី ផ្សេងៗ	១.៣២១.១៥០	១.៩៣៩.១៣២	៥.២៨៤.៦០០	៧.៨០៥.០០៦	១.៣២១.១៥០	១.៩៣៩.១៣២	៥.២៨៤.៦០០	៧.៨០៥.០០៦
	១៥.៧៥៦.៩១០	១៤.០១៨.៥០៥	៦៣.០២៧.៦៤០	៥៦.៤២៤.៤៨៣	១៤.៤៧៥.៤៨៧	១២.៩៣៦.៦២១	៥៧.៩០១.៧៨៨	៥២.០៦៩.៩០០
	១៣៧.៦៥១.៤៦៤	១០៣.៦៦៤.៣០៩	៥៥០.៦០៥.៨៥៦	៤១៧.២៤៨.៨៤៤	១៣៤.២៣៤.៧៤០	៩៩.៧០៩.៧០៤	៥៣៦.៩៣៨.៩៦០	៤០១.៣៣១.៥៥៩
រយៈពេលខ្លី	១០២.៩០៨.១៩៣	៥៨.៨៨៦.៥៨៣	៤១១.៦៣២.៧៧២	២៣៧.០១៨.៤៩៧	១០០.០០១.៨៦៨	៥៥.៤៤១.៥៧៨	៤០០.០០៧.៤៧២	២២៣.១៥២.៣៥២
រយៈពេលវែង	៣៤.៧៨៣.២៧១	៤៤.៧៧៧.៧២៦	១៣៨.៩៧៣.០៨៤	១៨០.២៣០.៣៨៧	៣៤.២៣២.៨៧២	៤៤.២៦៨.១២៦	១៣៦.៩៣១.៤៨៨	១៧៨.១៧៩.២០៧
	១៣៧.៦៥១.៤៦៤	១០៣.៦៦៤.៣០៩	៥៥០.៦០៥.៨៥៦	៤១៧.២៤៨.៨៤៤	១៣៤.២៣៤.៧៤០	៩៩.៧០៩.៧០៤	៥៣៦.៩៣៨.៩៦០	៤០១.៣៣១.៥៥៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២១. ប្រាក់កម្ចី

សម្ព័ន្ធធនាគារ និងធនាគារបានចុះកិច្ចសន្យាខ្ចីប្រាក់ជាមួយអ្នកផ្តល់កម្ចីផ្សេងៗ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ត្រូវបានធ្វើឡើងទាំងប្រចាំខែ ប្រចាំត្រីមាស ឆមាស ប្រចាំឆ្នាំ ឬនៅចុងកាលកំណត់ដោយផ្អែកលើកាលវិភាគសងសម្រាប់កិច្ចព្រមព្រៀងខ្ចីនីមួយៗ។ សម្ព័ន្ធធនាគារ និងធនាគារមិនបានដាក់ទ្រព្យបញ្ចាំណាមួយសម្រាប់ប្រាក់កម្ចីទាំងនេះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេលខ្លី	៤៧៣.១៨០.១២៧	៥២២.៨៩៧.១០៦	១.៨៩២.៧២០.៥០៨	២.១០៤.៦៦០.៨៥២	៤៦៦.១៨០.២៤៦	៥១៧.៥៨២.១៧៥	១.៨៦៤.៧២០.៩៨៤	២.០៨៣.២៦៨.២៥៤
រយៈពេលវែង	៧៨.៨៤៩.៤៧២	៨៣.៩៦០.៧៦៩	៣១៥.៣៩៧.៨៨៨	៣៣៧.៩៤២.០៩៥	៧៦.៤២១.០៩៦	៨០.៩៣៩.៨៤០	៣០៥.៦៨៤.៣៨៤	៣២៥.៧៨២.៨៥៦
	៥៥២.០២៩.៥៩៩	៦០៦.៨៥៧.៨៧៥	២.២០៨.១១៨.៣៩៦	២.៤៤២.៦០២.៩៤៧	៥៤២.៦០១.៣៤២	៥៩៨.៥២២.០១៥	២.១៧០.៤០៥.៣៦៨	២.៤០៩.០៥១.១១០

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ អនុបាតកិច្ចសន្យាហិរញ្ញវត្ថុរបស់ធនាគារមិនស្របនឹងកិច្ចសន្យាបំណុលមួយចំនួនស្តីពីប្រាក់កម្ចីជាមួយម្ចាស់បំណុលមួយចំនួន ដែលមានទំហំទឹកប្រាក់ចំនួន ៤១១.៦៥១.១២២ ដុល្លារអាមេរិក។ ធនាគារបានទទួលការយល់ព្រមលើកលែងចំពោះអនុបាតកិច្ចព្រមព្រៀងហិរញ្ញវត្ថុទាំងនេះពីម្ចាស់បំណុលរៀងខ្លួន ដែលមានរយៈពេលរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។ ជាលទ្ធផលចំណែកនៃបំណុលរយៈពេលវែងចំនួនទឹកប្រាក់ ២០៨.៥៧៣.១៣១ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីបំណុលរយៈពេលវែងទៅជាបំណុលរយៈពេលខ្លីគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ អ្នកគ្រប់គ្រងកំពុងធ្វើការដើម្បីធ្វើឱ្យប្រសើរឡើងនូវអនុបាត ឱ្យស្របតាមយុទ្ធសាស្ត្រ និងគោលបំណងរបស់ធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២១. ប្រាក់កម្ចី (ត)

បម្រែបម្រួលនៅក្នុងបំណុលដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន - ប្រាក់កម្ចី

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៦០៦.៨៥៧.៨៧៥	៤៥៩.៤១៣.៥៥០	២.៤៤២.៦០២.៩៤៧	៣.៥១២.៣៣៨.៣៥២	៥៩៨.៥២២.០១៥	៤៤៣.៤១៨.៥៩១	២.៤០៩.០៥១.១១០	៣.៤៤៥.៣៦៤.៩៤៤
ការបន្ថែម	១.១៩៥.២៤១	-	៤.៨០១.២៨៣	-	-	-	-	-
កត់ត្រាជាបន្តក្នុងការិយបរិច្ឆេទ	១១.៨៧៤.៧៨៤	១៧.៥១៧.៣៥៣	៤៧.៧០១.០០៧	៧១.៣១៣.១៤៤	១១.៦៦៥.៦៤០	១៧.២០៧.៥៥៤	៤៦.៨៦០.៨៧៦	៧០.០៥១.៩៦៩
ការសងប្រាក់ត្រឡប់	(៦៨.២៣០.៥៩៦)	(១៧៨.៣១៤.៥៦២)	(២៧៤.០៨២.៣០៤)	(៧២៥.៩១៨.៥៨២)	(៦៧.៩១៥.៨៥៦)	(១៧៤.៧១៩.៨៩៩)	(២៧២.៨១៧.៩៩៣)	(៧១១.២៨៤.៧០៩)
បង្កធានកាត់ទុក	-	(៤១៥.១៧១)	-	(៣.៣១៨.៥៦១)	-	(៤១៥.១៧១)	-	(៣.៣១៨.៥៦១)
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	១៥៧	-	៦៣១	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	៣៣២.១៣៨	៤១.០១០	១.៣៣៤.១៩៩	១៦៦.៩៥១	៣២៩.៥៤៣	៥៩០.៩០៦	១.៣២៣.៧៧៤	២.៤០៥.៥៧៤
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(១៤.២៣៩.៣៦៧)	(៣២.៩៨៤.៦៥៥)	-	-	(១៤.០១២.៣៩៩)	(៣២.៣៧៨.៣២០)
នាចុងការិយបរិច្ឆេទ	៥៥២.០២៩.៥៩៩	៦៩៨.២៤២.១៤០	២.២០៨.១១៨.៣៩៦	២.៨២១.៥៩៦.៦៤៩	៥៤២.៦០១.៣៤២	៦៨៥.៦៨១.៩៨៥	២.១៧០.៤០៥.៣៦៨	២.៧៧០.៨៤០.៩០១

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២១. ប្រាក់កម្ចី (ត)
 ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖

(ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៣៣.៥៣៥.៦០០	៣៤.២៨២.១១១	១៣៤.១៤២.៤០០	១៣៧.៩៨៥.៤៩៧	៣៣.៥៣៥.៦០០	៣៤.២៨២.១១១	១៣៤.១៤២.៤០០	១៣៧.៩៨៥.៤៩៧
ភាគីមិនពាក់ព័ន្ធ	៥១៨.៤៩៣.៩៩៩	៥៧២.៥៧៥.៧៦៤	២.០៧៣.៩៧៥.៩៩៦	២.៣០៤.៦១៧.៤៥០	៥០៩.០៦៥.៧៤២	៥៦៤.២៣៩.៩០៤	២.០៣៦.២៦២.៩៦៨	២.២៧១.០៦៥.៦១៣
	៥៥២.០២៩.៥៩៩	៦០៦.៨៥៧.៨៧៥	២.២០៨.១១៨.៣៩៦	២.៤៤២.៦០២.៩៤៧	៥៤២.៦០១.៣៤២	៥៩៨.៥២២.០១៥	២.១៧០.៤០៥.៣៦៨	២.៤០៩.០៥១.១១០

(ខ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
អត្រាការប្រាក់ប្រចាំឆ្នាំ	២,០០% - ១៥,០០%	២,០០% - ១៥,០០%	២,០០% - ៩,៧៣%	២,០០% - ៩,៨០%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២២. បំណុលបន្ទាប់បន្សំ

បំណុលបន្ទាប់បន្សំ ចំនួន២០២.៧៦៦.១៧៣ ដុល្លារអាមេរិក ត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា អោយដាក់បញ្ចូលជាផ្នែកមួយនៃដើមទុនបំពេញបន្ថែមក្នុងគោលបំណងនៃការគណនាមូលនិធិផ្ទាល់សុទ្ធ។ បំណុលបន្ទាប់បន្សំបន្ថែមចំនួន២៩.៩៥១.០៤១ ដុល្លារអាមេរិក កំពុងស្ថិតក្នុងការរង់ចាំការអនុម័ត នាចុងការិយបរិច្ឆេទ។ ចំនួនសមតុល្យទាំងពីរបានបង្ហាញជា ចំនួនប្រាក់ដើមដែលនៅសល់និងការប្រាក់បង្គរដែលត្រូវបង់។ រយៈពេលនៃបំណុលបន្ទាប់បន្សំមានចាប់ពី ៥ឆ្នាំ ទៅ ១២ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៦,១៩% ដល់ ១១,៥% ក្នុងមួយឆ្នាំ (ឆ្នាំ២០២៤៖ ចាប់ពី ៦ឆ្នាំ ទៅ ១២ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៦,១៩% ដល់ ១១,៥% ក្នុងមួយឆ្នាំ)។ សម្ព័ន្ធធនាគារ និងធនាគារមិនបានដាក់ទ្រព្យបញ្ចាំសម្រាប់បំណុលបន្ទាប់បន្សំទាំងនេះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ឃរពេលខ្លី	១០១.២៣៩.៩០៤	៨០.៣៥២.១២៧	៤០៤.៩៥៩.៦១៦	៣២៣.៤១៧.៣១១	១០១.២៣៩.៩០៤	៨០.៣៥២.១២៧	៤០៤.៩៥៩.៦១៦	៣២៣.៤១៧.៣១១
ឃរពេលវែង	១៣១.៤៧៧.៣១០	៩៨.៤០៩.៩៨១	៥២៥.៩០៩.២៤០	៣៩៦.១០០.១៧៤	១៣១.៤៧៧.៣១០	៩៨.៤០៩.៩៨១	៥២៥.៩០៩.២៤០	៣៩៦.១០០.១៧៤
	២៣២.៧១៧.២១៤	១៧៨.៧៦២.១០៨	៩៣០.៨៦៨.៨៥៦	៧១៩.៥១៧.៤៨៥	២៣២.៧១៧.២១៤	១៧៨.៧៦២.១០៨	៩៣០.៨៦៨.៨៥៦	៧១៩.៥១៧.៤៨៥

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ អនុបាតកិច្ចសន្យាហិរញ្ញវត្ថុរបស់ធនាគារមិនស្របនឹងកិច្ចសន្យាបំណុលមួយចំនួនស្តីពីបំណុលបន្ទាប់បន្សំជាមួយម្ចាស់បំណុលមួយចំនួន ដែលមានទំហំទឹកប្រាក់ចំនួន ៩២.៧១៨.១៩៤ ដុល្លារអាមេរិក។ ធនាគារបានទទួលការយល់ព្រមលើកលែងចំពោះអនុបាតកិច្ចព្រមព្រៀងហិរញ្ញវត្ថុទាំងនេះពីម្ចាស់បំណុលរៀងខ្លួន ដែលមានរយៈពេលរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។ ជាលទ្ធផលចំណែកនៃបំណុលបន្ទាប់បន្សំរយៈពេលវែងចំនួនទឹកប្រាក់ចំនួន ៦៥.០៣៩.៦២៣ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីបំណុលរយៈពេលវែងទៅជាបំណុលរយៈពេលខ្លី គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ អ្នកគ្រប់គ្រងកំពុងធ្វើការដើម្បីធ្វើឱ្យប្រសើរឡើងនូវអនុបាត ឱ្យស្របតាមយុទ្ធសាស្ត្រ និងគោលបំណងរបស់ធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២២. បំណុលបន្ទាប់បន្សំ (ត)

បម្រែបម្រួលនៅក្នុងបំណុលដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន - បំណុលបន្ទាប់បន្សំ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លាអាមេរិក	ដុល្លាអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លាអាមេរិក	ដុល្លាអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	១៧៨.៧៦២.១០៨	១១៧.០៥៣.៨៨២	៧១៩.៥១៧.៤៨៥	៤៧៨.១៦៥.១០៨	១៧៨.៧៦២.១០៨	១១៧.០៥៣.៨៨២	៧១៩.៥១៧.៤៨៥	៤៧៨.១៦៥.១០៨
ការបន្ថែម	៥០.០០០.០០០	-	២០០.៨៥០.០០០	-	៥០.០០០.០០០	-	២០០.៨៥០.០០០	-
កត់ត្រាជាបន្ទុកក្នុងការិយបរិច្ឆេទ	៤.៥៤៥.៥៦៣	២.០៧១.៧៦៨	១៨.២៥៩.៥២៧	៨.៤៣៤.១៦៨	៤.៥៤៥.៥៦៣	២.០៧១.៧៦៨	១៨.២៥៩.៥២៧	៨.៤៣៤.១៦៨
ការសងប្រាក់ត្រឡប់	(៧២៨.៣២១)	-	(២.៩២៥.៦៦៥)	-	(៧២៨.៣២១)	-	(២.៩២៥.៦៦៥)	-
ពន្ធកាត់ទុកបង្គរ	-	(១២៦.៧៤៩)	-	(៥១៥.៩៩៥)	-	(១២៦.៧៤៩)	-	(៥១៥.៩៩៥)
លម្អៀងពីការរួមប្រើប័ណ្ណ	១៣៧.៨៦៤	(៥.៣២៧)	៥៥៣.៨០០	(២១.៦៨៦)	១៣៧.៨៦៤	(៥.៣២៧)	៥៥៣.៨០០	(២១.៦៨៦)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៥.៣៨៦.២៩១)	(៥.២០៨.៥៦២)	-	-	(៥.៣៨៦.២៩១)	(៥.២០៨.៥៦២)
នាចុងការិយបរិច្ឆេទ	២៣២.៧១៧.២១៤	១១៨.៩៩៣.៥៧៤	៩៣០.៨៦៨.៨៥៦	៤៨០.៨៥៣.០៣៣	២៣២.៧១៧.២១៤	១១៨.៩៩៣.៥៧៤	៩៣០.៨៦៨.៨៥៦	៤៨០.៨៥៣.០៣៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២២. បំណុលបន្ទាប់បន្សំ (ត)

បំណុលបន្ទាប់បន្សំ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	១៥.៣៦៧.៥០០	១៥.១០៥.០០០	៦១.៤៧០.០០០	៦០.៧៩៧.៦២៥	១៥.៣៦៧.៥០០	១៥.១០៥.០០០	៦១.៤៧០.០០០	៦០.៧៩៧.៦២៥
ភាគីមិនពាក់ព័ន្ធ	២១៧.៣៤៩.៧១៤	១៦៣.៦៥៧.១០៨	៨៦៩.៣៩៨.៤៥៦	៦៥៨.៧១៩.៨៦០	២១៧.៣៤៩.៧១៤	១៦៣.៦៥៧.១០៨	៨៦៩.៣៩៨.៤៥៦	៦៥៨.៧១៩.៨៦០
	២៣២.៧១៧.២១៤	១៧៨.៧៦២.១០៨	៩៣០.៨៦៨.៤៥៦	៧១៩.៥១៧.៤៨៥	២៣២.៧១៧.២១៤	១៧៨.៧៦២.១០៨	៩៣០.៨៦៨.៤៥៦	៧១៩.៥១៧.៤៨៥

(ខ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤
អត្រាការប្រាក់ប្រចាំឆ្នាំ	៦,១៩% - ១១,៥០%	៦,១៩% - ១១,៥០%	៦,១៩% - ១១,៥០%	៦,១៩% - ១១,៥០%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៣. មូលបត្របំណុល

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេលខ្លី	១.៤៨៥.២៤៧	-	៥.៩៤០.៩៨៨	-	១.៤៨៥.២៤៧	-	៥.៩៤០.៩៨៨	-
រយៈពេលវែង	៩៨.៧៨២.៩៦២	-	៣៩៥.១៣១.៤៤៤	-	៩៨.៧៨២.៩៦២	-	៣៩៥.១៣១.៤៤៤	-
	១០០.២៦៨.២០៩	-	៤០១.០៧២.៤៣២	-	១០០.២៦៨.២០៩	-	៤០១.០៧២.៤៣២	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ និងនិយ័តកម្មមូលបត្រកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំក្នុងទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ដែលមានតម្លៃប្រមាណជា ១០០លានដុល្លារអាមេរិក។ សញ្ញាបណ្ណបន្ទាប់បន្សំទាំងនេះ មានរយៈពេលប្រាំពីរឆ្នាំ និងផ្តល់អត្រាការប្រាក់៨,៥% ក្នុងមួយឆ្នាំ ហើយត្រូវបានបង្កើតឡើងដើម្បីគាំទ្រ សកម្មភាពធនាគារទូទៅ និងគោលបំណងរបស់ធនាគារផ្សេងៗទៀត។ ការទូទាត់ការប្រាក់គឺធ្វើឡើងរៀងរាល់ត្រីមាសក្នុងកាលបរិច្ឆេទចេញប័ណ្ណនីមួយៗ (“កាលបរិច្ឆេទទូទាត់ការប្រាក់”) ជាមួយនឹងការទូទាត់ការប្រាក់ចុងក្រោយ ដែលត្រូវធ្វើឡើងនៅថ្ងៃផុតកំណត់ ខណៈពេលដែលការរំលោះប្រាក់ដើមគឺចាប់ពីឆ្នាំទី៣ ដល់ទី៧ (ប្រចាំឆ្នាំ) ចាប់ពីថ្ងៃចេញប័ណ្ណនីមួយៗ។ រាល់ប្រតិបត្តិការទូទាត់នៃមូលបត្របំណុល រួមទាំងការទិញ ការទូទាត់ការប្រាក់ និងការរំលោះប្រាក់ដើម ត្រូវគិតជាដុល្លារអាមេរិកក្នុងអត្រាប្តូរប្រាក់ចេញ ដែល ១ដុល្លារអាមេរិក ស្មើនឹង ៤.០០០រៀល។ មូលបត្របំណុលទាំងនេះត្រូវបានអនុម័តដោយ ធនាគារជាតិ នៃ កម្ពុជា ដើម្បីចាត់ទុកជាផ្នែកមួយនៃដើមទុនបំពេញបន្ថែមសម្រាប់គោលបំណងនៃការគណនាមូលនិធិផ្ទាល់សុទ្ធ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៤. ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

ស្ថិតក្រោមកិច្ចសន្យាប្តូរអត្រាការប្រាក់ដែលមានស្រាប់ សម្ព័ន្ធធនាគារ និងធនាគារបានព្រមព្រៀងជាមួយស្ថាប័នហិរញ្ញវត្ថុ និងធនាគារពាណិជ្ជផ្សេងៗ ធ្វើការផ្លាស់ប្តូរនូវភាពខុសគ្នារវាងសមតុល្យពីអត្រាការប្រាក់ ថេរ និងសមតុល្យពី អត្រាការប្រាក់អណ្តែតដែលត្រូវបានគណនាទៅលើប្រាក់ដើមដែលបានព្រមព្រៀង។ កិច្ចសន្យាបែបនេះអាចឱ្យសម្ព័ន្ធធនាគារ និងធនាគារ កាត់បន្ថយហានិភ័យនៃការផ្លាស់ប្តូរអត្រាការប្រាក់លើតម្លៃ សមស្របនៃអត្រាការប្រាក់ថេរលើបំណុលដែលបានចេញផ្សាយ និងលំហូរសាច់ប្រាក់ដែលបង្ហាញពីអត្រាការប្រាក់អថេរលើបំណុលដែលបានចេញផ្សាយ។ តម្លៃសមស្របនៃការផ្លាស់ប្តូរអត្រាការប្រាក់នាចុងការិយបរិច្ឆេទ នៃរបាយការណ៍ត្រូវបានកំណត់តាមការធ្វើអប្បបរមាលើលំហូរសាច់ប្រាក់នាពេលអនាគត ដោយប្រើប្រាស់ខ្សែកោងនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងហានិភ័យឥណទានដែលមាននៅក្នុងកិច្ចសន្យា និងបាន បកស្រាយដូចខាងក្រោម។ អត្រាការប្រាក់ជាមធ្យម គឺផ្អែកលើសមតុល្យដែលនៅសល់នាចុងកាលបរិច្ឆេទនៃរបាយការណ៍។

តារាងខាងក្រោមបកស្រាយលម្អិតពីសមតុល្យប្រាក់ដើមដាក់ស្តែង និងរយៈពេលនៅសល់នៃកិច្ចសន្យាប្តូរអត្រាការប្រាក់នាចុងការិយបរិច្ឆេទនៃរបាយការណ៍នេះ៖

ការការពារហានិភ័យលំហូរសាច់ប្រាក់

កិច្ចសន្យាដែលនៅមាន	សម្ព័ន្ធធនាគារ									
	អត្រាមធ្យមនៃកិច្ចសន្យាដែលមានអត្រាការប្រាក់ថេរ		ចំនួនទឹកប្រាក់ដើម				តម្លៃសមស្រប			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេលតិចជាងមួយឆ្នាំ	០,៦០០%	០,៦០០%	២០.០០០.០០០	២០.០០០.០០០	៤០.០០០.០០០	៤០.៥០០.០០០	៤៩.០០០	២៧៨.០០០	៣៥៦.០០០	១.១១៨.៩៥០
ចាប់ពី មួយឆ្នាំ ដល់ពីរឆ្នាំ	០,៥៦៥%	០,៥៦៥%	៤៤.០០០.០០០	៤៤.០០០.០០០	១៧៦.០០០.០០០	១៧៧.១០០.០០០	១.៩៣៩.៣៥៦	១.៩៧២.២៤៦	៧.៧៥៧.៤២៤	៧.៩៣៨.២៩០
ធំជាងពីរឆ្នាំ ដល់ប្រាំឆ្នាំ	-	-	-	-	-	-	-	-	-	-
			៦៤.០០០.០០០	៦៤.០០០.០០០	២៥៦.០០០.០០០	២៥៧.៦០០.០០០	២.០២៨.៣៥៦	២.២៥០.២៤៦	៨.១១៣.៤២៤	៩.០៥៧.២៤០

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៤. ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (ត)

ការការពារហានិភ័យលំហូរសាច់ប្រាក់(ត)

កិច្ចសន្យាដែលនៅមាន	ធនាគារ									
	អត្រាមធ្យមនៃកិច្ចសន្យាដែលមានអត្រាការប្រាក់ថេរ		ចំនួនទឹកប្រាក់ដើម				តម្លៃសមស្រប			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ឈរពេលគិតជាដុល្លារ	០,៦០០%	០,៦០០%	២០.០០០.០០០	២០.០០០.០០០	៤០.០០០.០០០	៤០.៥០០.០០០	៤៩.០០០	២៧៤.០០០	៣៥៦.០០០	១.១១៤.៩៥០
ចាប់ពី មួយឆ្នាំ ដល់ពីរឆ្នាំ	០,៥៦៥%	០,៥៦៥%	៤៤.០០០.០០០	៤៤.០០០.០០០	១៧៦.០០០.០០០	១៧៧.១០០.០០០	១.៩៣៩.៣៥៦	១.៩៧២.២៤៦	៧.៧៥៧.៤២៤	៧.៩៣៨.២៩០
ធំជាងពីរឆ្នាំ ដល់ប្រាំឆ្នាំ	-	-	-	-	-	-	-	-	-	-
			៦៤.០០០.០០០	៦៤.០០០.០០០	២៥៦.០០០.០០០	២៥៧.៦០០.០០០	២.០២៨.៣៥៦	២.២៥០.២៤៦	៨.១១៣.៤២៤	៩.០៥៣.២៤០

ការផ្លាស់ប្តូរអត្រាការប្រាក់ ត្រូវបានទូទាត់ស្របគ្នាជាមួយកាលបរិច្ឆេទផុតកំណត់នៃធាតុដែលការពារ។ សម្ព័ន្ធធនាគារ និងធនាគារនឹងធ្វើការទូទាត់ទៅលើតម្លៃលម្អៀងរវាងអត្រាការប្រាក់ថេរ និងអត្រាការប្រាក់អណ្តែតលើមូលដ្ឋានជាក់ស្តែង។

រាល់កិច្ចសន្យាប្តូរអត្រាការប្រាក់ទាំងអស់ដែលផ្លាស់ប្តូរតម្លៃអត្រាការប្រាក់អណ្តែត សម្រាប់តម្លៃនៃអត្រាការប្រាក់ថេរ ត្រូវបានកំណត់ជាការការពារហានិភ័យដើម្បីកាត់បន្ថយលំហូរសាច់ប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបង្កពីអត្រាការប្រាក់អថេរលើប្រាក់កម្ចី។ ការផ្លាស់ប្តូរអត្រាការប្រាក់ និងការទូទាត់ការប្រាក់លើឥណទានកើតឡើងក្នុងពេលដំណាលគ្នា ហើយសមតុល្យបង្កនៃមូលធន ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញទៅជាគណនីចំណេញ ឬខាតលើកាលបរិច្ឆេទដែលការទូទាត់អត្រាការប្រាក់អណ្តែតលើបំណុលដែលប៉ះពាល់ដល់ចំណេញ ឬខាត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៥. បំណុលភតិសន្យា

ការវិភាគបំណុលភតិសន្យារបស់សម្ព័ន្ធធនាគារ និងធនាគារដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលភតិសន្យាដែលមិនបានធ្វើអប្បបរមា								
តិចជាងមួយឆ្នាំ	១៣.០៦០.១៥៧	១២.៩៥៤.៥៥៣	៥២.២៤០.៦២៤	៥២.១៥៤.១៧៦	១២.៦៩៥.៣៤៣	១២.៦៣១.២០៧	៥០.៧៤១.៣៧២	៥០.៤៤០.៦០៨
មួយទៅប្រាំឆ្នាំ	២៣.០៨៧.៤៨៤	២៣.០៦១.២៩៦	៩២.៣៥១.៥៣៦	៩២.៤២១.៧១៦	២១.៤៨៤.៨០៨	២១.៤៨២.៣១៥	៨៧.៥៣៩.២៣២	៨៨.០៧៦.៣១៨
លើសពីប្រាំឆ្នាំ	៥.១២៩.៧៦១	៥.១២៥.២០៨	២០.៥១៩.០៤៤	២០.៦២៤.៩៦២	២.១៣៨.១៤៤	២.១៣១.៤០១	៨.៥៥២.៧៣៦	៨.៥៧៤.៨៨៩
បំណុលភតិសន្យាសរុបដែលមិនបានធ្វើអប្បបរមា	៤១.២៧៧.៤០២	៤១.១៤៥.០៥៧	១៦៥.១១១.២០៨	១៦៥.៦០០.៨៥៤	៣៦.៧១៨.៣៣៥	៣៦.៦៤៤.៩២៣	១៤៦.៨៧៣.៣៤០	១៤៧.០៩៥.៨១៥
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា								
រយៈពេលខ្លី	១២.៦៥១.១៧៦	១២.៥៤៥.៤៧៧	៥០.៦០៤.៧០៤	៥០.៤៩៥.៥៤៥	១២.៣០៤.៥៩០	១២.២៣៧.៣២៦	៤៩.២១៨.៣៦០	៤៩.២៥៥.២៣៧
រយៈពេលវែង	២២.៥៦១.៦៧៥	២២.៤៧៦.២៧១	៩០.២៤៦.៧០០	៩០.៤៦៦.៩៩១	២០.៥៨៤.៩៨០	២០.៥៤៦.២២៦	៨២.៣៣៩.៩២០	៨២.៦៩៨.៥៦០
សរុបតម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា	៣៥.២១២.៨៥១	៣៥.០២១.៧៤៨	១៤០.៨៥១.៤០៤	១៤០.៩៦២.៥៣៦	៣២.៨៨៩.៥៧០	៣២.៧៨៣.៥៥២	១៣១.៥៥៨.២៨០	១៣១.៩៥៣.៧៩៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៥. បំណុលភតិសន្យា (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣៥.០២១.៧៤៤	៣២.៥២៧.៦៨៧	១៤០.៩៦២.៥៣៦	១៣២.៨៧៥.៦០១	៣២.៧៨៣.៥៥២	៣០.៥៤៧.៣៤៤	១៣១.៩៥៣.៧៩៧	១២៤.៧៨៥.៩១៧
ការបន្ថែមក្នុងការិយបរិច្ឆេទ	៣.២៩២.៦៧៣	៤.៥១១.៧០៩	១៣.២២៦.៦៦៧	១៤.៣៦៧.១៦៧	៣.០៨៥.៨១៥	៤.៤៤៧.៣២៩	១២.៣៩៥.៧១៩	១៤.១០៥.០៧៦
ការទូទាត់ក្នុងការិយបរិច្ឆេទ	(៣.៥៦៣.៤១៥)	(៣.៥៥១.៦៤០)	(១៤.៣១៤.២៣៤)	(១៤.៤៥៨.៧២៦)	(៣.៣៩៧.៣៦៥)	(៣.៤៤៤.៤៧៦)	(១៣.៦៤៧.២១៥)	(១៤.០៣៤.៧៤៦)
ការបញ្ចប់ភតិសន្យាក្នុងការិយបរិច្ឆេទ	(៧៥.១៥៦)	(៣៥៥.៦៧០)	(៣០១.៩០២)	(១.៤៤៧.៩៣៣)	(៧៤.៧២៤)	(៣៥៤.២៤៩)	(៣០០.១៨២)	(១.៤៤២.១៤៤)
ការប្រាក់ក្នុងការិយបរិច្ឆេទ	៥៣២.៨៣៩	៥១១.១១២	២.១៤០.៤១៤	២.០៨០.៧៣៧	៤៩០.២១៧	៤៧៥.១៦៧	១.៩៦៩.២០២	១.៩៣៤.៤០៤
និយ័តម្ម	-	១១.៧៦១	-	៤៧.៨៧៩	-	(៣៨៥)	-	(១.៥៦៧)
លម្អៀងពីការប្តូរប័ណ្ណ	៤.១៦២	(៦.៨៦៩)	១៦.៧១៩	(២៧.៩៦៤)	២.០៧៩	១.១៥៤	៨.៣៥១	៤.៦៩៨
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៨៧៨.៧៩២)	(១.៤៦៤.៨២៩)	-	-	(៨២១.៣៩២)	(១.៣៧៧.៦៩៩)
នាចុងការិយបរិច្ឆេទ	៣៥.២១២.៨៥១	៣៣.៦៤៨.០៩០	១៤០.៨៥១.៤០៤	១៣៥.៩៧១.៩៣២	៣២.៨៨៩.៥៧០	៣១.៦៦៧.៨៨៤	១៣១.៥៥៨.២០២	១២៧.៩៦៩.៩៣៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៥. បំណុលភតិសន្យា (ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ការចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លី	៩៧២	៤៤០	៣.៩០៥	១.៧៩១	-	-	-	-
ការចំណាយទាក់ទងនឹងភតិសន្យាអចេរ	-	-	-	-	-	-	-	-
	៩៧២	៤៤០	៣.៩០៥	១.៧៩១	-	-	-	-

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ទូទាត់ការជួល	៣.៥៦៣.៤១៥	៣.៥៥២.០៨០	១៤.៣១៤.២៣៨	១៤.៤៦០.៥១៨	៣.៣៩៧.៣៦៥	៣.៤៤៨.៤៧៦	១៣.៦៤៧.២១៥	១៤.០៣៨.៧៤៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៦. អត្ថប្រយោជន៍និយោជិត

	កំណត់សម្គាល់	សម្ព័ន្ធធនាគារ				ធនាគារ			
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ មូលនិធិសោធននិវត្តន៍	(ក)	៩.០៣៣.៤៥៦	៦.៥៩៥.៤១១	៣៦.១៣៣.៨២៤	២៦.៥៤៦.៥៣០	៨.៩២៧.៦១២	៦.៥៣៣.៥៥៩	៣៥.៧១០.៤៤៨	២៦.២៩៧.៥៧៥
	(ខ)	១៤៤.២៧១	-	៥៧៧.០៨៤	-	១៤១.៩៥៦	-	៥៦៧.៨២៤	-
	(គ)	៤៦.៤៣៩	៣.៣៤៣.០៣៩	១៨៥.៧៥៦	១៣.៤៥៥.៧៣២	-	៣.២៤៩.៤៨៩	-	១៣.០៧៩.១៩៣
		៧២.៨៦៨	៧២.៦១២	២៩១.៤៧២	២៩២.២៦៣	៧១.៥៣៥	៧១.៣០២	២៨៦.១៤០	២៨៦.៩៩១
		៩.២៩៧.០៣៤	១០.០១១.០២២	៣៧.១៨៨.១៣៦	៤០.២៩៤.៥២៥	៩.១៤១.១០៣	៩.៨៥៤.៣៥០	៣៦.៥៦៤.៤១២	៣៩.៦៦៣.៧៥៩
រយៈពេលខ្លី រយៈពេលវែង		៣.៣៤៧.០២៤	៤.១១៣.៥៨២	១៣.៣៨៨.០៩៦	១៦.៥៥៧.១៦៨	៣.២៩០.៣៦៧	៤.០៥២.៨៨១	១៣.១៦១.៤៦៨	១៦.៣១២.៨៤៥
		៥.៩៥០.០១០	៥.៨៩៧.៤៨០	២៣.៨០០.០៤០	២៣.៧៣៧.៣៥៧	៥.៨៥០.៧៣៦	៥.៨០១.៤៦៩	២៣.៤០២.៩៤៤	២៣.៣៥០.៩១៤
		៩.២៩៧.០៣៤	១០.០១១.០២២	៣៧.១៨៨.១៣៦	៤០.២៩៤.៥២៥	៩.១៤១.១០៣	៩.៨៥៤.៣៥០	៣៦.៥៦៤.៤១២	៣៩.៦៦៣.៧៥៩
		សម្ព័ន្ធធនាគារ				ធនាគារ			
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេល ១ខែ រវាងពី ២ខែ ទៅ ៣ខែ រវាងពី ៤ខែ ទៅ ៦ខែ រវាងពី ៧ខែ ទៅ ១២ខែ លើសពី ១២ខែ		៧២.៨៦៨	៧២.៦១២	២៩១.៤៧២	២៩២.២៦៤	៧១.៥៣៥	៧១.៣០២	២៨៦.១៤០	២៨៦.៩៩០
		២.៧៣៦.២៩៩	៣.៣១១.៣២៦	១០.៩៤៥.១៩៦	១៣.៣២៨.០៨៧	២.៦៩២.២៨៥	៣.២៥៣.០០៩	១០.៧៦៩.១៤០	១៣.០៩៣.៣៦១
		-	៣៥៥.៧២២	-	១.៤៣១.៧៨១	-	៣៥៥.១៧០	-	១.៤២៩.៥៥៩
		៥៣៧.៨៥៧	៣៧៣.៩២២	២.១៥១.៤២៨	១.៥០៥.០៣៦	៥២៦.៥៤៧	៣៧៣.៤០០	២.១០៦.១៨៨	១.៥០២.៩៣៥
		៥.៩៥០.០១០	៥.៨៩៧.៤៨០	២៣.៨០០.០៤០	២៣.៧៣៧.៣៥៧	៥.៨៥០.៧៣៦	៥.៨០១.៤៦៩	២៣.៤០២.៩៤៤	២៣.៣៥០.៩១៤
		៩.២៩៧.០៣៤	១០.០១១.០២២	៣៧.១៨៨.១៣៦	៤០.២៩៤.៥២៥	៩.១៤១.១០៣	៩.៨៥៤.៣៥០	៣៦.៥៦៤.៤១២	៣៩.៦៦៣.៧៥៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៦. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយាល័យចន្លោះពេលបានបញ្ចប់				សម្រាប់ដំណាច់ការិយាល័យចន្លោះពេលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយាល័យចន្លោះពេល	៦.៥៩៥.៤១១	៥.៩៦១.៦២៧	២៦.៥៤៦.៥៣០	២៤.៣៥៣.២៤៦	៦.៥៣៣.៥៥៩	៥.៩១២.១១២	២៦.២៩៧.៥៧៥	២៤.១៥០.៩៧៧
ការបន្ថែម (កំណត់សម្គាល់ ៣២)	២.៤៥១.៩៧៣	២.២២៦.៨៦៨	៩.៤៤៩.៥៧៦	៩.០៦៥.៥៨០	២.៤០៧.៨៦៨	២.១៨៤.៤១៥	៩.៦៧២.៤០៦	៨.៩០៩.០៣៧
អត្ថប្រយោជន៍បានបង់	(១១.០០៨)	(១៣.៧៩០)	(៤៤.២១៩)	(៥៦.១៣៩)	(១១.០០៨)	(១៣.៧៩០)	(៤៤.២១៩)	(៥៦.១៣៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២.៩២០)	(១.១៦៤)	(១១.៧៣០)	(៤.៧៥៥)	(២.៤០៧)	(១.០៩១)	(១១.២៧៦)	(៤.៤៤១)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២០៦.៣៣៣)	(៣២៤.៦៦៤)	-	-	(២០៤.០៣៤)	(៣២៥.៣៣៤)
នាចុងការិយាល័យចន្លោះពេល	៩.០៣៣.៤៥៦	៨.១៧៣.៥៣៧	៣៦.១៣៣.៨២៤	៣៣.០២៩.២៦៤	៨.៩២៧.៦១២	៨.០៨៥.៦៤២	៣៥.៧១០.៤៤៨	៣២.៦៧៤.០៩៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៦. អត្ថប្រយោជន៍និយោជិត (ត)

(ខ) មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង
 បម្រែបម្រួលនៅក្នុងមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រងមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយាល័យឆ្នេរ៣ខែបានបញ្ចប់				សម្រាប់ដំណាច់ការិយាល័យឆ្នេរ៣ខែបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា	ថ្ងៃទី៣១ ខែមីនា	ថ្ងៃទី៣១ ខែមីនា	ថ្ងៃទី៣១ ខែមីនា	ថ្ងៃទី៣១ ខែមីនា	ថ្ងៃទី៣១ ខែមីនា	ថ្ងៃទី៣១ ខែមីនា	ថ្ងៃទី៣១ ខែមីនា
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយាល័យឆ្នេរ	-	-	-	-	-	-	-	-
ការបន្ថែម	១៤៤.៤៤២	-	៥៨០.២២៤	-	១៤២.១១០	-	៥៧០.៤៥៦	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៧១)	-	(៦៨៧)	-	(១៥៤)	-	(៦១៩)	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២.៤៥៣)	-	-	-	(២.៤១៣)	-
នាចុងការិយាល័យឆ្នេរ	១៤៤.២៧១	-	៥៧៧.០៨៤	-	១៤១.៩៥៦	-	៥៦៧.៤២៤	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៦. អត្ថប្រយោជន៍និយោជិត (ត)

(គ) អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ

ធនាគារបានអនុម័តនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីទូទាត់ផ្តាច់នូវអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈទៅឲ្យបុគ្គលិកនៅក្នុងខេត្តកោះកុង ឆ្នាំ២០២៥ ។

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយាល័យធ្វើទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយាល័យធ្វើទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយាល័យធ្វើទ								
ការបន្ថែម (កំណត់សម្គាល់ ៣២)	៣.៣៤៣.០៣៩ (១៥៩.៤៩៦)	២.៣៥៩.០៦៩ ៥០៧.៩០៤	១៣.៤៥៥.៧៣២ (៦៤០.៦៩៥)	៩.៦៣៦.៧៩៧ ២.០៦៧.៦៩៣	៣.២៤៩.៤៨៩ (១៦៤.៦៧៩)	២.២១៧.៤៣៤ ៥០០.២២០	១៣.០៧៩.១៩៣ (៦៦១.៥១៦)	៩.០៥៩.៤៥២ ២.០៣៦.៣៩៦
អត្ថប្រយោជន៍បានបង់	(៣.១៣១.៧៥៧)	(៧៥៦.៣៥៥)	(១២.៥៤០.២៦៤)	(៣.០៧៩.១២១)	(៣.០៨៤.៤១០)	(៦៧៤.៩៣៤)	(១២.៣៩១.៦៥២)	(២.៧៤៧.៦៥៦)
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	១៩	-	៧៦	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៥.៣៦៦)	(៧.៤៥៤)	(២១.៥៥៥)	(៣១.៩៧៤)	-	(១៨៩)	-	(៧៦៩)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២៧.៥៣៤)	(៩៦.១១០)	-	-	(២៥.៩៩៥)	(៩២.៣៣៩)
នាចុងការិយាល័យធ្វើទ	៤៦.៤៣៩	២.១០២.៧៦៨	១៤៥.៧៥៦	៤.៤៩៧.២៤៥	-	២.០៤២.៩៣១	-	៤.២៥៥.៤៨៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៧. ដើមទុន និង បុព្វលាភភាគហ៊ុន

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដើមទុនចុះបញ្ជីសរុបមាន ៤៣៣.១៦៣.០១៩ ភាគហ៊ុន ដែលមានតម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុង ១ ភាគហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានបង់រួចរាល់ទាំងស្រុងដោយភាគហ៊ុនិក និង អាស្រ័យទៅតាមចំណែកភាគហ៊ុនរបស់ពួកគេនៅក្នុងធនាគារដូចខាងក្រោម៖

ដើមទុន

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		
	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ភាគហ៊ុនគិតជាភាគរយ	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ភាគហ៊ុនគិតជាភាគរយ
ACLEDA Financial Trust	១២២.៦៩៤.០៦១	១២២.៦៩៤.០៦១	២៨,៣២៥%	១២២.៦៩៤.០៦១	១២២.៦៩៤.០៦១	២៨,៣២៥%
SMBC	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,០៦៦%	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,០៦៦%
COFIBRED S.A	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%
ORIX Corporation	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%
NHTPE Rumdul	១៥.១៦០.៧០៦	១៥.១៦០.៧០៦	៣,៥០០%	១៥.១៦០.៧០៦	១៥.១៦០.៧០៦	៣,៥០០%
Triodos Microfinance Fund	៦.២៧៤.៥៤២	៦.២៧៤.៥៤២	១,៤៤៨%	៦.២៧៤.៥៤២	៦.២៧៤.៥៤២	១,៤៤៨%
Triodos Fair Share Fund	៥.៣៦៥.៨៤៤	៥.៣៦៥.៨៤៤	១,២៣៨%	៥.៣៦៥.៨៤៤	៥.៣៦៥.៨៤៤	១,២៣៨%
Shareholders Legalised from ASA. Plc.	២៤.៩១៦.៨០៨	២៤.៩១៦.៨០៨	៥,៧៥២%	២៤.៩១៦.៨០៨	២៤.៩១៦.៨០៨	៥,៧៥២%
Public shareholders	៧៥.៤៣១.២៦២	៧៥.៤៣១.២៦២	១៧,៤១៤%	៧៥.៤៣១.២៦២	៧៥.៤៣១.២៦២	១៧,៤១៤%
	<u>៤៣៣.១៦៣.០១៩</u>	<u>៤៣៣.១៦៣.០១៩</u>	<u>១០០%</u>	<u>៤៣៣.១៦៣.០១៩</u>	<u>៤៣៣.១៦៣.០១៩</u>	<u>១០០%</u>

សម្បូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

១.៧៣២.៦៥២.០៧៦

១.៧៣២.៦៥២.០៧៦

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ភាគហ៊ុនិកពិតប្រាកដចំនួន ១១.៤៨៨ នៃ ASA. Plc. ដែលជាម្ចាស់ភាគហ៊ុនស្ថាប័នមួយរបស់ធនាគារ បានធ្វើឱ្យភាគហ៊ុនទាំងអស់របស់ខ្លួនស្របច្បាប់លើភាគហ៊ុនសរុប ១០៧.២០៤.៥៤៧ ស្មើនឹង ២៤,៧៤៩% នៃភាគហ៊ុនសរុបរបស់ធនាគារស្របតាមវិធានការដែលពាក់ព័ន្ធ ច្បាប់និងបទប្បញ្ញត្តិពី ន.ម.ក។ បន្ទាប់ពីធ្វើឱ្យស្របច្បាប់ ៤% នៃភាគហ៊ុនរបស់ធនាគារស្មើនឹង ១៧.៣២៦.៥២១ ភាគហ៊ុន នឹងត្រូវបានបង្ហាញនៅលើទីផ្សារមូលហ្មតកម្ពុជា។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ASA. Plc. បានបន្ថែមភាគហ៊ុនស្របច្បាប់ នៅលើទីផ្សារមូលហ្មតកម្ពុជាចំនួន ៦៤.៩១៥.១៩០ ភាគហ៊ុនដែលស្មើនឹង ១៤,៩៨៦%។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៧. ដើមទុន និង បុព្វលាភភាគហ៊ុន (ត)

បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុនតំណាងឱ្យចំនួនដែលលើសឆ្លងទឹកប្រាក់ដែលធនាគារបានទទួលពីការបោះផ្សាយភាគហ៊ុនថ្មី ហើយការទូទាត់ចំណាយប្រតិបត្តិការដែលទាក់ទងដោយផ្ទាល់លើការបោះផ្សាយ នឹងតម្លៃចារឹកនៃភាគហ៊ុនដែលបានបោះផ្សាយ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅក្នុងផ្សារមូលបត្រកម្ពុជា (ផមក)។ ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយមានចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុនដែលមានតម្លៃចារឹក ៤.០០០ រៀល (០,៩៨ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុនហើយតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង ១៦.២០០ រៀល (៣,៩៧ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន។ ធនាគារបានទទួលសាច់ប្រាក់ពីការបោះផ្សាយភាគហ៊ុនថ្មីចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងមានចំណាយប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយមូលបត្រកម្ពុជាសិទ្ធិជាសាធារណៈដំបូងចំនួន ១.០៣១.០២៥ ដុល្លារអាមេរិក ដោយទទួលបានបុព្វលាភភាគហ៊ុនចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៤៨.២៣៥.៤៥៩ ពាន់រៀល)។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ភាគហ៊ុនបានអនុម័តឱ្យកែប្រែលក្ខន្តិកៈទាក់ទងនឹងការបង្កើនដើមទុនសម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។ លក្ខន្តិកៈត្រូវបានអនុម័តដោយធនាគារធាតុ នៃ កម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រៀងគ្នា។

២៨. ចំណូលការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទាននិងបុរេបទាន	១៩៦.៩៩១.១២៤	១៩០.៧១៧.១៩៩	៧៩១.៣១៣.៣៤៥	៧៧៦.៤០៩.៧១៧	១៨៨.៤៥៦.៨៦៥	១៨៣.១៤៨.៦៤៤	៧៥៧.០៣១.២២៧	៧៤៥.៥៩៨.១៣០
ការវិនិយោគហិរញ្ញវត្ថុ	១.៨៣៥.៤៧៩	១.៧១៧.៦៩៧	៧.៣៧៣.១១៩	៦.៩៩២.៧៤៤	១.៨៣៥.៤៧៩	១.៧១៧.៦៩៧	៧.៣៧៣.១១៩	៦.៩៩២.៧៤៤
ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ៖								
ធនាគារនៅក្នុងប្រទេសកម្ពុជា	១.០៧៧.៥០៩	៨៩.៦៧៣	៤.៣២៨.៣៥៤	៣៦៥.០៥៩	១.០៧១.៤៣១	៨០.៤០៧	៤.៣០៣.៩៣៩	៣៦៧.៣៣៦
ធនាគារនៅក្រៅប្រទេសកម្ពុជា	៨.១៩៨.៣៥៦	២.៧៩០.៩៧១	៣២.៩៣២.៧៩៦	១១.៣៦២.០៤៣	៨.១៩៨.៣៥៦	២.៧៩០.៩៧១	៣២.៩៣២.៧៩៦	១១.៣៦២.០៤៤
ធនាគារធាតុ នៃ កម្ពុជា	១១៩.៤៦៦	១៤០.៤១៨	៤៧៩.៨៩៥	៥៧១.៦៤២	១១៤.២៦២	១៣៩.៥៥៥	៤៥៨.៩៩០	៥៦៨.២៩១
	២០៨.២២១.៩៣៤	១៩៥.៤៥៥.៩៩៤	៨៣៦.៤២៧.៥០៩	៧៩៥.៧០១.២០៥	១៩៥.៦៧៦.៣៩៣	១៨៧.៨៧៧.៣១៤	៨០២.១០០.០៧១	៧៦៤.៨៤៨.៥៤៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៩. ចំណាយការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ៖								
ប្រាក់បញ្ញើមានកាលកំណត់	៣.៩៩៩.៥២៦	៤.៥៦៧.២៧០	១៦.០៦៦.០៩៦	១៨.៥៩៣.៣៥៦	៣.៣៧៩.៤២៣	៣.៩៣៩.៣១២	១៣.៥៧៦.៧៤៩	១៦.០៣៦.៩៣៩
ប្រាក់បញ្ញើសន្សំ	៤៣.៣៩៣	៣០.៧៩៤	១៧៤.៣១០	១២៥.៣៦២	៣៨.៥៣៨	២៧.២១៧	១៥៤.៨០៧	១១០.៨០០
គណនីចរន្ត	២៥.៧៣៥	១៤.៤៦៥	១០៣.៣៧៧	៥៨.៨៨៧	២៥.៧៣៥	១៤.៤៦៥	១០៣.៣៧៧	៥៨.៨៨៧
ប្រាក់បញ្ញើរបស់អតិថិជន៖								
ប្រាក់បញ្ញើមានកាលកំណត់	៤៧.០០៣.៥៦១	៥៥.១៧៨.៤៩៣	១៨៨.៨១៣.៣០៥	២២៤.៦៣១.៦៤៥	៤៥.០២៦.៥២៥	៥៤.២៣៣.៩៩៤	១៨០.៨៧១.៥៥២	២២០.៧៨៦.៥៩០
ប្រាក់បញ្ញើសន្សំ	៦.៩៩១.២៣២	៥.៧៥៨.៣២១	២៨.០៨៣.៧៧៩	២៣.៤៤២.១២៥	៦.៧៨៦.៣៥៣	៥.៩៩២.១៩៥	២៧.២៦០.៧៨០	២២.៧៦៥.៨២៦
គណនីចរន្ត	៣.៣៩៦.០៦៩	២.៣៨៧.៧០៥	១៣.៦៤២.០០៩	៩.៧២០.៣៤៧	៣.៣៩៥.៤៦៤	២.៣៨៧.៣៤៩	១៣.៦៣៩.៥៧៩	៩.៧១៨.៨៩៨
ប្រាក់កម្ចី	១១.៨៧៩.៧៤៧	១៧.៥១៧.៣៥៤	៤៧.៧២០.៩៤៤	៧១.៣១៣.១៤៨	១១.៦៧០.៦០៣	១៧.២០៧.៥៥៨	៤៦.៨៨០.៨១២	៧០.០៥១.៩៦៩
បំណុលបន្ទាប់បន្សំ	៦.០២៨.៨៤០	២.០៧១.៧៦៨	២៤.២១៧.៨៥០	៨.៤៣៤.១៦៨	៦.០២៨.៨៤០	២.០៧១.៧៦៨	២៤.២១៧.៨៥០	៨.៤៣៤.១៦៨
ចំណាយការប្រាក់លើភតិសន្យា	៥៣២.៨៣៩	៥១១.១១២	២.១៤០.៤១៤	២.០៨០.៧៣៧	៤៩០.២១៧	៤៧៥.១៦៧	១.៩៦៩.២០២	១.៩៣៤.៤០៤
	៧៩.៩០០.៩៤២	៨៨.០៣៧.២៨២	៣២០.៩៦២.០៨៤	៣៥៨.៣៩៩.៧៧៥	៧៦.៨៤២.០៩៤	៨៥.៩៤៩.០២៥	៣០៨.៦៧៤.៧០៨	៣៤៩.៨៩៨.៤៤១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣០. ចំណូលកម្រៃ និង ជើងសា

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កម្រៃពីម៉ាស៊ីនអេធីអ៊ីម	៣.៣៦០.៥៣៣	៣.៤៤៨.៩៣២	១៣.៤៩៩.២៦១	១៤.០៤០.៦០២	៣.៣៤៥.១១០	៣.៤៣៥.៩៧១	១៣.៤៣៧.៣០៧	១៣.៩៨៧.៨៣៨
កម្រៃជើងសា	២.៧៨៨.៦៣៣	២.៨១១.៦០៨	១១.២០១.៩៣៩	១១.៤៤៦.០៥៦	២.៧៤៥.៣២៩	២.៧៧៨.១០៦	១១.០២៧.៩៨៧	១១.៣០៩.៦៧០
កម្រៃជើងសា បានពីភ្នាក់ងារធានារ៉ាប់រង	១.៤៩២.៦៤០	១.៦៣៩.៤៣០	៥.៩៩៥.៩៣៥	៦.៦៧៤.១២០	១.៤៦៩.៦០៦	១.៦១៩.៧៥៧	៥.៩០៣.៤០៧	៦.៥៩៤.០៣១
កម្រៃពីការបណ្តុះបណ្តាល	១.៤៥៦.៦២០	១.១៣១.៤៦៣	៥.៨៥១.២៤៣	៤.៦០៦.១៨៦	១៥.០១៩	១៥.០០៩	៦០.៣៣១	៦១.១០២
កម្រៃពីសេវាប្រាក់បញ្ញើ	៣១៣.០៣២	២១៨.៤៣៨	១.២៥៧.៤៥០	៨៨៩.២៦១	២៥៧.១៩៤	១៦៨.៤៨១	១.០៣៣.១៤៨	៦៨៥.៨៨៦
កម្រៃពីការធានា	១៦៤.៧៨៥	១៩៨.៣៥២	៦៦១.៩៤១	៨០៧.៤៩១	១៦៤.៧៨៦	១៩៧.៦១០	៦៦១.៧៨៥	៨០៤.៤៧០
កម្រៃផ្សេងៗ	២.២១០.៦៣០	១.៤០៨.០៥០	៨.៨៨០.១០០	៥.៧៣២.១៧១	១.៧៦២.៦៧២	១.២៩១.៤៤៨	៧.០៤០.៦៥៣	៥.២៥៧.៤៨៤
	១១.៧៨៦.៨៧៣	១០.៨៥៦.២៧៣	៤៧.៣៤៧.៨៦៩	៤៤.១៩៥.៨៨៧	៩.៧៥៩.៦៧៦	៩.៥០៦.៣៨២	៣៩.២០៤.៦១៨	៣៨.៧០០.៤៨១

កម្រៃជើងសាពីការទូទាត់ ចំនួន ១.៤០៥.៩០០ រៀល (សមមូលនឹង ៣៥០ ដុល្លារអាមេរិក) និង ៤៨៩ ដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ ត្រូវបានទទួលស្គាល់សម្រាប់ដំណាច់ការិយវិធាន ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ១.៦៧៩.៦០០ រៀល (សមមូលនឹង ៤១៣ ដុល្លារអាមេរិក) និង ៩១៦ ដុល្លារអាមេរិក រៀងគ្នា) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣១. ចំណូលផ្សេងៗ-សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធីឆ្នេរ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធីឆ្នេរ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញពីការប្តូររូបិយប័ណ្ណរទេះស-សុទ្ធ	៧.១១៧.០៣៩	៥.២២៨.៧៣២	២៨.៥៨៩.១៤៦	២១.២៨៦.១៦៨	៧.០៧៥.៨០៥	៥.២០១.៥៦៩	២៨.៤២៣.៥០៩	២១.១៧៥.៥៨៧
ខាតរូបិយប័ណ្ណសុទ្ធពីសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	(១១៨.៤៦៧)	-	(៤៧៥.៨៨២)	-	-	-	-	-
(ខាត)/ចំណេញពីការលក់ទ្រព្យសម្បត្តិ និង បរិក្ខារ និងគតិសន្យា	(៨.៧៦៧)	២៣៧.២០៦	(៣៥.២១៧)	៩៦៥.៦៦៦	(៣.៣៣២)	២៣៧.៥០១	(១៣.៣៨៥)	៩៦៦.៨៦៧
ចំណូលភាគលាភ	២៦៤	២៣៣	១.០៦០	៩៤៩	២៦៤	២៣៣	១.០៦០	៩៤៩
ចំណូលផ្សេងៗ	២៤៨.៩៧៤	២៦៣.០០២	១.០០០.១២៩	១.០៧០.៦៨០	៧៣.០០០	៩៤.៩៧៦	២៩៣.២៤២	៣៨៦.៦៤៧
	<u>៧.២៣៩.០៤៣</u>	<u>៥.៧២៩.១៧៣</u>	<u>២៩.០៧៩.២៣៦</u>	<u>២៣.៣៦៣.៨៦៣</u>	<u>៧.១៤៩.៧៣៧</u>	<u>៥.៥៣៤.២៧៩</u>	<u>២៨.៧០៤.៤២៦</u>	<u>២២.៥៣០.០៥០</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣២. ចំណាយប្រតិបត្តិការផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បៀវត្ស និង ប្រាក់ឈ្នួល	៤៣.៥០៤.៦២៩	៤១.៤៣៩.៤៤០	១៧៤.៧៥៤.០៩៥	១៦៨.៦៩៩.៩៦០	៤១.៣៣៣.៤៩៨	៣៩.៤៩១.៥៩៧	១៦៦.០៣៦.៦១១	១៦០.៧៧០.២៩១
ចំណាយរំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៤)	៦.៩៣២.៧៥១	៦.១៥៤.៥៣៩	២៧.៤៤៨.៨៦១	២៥.០៥៥.១២៨	៦.៤០៤.៥៤៨	៥.៧០៨.២២៩	២៥.៧២៧.០៦៩	២៣.២៣៨.២០០
ចំណាយអត្ថប្រយោជន៍និយោជិតផ្សេងៗ	៤.៥៣១.៤០៨	៣.៣១១.៣៩៣	១៨.២០២.៦៦៦	១៣.៤៨០.៦៨១	៤.៣២៥.៩១០	៣.២០៦.៨៣៥	១៧.៣៨៩.២៣១	១៣.០៥៥.០២៥
ចំណាយជួសជុល និង ថែទាំ	៣.៣២៦.៣៤២	៣.៤៤៧.២៤៩	១៣.៣៦១.៩១៦	១៥.៦៦២.១៥១	៣.១២៥.៨១៧	៣.៧៥១.៣៤៧	១២.៥៧២.៤៧៥	១៥.២៧១.៧៣៤
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ ១៦)	៣.២១០.១៦៥	៣.១៧៤.៤៩៧	១២.៤៩៥.២៣៣	១២.៩២៣.៣៧៧	៣.០៨៥.០៦៥	៣.០៥៤.៦៨៥	១២.៣៩២.៧០៦	១២.៤៥១.៩០៧
ចំណាយអត្ថប្រយោជន៍ប្រាក់បំណាច់អតិថិភាពការងារ (កំណត់សម្គាល់ ២៦(ក))	២.៤៥១.៩៧៣	២.២២៦.៨៦៨	៩.៨៤៩.៥៧៦	៩.០៦៥.៥៨០	២.៤០៧.៨៦៨	២.១៨៤.៤១៥	៩.៦៧២.៤០៦	៨.៩០៩.០៣៧
ចំណាយបរិក្ខារការិយាល័យ	១.៦៤៩.៦៧០	១.៥២៤.៥៤៦	៦.៦២៦.៧២៤	៦.២០៦.៤២៧	១.៥៤០.២៩១	១.៤១៤.៥៥០	៦.១៨៧.៣៤៩	៥.៧៥៤.៦៣៣
ចំណាយរំលស់លើទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១៥)	១.៤៨១.៣៣៧	៦៧៩.៩៩៩	៥.៩៥០.៥៣១	២.៧៦៨.២៧៦	១.៣៨៧.២០៥	៦៣៧.០៩៩	៥.៥៧២.៤០២	២.៥៩៣.៦៣០
ចំណាយទឹកភ្លើង	១.៤៥៧.០០៥	១.៥៣៩.៤៧២	៥.៨៣៦.៧២១	៦.២៦៧.១៩១	១.៣៥៦.៥៤៤	១.៤៤៦.៧០១	៥.៤៤៩.២៣៧	៥.៨៨៩.៥២០
ចំណាយទំនាក់ទំនង	១.១៧៧.៧៤៥	១.២៥២.៤៤៩	៤.៧៣១.១៦២	៥.០៩៨.៧២០	៩៧៥.៣២៧	៩៥៥.២១៦	៣.៩១៧.៨៨៩	៣.៨៨៨.៦៨៤
ចំណាយការធ្វើដំណើរ	៥៤៤.៣៤១	៧២៧.៩៦៦	២.១៨៦.៦១៨	២.៩៦៣.៥៥០	៤៦៣.៦០៨	៦៣៤.២១៣	១.៨៦២.៣១៣	២.៥៨១.៨៨១
ចំណាយកម្រៃអាជ្ញាបណ្ណ	៣០៤.៤៦៣	២៩៩.៦២៥	១.២២៣.០២៨	១.២១៩.៧៧៣	២៩៦.៧១៧	២៩២.៧៣៤	១.១៩១.៩១២	១.១៩១.៧២០
ការចំណាយលើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ (កំណត់សម្គាល់ ២៦(គ))	(១៥៩.៤៩៦)	៥០៧.៩០៨	(៦៤០.៦៩៥)	២.០៦៧.៦៩៣	(១៦៤.៦៧៩)	៥០០.២២០	(៦៦១.៥១៦)	២.០៣៦.៣៩៦
ចំណាយផ្សេងៗ (*)	៥.១២៨.០៥៥	៤.៣៥៧.៦៨៦	២០.៥៩៩.៣៩៥	១៧.៧៤០.១៣៩	៤.៥៦២.១២០	៣.៥៥៨.៧០០	១៨.៣២៦.០៣៨	១៤.៤៨៧.៤៦៨
	៧៥.៥៣៦.៤២៨	៧១.០៤៣.៦៣៧	៣០៣.៤២៩.៨៣១	២៨៩.២១៨.៦៤៦	៧១.១០៦.៨៣៩	៦៦.៨៤៤.៥៤១	២៨៥.៦៣៦.១៧២	២៧២.១២៤.១២៦

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប្រាក់បៀវត្ស និងប្រាក់ឈ្នួលចំនួន ១៣.១៩២ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ១២.៧៧៥ ដុល្លារអាមេរិក) ត្រូវបានទូទាត់ឱ្យនិយោជិតរបស់ធនាគារដែលមានតួនាទីជាអ្នកធ្វើប្រតិបត្តិការជាភ្នាក់ងារទូទាត់សាច់ប្រាក់។ ចំណាយខាងលើរួមមានការចំណាយសម្រាប់ ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ ហើយទាក់ទិននឹងសម្ភារផ្គត់ផ្គង់ការិយាល័យ ចំនួន ១២៣ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខាររំពាក់ចំនួន ២៧៦ ដុល្លារអាមេរិក និងកម្រៃសមាជិកភាពចំនួន ៣.២១៦ ដុល្លារអាមេរិក (១២.៩១៦.៦៦៧ រៀល) (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ សម្ភារផ្គត់ផ្គង់ការិយាល័យចំនួន ១៧៣ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខាររំពាក់ចំនួន ៣៧៣ ដុល្លារអាមេរិក និងកម្រៃសមាជិកភាពចំនួន ៣.១៧៣ ដុល្លារអាមេរិក (១២.៩១៦.៦៦៧ រៀល)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣២. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប្រាក់បៀវត្ស និងប្រាក់ឈ្នួល ចំនួន ៧.៧៤៣ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ៨.៥៨១ ដុល្លារអាមេរិក) ត្រូវបានទូទាត់ឱ្យនិយោជិតរបស់ធនាគារដែលមានតួនាទីជាអ្នកធ្វើប្រតិបត្តិការជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ច។ ចំណាយខាងលើរួមមានការចំណាយសម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ច ហើយទាក់ទិននឹងសម្ភារធុត់ផ្គង់ការិយាល័យ ចំនួន ២៤ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ចំនួន ១.៦៨៧ ដុល្លារអាមេរិក កម្រៃសមាជិកភាពចំនួន ២.៦៩៧ ដុល្លារអាមេរិក (១០.៨៣៣.៣៣៣ រៀល) ចំណាយភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ច ចំនួន ១២៤ ដុល្លារអាមេរិក (៥០០.០០០ រៀល) (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ សម្ភារធុត់ផ្គង់ការិយាល័យចំនួន ១០២ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ចំនួន ១.៧២១ ដុល្លារអាមេរិក កម្រៃសមាជិកភាពចំនួន ២.៦៦១ ដុល្លារអាមេរិក (១០.៨៣៣.៣៣៣ រៀល) ចំណាយភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ច ចំនួន ១៤៧ ដុល្លារអាមេរិក (៦០០.០០០ រៀល) និងសេវាថែទាំប្រព័ន្ធប្រចាំឆ្នាំ និងគាំទ្រសេវារក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ច ចំនួន ១.៩២៥ ដុល្លារអាមេរិក) ។

(*) នេះរួមបញ្ចូលកម្រៃសវនកម្មដែលបានចំណាយ ឬ ត្រូវបង់ទៅឱ្យក្រុមហ៊ុន PricewaterhouseCoopers (Cambodia) Ltd. និង PricewaterhouseCoopers (Lao) Sole Company Limited ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែបានបញ្ចប់			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល (កំណត់ សម្គាល់ ៥)
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់ សម្គាល់ ៥)
ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុតាមច្បាប់	៦៦.៨១៨	៨០.២២៥	២៦៨.៤០៨	៣២៦.៥៩៦	៦៣.០០០	៦៣.០០០	២៥៣.០៧១	២៥៦.៤៧៣
សេវាកម្ម Assurance ផ្សេងៗ	-	-	-	-	-	-	-	-
សេវាកម្មពន្ធ	-	-	-	-	-	-	-	-
សេវាកម្មផ្សេងៗ	៥.៤៥៥	-	២១.៩១៣	-	៥.៤៥៥	-	២១.៩១៣	-
សរុប	៧២.២៧៣	៨០.២២៥	២៩០.៣២១	៣២៦.៥៩៦	៦៨.៤៥៥	៦៣.០០០	២៧៤.៩៨៤	២៥៦.៤៧៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៣. សារពើពន្ធ

(ក) បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលពន្ធលើប្រាក់ចំណេញប្រចាំការិយបរិច្ឆេទ	៧.៩៤៣.៦៣៣	១៦.៣៩៥.៧៦០	៣១.៧៧៤.៥៣២	៦៥.៩៩២.៩៣៤	៧.០៦៧.៩៩២	១៤.៤៩៣.៧០៦	២៨.២៧១.៩៦៨	៥៩.៩៤៧.១៦៧

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	១៦.៣៩៥.៧៦០	៣.៧៩១.៥១៦	៦៥.៩៩២.៩៣៤	១៥.៤៨៤.៣៤៣	១៤.៤៩៣.៧០៦	២.៣១៩.០៤០	៥៩.៩៤៧.១៦៧	៩.៤៧៣.៤៤២
ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	៩.៤៥៦.៧៩៦	៤.៤២៩.៥០៧	៣៧.៩៤៧.៩៥០	១៨.០៣២.៥២៣	៨.៤៩៤.០១៩	៣.៩១៣.៥២០	៣៥.៧២៧.២៧៤	១៥.៩៣១.៩៤០
ពន្ធលើប្រាក់ចំណេញបានបង់	(១៧.៩១១.៦០៤)	(៤.៤០០.៥៥៥)	(៧១.៩៥០.៩១៣)	(១៩.៥៤៣.០៥៩)	(១៦.៧១៩.៧៣៣)	(៣.៦៥៥.៧៣៤)	(៦៧.១៦៣.១៦៧)	(១៤.៨៤២.៥០៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	២.៦៨១	-	១០.៧៧០	-	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២៦៦.២០៩)	(១៥៥.៦៩៦)	-	-	(២៣៩.៣០៦)	(១០៩.៧៧៤)
នាចុងការិយបរិច្ឆេទ	៧.៩៤៣.៦៣៣	៣.៤២០.៤៦៨	៣១.៧៧៤.៥៣២	១៣.៨២២.១១១	៧.០៦៧.៩៩២	២.៥៧៦.៨៦២	២៨.២៧១.៩៦៨	១០.៤១៣.០៩៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៣. សារពើពន្ធ (ត)

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយធានី ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយធានី ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ពន្ធលើប្រាក់ចំណេញក្នុងការិយធានី	៩.៤៥៦.៧៩៦	៤.៤២៩.៥០៧	៣៧.៩៨៧.៩៥០	១៨.០៣២.៥២៣	៨.៨៩៤.០១៩	៣.៩១៣.៥២០	៣៥.៧២៧.២៧៤	១៥.៩៣១.៩៤០
ចំណាយពន្ធពន្យារ	១.០៥៦.៤៨៦	២.១៤៩.៧៣៩	៤.២៤៣.៩០៤	៨.៧៥១.៥៨៧	១.១២៤.៨៦៦	២.០៥៩.៩៣៥	៤.៥១៨.៥៨៧	៨.៣៨៩.៩៩៥
	១០.៥១៣.២៨២	៦.៥៧៩.២៤៦	៤២.២៣១.៨៥៤	២៦.៧៨៤.១១០	១០.០១៨.៨៨៥	៥.៩៧៣.៤៥៥	៤០.២៤៥.៨៦១	២៤.៣២១.៩៣៥

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយធានី ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយធានី ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៥៣.៣០០.៣២៣	៣៣.១៣៦.៧៩៩	២១៤.១០៧.៣៩៨	១៣៤.៨៩៩.៩០៨	៥១.១៤៤.០១៣	៣០.៥១៤.៨២២	២០៥.៤៤៥.៥០១	១២៤.២២៥.៨៤១
ពន្ធត្រូវបានគណនាតាមអត្រាពន្ធក្នុងប្រទេស ដែលអនុវត្តចំពោះ								
ប្រាក់ចំណេញជាប់ពន្ធនៅក្នុងប្រទេសរៀងៗខ្លួន	១០.៦០៦.៤៧៤	៦.៦៣៧.២៨៤	៤២.៦០៦.២០៦	២៧.០២០.៣៨៣	១០.២២៨.៨០៣	៦.១០២.៩៦៤	៤១.០៨៩.១០២	២៤.៨៤៥.១៦៦
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	១២១.០២១	-	៤៨៦.១៤១	-	៩៦.៣៨៧	-	៣៨៧.០២៦	-
ការទទួលស្គាល់ពន្ធពន្យារដែលមិនទទួលស្គាល់ពីមុន	(១៣០.២៣៦)	(៥៨.០៣៤)	(៥២៣.១៥៤)	(២៣៦.២៧៣)	(៩៨.០១៤)	(១២៩.៥០៩)	(៣៩៣.៧២២)	(៥២៧.២៣១)
និយ័តកម្មសម្រាប់ពន្ធបច្ចុប្បន្ន នៃការិយធានីច្រើនពីមុន	(៨៣.៩៧៧)	-	(៣៣៧.៣៣៥)	-	(២០៨.២៥១)	-	(៨៣៦.៥៤៥)	-
ការមិនទទួលស្គាល់ខាតតាមពន្ធ	-	-	-	-	-	-	-	-
	១០.៥១៣.២៨២	៦.៥៧៩.២៤៦	៤២.២៣១.៨៥៤	២៦.៧៨៤.១១០	១០.០១៨.៨៨៥	៥.៩៧៣.៤៥៥	៤០.២៤៥.៨៦១	២៤.៣២១.៩៣៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៣. សារពើពន្ធ (ត)

(ឃ) ការសន្មត់ និងការប៉ាន់ប្រមាណ ពន្ធមិនច្បាស់លាស់

ពន្ធត្រូវបានគណនាលើមូលដ្ឋាននៃការបកស្រាយលើបទប្បញ្ញត្តិពន្ធបច្ចុប្បន្ន ដែលបានអនុម័តនាការិយាល័យច្បាប់នៃរបាយការណ៍។ អ្នកគ្រប់គ្រងវាយតម្លៃជាប្រចាំលើស្ថានភាពនៃប្រកាសពន្ធដែលស្របជាមួយបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលត្រូវបានបកស្រាយ ។ ច្បាប់នេះបង្កើតនូវបទប្បញ្ញត្តិដែលសមស្រប លើមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលបានរំពឹងទុកថានឹងត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលតាមកាលកំណត់ ហើយការកំណត់នៃបំណុលពន្ធនឹងត្រូវបានធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយ នៃបញ្ហាទាំងនេះខុសគ្នាពីចំនួនទឹកប្រាក់ដែលបានកត់ត្រាដំបូង ភាពខុសគ្នាទាំងនេះនឹងប៉ះពាល់ដល់បំណុលពន្ធ និងសមតុល្យក្នុងការិយាល័យច្បាប់ដែលការកំណត់ត្រូវបានធ្វើឡើង។

៣៤. ចំណេញក្នុងមួយភាគហ៊ុន

តារាងខាងក្រោមនេះបង្ហាញពីប្រាក់ចំណេញរបស់ធនាគារ ដែលប្រើប្រាស់ក្នុងការគណនាចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន និងចំណេញក្នុងមួយភាគហ៊ុនថយចុះ សម្រាប់រយៈពេលដែលបានបង្ហាញ៖

	សម្រាប់ដំណាច់ការិយាល័យច្បាប់ ៣ខែបានបញ្ចប់			
	ថ្ងៃទី៣១ខែមីនា	ថ្ងៃទី៣១ខែមីនា	ថ្ងៃទី៣១ខែមីនា	ថ្ងៃទី៣១ខែមីនា
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់ចំណេញផ្តល់ជូនភាគហ៊ុនរបស់ធនាគារ	៤២.៧១៩.២៨៩	២៦.៥៤៤.៤២៨	១៧១.៦០៣.៣៨៤	១០៨.០៦២.៣៦៦
ចំនួនភាគហ៊ុនគិតជាមធ្យម	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	0,១0	0,0៦	0,៤0	0,២៥
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	0,១0	0,0៦	0,៤0	0,២៥

ធនាគារ ពុំមានភាគហ៊ុនថយចុះជាសក្តានុពលគិតត្រឹមកាលបរិច្ឆេទនៃការរាយការណ៍។ ដូច្នេះចំណេញក្នុងមួយភាគហ៊ុនថយចុះស្មើនឹងចំណេញមូលដ្ឋានក្នុងមួយភាគហ៊ុន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៥. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ	៦០៦.៤៥៩.៤០៥	៥៩៤.៣៣៤.៦២៨	២.៤២៥.៨៣៧.៦២០	២.៤០១.៧០៦.២៣២	៥៩៥.៩៦៦.០៩៤	៥៨៤.០៧៣.២៨៩	២.៣៨៣.៨៦៤.៣៧៦	២.៣៦០.២៤០.១៦១
ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ៖								
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា៖								
គណនីចរន្ត	១.២៩០.១៣២.៨២៦	១.១៧២.១៣៨.៤១៨	៥.១៦០.៥៣១.៣០៤	៤.៧៣៦.៦១១.៣៤៧	១.២៩០.១៣២.៨២៦	១.១៧២.១៣៨.៤១៨	៥.១៦០.៥៣១.៣០៤	៤.៧៣៦.៦១១.៣៤៧
មូលបត្រប្រាក់បញ្ញើអាចជួញដូរបានដែលមាន កាលកំណត់ បីខែ ឬតិចជាងបីខែ	១៦៤.៤១៥.៧២១	២៤៣.៧១៨.៥៨១	៦៥៧.៦៦២.៨៨៤	៩៨៤.៨៦៦.៧៨៦	១៦៤.៤១៥.៧២១	២៤៣.៧១៨.៥៨១	៦៥៧.៦៦២.៨៨៤	៩៨៤.៨៦៦.៧៨៦
សមតុល្យនៅធនាគារផ្សេងៗ៖								
គណនីចរន្ត	២៥៦.០០៣.៦១១	៤០៣.៤៤៦.៧៣៧	១.០២៤.០១៤.៤៤៤	១.៦៣០.៣២៨.២៦៤	២០៦.៥៤២.០១៣	៣៦៩.០២១.៧៦៦	៨២៦.១៦៨.០៥២	១.៤៩១.២១៦.៩៥៦
ប្រាក់បញ្ញើមានកាលកំណត់ដែលមានកាល កំណត់ បីខែ ឬតិចជាងបីខែ	៨៧១.៥៥៦.៤៩៥	២០.៣៧៨.៦២៨	៣.៤៨៦.២២៥.៩៨០	៨២.៣៥០.០៣៦	៨៧១.៧៤១.០៥៥	១៩.៨៧៧.៥០៧	៣.៤៨៧.១២៤.២២០	៨០.៣២៥.០០៦
	<u>៣.១៨៨.៥៦៨.០៥៨</u>	<u>២.៤៣៤.០១៦.៩៩២</u>	<u>១២.៧៥៤.២៧២.២៣២</u>	<u>៩.៨៣៥.៨៦២.៦៦៥</u>	<u>៣.១២៨.៨៣៧.៧០៩</u>	<u>២.៣៨៨.៨២៩.៥៦១</u>	<u>១២.៥១៥.៣៥០.៨៣៦</u>	<u>៩.៦៥៣.២៦០.២៥៦</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៦. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

ផ្នែកនេះបង្កើតឡើងដើម្បីវិភាគបំណុលសុទ្ធ និងបម្រែបម្រួលនៅក្នុងបំណុលសុទ្ធសម្រាប់ការិយបរិច្ឆេទនីមួយៗ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៣.១៨៨.៥៦៨.០៥៨	២.៤៣៤.០១៦.៩៩២	១២.៧៥៤.២៧២.២៣២	៩.៨៣៥.៨៦២.៦៦៥	៣.១២៨.៨៣៧.៧០៩	២.៣៨៨.៨២៩.៥៦១	១២.៥១៥.៣៥០.៨៣៦	៩.៦៥៣.២៦០.២៥៦
ប្រាក់កម្ចី	(៥៥២.០២៩.៥៩៩)	(៦៩៨.២៤២.១៨០)	(២.២០៨.១១៨.៣៩៦)	(២.៨២១.៥៩៦.៦៤៩)	(៥៤២.៦០១.៣៤២)	(៦៨៥.៦៨១.៩៨៥)	(២.៧៧០.៤០៥.៣៦៨)	(២.៧៧០.៨៤០.៩០១)
បំណុលបន្ទាប់បន្សំ	(២៣២.៧១៧.២១៤)	(១១៨.៩៩៣.៥៧៤)	(៩៣០.៨៦៨.៨៥៦)	(៤៨០.៨៥៣.០៣៣)	(២៣២.៧១៧.២១៤)	(១១៨.៩៩៣.៥៧៤)	(៩៣០.៨៦៨.៨៥៦)	(៤៨០.៨៥៣.០៣៣)
បំណុលគតិសន្យា	(៣៥.២១២.៨៥១)	(៣៣.៦៤៨.០៩០)	(១៤០.៨៥១.៤០៤)	(១៣៥.៩៧១.៩៣២)	(៣២.៨៨៩.៥៧០)	(៣១.៦៦៧.៨៨៨)	(១៣១.៥៥៨.២៤០)	(១២៧.៩៦៩.៩៣៥)
មូលបត្របំណុល	(១០០.២៦៨.២០៩)	-	(៤០១.០៧២.៨៣៦)	-	(១០០.២៦៨.២០៩)	-	(៤០១.០៧២.៨៣៦)	-
បំណុលសុទ្ធ	២.២៦៨.៣៥០.១៨៥	១.៥៨៣.១៣៣.១៤៨	៩.០៧៣.៣៦០.៧៤០	៦.៣៩៧.៤៤១.០២១	២.២២០.៣៦១.៣៨៤	១.៥៥២.៤៨៦.១១៤	៨.៨៨១.៤៤៥.៤៩៦	៦.២៧៣.៥៩៦.៣៨៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៣.១៨៨.៥៦៨.០៥៨	២.៤៣៤.០១៦.៩៩២	១២.៧៥៤.២៧២.២៣២	៩.៨៣៥.៨៦២.៦៦៥	៣.១២៨.៨៣៧.៧០៩	២.៣៨៨.៨២៩.៥៦១	១២.៥១៥.៣៥០.៨៣៦	៩.៦៥៣.២៦០.២៥៦
អត្រាការប្រាក់បំណុលដុលថេរ	(៤៥០.៣៤៩.៦៣០)	(២៣៥.០៨៦.០៩១)	(១.៨០១.៣៩៥.៥២០)	(៩៤៩.៩៨២.៨៩៤)	(៤៣៨.៥៩៨.០៩៣)	(២២០.៥៤៥.៦៩៤)	(១.៧៥៤.៣៩២.៣៧២)	(៨៩១.២២៥.១៤៩)
អត្រាការប្រាក់បំណុលដុលប្រែប្រួល	(៤៦៩.៨៧៨.២៤៣)	(៦១៥.៧៩៧.៧៥៣)	(១.៨៧៩.៥១២.៩៧២)	(២.៤៨៨.៤៣៨.៧២០)	(៤៦៩.៨៧៨.២៤២)	(៦១៥.៧៩៧.៧៥៣)	(១.៨៧៩.៥១២.៩៦៨)	(២.៤៨៨.៤៣៨.៧២០)
បំណុលសុទ្ធ	២.២៦៨.៣៥០.១៨៥	១.៥៨៣.១៣៣.១៤៨	៩.០៧៣.៣៦០.៧៤០	៦.៣៩៧.៤៤១.០២១	២.២២០.៣៦១.៣៨៤	១.៥៥២.៤៨៦.១១៤	៨.៨៨១.៤៤៥.៤៩៦	៦.២៧៣.៥៩៦.៣៨៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៦. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

ផ្នែកនេះបង្កើតឡើងដើម្បីវិភាគបំណុលសុទ្ធ និងបម្រែបម្រួលនៅក្នុងបំណុលសុទ្ធសម្រាប់ការិយបរិច្ឆេទនីមួយៗ។ (ត)

	សម្ព័ន្ធធនាគារ					សរុប	
	បំណុលពីសក្តានុពលហិរញ្ញប្បទាន				ទ្រព្យសកម្មផ្សេងៗ		
	ប្រាក់កម្ចី ដុល្លារអាមេរិក	បំណុលបន្ទាប់បន្សំ ដុល្លារអាមេរិក	មូលបត្របំណុល ដុល្លារអាមេរិក	បំណុលគតិសន្យា ដុល្លារអាមេរិក	សរុបផង ដុល្លារអាមេរិក		សាច់ប្រាក់ និងសាច់ ប្រាក់សមមូល ដុល្លារអាមេរិក
បំណុលសុទ្ធ នាថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	(៦០៦.៨៥៧.៨៧៥)	(១៧៨.៧៦២.១០៨)	-	(៣៥.០២១.៧៤៨)	(៨២០.៦៤១.៧៣១)	២.៧៥៨.៣២៤.៥៣៦	១.៩៣៧.៦៨៦.៨០៥
លំហូរសាច់ប្រាក់	៥០.០៣៩.២៧០	(៤៩.៦៥០.០០០)	(៩៨.៧៨២.៩៦២)	៣.០៣០.៥៧៦	(៩៥.៣៦៣.១១៦)	៤៣០.២៣៩.៥២២	៣៣៤.៨៧៦.៤០៦
ភតិសន្យាថ្មី	-	-	-	(៣.២៩២.៦៧៣)	(៣.២៩២.៦៧៣)	-	(៣.២៩២.៦៧៣)
និយ័តកម្មប្តូររូបិយប័ណ្ណបរទេស	(៣៣២.១៣៨)	(១៣៧.៨៦៤)	-	(៤.១៦២)	(៤៧៤.១៦៤)	-	(៤៧៤.១៦៤)
បម្រែបម្រួលផ្សេងៗ (i)	៥.១២១.១៤៤	(៤.១៦៧.២៤២)	(១.៤៨៥.២៤៧)	៧៥.១៥៦	(៤៥៦.១៨៩)	-	(៤៥៦.១៨៩)
បំណុលសុទ្ធ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	(៥៥២.០២៩.៥៩៩)	(២៣២.៧១៧.២១៤)	(១០០.២៦៨.២០៩)	(៣៥.២១២.៨៥១)	(៩២០.២២៧.៨៧៣)	៣.១៨៨.៥៦៨.០៥៨	២.២៦៨.៣៤០.១៨៥
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៥)	(២.២០៨.១១៨.៣៩៦)	(៩៣០.៨៦៨.៨៥៦)	(៤០១.០៧២.៨៣៦)	(១៤០.៨៥១.៤០៤)	(៣.៦៨០.៩១១.៤៩២)	១២.៧៥៤.២៧២.២៣២	៩.០៧៣.៣៦០.៧៤០
បំណុលសុទ្ធ នាថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤	(៨៥៩.៨១៣.៥៥០)	(១១៧.០៥៣.៨៨២)	-	(៣២.៥២៧.៦៨៧)	(១.០០៩.៣៩៥.១១៩)	២.២៧៩.៧១៨.៥៧៣	១.២៧០.៣២៣.៤៥៤
លំហូរសាច់ប្រាក់	១៧៨.៣១៤.៥៦១	-	-	៣.៥៥១.៦៤០	១៨១.៨៦៦.២០១	១៥៤.២៩៨.៤១៩	៣៣៦.១៦៤.៦២០
ភតិសន្យាថ្មី	-	-	-	(៤.៥១១.៧០៩)	(៤.៥១១.៧០៩)	-	(៤.៥១១.៧០៩)
និយ័តកម្មប្តូររូបិយប័ណ្ណបរទេស	(៤១.០០៩)	៥.៣២៧	-	៦.៨៦៩	(២៨.៨១៣)	-	(២៨.៨១៣)
បម្រែបម្រួលផ្សេងៗ (i)	(១៦.៧០២.១៨២)	(១.៩៤៥.០១៩)	-	(១៦៧.២០៣)	(១៨.៨១៤.៤០៤)	-	(១៨.៨១៤.៤០៤)
បំណុលសុទ្ធ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	(៦៣៨.២០២.១៨០)	(១១៤.៥៩៣.៥៧៤)	-	(៣៣.៦៨៨.០៥០)	(៨៥០.៨៨៣.៨៨៤)	២.៤៣៤.០១៦.៩៩២	១.៥៨៣.១៣៣.១៤៨
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៥)	(២.៨២១.៥៩៦.៦៤៩)	(៤៨០.៨៥៣.០៣៣)	-	(១៣៥.៩៧១.៩៣២)	(៣.៨៣៨.៤២១.៦១៤)	៩.៨៣៥.៨៦២.៦៦៥	៦.៣៩៧.៤៤១.០៥១

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៦. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

ផ្នែកនេះបង្កើតឡើងដើម្បីវិភាគបំណុលសុទ្ធ និងបម្រែបម្រួលនៅក្នុងបំណុលសុទ្ធសម្រាប់ការិយបរិច្ឆេទនីមួយៗ។ (ត)

	ធនាគារ					ទ្រព្យសកម្មផ្សេងៗ សាច់ប្រាក់ និងសាច់ ប្រាក់សមមូល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	បំណុលពិសកម្មភាពហិរញ្ញប្បទាន						
	ប្រាក់កម្ចី ដុល្លារអាមេរិក	បំណុលបន្ទាប់បន្សំ ដុល្លារអាមេរិក	មូលហេតុបំណុល ដុល្លារអាមេរិក	បំណុលភតិសន្យា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក		
បំណុលសុទ្ធ នាថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	(៥៩៨.៥២២.០១៥)	(១៧៨.៧៦២.១០៤)	-	(៣២.៧៨៣.៥៥២)	(៨១០.០៦៧.៦៧៥)	២.៧២៣.៤៤៩.៩៣៦	១.៩១៣.៣៨២.២៦១
លំហូរសាច់ប្រាក់	៥០.៩៩៦.៤១៦	(៤៩.៦៥០.០០០)	(៩៨.៧៨២.៩៦២)	២.៩០៧.១៤៨	(៩៤.៥២៩.៣៩៨)	៤០៥.៣៨៧.៧៧៣	៣១០.៨៥៨.៣៧៥
ភតិសន្យាថ្មី	-	-	-	(៣.០៨៥.៨១៥)	(៣.០៨៥.៨១៥)	-	(៣.០៨៥.៨១៥)
និយ័តកម្មប្តូររូបិយប័ណ្ណបរទេស	(៣២៩.៥៤៣)	(១៣៧.៨៦៤)	-	(២.០៧៩)	(៤៦៩.៤៩៦)	-	(៤៦៩.៤៩៦)
បម្រែបម្រួលផ្សេងៗ (i)	៥.២៥៣.៨០០	(៤.១៦៧.២៤២)	(១.៤៨៥.២៤៧)	៧៤.៧២៨	(៣២៣.៩៦១)	-	(៣២៣.៩៦១)
បំណុលសុទ្ធ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	(៥៨២.៦០១.៣៤២)	(២៣២.៧១៧.២១៤)	(១០០.២៦៨.២០៩)	(៣២.៨៨៩.៥៧០)	(៩០៨.៤៧៦.៣៣៥)	៣.១២៨.៨៣៧.៧០៩	២.២២០.៣៦១.៣៧៤
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៥)	(២.១៧០.៤០៥.៣៦៤)	(៩៣០.៨៦៨.៨៥៦)	(៤០១.០៧២.៨៣៦)	(១៣១.៥៥៤.២៨០)	(៣.៦៣៣.៩០៥.៣៤០)	១២.៥១៥.៣៥០.៨៣៦	៨.៨៨១.៤៤៥.៤៩៦
បំណុលសុទ្ធ នាថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤	(៨៤៣.៤១៨.៥៩១)	(១១៧.០៥៣.៨៨២)	-	(៣០.៥៤៧.៣៤៨)	(៩៩១.០១៩.៨២១)	២.២៤០.៧៤៩.២១៤	១.២៤៩.៧២៩.៣៩៣
លំហូរសាច់ប្រាក់	១៥៣.៧៨៣.៨៦៧	-	-	៣.៤៤៨.៤៧៦	១៥៧.២៣២.៣៤៣	១៤៨.០៨០.៣៤៧	៣០៥.៣១២.៦៩០
ភតិសន្យាថ្មី	-	-	-	(៤.៤៤៧.៣២៩)	(៤.៤៤៧.៣២៩)	-	(៤.៤៤៧.៣២៩)
និយ័តកម្មប្តូររូបិយប័ណ្ណបរទេស	(៥៩០.៩០៥)	៥.៣២៧	-	(១.១៥៤)	(៥៨៦.៧៣២)	-	(៥៨៦.៧៣២)
បម្រែបម្រួលផ្សេងៗ (i)	៤.៥៤៣.៦៤៤	(១.៩៤៥.០១៩)	-	(១២០.៥៣៣)	២.៤៧៨.០៩២	-	២.៤៧៨.០៩២
បំណុលសុទ្ធ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	(៦៨៥.០៨១.៩៨៩)	(១១៨.៩៩៣.៥៧៤)	-	(៣១.២៦៧.៨៨៨)	(៨៣៥.៣៤៣.៤៤៧)	២.៣៨៨.៨២៩.៥៦១	១.៥៥២.៤៨៦.១១៤
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៥)	(២.៧៧០.៨៤០.៩០១)	(៤៨០.៨៥៣.០៣៣)	-	(១២៧.៩៦៩.៩៣៥)	(៣.៣៨៩.១៦៣.៤២៥)	៩.០៥៣.២៦០.២៥៦	៦.២៧៣.៥៩៦.៣៨៧

(i) ការផ្លាស់ប្តូរផ្សេងៗមានបម្រែបម្រួលមិនមែនជាសាច់ប្រាក់រួមបញ្ចូលចំណាយការប្រាក់បង្គរដែលនឹងត្រូវបានបង្ហាញជាលំហូរសាច់ប្រាក់ហិរញ្ញប្បទាននៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលនៅពេលបានទូទាត់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៧. កិច្ចសន្យា និង យថាភាព

សម្ព័ន្ធធនាគារ និង ធនាគារ មានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវពន្យារឥណទាន ជូនអតិថិជន លិខិតធានាធនាគារ និង កញ្ចប់ឥណទានផ្សេងៗដូចខាងក្រោម៖

(ក) កិច្ចសន្យាផ្តល់ឥណទាន លិខិតធានាធនាគារ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានឆ្លើយតបដែលមិនបានប្រើប្រាស់	៣៦៩.១២១.៥៧៨	៣០១.៧៧១.១៧០	១.៤៧៦.៤៨៦.៣១២	១.២១៤.៦២៨.៩៥៩	៣៦៧.៧២៤.៥៩៥	៣០០.៧៣៤.៦៣៧	១.៤៧០.៨៩៨.៣៤០	១.២១០.៤៥៦.៩១៤
លិខិតធានាធនាគារ	៧២.៨១០.៦០៤	៦៧.០៩៥.៩៩៧	២៩១.២៤២.៤១៦	២៧០.០៦១.៣៨៨	៧២.៦៥២.២២៧	៦៦.៨៩៦.៤៩៣	២៩០.៦០៨.៩០៨	២៦៩.២៥៨.៣៨៤
លិខិតឥណទាន	៥.១១១.១៣៦	៩.២៤១.៧៥៦	២០.៤៤៤.៥៤៤	៣៧.១៩៨.០៦៨	៥.១១១.១៣៦	៩.២៤១.៧៥៦	២០.៤៤៤.៥៤៤	៣៧.១៩៨.០៦៨
ការប្តូររូបិយប័ណ្ណតាមស្តីត	១៦៨.៩៩០	-	៦៧៥.៩៦០	-	១៦៨.៩៩០	-	៦៧៥.៩៦០	-
	៤៤៧.២១២.៣០៨	៣៧៨.១០៨.៩២៣	១.៧៨៨.៨៤៩.២៣២	១.៥២១.៨៨៨.៤១៥	៤៤៥.៦៥៦.៩៤៨	៣៧៦.៨៧២.៨៨៦	១.៧៨២.៦២៧.៧៩២	១.៥១៦.៩១៣.៣៦៦

ពុំមានការខាតបង់ជាសាធុនណាមួយត្រូវបានរំពឹងទុកជាលទ្ធផលនៃប្រតិបត្តិការទាំងនេះទេ។

(ខ) កិច្ចសន្យាទាក់ទងនឹងចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី ១ឆ្នាំ	២.៣៦៧.៤០៨	៥.៤១៧.២៤២	៩.៤៦៩.៦៣២	២១.៨០៤.៣៩៩	២.២៤៨.៦៥៦	៥.៤១៥.១៩៤	៨.៩៩៤.៦២៤	២១.៧៩៦.១៥៦
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	៩.៨៧៥	៧.៨២៧	៣៩.៥០០	៣១.៥០៤	-	-	-	-
	២.៣៧៧.២៨៣	៥.៤២៥.០៦៩	៩.៥០៩.១៣២	២១.៨៣៥.៩០៣	២.២៤៨.៦៥៦	៥.៤១៥.១៩៤	៨.៩៩៤.៦២៤	២១.៧៩៦.១៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៧. កិច្ចសន្យា និង យថាភាព (ត)

(ខ) កិច្ចសន្យាទាក់ទងនឹងចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សមតុល្យចំពោះកិច្ចសន្យាទាំងនេះ គឺពាក់ព័ន្ធទៅនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី និងបរិក្ខារផ្សេងៗរបស់ធនាគារ និងបុត្រសម្ព័ន្ធរបស់ខ្លួន។

(គ) កិច្ចសន្យាដែលត្រូវទទួល ពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (“OFI”) និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កិច្ចសន្យាដែលត្រូវទទួលពីធនាគារផ្សេងៗ	៧៨.៩៩៣.៨៥៨	៧១.៧៦៥.៩៣៥	៣១៥.៩៧៥.៤៣២	២៨៨.៨៥៧.៨៨៨	៧៨.៣៤៩.៧៥០	៧១.៥៦៧.០១៩	៣១៣.៥៥៩.០០០	២៨៨.០៥៧.២៥១
ប្រតិបត្តិការប្តូរប្រាក់បរទេស	១៦៩.៤០៦	-	៦៧៩.២២៤	-	១៦៩.៤០៦	-	៦៧៩.២២៤	-
	<u>៧៩.១៦៣.២៦៤</u>	<u>៧១.៧៦៥.៩៣៥</u>	<u>៣១៦.៦៥៤.៦៥៦</u>	<u>២៨៨.៨៥៧.៨៨៨</u>	<u>៧៨.៥១៩.១៥៦</u>	<u>៧១.៥៦៧.០១៩</u>	<u>៣១៤.២៣៨.២២៤</u>	<u>២៨៨.០៥៧.២៥១</u>

(ឃ) កិច្ចសន្យាផ្សេងៗ

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ធនាគារ បានធានាលើកិច្ចព្រមព្រៀងឥណទានរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាមួយនឹង IFC ដែលមានទឹកប្រាក់ចំនួន ១៣.០០០.០០០ ដុល្លារអាមេរិក ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប្រាក់កម្ចីត្រូវបានដកទាំងអស់ និងសមតុល្យដែលនៅជំពាក់មានទឹកប្រាក់ចំនួន ២.៨៧៨.៨៦៦ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ២.៨២០.៧៧៣ ដុល្លារអាមេរិក)។ ធនាគារ បានធ្វើសំវិធានធនឱនភាពនៃតម្លៃខាតបង់ចំនួន ២៦.២១៦ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៣២.៩៥៥ ដុល្លារអាមេរិក) ទាក់ទងនឹងការធានានេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៨. ទុនបម្រុង

សម្ព័ន្ធធនាគារ													
ទុនបម្រុងទូទៅ	ពាន់រៀល	ភាគាភារណានិក័យទុនបម្រុង		ទុនបម្រុងបញ្ញត្តិ		លម្អៀងពីការរួមចំណែកបម្រុង		ប្រតិបត្តិការងារមួយភាគរយមានអតិបាលភាព			ទុនបម្រុងផ្សេងៗ		
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
		(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)										
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥													
លទ្ធផលបង្កើតផ្សេងៗ៖													
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការភាគាភារណានិក័យលំហូរអាចប្រាក់													
លម្អៀងពីការរួមចំណែក-ក្រុមហ៊ុនត្រួតពិនិត្យសម្រាប់													
លទ្ធផលខាសបង្កើតផ្សេងៗក្នុងការវិយល់ធ្វើទស្សន៍													
ប្រតិបត្តិការងារមួយភាគរយនិកៈ													
ការផ្ទេរពីប្រាក់ចំណេញត្រូវទុកទៅជាទុនបម្រុងតាមបញ្ញត្តិ													
លម្អៀងពីអត្រាប្តូរប្រាក់													
ប្រតិបត្តិការងារមួយភាគរយនិកសរុប													
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥													

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៨. ទុនបម្រុង (ត)

	សម្ព័ន្ធធនាគារ													
	ទុនបម្រុងទូទៅ		ការការពារហានិភ័យទុនបម្រុង		ទុនបម្រុងបញ្ញត្តិ		លម្អៀងពីការរួមបញ្ចូលបម្រុង		ប្រតិបត្តិការរក្សាមូលធនមិនមានអតិបាលភាព		ទុនបម្រុងផ្សេងៗ	សរុប		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៥២៤.៣១១.៥៨៧	២.១៤១.៤១២.៤៣៣	៥.៧៤៦.៦៨៦	២៣.៤៧៥.២១២	២៤៩.១៩០.៣៤៦	១.០១៧.៩៤២.៥៦៣	(៥៩.៦៤៩.៣០០)	(២៤៣.៦៦៧.៣៩០)	៣.០២៨.៣១៩	១២.៣៧០.៦៨៣	៥៣.៦៤៨.០៨៣	៧២២.៦២៧.៦៣៨	៣.០០៥.៥៨១.៩៨៤	
លទ្ធផលបង្កើតផ្សេងៗ														
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	១២៤.០៥២	៥០៥.០១៦	-	-	-	-	-	-	-	១២៤.០៥២	៥០៥.០១៦	
លម្អៀងពីការរួមបញ្ចូលប្រាក់ក្រុមភ័ស្តុតាងសម្ព័ន្ធបទេស	-	-	-	-	-	-	(១.៧០៥.១៩២)	(៦.៩៤១.៨៣៧)	-	-	-	(១.៧០៥.១៩២)	(៦.៩៤១.៨៣៧)	
លទ្ធផលខាសបង្កើតផ្សេងៗក្នុងការិយាល័យទទួលសរុប	-	-	១២៤.០៥២	៥០៥.០១៦	-	-	(១.៧០៥.១៩២)	(៦.៩៤១.៨៣៧)	-	-	-	(១.៥៨១.១៤០)	(៦.៤៣៦.៨២១)	
ប្រតិបត្តិការរក្សាមូលធនភូមិនិក														
ការធ្វើពិចារណាប្រកាសទុនទៅជាទុនបម្រុងតាមបញ្ញត្តិ	-	-	-	-	១៦.០០៥.៧៦១	៦៥.១៥៩.៤៥៣	-	-	-	-	-	១៦.០០៥.៧៦១	៦៥.១៥៩.៤៥៣	
លម្អៀងពីអត្ថប្រយោជន៍	-	(២៣.០៦៩.៧១០)	-	(២៥៦.៥៧៦)	-	(១១.៤៤៤.៥៤៤)	-	២.៦៧៥.៧២៣	-	(១៣៣.២៤៦)	(២៩.០៦៤.៥១១)	-	(៦១.២៩២.៨៦៤)	
ប្រតិបត្តិការរក្សាមូលធនភូមិនិកសរុប	-	(២៣.០៦៩.៧១០)	-	(២៥៦.៥៧៦)	១៦.០០៥.៧៦១	៥៣.៧១៤.៩០៩	-	២.៦៧៥.៧២៣	-	(១៣៣.២៤៦)	(២៩.០៦៤.៥១១)	១៦.០០៥.៧៦១	៣.៨៦៦.៥៨៩	
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	៥២៤.៣១១.៥៨៧	២.១១៨.៧៤៣.១២៣	៥.៨៧០.៧៣៨	២៣.៧២៣.៦៥២	២៦៥.១៩៦.១០៧	១.០៧១.៦៥៧.៤៦៨	(៦១.៣៥៤.៤៩២)	(២៤៧.៩៣៣.៥០៤)	៣.០២៨.៣១៩	១២.២៣៧.៤៣៧	២៤.៥៨៣.៥៧២	៧៣៧.០៥២.២៥៩	៣.០០៣.០១១.៧៤៨	

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៨. ទុនបម្រុង (ត)

	ធនាគារ								
	ទុនបម្រុងទូទៅ		ការការពារហានិភ័យទុនបម្រុង		ទុនបម្រុងបទប្បញ្ញត្តិ		ទុនបម្រុងផ្សេងៗ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៥១០.៧៤១.៥៥៦	២.០៥៥.៧៣៤.៧៦៣	២.២៥០.២៤៥	៩.០៥៧.២៣៦	៣២៤.២១១.៧១៦	១.៣២១.០៥២.១៥៧	១៥.៣៩១.៣៣៨	៨៤១.២០៣.៥១៧	៣.៤០១.២៣៥.៤៩៤
លទ្ធផលលម្អិតផ្សេងៗ៖									
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍									
និស្សន្ទ ដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	(២២១.៤៨៤)	(៨៩១.៣២៤)	-	-	-	(២២១.៤៨៤)	(៨៩១.៣២៤)
លទ្ធផលខាតលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទសរុប	-	-	(២២១.៤៨៤)	(៨៩១.៣២៤)	-	-	-	(២២១.៤៨៤)	(៨៩១.៣២៤)
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖									
ការផ្ទេរពីប្រាក់ចំណេញក្សានុកទៅជាទុនបម្រុងតាម បទប្បញ្ញត្តិ	-	-	-	-	១៧.៤៨៣.២៨០	៧០.២៣០.៣៣៦	-	១៧.៤៨៣.២៨០	៧០.២៣០.៣៣៦
លម្អៀងពីអត្រាប្តូរប្រាក់	-	(១២.៧៦៨.៥៣៩)	-	(៥២.៤៨៤)	-	(៤.៥០២.៥០៩)	(១៦.៦២៤.៧៦៧)	-	(៣៧.៩៥២.២៩៩)
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	(១២.៧៦៨.៥៣៩)	-	(៥២.៤៨៤)	១៧.៤៨៣.២៨០	៦៥.៧២៧.៨២៧	(១៦.៦២៤.៧៦៧)	១៧.៤៨៣.២៨០	៣២.២៧៨.០៣៧
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	៥១០.៧៤១.៥៥៦	២.០៤២.៩៦៦.២២៤	២.០២៨.៧៦១	៨.១១៣.៧៥២	៣៤៥.៦៩៤.៩៩៦	១.៣៨៦.៧៧៩.៩៨៤	(១.២៣៧.៤២៩)	៨៥៥.៤៦៤.៩០៩	៣.៤៣២.៦២២.២០៧

	ធនាគារ								
	ទុនបម្រុងទូទៅ		ការការពារហានិភ័យទុនបម្រុង		ទុនបម្រុងបទប្បញ្ញត្តិ		ទុនបម្រុងផ្សេងៗ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៥១០.៧៤១.៥៥៦	២.០៨៦.៣៧៩.២៥៦	៥.៧៤៦.៦៨៦	២៣.៤៧៥.២១២	២៤៨.៦២៧.០០៦	១.០១៥.៦៤១.៣២១	៥៣.៤៥៦.៧៧៤	៧៦៥.១១៥.២៤៨	៣.១៧៤.៩៥២.៥៦៣
លទ្ធផលលម្អិតផ្សេងៗ៖									
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍									
និស្សន្ទ ដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	១២៤.០៥២	៥០៥.០១៦	-	-	-	១២៤.០៥២	៥០៥.០១៦
លទ្ធផលចំណេញលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទសរុប	-	-	១២៤.០៥២	៥០៥.០១៦	-	-	-	១២៤.០៥២	៥០៥.០១៦
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖									
ការផ្ទេរពីចំណេញក្សានុកទៅជាទុនបម្រុងតាម បទប្បញ្ញត្តិ	-	-	-	-	១៥.៦៨១.៤០៦	៦៣.៨៣៩.០០៤	-	១៥.៦៨១.៤០៦	៦៣.៨៣៩.០០៤
លម្អៀងពីអត្រាប្តូរប្រាក់	-	(២២.៤៧២.៦២៤)	-	(២៥៦.៥៧៦)	-	(១១.៤១០.០៣០)	(២៧.៨៧៧.១៦៦)	-	(២២.០១៦.៤០០)
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	(២២.៤៧២.៦២៤)	-	(២៥៦.៥៧៦)	១៥.៦៨១.៤០៦	៥២.៤២៨.៩៧៤	(២៧.៨៧៧.១៦៦)	១៥.៦៨១.៤០៦	១.៨២៦.០០៤
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	៥១០.៧៤១.៥៥៦	២.០៦៣.៩០៦.៦៣២	៥.៨៧០.៧៣៨	២៣.២១៨.៦៣៦	២៦៤.៣០៨.៤១២	១.០៦៤.០៧០.២៩៥	២៥.៥៧៩.៦០៨	៧៨០.៩២០.៧០៦	៣.១៩១.២៨០.១៨០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៨. ទុនបម្រុង (ត)

ទុនបម្រុងតាមបទប្បញ្ញត្តិ

ដូចមានចែងនៅក្នុងកំណត់សម្គាល់២ (ខ) សំវិធានធនតាមបទប្បញ្ញត្តិបង្ក ដោយផ្អែកលើគោលការណ៍ណែនាំរបស់ ធនាគារជាតិ នៃកម្ពុជា មានចំនួនខ្ពស់ជាងសំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុកផ្អែកលើ ស.វ.ទ.ហ.អ.ក ៩ ដូចនេះ “ចំនួនបន្ថែម” ត្រូវបានផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាម បទប្បញ្ញត្តិ ដែលបង្ហាញនៅក្នុងមូលធន។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
សំវិធានធនតាមបទប្បញ្ញត្តិផ្អែកលើគោលការណ៍ណែនាំរបស់ ធនាគារជាតិ នៃកម្ពុជា	៤៦៤.៣៩៦.៦៨៤	៤៣៤.៥៤១.៧១៤	១.៨៥៧.៥៨៦.៧៥១	១.៧៤៩.០៣០.៤១៥	៤៣៧.៥៩៤.៨០៩	៤០៤.៤៧៧.៦៨៧	១.៧៥០.៣៧៩.២៣៥	១.៦៤៤.១២២.៦៩០
សំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុកផ្អែកលើ ស.វ.ទ.ហ.អ.ក ៩	(១០៩.២៣២.៧៧២)	(៩៦.៧០៦.៦៨០)	(៤៣៦.៩៣១.០៨៧)	(៣៨៩.២៤៤.៣៨៧)	(៩១.៨៩៩.៨១៣)	(៨០.២៦៥.៩៧១)	(៣៦៧.៥៩៩.២៥១)	(៣២៣.០៧០.៥៣៣)
ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានផ្ទេរពីចំណេញរក្សាទុក	៣៥៥.១៦៣.៩១២	៣៣៧.៨៣៥.០៣៤	១.៤២០.៦៥៥.៦៦៤	១.៣៥៩.៧៨៦.០២៨	៣៤៥.៦៩៤.៩៩៦	៣២៤.២១១.៧១៦	១.៣៨២.៧៧៩.៩៨៤	១.៣២១.០៥២.១៥៧

បម្រែបម្រួលទុនបម្រុងតាមបទប្បញ្ញត្តិ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នាដើមកាលបរិច្ឆេទ	៣៣៧.៨៣៥.០៣៤	២៤៩.១៩០.៣៤៦	១.៣៥៩.៧៨៦.០២៨	១.០១៧.៩៤២.៥៦៣	៣២៤.២១១.៧១៦	២៤៤.៦២៧.០០៦	១.៣២១.០៥២.១៥៧	១.០១៥.៦៤១.៣២១
ផ្ទេរពីចំណេញរក្សាទុក	១៧.៣២៤.៨៧៤	១៦.០០៥.៧១១	៦៩.៦១០.១០៣	៦៥.១៥៩.៤៥៣	១៧.៤៨៣.២៤០	១៥.៦៨១.៤០៦	៧០.២៣០.៣៣៦	៦៣.៨៣៩.០០៤
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៤.៧៤០.៤៦៧)	(១១.៤៤៤.៥៤៤)	-	-	(៤.៥០២.៥០៩)	(១១.៤១០.០៣០)
នាចុងកាលបរិច្ឆេទ	៣៥៥.១៦៣.៩១២	២៦៥.១៩៦.១០៧	១.៤២០.៦៥៥.៦៦៤	១.០៧១.៦៥៧.៤៦៨	៣៤៥.៦៩៤.៩៩៦	២៦០.៣០៨.៤១២	១.៣៨២.៧៧៩.៩៨៤	១.០៦៨.០៧០.២៩៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ

(ក) សម្ព័ន្ធព្យាតិ និងទំនាក់ទំនង

សម្ព័ន្ធព្យាតិរបស់ធនាគារ និងទំនាក់ទំនងជាមួយធនាគារមានដូចខាងក្រោម៖

សម្ព័ន្ធព្យាតិ	ទំនាក់ទំនង
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ១៣	ក្រុមហ៊ុនបុត្រសម្ព័ន្ធ
ភាគហ៊ុនិកដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ២៧	ភាគហ៊ុនិក
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗគឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិអំណាច និង ការទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោលក្នុងការធ្វើផែនការ ការដឹកនាំ និង ការត្រួតពិនិត្យសកម្មភាពនានារបស់សម្ព័ន្ធធនាគារ និង ធនាគារ។ បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗរបស់សម្ព័ន្ធធនាគារ និង ធនាគារ រួមមានក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ និង សមាជិកអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធធនាគារ និង ធនាគារ។

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
i). ឥណទាន និងបុរេប្រទាន								
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	១៣.៩៩៦.៧២១	១៤.២៧២.១៥៥	៥៥.៩៨៦.៨៨៤	៥៧.៤៤៥.៤២៤	១៣.៤៥៦.២៩២	១៣.៧៦១.៣៤៤	៥៣.៨២៥.១៦៨	៥៥.៣៨៩.៤១០
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៣៩៥.៨៩២	៨០១.០៨៤	១.៥៨៣.៥៦៨	៣.២២៤.៣៦៣
	១៣.៩៩៦.៧២១	១៤.២៧២.១៥៥	៥៥.៩៨៦.៨៨៤	៥៧.៤៤៥.៤២៤	១៣.៨៥២.១៨៤	១៤.៥៦២.៤២៨	៥៥.៤០៨.៧៣៦	៥៨.៦១៣.៧៧៣

ឥណទាន និងបុរេប្រទានចំពោះបុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ មានទាំងការធានា និងមិនមានការធានា ហើយទទួលបានការប្រាក់ប្រចាំឆ្នាំក្នុងអត្រាចាប់ពី ៦,៥០% ទៅ ១៨,៥០% សម្រាប់សម្ព័ន្ធធនាគារ និង ៦,៥០% ទៅ ១៨,០០% សម្រាប់ធនាគារ (២០២៤: ៦,៥០% ទៅ ១៨,០០% សម្រាប់សម្ព័ន្ធធនាគារ និង សម្រាប់ធនាគារ)។ សំវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុកចំពោះប្រាក់កម្ចីដល់បុគ្គលិកគ្រប់គ្រងសំខាន់ៗមានចំនួន ៧៤.៤៤៩ ដុល្លារអាមេរិក និង ចំនួន ៧៧.៩០០ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និង ធនាគាររៀងគ្នា (ឆ្នាំ២០២៤: ៦៣.៧៣៧ ដុល្លារអាមេរិក និង ៧៣.៥៤៦ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និង ធនាគាររៀងគ្នា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ii). សមតុល្យជាមួយសម្ព័ន្ធព្យាតិ								
ភាគហ៊ុនិក	៥៩៧.៧៣៩	៧៩៩.៣៥៧	២.៣៩០.៩៥៦	៣.២១៧.៤១២	៥៩៧.៧៣៩	៧៩៩.៣៥៧	២.៣៩០.៩៥៦	៣.២១៧.៤១២
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១៣.៩១៤	៣៩.៣០៦	៥៥.៦៥៦	១៥៤.២០៧
	៥៩៧.៧៣៩	៧៩៩.៣៥៧	២.៣៩០.៩៥៦	៣.២១៧.៤១២	៦១១.៦៥៣	៨៣៨.៦៦៣	២.៤៤៦.៦១២	៣.៣៧៥.៦១៩

សំវិធានធនសម្រាប់ការខាតបង់ដែលរំពឹងទុកចំពោះប្រាក់បញ្ញើ ជាមួយសម្ព័ន្ធព្យាតិមានចំនួន ៧៧៥ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និងធនាគារ រៀងគ្នា (ឆ្នាំ២០២៤៖ ២.៤៣៣ ដុល្លារអាមេរិក សម្រាប់ សម្ព័ន្ធធនាគារ និង ធនាគារ រៀងគ្នា) ។ សមតុល្យទាំងនោះមិនមានការប្រាក់នោះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
iii). គណនីត្រូវទទួលពី/(គណនីត្រូវទូទាត់ឱ្យ) សម្ព័ន្ធព្យាតិ								
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
គណនីត្រូវទទួលផ្សេងៗ	-	-	-	-	២៨៧.២៤៥	២៥៨.០៩៣	១.១៤៨.៩៨០	១.០៣៨.៨២៥
គណនីត្រូវទូទាត់ផ្សេងៗ	-	-	-	-	(៤៥.២២៦)	-	(១៨០.៩០៤)	-
	-	-	-	-	២៤២.០១៩	២៥៨.០៩៣	៩៦៨.០៧៦	១.០៣៨.៨២៥

គណនីត្រូវទទួល ពីសម្ព័ន្ធព្យាតិបានពីការទូទាត់ជំនួសសម្ព័ន្ធព្យាតិ ចំនួន ២៨៧.២៤៥ ដុល្លារអាមេរិក (២០២៤៖ ២៥៨.០៩៣ ដុល្លារអាមេរិក) ។ គណនីត្រូវទទួល មិនមានលក្ខខណ្ឌក្នុងការសងត្រឡប់ថេរ មិនមានការធានា មិនមានការប្រាក់នោះទេ និងមានរយៈពេលខ្លី។

គណនីត្រូវទូទាត់ឱ្យសម្ព័ន្ធព្យាតិទាក់ទងទៅនឹងការបង្កការហ្វឹកហ្វឺនដែលផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ ៤៥.២២៦ ដុល្លារអាមេរិក ។ គណនីត្រូវទូទាត់មិនមានលក្ខខណ្ឌក្នុងការសងត្រឡប់ថេរ មិនមានការធានានិងមិន មាន ការប្រាក់នោះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
iv). ប្រាក់បញ្ញើរបស់សម្ព័ន្ធព្យាបាល								
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ								
គណនីចរន្ត	៥០.០៨៦	៨៨	២០០.៣៤៤	៣៥៤	៥០.០៨៦	៨៨	២០០.៣៤៤	៣៥៤
ប្រាក់បញ្ញើសន្សំ	៧១៥.៥៣១	៩៤២.០៥៣	២.៨៦២.១២៤	៣.៧៩១.៧៦៣	៦២៧.៤៦៩	៨៦២.៩១១	២.៥០៩.៨៧៦	៣.៤៧៣.២១៧
ប្រាក់បញ្ញើមានកាលកំណត់	៩.១២៩.៨២៤	៨.៩១២.១៧១	៣៦.៥១៩.២៩៦	៣៥.៨៧១.៤៨៨	៨.៧៩៦.៨៩៨	៨.៥៦២.៦២៦	៣៥.១៨៧.៥៩២	៣៤.៤៦៤.៥៧០
ភាគហ៊ុនិក								
គណនីចរន្ត	៤.៣០៨.៩១១	៣.៥៥២.១២៦	១៧.២៣៥.៦៤៤	១៤.២៩៧.៣០៨	៣.៤៨៩.០៥១	២.៧៣៧.៣៥៨	១៣.៩៥៦.២០៤	១១.០១៧.៨៦៦
ប្រាក់បញ្ញើសន្សំ	៦៨.០៣១	៦៨.០៣១	២៧២.១២៤	២៧៣.៨២៥	៦៨.០៣១	៦៨.០៣១	២៧២.១២៤	២៧៣.៨២៥
ប្រាក់បញ្ញើមានកាលកំណត់	១.៥៤៧.២៤៩	២.៧៤៥.១២៩	៦.១៨៨.៩៩៦	១១.០៤៩.១៤៤	១.៥៤៧.២៤៩	២.៧៤៥.១២៩	៦.១៨៨.៩៩៦	១១.០៤៩.១៤៤
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
គណនីចរន្ត	-	-	-	-	៤.២៣៧.៥២៣	៣.៥០៦.៤៧៤	១៦.៩៥០.០៩២	១៤.១១៣.៥៥៨
ប្រាក់បញ្ញើសន្សំ	-	-	-	-	១៧៦.៣៣៦	៨.៤៩៣	៧០៥.៣៤៤	៣៤.១៨៤
ប្រាក់បញ្ញើមានកាលកំណត់	-	-	-	-	២.១៦៣.៥៧៨	២.០៨៧.៩០០	៨.៦៥៤.៣១២	៨.៤០៣.៧៩៨
	១៥.៤១៩.៦៣២	១៦.២១៩.៥៩៨	៦៣.២៧៨.៥២៨	៦៥.២៨៣.៨៨២	២១.១៥៦.២២១	២០.៥៧៩.០១០	៨៤.៦២៤.៨៨៤	៨២.៨៣០.៥១៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

អត្រាការប្រាក់ប្រចាំឆ្នាំក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ (គណនីធន)	គ្មាន	គ្មាន	គ្មាន	គ្មាន
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ (ប្រាក់បញ្ញើសន្សំ)	០,០១% - ១៤,០០%	០,០១% - ១៥,០០%	០,០១% - ២,០០%	០,០១% - ២,០០%
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ (ប្រាក់បញ្ញើមានកាលកំណត់)	១,៤៥% - ១៣,០០%	១,៤៥% - ៩,៥០%	១,៤៥% - ៩,៥០%	១,៤៥% - ៩,៥០%
ភាគហ៊ុនិក (ប្រាក់បញ្ញើមានកាលកំណត់)	៤,៩០% - ៥,២០%	៣,២៥% - ៥,២០%	៤,៩០% - ៥,២០%	៣,២៥% - ៥,២០%
ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ប្រាក់បញ្ញើសន្សំ)			០,០០% - ០,៧៥%	០,០០% - ០,៧៥%
ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ប្រាក់បញ្ញើមានកាលកំណត់)			៤,០០% - ៧,៥០%	៥,៤០% - ៧,៥០%

សម្ព័ន្ធធនាគារ				ធនាគារ			
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)

v). ប្រាក់កម្ចីពីសម្ព័ន្ធព្យាបាល

ភាគហ៊ុនិក	៣៣.៥៣៥.៦០០	៣៤.២៨២.១១១	១៣៤.១៤២.៤០០	១៣៧.៩៨៥.៤៩៧	៣៣.៥៣៥.៦០០	៣៤.២៨២.១១១	១៣៤.១៤២.៤០០	១៣៧.៩៨៥.៤៩៧
-----------	------------	------------	-------------	-------------	------------	------------	-------------	-------------

ប្រាក់កម្ចីពីសម្ព័ន្ធព្យាបាល មិនមានទ្រព្យដាក់បញ្ចាំ និងមានការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ៩,១១% សម្រាប់សម្ព័ន្ធធនាគារ និង សម្រាប់ធនាគារ (ឆ្នាំ២០២៤៖ ៩,៦០% សម្រាប់សម្ព័ន្ធធនាគារ និងសម្រាប់ធនាគារ) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

v). ប្រាក់កម្ចីពីសម្ព័ន្ធព្យាបាល (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយធានីច្រើន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយធានីច្រើន ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយធានីច្រើន	៣៤.២៨២.១១១	៤៩.៤៩១.៦៥៩	១៣៧.៩៨៥.៤៩៧	២០២.១៧៣.៤២៧	៣៤.២៨២.១១១	៤៩.៤៩១.៦៥៩	១៣៧.៩៨៥.៤៩៧	២០២.១៧៣.៤២៧
កត់ត្រាជាបន្តក្នុងការិយធានីច្រើន	៨១៣.៥២០	១.៤១៧.៥៧៤	៣.២៦៧.៩១០	៥.៧៧០.៩៦០	៨១៣.៥២០	១.៤១៧.៥៧៤	៣.២៦៧.៩១០	៥.៧៧០.៩៦០
ការសងត្រឡប់	(១.៥៦០.០៣១)	-	(៦.២៦៦.៦៤៥)	-	(១.៥៦០.០៣១)	-	(៦.២៦៦.៦៤៥)	-
ពន្ធកាត់ទុកដែលបានបង្ក	-	(១៦៩.១២៦)	-	(៦៨៤.៥១២)	-	(១៦៩.១២៦)	-	(៦៨៤.៥១២)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	(៨៤៤.៣៦២)	(២.២១៥.០៨៦)	-	-	(៨៤៤.៣៦២)	(២.២១៥.០៨៦)
នាចុងការិយធានីច្រើន	៣៣.៥៣៥.៦០០	៥០.៧៨០.១១១	១៣៤.១៤២.៨០០	២០៥.០៤០.៧៨៩	៣៣.៥៣៥.៦០០	៥០.៧៨០.១១១	១៣៤.១៤២.៨០០	២០៥.០៤០.៧៨៩

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
v). បំណុលបន្ទាប់បន្សំពីសម្ព័ន្ធព្យាបាល								
ភាគហ៊ុនិក	១៥.៣៦៧.៥០០	១៥.១០៥.០០០	៦១.៤៧០.០០០	៦០.៧៩៧.៦២៥	១៥.៣៦៧.៥០០	១៥.១០៥.០០០	៦១.៤៧០.០០០	៦០.៧៩៧.៦២៥

បំណុលបន្ទាប់បន្សំពីសម្ព័ន្ធព្យាបាល មិនមានទ្រព្យដាក់បញ្ចាំ និងមានការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ៧,០០% សម្រាប់សម្ព័ន្ធធនាគារ និងសម្រាប់ធនាគារ (ឆ្នាំ២០២៤៖ ៧,០០% សម្រាប់សម្ព័ន្ធធនាគារ និងសម្រាប់ធនាគារ)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ (ត)

vi). បំណុលបន្ទាប់បន្សំពីសម្ព័ន្ធព្យាតិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយធានី ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយធានី ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយធានី	១៥.១០៥.០០០	១៥.០៩៤.២០៤	៦០.៧៩៧.៦២៥	៦១.៦៥៩.៤៤០	១៥.១០៥.០០០	១៥.០៩៤.២០៤	៦០.៧៩៧.៦២៥	៦១.៦៥៩.៤៤០
ការបន្ថែម	-	-	-	-	-	-	-	-
កត់ត្រាជាបន្តក្នុងការិយធានី	២៦២.៥០០	២៦៥.៤១៧	១.០៥៤.៤៦៣	១.០៨០.៥១៣	២៦២.៥០០	២៦៥.៤១៧	១.០៥៤.៤៦៣	១.០៨០.៥១៣
ការសងត្រឡប់	-	-	-	-	-	-	-	-
ពន្ធកាត់ទុកដែលបានបង្ក	-	-	-	-	-	-	-	-
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	(៣៨២.០៨៤)	(៦៧២.១០៤)	-	-	(៣៨២.០៨៤)	(៦៧២.១០៤)
នាចុងការិយធានី	១៥.៣៦៧.៥០០	១៥.៣៥៩.៦២៥	៦១.៤៧០.០០០	៦២.០៦៨.២៤៥	១៥.៣៦៧.៥០០	១៥.៣៥៩.៦២៥	៦១.៤៧០.០០០	៦២.០៦៨.២៤៥

vii). មូលហេតុបំណុលពីសម្ព័ន្ធព្យាតិ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	២៤៥.៣៩០	-	៩៤១.៥៦០	-	២៤៥.៣៩០	-	៩៤១.៥៦០	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាបាល

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
i). ចំណូលការប្រាក់ពីសម្ព័ន្ធព្យាបាល								
ឥណទាន និង បុរេប្រទានផ្តល់ដល់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	២៣៣.៣៤១	២៣៥.១០១	៩៣៧.៣៣១	៩៥៧.០៩៦	២៣៣.១១៤	២២៥.៥០០	៩៣៦.៤១៩	៩១៤.០១១
ប្រាក់បញ្ញើជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	-	-	-	-
ឥណទាន និង បុរេប្រទានផ្តល់ដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៩.១៨៤	-	៣៦.៨៩២	-
	<u>២៣៣.៣៤១</u>	<u>២៣៥.១០១</u>	<u>៩៣៧.៣៣១</u>	<u>៩៥៧.០៩៦</u>	<u>២៤២.២៩៨</u>	<u>២២៥.៥០០</u>	<u>៩៧៣.៣១១</u>	<u>៩១៤.០១១</u>
ii). ចំណូលកម្រៃ និង ជើងសារពីសម្ព័ន្ធព្យាបាល								
ភាគហ៊ុនិក	២៨៤	២៧២	១.១៤០	១.១០៨	២៨៤	២៧២	១.១៤០	១.១០៨
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១៩.២៥១	៦.៥៩១	៧៧.៣៣១	២៦.៨៣២
	<u>២៨៤</u>	<u>២៧២</u>	<u>១.១៤០</u>	<u>១.១០៨</u>	<u>១៩.៥៣៥</u>	<u>៦.៨៦៣</u>	<u>៧៨.៤៧១</u>	<u>២៧.៩៤០</u>
iii). ចំណាយការប្រាក់ទៅឱ្យ សម្ព័ន្ធព្យាបាល								
ប្រាក់បញ្ញើរបស់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៣៤.៧០៣	៣១.១៥០	១៣៩.៤០២	១២៦.៤១២	២៩.៦៤៦	២៩.៣៣៩	១១៩.០៨៨	១១៩.៤៣៩
ប្រាក់កម្ចីពីភាគហ៊ុនិក	១.០៧៦.០២០	១.៦៨២.៩៩៥	៤.៣២២.៣៧៣	៦.៨៥១.៤៧៣	១.០៧៦.០២០	១.៦៨២.៩៩៥	៤.៣២២.៣៧៣	៦.៨៥១.៤៧៣
ប្រាក់បញ្ញើរបស់ភាគហ៊ុនិក	២២.៤៦៣	១៦.៩៤៥	៩០.២៣៤	៦៨.៩៨៣	២២.៤៦៣	១៦.៩៤៥	៩០.២៣៤	៦៨.៩៨៣
ប្រាក់បញ្ញើរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៣៧.៤០១	៣៨.៥០០	១៥០.២៤០	១៥០.៧៣៣
មូលបត្របំណុលបុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៣.២៩១	-	១៣.២២០	-	៣.២៩១	-	១៣.២២០	-
	<u>១.១៣៦.៤៧៧</u>	<u>១.៧៣១.០៩០</u>	<u>៤.៥៦៥.២២៩</u>	<u>៧.០៤៧.២៦៨</u>	<u>១.១៦៦.៨២១</u>	<u>១.៧៦៧.៧៧៩</u>	<u>៤.៦៩៥.១៥៥</u>	<u>៧.១៩៦.៦២៨</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាបាល (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធីឆ្នេរ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធីឆ្នេរ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
iv). ចំណាយកម្រៃ និងជើងសារទៅឱ្យសម្ព័ន្ធព្យាបាល								
ក្រុមប្រឹក្សាភិបាល								
កម្រៃឈ្នួលរស់ក្រុមប្រឹក្សាភិបាល	១៤៣.៤៦០	១៤៥.៨១០	៥៧៦.២៧៩	៥៩៣.៥៩៣	១០៨.៣២៤	៩៥.៤៨២	៤៣៥.១៣៨	៣៨៨.៧០៧
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ								
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	២.៧២៥.៤៩៧	២.៦៩១.៧៥៩	១០.៩៤៨.៣២១	១០.៩៥៨.១៥១	២.៣៦៩.៥១៩	២.៣៦៥.០០៤	៩.៥១៨.៣៥៨	៩.៦២៧.៩៣១
អត្ថប្រយោជន៍រយៈពេលវែង	១៨៩.៤៨៤	២០១.០៩១	៧៦១.១៥៧	៨១៨.៦៤១	៣៦.៤៩៧	៤៧.៨៦៨	១៤៦.៦០៨	១៩៤.៨៧១
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
កម្រៃហ្វីកហ្វីន	-	-	-	-	២៩៣.៩៥១	៤៣៥.៨៣៣	១.១៨០.៨០១	១.៧៧៤.២៧៦
ផ្សេងៗ	-	-	-	-	៤.០៩១	៦.៧៣៥	១៦.៤៣៤	២៧.៤១៨
	<u>៣.០៥៨.៤៤១</u>	<u>៣.០៣៨.៦៦០</u>	<u>១២.២៨៥.៧៩៧</u>	<u>១២.៣៧០.៣៨៥</u>	<u>២.៤១២.៣៨២</u>	<u>២.៩៥០.៩២២</u>	<u>១១.២៩៧.៣៣៩</u>	<u>១២.០១៣.២០៣</u>
v). កិច្ចសន្យាផ្សេងៗ								
ECL លើការធានាហិរញ្ញវត្ថុ លើកម្ចីរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ពី IFC (កំណត់សម្គាល់ ៣៧ (ឃ))	-	-	-	-	(៦.៧៣៩)	(២.៥៣៣)	(២៧.០៧១)	(១០.៣១២)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) សេចក្តីផ្តើម និង ទស្សនៈទូទៅ

ធនាគារ គឺជាធនាគារនាំមុខ ដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រ និងមានបណ្តាញប្រតិបត្តិការសាខា និងសេវាស្វ័យប្រតិបត្តិការច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនប្រភេទជូនដល់សាធារណជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ សេវាចាត់ចែងសាច់ប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ប័ណ្ណអេស៊ីលីដា និងប័ណ្ណឥណទាន-ឥណទាន និងសេវាឌីជីថល ដូចជា សេវាអេស៊ីលីដាអ៊ីនធើណែត សេវាអេស៊ីលីដាម៉ូបាល (mobile banking app) សេវាអេស៊ីលីដាអ៊ីឌីអិល ម៉ាស៊ីនអេធើអិល ម៉ាស៊ីនឆ្លុះកាត និងម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់។ ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ ១៣ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៤ របស់ធនាគារមានដូចខាងក្រោម៖

- (ក) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត
- (ខ) ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
- (គ) សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក និង
- (ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ស្ថិតក្នុងមជ្ឈដ្ឋានអាជីវកម្មដែលមានការប្រកួតប្រជែង ការវិវត្ត និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរ ឬភាពខុសគ្នានៃច្បាប់យុត្តាធិការ ដូច្នេះសម្ព័ន្ធធនាគារ និងធនាគារចាំបាច់ ត្រូវមានការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រង និងធានាថាហានិភ័យទាំងអស់ដែលស្ថិតនៅក្នុងរង្វង់កម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងវិសេសលើវែន (Risk Tolerance)។ ការគ្រប់គ្រងហានិភ័យនេះផ្តល់នូវការធានាសមហេតុផលផងដែរទាក់ទងនឹងការសម្រេចគោលដៅរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ក្របខណ្ឌគ្រប់គ្រងហានិភ័យត្រូវបានបង្កើតឡើង ដោយមានធាតុចាំបាច់ដូចជា៖ ១) អភិបាលកិច្ច និងការត្រួតពិនិត្យដោយក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ២) ការអនុវត្តវិសម្រាប់ហានិភ័យ (Risk Appetite) និង វិសេសលើវែន (Risk Tolerance) ៣) ការអនុវត្តដំណើរការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និង ៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងទិន្នន័យ។ ក្របខណ្ឌនេះត្រូវបានរួមបញ្ចូលក្នុងដំណើរការគ្រប់គ្រងអាជីវកម្ម និងប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីផ្តល់នូវការគ្រប់គ្រងហានិភ័យ ប្រកបដោយតម្លាភាព និងសង្គតិភាពទូទាំងធនាគារ និងសម្ព័ន្ធធនាគារ។

សម្ព័ន្ធធនាគារ និងធនាគារ បង្កើតឱ្យមានដំណើរការគ្រប់គ្រងហានិភ័យដែលអាចការពារហានិភ័យបានទុកជាមុនដោយដាក់បញ្ចូលវប្បធម៌នៃការទទួលខុសត្រូវ និងភាពជាម្ចាស់ហានិភ័យក្នុងការគ្រប់គ្រង ហានិភ័យនៅគ្រប់កម្រិត ដោយរាប់បញ្ចូលទាំងក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ រហូតដល់កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ វប្បធម៌គ្រប់គ្រងហានិភ័យនេះត្រូវបានគាំទ្រដោយ (១) គោលនយោបាយនានាទាក់ទងនឹងកម្មករនិយោជិតធនាគារ (ការគ្រប់គ្រងធនធានមនុស្ស និងក្រមសីលធម៌ ក្រមប្រតិបត្តិ ទំនាស់ផលប្រយោជន៍ ការតែងតាំង និងលាភការ កំណត់ការនិវេទន៍ និងការគ្រប់គ្រងរបាយការណ៍ស្តីពីកំហុស កម្មករនិយោជិត។ល។) (២) គោលការណ៍ផ្តល់អត្ថប្រយោជន៍នានាដោយស្រប ជាមួយនឹងកម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងវិសេសលើវែន (Risk Tolerance) និង (៣) ការបណ្តុះបណ្តាលអំពីហានិភ័យ នៅទូទាំងសម្ព័ន្ធធនាគារ និង ធនាគារ។

ការគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវអនុវត្តតាមម៉ូដែលខ្សែបន្ទាត់ទាំងបី ដែលគាំទ្រដោយភាពគ្រប់គ្រាន់នៃបុគ្គលិកជំនាញ នៅក្នុងការគ្រប់គ្រងហានិភ័យ នៅគ្រប់ផ្នែកទាំងអស់នៃម៉ូដែលនេះ។

(ខ) គោលបំណង និង គោលការណ៍

គោលបំណងនៃការគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគាររួមមាន៖

- ដើម្បីធានាហានិភ័យ ឱ្យស្ថិតនៅក្នុងរង្វង់កម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងវិសេសលើវែន (Risk Tolerance) និង ដើម្បីផ្តល់នូវការធានាដ៏សមហេតុផលក្នុងការសម្រេចគោលដៅ។
- ដើម្បីគ្រប់គ្រងហានិភ័យឱ្យមានប្រសិទ្ធភាព និងដើម្បីកំណត់អត្តសញ្ញាណហានិភ័យមុនពេលវាកើតមានឡើង និងកាត់បន្ថយហានិភ័យជាសារវន្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រងហានិភ័យ និងការបង្កើនតម្លៃដល់សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

វិស័យហានិភ័យ (Risk Appetite) គឺជាចំនួន និងប្រភេទនៃហានិភ័យ ក្នុងកម្រិតទាំងមូលដែល សម្ព័ន្ធធនាគារ និងធនាគារទទួលយកដើម្បីរក្សាបានតម្លៃភាគហ៊ុនិករយៈពេលវែង។ វិស័យលើវែន (Risk Tolerance) គឺជាកម្រិតបម្រែបម្រួលនៃហានិភ័យជាអតិបរមាដែលអាចទទួលយកបាន ព្រមទាំងចាត់វិធានការណ៍សមស្របដើម្បីកាត់បន្ថយហានិភ័យ។

របាយការណ៍វិស័យហានិភ័យ (Risk Appetite) និងវិស័យលើវែន (Risk Tolerance) របស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានបង្កើតឡើងដោយស្របទៅនឹងយុទ្ធសាស្ត្រអាជីវកម្ម និងតួនាទីរបស់ធនាគារនៅក្នុងវិស័យហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ធ្វើការត្រួតពិនិត្យ និងអនុម័តរបាយការណ៍វិស័យហានិភ័យ (Risk Appetite) និងវិស័យលើវែន (Risk Tolerance) របស់សម្ព័ន្ធធនាគារ និងធនាគារ ជាមួយនឹងការពិចារណាទៅលើហានិភ័យសំខាន់ៗ ដោយផ្ដោតទៅលើប្រភេទលក្ខណៈ និងកម្រិតនៃហានិភ័យទាំងនោះ ដែលសម្ព័ន្ធធនាគារ និងធនាគារ សុខចិត្តសន្មត និងផ្តល់នូវអនុសាសន៍ក្នុងការគ្រប់គ្រងហានិភ័យទាំងនេះ។

គោលនយោបាយគ្រប់គ្រងហានិភ័យ បានចែងអំពីប្រភេទហានិភ័យ ដោយស្របទៅតាមប្រភេទហានិភ័យ ដែលបានកំណត់ដោយគណៈកម្មការ Basel និងស្របតាមលក្ខណៈ និងបរិបទអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ។ គោលនយោបាយនេះបាន ចែងអំពីវិស័យលើវែន (Risk Tolerance) និងកម្រិតកំណត់ផ្ទៃក្នុង (Internal Targets) ទៅតាមប្រភេទហានិភ័យនីមួយៗ។

នៅគ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវប្រកាន់ខ្ជាប់នូវអនុលោមភាពអនុបាតប្រុងប្រយ័ត្ន និងតម្រូវការនានា កំណត់ដោយធនាគារជាតិ នៃ កម្ពុជា។

ប្រសិនបើមានការលើកឡើងពិសេសណាមួយ នៅគ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវប្រកាន់ខ្ជាប់នូវអនុលោមភាព វិស័យហានិភ័យ (Risk Appetite) និងវិស័យលើវែន (Risk Tolerance) និងកម្រិតកំណត់ផ្ទៃក្នុង (Internal Targets) ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៅក្នុងគោលនយោបាយគ្រប់គ្រងហានិភ័យ ដើម្បីកាត់បន្ថយការខាតបង់ជាសារវន្តដរាបណាមានការលើកឡើងច្បាស់លាស់ផ្សេងពីនេះ។

សកម្មភាពអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ អាចប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗមួយចំនួនដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសន្ទនីយភាព។ ហានិភ័យផ្នែកភាគហ៊ុន និងផ្នែកទំនិញមិនត្រូវបានអនុវត្តទេ ដោយសារសម្ព័ន្ធធនាគារ និងធនាគារមិនមានធ្វើកាន់កាប់ការវិនិយោគ (ជួញ-ដូរ) លើភាគហ៊ុន ឬទំនិញណាមួយនោះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

សម្ព័ន្ធធនាគារ និងធនាគារ កាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	៦០៦.៤៥៩.៤០៥	៥១៣.៩៤២.១២៣	២.៤២៥.៨៣៧.៦២០	២.០៦៨.៦១៧.០៤៥	៥៩៥.៩៦៦.០៩៤	៥០៣.៤៥៩.០៧៣	២.៣៨៣.៨៦៤.៣៧៦	២.០២៦.៤២២.៧៦៩
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២.៤២៨.៣៩៩.៥០០	១.៩៨២.៣៩១.៦៦២	៩.៧១៣.៥៩៨.០០០	៧.៩៧៩.១២៦.៤៤០	២.៣៧៨.១២៨.៧៨២	១.៩៥៤.០៥៨.១២៩	៩.៥១២.៥១៥.១២៨	៧.៨៨១.១៨៣.៩៦៩
ការវិនិយោគហិរញ្ញវត្ថុ	៤២៧.៦៦៤.៥១៥	៤៧១.៦១៥.២០៨	១.៧១០.៦៥៨.០៦០	១.៨៩៨.២៥១.២១២	៤២៧.៦៦៤.៥១៥	៤៧១.៦១៥.២០៨	១.៧១០.៦៥៨.០៦០	១.៨៩៨.២៥១.២១២
ឥណទាន និងបុរេប្រទាន-សុទ្ធ	៧.១៦៤.៦៦៩.៤៩០	៧.០២៣.១៦៤.១០៤	២៨.៦៥៨.៦៧៧.៩៦០	២៨.២៦៨.២៣៥.៥១៩	៧.០០០.៧៩២.០៥៦	៦.៨៦១.៨២៦.០១១	២៨.០០៣.១៦៨.២២៤	២៧.៦១៨.៨៤៩.៦៩៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៩.៩៩៨.២១៤	១១.៤៩០.៩១១	៣៩.៩៩២.៨៥៦	៤៦.២៥០.៩១៧	៨.៧២១.៥៥១	៩.៤៤៩.២៩៦	៣៤.៨៨៦.២០៤	៣៨.៤៣៥.៩១៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១០.៦៣៧.១៩១.១២៤	១០.០០២.៦០៤.០០៨	៤២.៥៨៤.៧៦៤.៤៩៦	៤០.២៦០.៤៨១.១៣៣	១០.៤១១.២៧២.៩៩៨	៩.៨០៤.៥០៧.៧១៧	៤១.៦៤៥.០៩១.៩៩២	៣៩.៤៦៣.១៤៣.៥៦០
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤២២.៨០៤.៦៥៥	៣៩៦.៥១៤.៣៥១	១.៦៩១.២១៨.៦២០	១.៥៩៩.៩៧០.២៦៣	៤០០.៥៤១.៤៥៥	៣៧២.៧២៧.៦០៤	១.៦០២.១៦៥.៨២០	១.៥០០.២២៨.៦០៦
ប្រាក់បញ្ញើរបស់អតិថិជន	៨.៤៣២.០៨៨.៣៩០	៧.៩៦២.៥៤១.៤៣៤	៣៣.៧២៨.៣៥៣.៥៦០	៣២.០៤៩.២២៩.២៧២	៨.២៨៥.៥១៧.៥៦៩	៧.៨៤៥.២៩៨.៣៨៩	៣៣.១៤២.០៧០.២៧៦	៣១.៥៧៧.៣២៦.០១៦
បំណុលកតិសន្យា	៣៥.២១២.៨៥១	៣៥.០២១.៧៤៨	១៤០.៨៥១.៤០៤	១៤០.៩៦២.៥៣៦	៣២.៨៨៩.៥៧០	៣២.៧៨៣.៥៥២	១៣១.៥៥៥.២៨០	១៣១.៩៥៣.៧៩៧
ប្រាក់កម្ចី	៥៥២.០២៩.៥៩៩	៦០៦.៨៥៧.៨៧៥	២.២០៨.១១៨.៣៩៦	២.៤៤២.៦០២.៩៤៧	៥៤២.៦០១.៣៤២	៥៩៨.៥២២.០១៥	២.១៧០.៤០៥.៣៦៨	២.៤០៩.០៥១.១១០
បំណុលបន្ទាប់បន្សំ	២៣២.៧១៧.២១៤	១៧៨.៧៦២.១០៨	៩៣០.៨៦៨.៨៥៦	៧១៩.៥១៧.៤៨៥	២៣២.៧១៧.២១៤	១៧៨.៧៦២.១០៨	៩៣០.៨៦៨.៨៥៦	៧១៩.៥១៧.៤៨៥
មូលហត្ថបំណុល	១០០.២៦៨.២០៩	-	៤០១.០៧២.៨៣៦	-	១០០.២៦៨.២០៩	-	៤០១.០៧២.៨៣៦	-
បំណុលហិរញ្ញវត្ថុផ្សេងៗ	៨៨.១៣៩.៩៣៩	៥៩.៨៧០.២៤៨	៣៥២.៥៥៩.៧៥៦	២៤០.៩៧៧.៧៤៨	៨៧.៣៦០.៨១៣	៥៧.៨២៧.៤៣៣	៣៤៩.៤៤៣.២៥២	២៣២.៧៥៥.៤១៨
បំណុលហិរញ្ញវត្ថុសរុប	៩.៨៦៣.២៦០.៨៥៧	៩.២៣៩.៥៦៧.៧៦៤	៣៩.៤៥៣.០៤៣.៤២៨	៣៧.១៨៩.២៦០.២៥១	៩.៦៨១.៨៩៦.១៧២	៩.០៨៥.៩២១.១០១	៣៨.៧២៧.៥៤៤.៦៨៨	៣៦.៥៧០.៨៣២.៤៣២
ឧបសគ្គហិរញ្ញវត្ថុសុទ្ធ	៧៧៣.៩៣០.២៦៧	៧៦៣.០៣៦.២៤៤	៣.០៩៩.៧២១.០៦៨	៣.០៧១.២២០.៨៨២	៧២៩.៣៧៦.៨២៦	៧១៨.៩៨៦.៦១៦	២.៩១៧.៥៤៧.៣០៤	២.៨៩២.៣១១.១២៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

ខ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ								
ការវិនិយោគហិរញ្ញវត្ថុ	១៨៩.៦៧០	១៨៩.៦៧០	៧៥៤.៦៨០	៧៦៣.៤២២	១៨៩.៦៧០	១៨៩.៦៧០	៧៥៤.៦៨០	៧៦៣.៤២២
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២.០២៨.៣៥៦	២.២៥០.២៤៦	៨.១១៣.៤២៤	៩.០៥៧.២៤០	២.០២៨.៣៥៦	២.២៥០.២៤៦	៨.១១៣.៤២៤	៩.០៥៧.២៤០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.២១៨.០២៦	២.៤៣៩.៩១៦	៨.៨៧២.១០៤	៩.៨២០.៦៦២	២.២១៨.០២៦	២.៤៣៩.៩១៦	៨.៨៧២.១០៤	៩.៨២០.៦៦២
ឧបករណ៍ហិរញ្ញវត្ថុសុទ្ធ	២.២១៨.០២៦	២.៤៣៩.៩១៦	៨.៨៧២.១០៤	៩.៨២០.៦៦២	២.២១៨.០២៦	២.៤៣៩.៩១៦	៨.៨៧២.១០៤	៩.៨២០.៦៦២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យជាសក្តានុពល ដែលភាគីម្ខាងទៀតនៃកិច្ចសន្យា ខកខានក្នុងការបំពេញកាតព្វកិច្ចទូទាត់សងរបស់ខ្លួនអនុលោមតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។ ទន្ទឹមនឹងឥណទាន គឺជាប្រភពសំខាន់បំផុតនៃហានិភ័យឥណទាន ប្រភពផ្សេងទៀតនៃហានិភ័យឥណទាន ដែលអាចកើតមានតាមរយៈសកម្មភាពប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ រួមមាន នៅក្នុងបញ្ជីកាធនាគារ (Banking Book) និងបញ្ជីកាជួញដូរ (Trading Book) ទាំងក្នុង និងក្រៅតារាងតុល្យការ។ សម្ព័ន្ធធនាគារ និងធនាគារ អាចប្រឈមនឹងហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតក្រៅពីឥណទានដូចជាការធ្វើស្វ៊ីការ (Acceptances) ហិរញ្ញប្បទានពាណិជ្ជកម្ម ការសន្យាផ្តល់ឥណទាន និងលិខិតធានា ប្រតិបត្តិការអន្តរធនាគារ ប្រតិបត្តិការទូទាត់ ប្រតិបត្តិការរូបិយប័ណ្ណបរទេស មូលបត្របំណុល មូលបត្រកម្មសិទ្ធិ និងឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទផ្សេងៗទៀត។

គោលការណ៍ហានិភ័យឥណទាន៖

- ក្រុមប្រឹក្សាភិបាលទទួលស្គាល់ថា ឥណទាន គឺជាប្រភពដ៏សំខាន់នៃប្រាក់ចំណូលរបស់សម្ព័ន្ធធនាគារ និងធនាគារ តែផ្ទុយទៅវិញ ឥណទាន ក៏បង្កឱ្យមាននូវហានិភ័យនៃការខាតបង់ដ៏ធ្ងន់ធ្ងរផងដែរ។
- ក្រុមប្រឹក្សាភិបាល យល់ថាការផ្តល់ឥណទានទៅកាន់ចំណែកទីផ្សារតូចៗបានផ្តល់គោលនយោបាយមានស្រាប់ដែលត្រូវបានអនុវត្តត្រឹមត្រូវ ការកាន់កាប់ឥណទាន ខ្នាតតូច គឺទទួលបាននូវហានិភ័យឥណទាន ក្នុងកម្រិតទាបជាងការកាន់កាប់ឥណទានដែលមានទំហំធំៗ ដូចដែលទិន្នន័យប្រវត្តិបានបង្ហាញថាការខាតបង់ដោយសារឥណទានបានខកខានសងមានតិចតួចបំផុត។ ក្រុមប្រឹក្សាភិបាលយល់ឃើញថា តុល្យភាពហានិភ័យនិងប្រាក់ចំណេញអំណោយផលសម្រាប់ការផ្តល់ឥណទានទៅក្នុងចំណែកទីផ្សារតូចៗ និងឥណទានខ្នាតតូចទាំងនេះ ជាផលិតផលស្តុករបស់សម្ព័ន្ធធនាគារ និង ធនាគារផងដែរ។
- ក្រុមប្រឹក្សាភិបាល យល់ថាថ្នាក់គ្រប់គ្រងមានសិទ្ធិគ្រប់គ្រាន់ក្នុងការកែតម្រូវ ផ្លាស់ប្តូរតាមស្ថានភាពជាក់ស្តែងនូវការអភិវឌ្ឍផលិតផល ឬខ្សែសង្វាក់ផលិតផលដែលមានស្រាប់ប៉ុន្តែខ្សែសង្វាក់ផលិតផលថ្មីគឺតម្រូវឱ្យមានការ អនុម័តពីក្រុមប្រឹក្សាភិបាល។
- ការទទួលខុសត្រូវប្រចាំថ្ងៃសម្រាប់ហានិភ័យឥណទាន គឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់នៃនាយកដ្ឋានគ្រប់គ្រងសេវាឥណទាន និងសាខា។
- ហានិភ័យឥណទានគឺត្រូវបានវាស់វែងជាប្រចាំ ដោយការគណនាការខាតបង់ឥណទានរំពឹងទុក (“ECL”) តាមរយៈប្រូបាប៊ីលីតេនៃការខកខានសងត្រឡប់ ការខាតបង់ដែលបណ្តាលមកពីការខកខានសងត្រឡប់ (“LGD”) របស់អតិថិជន ដោយផ្អែកទៅលើចំណាត់ថ្នាក់ឥណទាន (Credit Scoring) ដែលបានដាក់ឱ្យអនុវត្តប្រើប្រាស់។
- ក្រុមប្រឹក្សាភិបាលតម្រូវឱ្យហានិភ័យឥណទានគួរតែត្រូវបានបំបែក ទៅតាមវិស័យផ្សេងៗ (ដូចជា វិស័យពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធជាដើម...) និងផលិតផលផ្សេងទៀត ដើម្បីចៀសវាងការប្រឈមផលប៉ះពាល់ធ្ងន់ធ្ងរពីវិស័យជាក់លាក់មួយ។
- ហានិភ័យជាប្រព័ន្ធ គឺជាហានិភ័យដែលកើតឡើងដោយសារការខូចខាត ឬប៉ះពាល់ជាប្រព័ន្ធ នៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល។ ក្រុមប្រឹក្សាភិបាលយល់ឃើញថា ហានិភ័យឥណទានទៅលើដៃគូភាគី ស្ថាប័នហិរញ្ញវត្ថុ គួរតែជាកម្មវត្ថុនៃការវាយតម្លៃដ៏ប្រុងប្រយ័ត្ន និងត្រួតពិនិត្យដូចទៅនឹងទម្រង់នៃការផ្តល់កម្ចីឥណទានដទៃទៀត ហើយកម្រិតកំណត់ គួរតែត្រូវបានធ្វើឡើង ដើម្បីការពារយ៉ាងល្អិតល្អន់ចំពោះសម្ព័ន្ធធនាគារ និងធនាគារពីហានិភ័យជាប្រព័ន្ធ។

កម្រិតកំណត់ផ្ទៃក្នុង នៃហានិភ័យឥណទាន

កម្រិតកំណត់ផ្ទៃក្នុង លើផលិតផលឥណទាន គួរតែបង្កើតឡើងដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និង បច្ចេកវិទ្យាព័ត៌មាននៃក្រុមប្រឹក្សាភិបាល (“BRIC”) និងមានការអនុម័តដោយក្រុមប្រឹក្សាភិបាល។ កម្រិតកំណត់ផ្ទៃក្នុង ត្រូវបានបង្កើត និងកំណត់ដោយស្របទៅតាមកម្រិតសីលធម៌ហានិភ័យ (Risk Appetite) នៃក្រុមប្រឹក្សាភិបាល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

កម្រិតកំណត់ផ្ទៃក្នុង នៃហានិភ័យឥណទាន (ត)

នាយកដ្ឋានគ្រប់គ្រងហានិភ័យត្រូវត្រួតពិនិត្យជាប្រចាំ ទៅលើកំណត់ផ្ទៃក្នុង ដែលបានកំណត់ និង អនុម័តដោយ ក្រុមប្រឹក្សាភិបាល និងផ្តល់អនុសាសន៍ទៅលើការផ្លាស់ប្តូរផ្សេងៗប្រសិនបើចាត់ទុកថាជាការចាំបាច់។

ដើម្បីរក្សាកំណើនឥណទាន ដោយប្រុងប្រយ័ត្ន និងសមស្រប ក៏ដូចជាដើម្បីរក្សាគុណភាពឥណទាន កម្រិតកំណត់ផ្សេងៗ បានកំពុងដាក់ទៅលើផលិតផលឥណទាន ដែលត្រូវអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនដូចខាងក្រោម៖

- អនុបាតហានិភ័យឥណទាន (Loan Exposure Ratio) បានកំណត់ចំនួនសរុបនៃឥណទានមានសំពៀតឥណទាន ដែលខកខានសងធំជាងសាមសិបប្រាំបី ដកនឹងសំវិធានធនសម្រាប់ឥណទានបាត់បង់ចែកជាមួយមូលនិធិទ្រព្យសម្បត្តិសុទ្ធ អនុបាតនេះ ត្រូវតិចជាង ២៥%។
- កម្រិតកំណត់ ពិដានប្រាក់កម្ចី (Ceilings) ចំពោះវិស័យផ្សេងៗ និងផលិតផល ត្រូវបានកំណត់ ដើម្បីការពារហានិភ័យប្រមូលផ្តុំ។
- សំពៀតឥណទានអតិបរមាសរុប (Maximum Exposure) ចំពោះអតិថិជនម្នាក់ ឬក្រុមអតិថិជន ត្រូវបានកំណត់កម្រិតរហូតដល់ ៥% នៃមូលនិធិទ្រព្យសម្បត្តិសុទ្ធ។
- កម្រិតកំណត់ផ្សេងៗទៀតចំពោះ ស្ថាប័នហិរញ្ញវត្ថុដែលជាសមភាគី។

(ក) ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាល បានផ្តល់ការទទួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើហានិភ័យឥណទានទៅគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងបច្ចេកវិទ្យាព័ត៌មាននៃក្រុមប្រឹក្សាភិបាល។ នាយកដ្ឋានឥណទាន ទទួលខុសត្រូវលើការគ្រប់គ្រងហានិភ័យឥណទានដូចមានចែងដូចខាងក្រោម៖

- ការបែងចែកតួនាទីដាច់ដោយឡែករវាងអ្នកដែលពាក់ព័ន្ធក្នុងការប្រាស្រ័យជាមួយអតិថិជន ដែលដាក់ពាក្យសុំខ្ចីឥណទាន និង អ្នកដែលពាក់ព័ន្ធក្នុងការអនុម័តឥណទាន។
- ការបែងចែកតួនាទីដាច់ដោយឡែករវាងអ្នកដែលពាក់ព័ន្ធក្នុងការប្រាស្រ័យជាមួយអតិថិជនដោយផ្ទាល់ និងអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងឥណទាន។
- គោលការណ៍នៃការអនុម័តពីរលំដាប់ថ្នាក់ផ្សេងគ្នា ដើម្បីធានាឱ្យមានគុណភាពនៃអត្ថប្រយោជន៍របស់អតិថិជន និងជាកម្មវត្ថុនៅក្នុងដំណើរការវាយតម្លៃហានិភ័យ។
- ការរៀបចំឯកសារព្រមព្រៀងជាមួយអតិថិជនឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា រួមជាមួយព័ត៌មានដែលត្រូវការទាំងអស់ ដែលទាក់ទងនឹងដំណើរការវាយតម្លៃ និងត្រួតពិនិត្យឥណទាន។
- ប្រព័ន្ធត្រួតពិនិត្យឥណទានដែលមានការប្រុងប្រយ័ត្ន គួបផ្សំនឹងការពិនិត្យសមាធិភាពដែលអាចកំណត់សម្គាល់សញ្ញាណទាន់ពេលវេលាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។
- ការត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាឱ្យមាននូវអនុលោមភាពទៅតាមនីតិវិធី និងនិយ័តកម្មទាក់ទងនឹងដំណើរការឥណទាន (formal control) ព្រមទាំងការត្រួតពិនិត្យតាមដានគុណភាពទាក់ទងនឹងហានិភ័យ និងការត្រួតពិនិត្យឥណទានឱ្យបានទាន់ពេលវេលា (material control)។
- សម្ព័ន្ធធនាគារ និងធនាគារ នឹងរក្សាឱ្យបានល្អនូវសមតុល្យឥណទានតាមវិស័យផ្សេងៗដូចជាវិស័យឧស្សាហកម្ម តំបន់ភូមិសាស្ត្រ រូបិយប័ណ្ណ និងទំហំឥណទាន។
- ការវិភាគឥណទានឡើងដោយផ្ដោតសំខាន់លើសមត្ថភាពអតិថិជន និងឆន្ទៈរបស់អតិថិជនក្នុងការសងឥណទានតាមរយៈការវាយតម្លៃពីអត្ថចរិត និងលំហូរសាច់ប្រាក់ និងការអនុវត្តតាម Green-Lining Methodology។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ក) ការគ្រប់គ្រងហានិភ័យឥណទាន (ត)

សំពៀតឥណទានអតិបរមាសរុបរបស់សម្ព័ន្ធធនាគារ និងធនាគារដែលផ្តល់ឱ្យអតិថិជនម្នាក់ ឬក្រុមអតិថិជនតែមួយ (អត្ថបទហាតែមួយ) មិនត្រូវលើស ៥% នៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។ “សំពៀតឥណទាន” (Exposure) គឺរួមមាន បរិមាណសរុបនៃ (i) ចំនួនទឹកប្រាក់នៃទ្រព្យរបស់អ្នកខ្ចី ដែលអ្នកខ្ចីនោះជាកូនបំណុល (ii) ប្រាក់ដែលអ្នកខ្ចីជំពាក់ (ឥណទេយ្យ) តាមរយៈការផ្តល់ហិរញ្ញប្បទាន ឬឥណទានទៅឱ្យ ឬជំនួសឱ្យបុគ្គលនោះ ដែលរួមមានដូចជាការធានាឥណទាន លិខិតឥណទាន និងឧបករណ៍និស្សន្ទ (Derivatives)។

(ខ) កម្រិតកំណត់ផ្ទៃក្នុង និង គោលនយោបាយកាត់បន្ថយហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬ សហគ្រាសនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតច្បារ និងសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។ សម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងកម្រិតកំណត់ និងហានិភ័យឥណទានប្រមូលផ្តុំ នៅពេលដែលហានិភ័យត្រូវបានកំណត់ អត្តសញ្ញាណ។ ឥណទានធំ (Large Exposure) ត្រូវបានកំណត់ដោយ ធនាគារជាតិ នៃ កម្ពុជា ថាជា Exposure រួម ចំពោះ អ្នកទទួលបានផលឯកត្តជនណាមួយ ដែលលើសពី ១០% នៃទ្រព្យសម្បត្តិសុទ្ធ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ៨៧-០៦-២២៦ប្រ.ក. របស់ធនាគារជាតិ នៃ កម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ត្រូវរក្សាជានិច្ចនូវអនុបាតឥណទានធំសរុប ដែលកើតចេញពីប្រតិបត្តិការជាមួយអត្តសញ្ញាណតែមួយមិនឱ្យលើសពី ២០%នៃ មូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ហើយត្រូវរក្សាឥណទានធំសរុបមិនត្រូវឱ្យលើស ៣០០% នៃ មូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឡើយ។

យោងតាមលិខិតលេខ ២៩៦ របស់ធនាគារជាតិ នៃ ច្បារ តម្រូវឱ្យធនាគារ អេស៊ីលីដា ច្បារ លីមីតធីត ត្រូវរក្សាជានិច្ចនូវ អនុបាតអតិបរមា ដែលកើតចេញពីប្រតិបត្តិការជាមួយអត្តសញ្ញាណតែមួយមិនឱ្យលើសពី ២៥% មូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ ហើយ ត្រូវរក្សាអនុបាតឥណទានធំសរុបមិនត្រូវឱ្យលើស ៥០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ យ៉ាងណាមិញ មិនមានតម្រូវការនៃ អនុបាតឥណទានធំពីនាយកដ្ឋានគ្រប់គ្រង បទប្បញ្ញត្តិហិរញ្ញវត្ថុនៃប្រទេសមីយ៉ាន់ម៉ា សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ាឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានដាក់ឱ្យប្រើប្រាស់គោលការណ៍នានា សម្រាប់ការអនុវត្ត និងដើម្បីកាត់បន្ថយហានិភ័យ ឥណទាន។ ការកាត់បន្ថយហានិភ័យនេះភាគច្រើន ត្រូវបានទទួលយកក្នុងទម្រង់ ជាទ្រព្យដាក់បញ្ចាំក្នុងការធានាសុវត្ថិភាពឥណទាន និងបុរេប្រទាន។ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តគោលការណ៍ណែនាំស្តីពី ការទទួលយកទ្រព្យធានាដោយផ្អែកតាមចំណាត់ថ្នាក់ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃទ្រព្យធានាសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទាន មានដូចជា៖

- ទ្រព្យធានាជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (ដីធ្លី អគារ និង ទ្រព្យសម្បត្តិផ្សេងៗ)
- កម្រៃផ្សេងៗលើទ្រព្យសកម្មក្នុងអាជីវកម្ម ដូចជាដីធ្លី អគារ និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត។

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេល ទំហំហានិភ័យ ឥណទាន គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះកិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាផ្សេងៗ ដែលបានផ្តល់មានលក្ខណៈ ស្រដៀងគ្នា ទំហំហានិភ័យឥណទាន គឺស្មើនឹងចំនួនទឹកប្រាក់អតិបរមាដែលសម្ព័ន្ធធនាគារ និងធនាគារ នឹងត្រូវទូទាត់ ប្រសិនបើ សមភាគីទាមទារការអនុវត្តលិខិតធានាទាំងនោះ។ ចំណែកឯឥណទានដែលទាក់ទងនឹងកិច្ចសន្យា និងយថាភាព ដែលមិនអាច បដិសេធបាន ទៅលើអាយុកាលនៃកិច្ចសន្យានេះ ជាទូទៅគឺស្មើនឹងចំនួនទឹកប្រាក់ទាំងអស់ដែលមានក្នុងកិច្ចសន្យា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាដោយមិនគិតពីទ្រព្យធានា ឬ ការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្មហិរញ្ញវត្ថុ								
ក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២.៤២៨.៣៩៩.៥០០	១.៩៨២.៣៩១.៦៦២	៩.៧១៣.៥៩៨.០០០	៧.៩៧៩.១២៦.៤៤០	២.៣៧៨.១២៨.៧៨២	១.៩៥៨.០៥៨.១២៩	៩.៥១២.៥១៥.១២៨	៧.៨៨១.១៨៣.៩៦៩
ការវិនិយោគហិរញ្ញវត្ថុ	៤២៧.៨៥៤.១៨៥	៤៧១.៨០៤.៨៧៨	១.៧១១.៤១៦.៧៤០	១.៨៩៩.០១៤.៦៣៤	៤២៧.៨៥៤.១៨៥	៤៧១.៨០៤.៨៧៨	១.៧១១.៤១៦.៧៤០	១.៨៩៩.០១៤.៦៣៤
ឥណទាននិងបុរេប្រទាន-សុទ្ធ	៧.១៦៤.៦៦៩.៤៩០	៧.០២៣.១៦៤.១០៤	២៨.៦៥៨.៦៧៧.៩៦០	២៨.២៦៨.២៣៥.៥១៩	៧.០០០.៧៩២.០៥៦	៦.៨៦១.៨២៦.០១១	២៨.០០៣.១៦៨.២២៤	២៧.៦១៨.៨៤៩.៦៩៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២.០២៨.៣៥៦	២.២៥០.២៤៦	៨.១១៣.៤២៤	៩.០៥៧.២៤០	២.០២៨.៣៥៦	២.២៥០.២៤៦	៨.១១៣.៤២៤	៩.០៥៧.២៤០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៩.៩៩៨.២១៤	១១.៤៩០.៩១១	៣៩.៩៩២.៨៥៦	៤៦.២៥០.៩១៧	៨.៧២១.៥៥១	៩.៥៤៩.២៩៦	៣៤.៨៨៦.២០៤	៣៨.៤៣៥.៩១៦
	១០.០៣២.៩៤៩.៧៤៥	៩.៤៩១.១០១.៨០១	៤០.១៣១.៧៩៨.៩៨០	៣៨.២០១.៦៨៤.៧៩០	៩.៨១៧.៥២៤.៩៣០	៩.៣០៣.៤៨៨.៥៦០	៣៩.២៧០.០៩៩.៧២០	៣៧.៤៤៦.៥៤១.៤៥៣
ការប្រឈមឥណទានទាក់ទិននឹងសមាសធាតុ ក្រៅ								
តារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៣៦៩.១២១.៥៧៨	៣០១.៧៧១.១៧០	១.៤៧៦.៤៨៦.៣១២	១.២១៤.៦២៨.៩៥៩	៣៦៧.៧២៤.៥៩៥	៣០០.៧៣៤.៦៣៧	១.៤៧០.៨៩៨.៣៨០	១.២១០.៤៥៦.៩១៤
លិខិតធានាឯកភាពធនាគារ	៣០.៦៨៣.៦៨២	២៤.៤៣០.១៩៧	១២២.៧៣៤.៧២៨	៩៨.៣៣១.៥៤៣	៣០.៥២៥.៣០៥	២៤.២៥៤.៤៨០	១២២.១០១.២២០	៩៧.៦២៤.២៨២
លិខិតឥណទាន	៥.១១១.១៣៦	៩.២៤១.៧៥៦	២០.៤៤៤.៥៤៤	៣៧.១៩៨.០៦៨	៥.១១១.១៣៦	៩.២៤១.៧៥៦	២០.៤៤៤.៥៤៤	៣៧.១៩៨.០៦៨
	៤០៤.៩១៦.៣៩៦	៣៣៥.៤៤៣.១២៣	១.៦១៩.៦៦៥.៥៨៤	១.៣៥០.១៥៨.៥៧០	៤០៣.៣៦១.០៣៦	៣៣៤.២៣០.៨៧៣	១.៦១៣.៤៤៤.១៤៤	១.៣៤៥.២៧៩.២៦៤
ហានិភ័យឥណទានអតិបរមាសរុប	១០.៤៣៧.៨៦៦.១៤១	៩.៨២៦.៥៤៤.៩២៤	៤១.៧៥១.៤៦៤.៥៦៤	៣៩.៥៥១.៨៤៣.៣៦០	១០.២២០.៨៨៥.៩៦៦	៩.៦៣៧.៧១៩.៤៣៣	៤០.៨៨៣.៥៤៣.៨៦៤	៣៨.៧៩១.៨២០.៧១៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមា ដោយមិនគិតពីទ្រព្យធានា ឬ ការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ (ត)

តារាងនៅទំព័រមុនបង្ហាញពីហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសេណារីយ៉ូស្ថានភាពអាក្រក់បំផុត ដោយមិនគិតពីទ្រព្យធានា ឬលិខិតធានា និងការកាត់បន្ថយហានិភ័យឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតារាងតុល្យការ ការប្រឈមហានិភ័យដែលបានបង្ហាញខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។

ដូចបានបង្ហាញខាងលើ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ៦៨,៦៤% នៃការប្រឈមហានិភ័យ អតិបរមាសរុបចំពោះ សម្ព័ន្ធធនាគារ និង ៦៨,៤៩% ចំពោះធនាគារនៃការប្រឈមហានិភ័យអតិបរមាសរុប ចំពោះធនាគារ គឺកើតមកពីឥណទាន និងបុរេប្រទាន (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៧១,៤៧% ចំពោះសម្ព័ន្ធធនាគារ និង ៧១,២០% ចំពោះធនាគាររៀងគ្នា) ។

អ្នកគ្រប់គ្រងមានជំនឿថា ខ្លួនមានលទ្ធភាពបន្តការគ្រប់គ្រង និងទ្រទ្រង់ហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបណ្តាលមកពីឥណទាន និងបុរេប្រទាន ឱ្យស្ថិតក្នុងកម្រិតអប្បបរមា។ ហានិភ័យឥណទានជាសាធារណៈ គឺជាផលប៉ះពាល់ដែលកើតឡើងពីឥណទាន និងបុរេប្រទាន។ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីហានិភ័យឥណទានដែលកើតឡើងពីឥណទាន និងបុរេប្រទាន រាល់កម្រិតទំហំឥណទាន ត្រូវតែមិនលើសពី៧៥%នៃតម្លៃដែលអាចលក់ចេញដែលបានប៉ាន់ស្មានទុករបស់រូបវន្តបញ្ចាំនោះទេ លើកលែងតែឥណទានផ្សេងទៀតដែលបានអនុម័តដោយគណៈកម្មាធិការគ្រប់គ្រងឥណទាន ដែលទំហំឥណទានធៀបទៅនឹងទ្រព្យបញ្ចាំមានតម្លៃលើសពី ៧៥%។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប្រមាណ ៨៩,៦១% សម្រាប់សម្ព័ន្ធធនាគារ និង៨៩,៤៥% សម្រាប់ធនាគារ នៃឥណទាន និងបុរេប្រទានទាំងនេះត្រូវបានដាក់បញ្ចាំ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ប្រមាណ ៩០,៦៨% សម្រាប់សម្ព័ន្ធធនាគារ និង៩០,៥៣% សម្រាប់ធនាគារ) រៀងគ្នា។

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន

ការប្រមូលផ្តុំហានិភ័យឥណទានកើតឡើងនៅពេលមានភាគីដៃគូមួយចំនួន ដែលមានសកម្មភាពអាជីវកម្មប្រហាក់ប្រហែលគ្នា និងមានស្ថានភាពផ្នែកសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចបណ្តាលឱ្យពួកគេពុំមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុលបាន នៅពេលដែលពួកគេជួបប្រទះនឹងផលប៉ះពាល់នៃបម្រែបម្រួលផ្នែកសេដ្ឋកិច្ច ឬលក្ខខណ្ឌផ្សេងៗទៀតស្រដៀងគ្នា។ សម្ព័ន្ធធនាគារ និងធនាគារ បានវិភាគលើហានិភ័យឥណទានប្រមូលផ្តុំដោយផ្អែកលើទីតាំងភូមិសាស្ត្រ និងប្រភេទអាជីវកម្មដូចមានក្នុងទំព័រនាប៉ះ៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទាន) ផ្អែកទៅតាមទីតាំងនៃប្រទេស ភាគីដៃគូ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុ									
វត្ថុក្នុងតារាងតុល្យការ៖									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៤៥២.៤៤៩.៤៦១	១៤០.៥៨៤.៥១៦	១៤០.៤១៩.៦១៤	៤៩.៧៥០.២១១	៣៤០.៦២០.៩៥២	១៩៦.៤០៦.៩៧០	១៣៦.១៣៩	១០៧.៦៣១.២៣៣	២.៤២៨.៣៩៩.៥០០
ការវិនិយោគហិរញ្ញវត្ថុ	៤២៧.៨៥៤.១៨៥	-	-	-	-	-	-	-	៤២៧.៨៥៤.១៨៥
ឥណទាន និងបុរេប្រទាន- សុទ្ធ	៧.០០០.៤០០.៣០៤	-	-	១៤២.០៧២.៣៦៣	-	-	២២.១៩៦.៨២៣	-	៧.១៦៤.៦៦៩.៤៩០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៨៩.០០០	-	-	-	-	-	-	១.៩៣៩.៣៥៦	២.០២៨.៣៥៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៩.១៦៤.៥១០	-	-	៨២៧.៤១៨	-	-	៦.២៨៦	-	៩.៩៩៨.២១៤
	<u>៨.៨៩០.៣៥៧.៨៦០</u>	<u>១៤០.៥៨៤.៥១៦</u>	<u>១៤០.៤១៩.៦១៤</u>	<u>១៩២.៦៤៩.៩៩២</u>	<u>៣៤០.៦២០.៩៥២</u>	<u>១៩៦.៤០៦.៩៧០</u>	<u>២២.៣៣៥.២៤៨</u>	<u>១០៩.៥៧០.៥៨៩</u>	<u>១០.០៣២.៩៤៩.៧៤៥</u>
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៣៦៧.៧២៤.៥៩៥	-	-	១.៣៩៦.៩៨៣	-	-	-	-	៣៦៩.១២១.៥៧៨
លិខិតធានាធនាគារ	៣០.៥២៥.៣០៥	-	-	១៥៨.៣៧៧	-	-	-	-	៣០.៦៨៣.៦៨២
លិខិតឥណទាន	៥.១១១.១៣៦	-	-	-	-	-	-	-	៥.១១១.១៣៦
	<u>៤០៣.៣៦១.០៣៦</u>	<u>-</u>	<u>-</u>	<u>១.៥៥៥.៣៦០</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>៤០៩.៩១៦.៩៧៤</u>
ការប្រឈមឥណទានអតិបរមាសរុប	<u>៩.២៩៣.៧១៨.៨៩៦</u>	<u>១៤០.៥៨៤.៥១៦</u>	<u>១៤០.៤១៩.៦១៤</u>	<u>១៩៤.២០៥.៣៥២</u>	<u>៣៤០.៦២០.៩៥២</u>	<u>១៩៦.៤០៦.៩៧០</u>	<u>២២.៣៣៥.២៤៨</u>	<u>១០៩.៥៧០.៥៨៩</u>	<u>១០.៤៤៣.៨៦៦.១៤១</u>
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>៣៧.១៧៤.៨៧៥.៥៨៤</u>	<u>៥៦២.៣៣៨.០៦៤</u>	<u>៥៦១.៦៧៨.៤៧២</u>	<u>៧៧៦.៨២១.៤០៨</u>	<u>១.៣៦២.៤៨៣.៨០៨</u>	<u>៧៨៥.៦២៧.៨៨០</u>	<u>៨៩.៣៥៦.៩៩២</u>	<u>៤៣៨.២៨២.៣៥៦</u>	<u>៤១.៧៥១.៤៦៤.៥៦៤</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	សម្ព័ន្ធធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.២៩៧.៨៦២.៦៧៤	៥៤៨.៣០៥	២៤១.១៧៣	២៣.៥៨៥.០៧១	១២៦.២១១.២៣២	៣៩៧.៥៣៨.៩០៥	៨៩.៦៨៨	១៣៦.២៦៤.៦១០	១.៩៨២.៣៩១.៦៦២
ការវិនិយោគហិរញ្ញវត្ថុ	៤៧១.៨០៤.៨៧៤	-	-	-	-	-	-	-	៤៧១.៨០៤.៨៧៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	៦៨៦១.០៣៥.៤១០	-	-	១៤០.៥២៦.៨០៤	-	-	២១.៦០១.៨៩០	-	៧.០២៣.១៦៤.១០៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	(៥៨៣.៦០៧)	-	-	-	-	-	-	២.៨៣៣.៨៥៣	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៩.៦៤៥.៦១៣	-	-	១.៨៤៥.២៩៨	-	-	-	-	១១.៤៩០.៩១១
	៨.៦៣៩.៧៦៤.៩៧២	៥៤៨.៣០៥	២៤១.១៧៣	១៦៥.៩៥៧.១៧៣	១២៦.២១១.២៣២	៣៩៧.៥៣៨.៩០៥	២១.៦៩១.៥៧៨	១៣៩.០៩៨.៤៦៣	៩.៤៩១.១០១.៨០១
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៣០០.៧៣៤.៦៣៧	-	-	១.០៣៦.៥៣៣	-	-	-	-	៣០១.៧៧១.១៧០
លិខិតធានាធនាគារ	២៤.២៥៤.៤៨០	-	-	១៧៥.៧១៧	-	-	-	-	២៤.៤៣០.១៩៧
លិខិតឥណទាន	៩.២៤១.៧៥៦	-	-	-	-	-	-	-	៩.២៤១.៧៥៦
	៣៣៤.២៣០.៨៧៣	-	-	១.២១២.២៥០	-	-	-	-	៣៣៥.៤៤៣.១២៣
ការប្រឈមឥណទានអតិបរមាសរុប	៨.៩៧៣.៩៩៥.៨៤៥	៥៤៨.៣០៥	២៤១.១៧៣	១៦៧.១៦៩.៤២៣	១២៦.២១១.២៣២	៣៩៧.៥៣៨.៩០៥	២១.៦៩១.៥៧៨	១៣៩.០៩៨.៤៦៣	៩.៨២៦.៥៤៤.៩២៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៦.១២០.៣៣៣.២៧៦	២.២០៦.៩២៧	៩៧០.៧២១	៦៧២.៥៥៦.៩២៤	៥០៨.២០១.៤៥៩	១.៦០០.០៩៤.០៩៣	៨៧.៣០៨.៦០១	៥៥៩.៨៧១.៣១៤	៣៩.៥៥១.៨៤៣.៣១៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៤៥២.៧៩០.៣៧១	១៤០.៥៨៤.៥១៦	១៤០.៤១៩.៦១៨	១៣.៩១០	៣៤០.៦២០.៩៥២	១៩៦.៤០៦.៩៧០	៤៦.៤៩៤	១០៧.២៤៥.៩៥១	២.៣៧៨.១២៨.៧៨២
ការវិនិយោគហិរញ្ញវត្ថុ	៤២៧.៨៥៤.១៨៥	-	-	-	-	-	-	-	៤២៧.៨៥៤.១៨៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	៧.០០០.៧៩២.០៥៦	-	-	-	-	-	-	-	៧.០០០.៧៩២.០៥៦
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៨៩.០០០	-	-	-	-	-	-	១.៩៣៩.៣៥៦	២.០២៨.៣៥៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៨.៤៣៤.៣៦៦	-	-	-	-	-	២៨៧.១៨៥	-	៨.៧២១.៥៥១
	៨.៨៨៩.៩៥៩.៩៧៨	១៤០.៥៨៤.៥១៦	១៤០.៤១៩.៦១៨	១៣.៩១០	៣៤០.៦២០.៩៥២	១៩៦.៤០៦.៩៧០	៣៣៣.៦៧៩	១០៩.១៨៥.៣០៧	៩.៨១៧.៥២៤.៩៣០
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៣៦៧.៧២៤.៥៩៥	-	-	-	-	-	-	-	៣៦៧.៧២៤.៥៩៥
លិខិតធានាធនាគារ	៣០.៥២៥.៣០៥	-	-	-	-	-	-	-	៣០.៥២៥.៣០៥
លិខិតឥណទាន	៥.១១១.១៣៦	-	-	-	-	-	-	-	៥.១១១.១៣៦
	៤០៣.៣៦១.០៣៦	-	-	-	-	-	-	-	៤០៣.៣៦១.០៣៦
ការប្រឈមឥណទានអតិបរមាសរុប	៩.២៩៣.៣២១.០១៤	១៤០.៥៨៤.៥១៦	១៤០.៤១៩.៦១៨	១៣.៩១០	៣៤០.៦២០.៩៥២	១៩៦.៤០៦.៩៧០	៣៣៣.៦៧៩	១០៩.១៨៥.៣០៧	១០.២២០.៨៨៥.៩៦៦
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៧.១៧៣.២៨៤.០៥៦	៥៦២.៣៣៤.០៦៤	៥៦១.៦៧៤.៤៧២	៥៥.៦៤០	១.៣៦២.៤៨៣.៨០៨	៧៨៥.៦២៧.៨៨០	១.៣៣៤.៧១៦	៤៣៦.៧៤១.២២៨	៤០.៨៨៣.៥៤៣.៨៦៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យ									
សកម្មហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.២៩៧.៨១០.៤៣៩	៥៤៨.៣០៥	២៤១.១៧៣	៣៩.២៩៥	១២៦.២៦១.២៣២	៣៩៧.៥៣៨.៩០៥	៤៦.៧១៦	១៣៥.៥៧២.០៦៤	១.៩៥៨.០៥៨.១២៩
ការវិនិយោគហិរញ្ញវត្ថុ	៤៧១.៨០៤.៨៧៨	-	-	-	-	-	-	-	៤៧១.៨០៤.៨៧៨
ឥណទាន និងបុរេប្រទាន-សុទ្ធ	៦.៨៦១.៨២៦.០១១	-	-	-	-	-	-	-	៦.៨៦១.៨២៦.០១១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	(៥៨៣.៦០៧)	-	-	-	-	-	-	២.៨៣៣.៨៥៣	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៩.២៩១.២៦៩	-	-	-	-	-	២៥៨.០២៧	-	៩.៥៤៩.២៩៦
	<u>៨.៦៤០.១៤៨.៩៩០</u>	<u>៥៤៨.៣០៥</u>	<u>២៤១.១៧៣</u>	<u>៣៩.២៩៥</u>	<u>១២៦.២៦១.២៣២</u>	<u>៣៩៧.៥៣៨.៩០៥</u>	<u>៣០៤.៧៤៣</u>	<u>១៣៨.៤០៥.៩១៧</u>	<u>៩.៣០៣.៤៨៨.៥៦០</u>
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៣០០.៧៣៤.៦៣៧	-	-	-	-	-	-	-	៣០០.៧៣៤.៦៣៧
លិខិតធានាធនាគារ	២៤.២៥៤.៤៨០	-	-	-	-	-	-	-	២៤.២៥៤.៤៨០
លិខិតឥណទាន	៩.២៤១.៧៥៦	-	-	-	-	-	-	-	៩.២៤១.៧៥៦
	<u>៣៣៤.២៣០.៨៧៣</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>៣៣៤.២៣០.៨៧៣</u>
ការប្រឈមឥណទានអតិបរមាសរុប	<u>៨.៩៧៤.៣៧៩.៨៦៣</u>	<u>៥៤៨.៣០៥</u>	<u>២៤១.១៧៣</u>	<u>៣៩.២៩៥</u>	<u>១២៦.២៦១.២៣២</u>	<u>៣៩៧.៥៣៨.៩០៥</u>	<u>៣០៤.៧៤៣</u>	<u>១៣៨.៤០៥.៩១៧</u>	<u>៩.៦៣៧.៧១៩.៤៣៣</u>
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>៣៦.១២១.៨៧៨.៩៤៨</u>	<u>២.២០៦.៩២៨</u>	<u>៩៧០.៧២១</u>	<u>១៥៤.១៦២</u>	<u>៥០៨.២០១.៤៥៩</u>	<u>១.៦០០.០៩៤.០៩៣</u>	<u>១.២២៦.៥៩១</u>	<u>៥៥៧.០៨៣.៨១៦</u>	<u>៣៤.៧៩១.៨២០.៧១៨</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទាន) ទៅតាមតម្លៃយោង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ផ្អែកទៅតាមប្រភេទអាជីវកម្មរបស់ភាគីដែលមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម								
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២.៤២៨.៣៩៩.៥០០	-	-	-	-	-	-	២.៤២៨.៣៩៩.៥០០
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៤២៧.៤៥៤.១៤៥	៤២៧.៤៥៤.១៤៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	៧.៩៨៨.១៨៤	២.៤០៧.៣៧៥.៣៤២	១.៧២៤.៤៩៧.៦៨១	១៧១.៧៥៩.៣៧៥	២៣៤.៩៥១.៨៤០	១.៤៤៣.២៩០.៣១៩	១.១៧៤.៨០៦.៧៤៥	៧.១៦៤.៦៦៩.៤៩០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២.០២៨.៣៥៦	-	-	-	-	-	-	២.០២៨.៣៥៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥.០៥៣.៨៥២	-	-	-	-	-	៤.៩៤៤.៣៦២	៩.៩៩៨.២១៤
	២.៤៤៣.៤៦៩.៨៩៦	២.៤០៧.៣៧៥.៣៤២	១.៧២៤.៤៩៧.៦៨១	១៧១.៧៥៩.៣៧៥	២៣៤.៩៥១.៨៤០	១.៤៤៣.២៩០.៣១៩	១.១៧៤.៦០៥.២៩២	១០.០៣២.៩៤៩.៧៤៥
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ								
ក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	៣៦៩.១២១.៥៧៤	៣៦៩.១២១.៥៧៤
លិខិតធានាធនាគារ	-	-	-	-	-	-	៣០.៦៨៣.៦៨២	៣០.៦៨៣.៦៨២
លិខិតឥណទាន	-	-	-	-	-	-	៥.១១១.១៣៦	៥.១១១.១៣៦
	-	-	-	-	-	-	៤០៥.៩១៦.៣៩២	៤០៥.៩១៦.៣៩២
ការប្រឈមឥណទានអតិសម្បទាសរុប	២.៤៤៣.៤៦៩.៨៩៦	២.៤០៧.៣៧៥.៣៤២	១.៧២៤.៤៩៧.៦៨១	១៧១.៧៥៩.៣៧៥	២៣៤.៩៥១.៨៤០	១.៤៤៣.២៩០.៣១៩	២.០១២.៥២១.៦៨៤	១០.៤៣៨.៨៦៦.១៤១
សម្រាប់រយៈពេលនិងកំណត់សម្គាល់ (៥)	៩.៧៧៣.៤៧៩.៥៨៤	៩.៦២៩.៥០១.៣៦៤	៦.៤៩៧.៩៩០.៧២៤	៦៨៧.០៣៧.៥០០	៩៣៩.៨០៧.៣៦០	៥.៧៧៣.១៦១.២៧៦	៤.០៥០.០៨៦.៧៥២	៤១.៧៥១.៤៦៤.៥៦៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	សម្ព័ន្ធធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៩៨២.៣៩១.៦៦២	-	-	-	-	-	-	១.៩៨២.៣៩១.៦៦២
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៤៧១.៨០៤.៨៧៨	៤៧១.៨០៤.៨៧៨
ឥណទាននិងប្រែប្រួលទាន-សុទ្ធ	១.១៤៥.៣៤២	២.៣៤៤.៥៣២.២៤៩	១.៦៩២.៧៨៥.៨៧៩	១៧៥.៩៤៧.១៤៩	២៣៥.៥៥៧.៨៥២	១.៤៥០.៥១៨.៥៥៩	១.១២២.៦៧៧.០៧៤	៧.០២៣.១៦៤.១០៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២.២៥០.២៤៦	-	-	-	-	-	-	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥.៤៨៩.៤៤២	-	-	-	-	-	៦.០០១.៤៦៩	១១.៤៩០.៩១១
	១.៩៩១.២៧៦.៦៩២	២.៣៤៤.៥៣២.២៤៩	១.៦៩២.៧៨៥.៨៧៩	១៧៥.៩៤៧.១៤៩	២៣៥.៥៥៧.៨៥២	១.៤៥០.៥១៨.៥៥៩	១.៦០០.៤៨៣.៤២១	៩.៤៩១.១០១.៨០១
ការប្រឈមឥណទានទាក់ទងនឹង								
សមាសធាតុក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	៣០១.៧៧១.១៧០	៣០១.៧៧១.១៧០
លិខិតធានារ៉ាប់រងធនាគារ	-	-	-	-	-	-	២៤.៤៣០.១៩៧	២៤.៤៣០.១៩៧
លិខិតឥណទាន	-	-	-	-	-	-	៩.២៤១.៧៥៦	៩.២៤១.៧៥៦
	-	-	-	-	-	-	៣៣៥.៤៤៣.១២៣	៣៣៥.៤៤៣.១២៣
ការប្រឈមឥណទានអតិថិជនសរុប	១.៩៩១.២៧៦.៦៩២	២.៣៤៤.៥៣២.២៤៩	១.៦៩២.៧៨៥.៨៧៩	១៧៥.៩៤៧.១៤៩	២៣៥.៥៥៧.៨៥២	១.៤៥០.៥១៨.៥៥៩	១.៩៣៥.៩២៦.៥៤៤	៩.៨២៦.៥៤៤.៩២៤
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៤.០១៤.៨៨៤.៦៨៥	៩.៤៣៦.៧៤២.៣០២	៦.៨១៣.៤៦៣.១៦៣	៧០៤.១៨៧.២៧៥	៩៤៤.១២០.៣៥៤	៥.៨៣៤.៣៣៧.២០០	៧.៧៩២.១០៤.៣៤០	៣៩.៥៥១.៨៤៣.៣១៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២.៣៧៨.១២៨.៧៨២	-	-	-	-	-	-	២.៣៧៨.១២៨.៧៨២
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៤២៧.៨៥៤.១៨៥	៤២៧.៨៥៤.១៨៥
ឥណទាននិងបុរេប្រទាន-សុទ្ធ	៧.៩៨៤.១៨៥	២.៣៤៣.៦០៩.៣៨៣	១.៦៨៨.២៦២.៨៨៤	១៦២.០៧១.៧១៦	២២៩.៨៧៧.៩២៨	១.៤០២.៨៦៧.៩៣៥	១.១៦៦.១១៤.០២៥	៧.០០០.៧៩២.០៥៦
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២.០២៨.៣៥៦	-	-	-	-	-	-	២.០២៨.៣៥៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥.២៩៥.៧៦៦	-	-	-	-	-	៣.៤២៥.៧៨៥	៨.៧២១.៥៥១
	២.៣៩៣.៤៤១.០៨៩	២.៣៤៣.៦០៩.៣៨៣	១.៦៨៨.២៦២.៨៨៤	១៦២.០៧១.៧១៦	២២៩.៨៧៧.៩២៨	១.៤០២.៨៦៧.៩៣៥	១.៥៩៧.៣៩៣.៩៩៥	៩.៨១៧.៥២៤.៩៣០
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	៣៦៧.៧២៤.៥៩៥	៣៦៧.៧២៤.៥៩៥
លិខិតធានាធនាគារ	-	-	-	-	-	-	៣០.៥២៥.៣០៥	៣០.៥២៥.៣០៥
លិខិតឥណទាន	-	-	-	-	-	-	៥.១១១.១៣៦	៥.១១១.១៣៦
	-	-	-	-	-	-	៤០៣.៣៦១.០៣៦	៤០៣.៣៦១.០៣៦
ការប្រឈមឥណទានអតិបរមាសរុប	២.៣៩៣.៤៤១.០៨៩	២.៣៤៣.៦០៩.៣៨៣	១.៦៨៨.២៦២.៨៨៤	១៦២.០៧១.៧១៦	២២៩.៨៧៧.៩២៨	១.៤០២.៨៦៧.៩៣៥	២.០០០.៧៩៥.០៣១	១០.២២០.៨៨៥.៩៦៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៩.៥៧៣.៧៦៤.៣៥៦	៩.៣៧៤.៤៣៧.៥៣២	៦.៧៥៣.០៥១.៥៣៦	៦៤៤.២៨៦.៨៦៤	៩១៩.៥១១.៧១២	៥.៦១១.៤៧១.៧៤០	៨.០០៣.០២០.១២៤	៤០.៨៨៣.៥៤៣.៨៦៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុក្នុង								
តារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៩៥៨.០៥៤.១២៩	-	-	-	-	-	-	១.៩៥៨.០៥៤.១២៩
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៤៧១.៨០៤.៨៧៨	៤៧១.៨០៤.៨៧៨
ឥណទាននិងប្រែប្រួលទាន-សុទ្ធ	១.១៤៥.៣៤២	២.២៤១.៩០១.៥៤៥	១.៦៥៧.៥៦៤.៨៨៣	១៦៦.២៣៨.៥២៥	២៣០.៣៩៨.១៤៦	១.៤១០.៥៧០.៤៣៤	១.១១៤.០០៧.១៣៦	៦.៨៦១.៨២៦.០១១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២.២៥០.២៤៦	-	-	-	-	-	-	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥.៧២២.០៩២	-	-	-	-	-	៣.៨២៧.២០៤	៩.៥៤៩.២៩៦
	១.៩៦៧.១៧៥.៨០៩	២.២៤១.៩០១.៥៤៥	១.៦៥៧.៥៦៤.៨៨៣	១៦៦.២៣៨.៥២៥	២៣០.៣៩៨.១៤៦	១.៤១០.៥៧០.៤៣៤	១.៥៨៩.៦៣៩.២១៨	៩.៣០៣.៤៨៨.៥៦០
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុក្រៅ								
តារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	៣០០.៧៣៤.៦៣៧	៣០០.៧៣៤.៦៣៧
លិខិតធានាធនាគារ	-	-	-	-	-	-	២៤.២៥៤.៤៨០	២៤.២៥៤.៤៨០
លិខិតឥណទាន	-	-	-	-	-	-	៩.២៤១.៧៥៦	៩.២៤១.៧៥៦
	-	-	-	-	-	-	៣២៥.៧២០.៨៧៣	៣២៥.៧២០.៨៧៣
ការប្រឈមឥណទានអតិបរមាសរុប	១.៩៦៧.១៧៥.៨០៩	២.២៤១.៩០១.៥៤៥	១.៦៥៧.៥៦៤.៨៨៣	១៦៦.២៣៨.៥២៥	២៣០.៣៩៨.១៤៦	១.៤១០.៥៧០.៤៣៤	១.៩២៩.៧១៦.០៩១	៩.៦២៩.៧១៩.៤៨៦
សម្រាប់លើកទឹកចិត្ត (កំណត់សម្គាល់ ៥)	៧.៩១៧.៨៨២.៦៣១	៩.១៨៤.៦៥៣.៧១៩	៦.៦៧១.៦៩៨.៦៥៤	៦៦៩.១១០.០៦៣	៩២៧.៣៥២.៥៣៨	៥.៦៧៧.៥៤៥.៩៩៧	៧.៧៤៣.៥៧៧.១១៦	៣៨.៧៩១.៨២០.៧១៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ង) គោលនយោបាយឥណទានលុបចេញពីបញ្ជី

ឧបករណ៍ហិរញ្ញវត្ថុ អាចត្រូវបានលុបចេញពីបញ្ជីក្រោមការអនុម័តរបស់គណៈកម្មាធិការគ្រប់គ្រងឥណទាន ក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួនលើហ្វូស៊ីលីដីនោះ ឬនៅពេលដែលផ្ទៃកន្លះ ឬផ្ទៃទាំងអស់ត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន។ នេះជាករណីពិសេសនៅពេលដែលគ្មានការរំពឹងទុកពីតម្លៃប្រាក់ដដែលនៃការស្តារឡើងវិញរបស់គុណភាព ឬនៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារបានបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួន ដោយសារការសម្រេចចិត្តរបស់តុលាការ។ ក្នុងកាលៈទេសៈដែលហ្វូស៊ីលីដីមួយអាចត្រូវបានលុបចេញពីបញ្ជី (Write-Off) ក្នុងករណីដែលបានកំណត់ដូចខាងក្រោម៖

- គ្រប់ទម្រង់នៃមូលបត្រ ធានា ឬទ្រព្យធានា ត្រូវបានប្រកាស និង លក់ចេញ ប៉ុន្តែទឹកប្រាក់ដែលលក់ចេញ មិនអាចទូទាត់សងគ្រប់ចំនួនដែលនៅសល់របស់ហ្វូស៊ីលីដី ។
- សម្ព័ន្ធធនាគារ និងធនាគារមិនអាចប្រមូលបាន ឬមិនមានការធានាសមស្រប ថាសម្ព័ន្ធធនាគារ និងធនាគារនឹងប្រមូលបានគ្រប់ចំនួនដែលដល់កាលកំណត់សង ស្របតាម លក្ខខណ្ឌនៃកិច្ចសន្យាហ្វូស៊ីលីដី។
- សមភាគីបានក្លាយជានរក ឬកំពុងស្ថិតក្នុងដំណាក់កាល រៀបចំឡើងវិញផ្នែកហិរញ្ញវត្ថុ និងដែលលទ្ធផលនៃការរៀបចំឡើងវិញនេះ វានឹងមិនអាចទូទាត់សង ហ្វូស៊ីលីដីបាន។
- ហ្វូស៊ីលីដីនេះត្រូវបានចាត់ថ្នាក់ថា បាត់បង់។

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

យោងតាមណែនាំ ស.រ.ហ.អ.ក ៩ បានផ្តល់នូវ ការខាតបង់ឥណទានរំពឹងទុក (ECL) ដែលសម្ព័ន្ធធនាគារ និងធនាគារ រំពឹងថាជួបការខាតបង់កើតឡើង ទាំងនៅក្នុងរយៈពេល ១២ខែ ត្រូវចាត់ទុកជា (ដំណាក់កាលទី១) ឬ មួយអាយុកាល ត្រូវចាត់ទុកជា (ដំណាក់កាលទី២ និងទី៣) ។ ការផ្លាស់ប្តូរវិធីសាស្ត្រនៃការធ្វើសវិធានធន ដែលបានបង្កើតដោយ ស.រ.ហ.អ.ក ៩ គឺក្នុងគោលបំណងដើម្បី៖

- ធានាឱ្យមានការទទួលស្គាល់ទាន់ពេលវេលានៃការបាត់បង់ឥណទាន ដែលមានលក្ខណៈឆ្លុះបញ្ចាំងជាងម៉ូដែលការបាត់បង់ដែលបានកើតឡើង (Incurred Loss Model) ពីមុន។
- បែងចែករវាងឧបករណ៍ហិរញ្ញវត្ថុ ដែលគុណភាពឥណទានកាន់តែយ៉ាប់យឺតទៅៗ និងឧបករណ៍ហិរញ្ញវត្ថុ ដែលមិនមានការខូចខាត។ និង
- ផ្តល់នូវការប៉ាន់ស្មានកាន់តែប្រសើរនៃការខាតបង់ឥណទានរំពឹងទុក (ECL) ស្របទៅនឹងស្ថានភាពថា ក្រុមហ៊ុនសេដ្ឋកិច្ច។

សម្ព័ន្ធធនាគារ និងធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល ដោយផ្អែកលើការប្រែប្រួលគុណភាពឥណទានគិត ចាប់តាំងពីហ្វូស៊ីលីដីបាន ទទួលស្គាល់ពីដំបូង៖

វិធីសាស្ត្រ ៣ ដំណាក់កាល	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក	ការខាតបង់ឥណទានរំពឹងទុក១២ខែ (ECL១២ ខែ)	ការខាតបង់ឥណទាន រំពឹងទុកមួយអាយុកាល(ECLអាយុកាល)	ការខាតបង់ឥណទានរំពឹងទុកមួយអាយុកាល(ECLអាយុកាល)
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន	ហានិភ័យឥណទានមានការកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនានៃប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ឬតាមរយៈចំណូលផ្សេងៗគឺជាកម្មវត្ថុនៃការវាយតម្លៃអ៊ីមហែរមិន។

សម្ព័ន្ធធនាគារ និងធនាគារ បានវាស់វែង ECL ដោយប្រើវិធីសាស្ត្រទូទៅ និងសាមញ្ញ។ វិធីសាស្ត្រទូទៅរួមមាន ការញែកអតិថិជនចេញជា ៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យធ្វើចំណាត់តាមដំណាក់កាល តាមរយៈការវាយតម្លៃហានិភ័យឥណទាន។ ECL រយៈពេល ១២ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈ ECL មួយអាជ្ញាកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។ នាកាលបរិច្ឆេទនៃការវាយតម្លៃនីមួយៗ សម្ព័ន្ធធនាគារ និងធនាគារ នឹងវាយតម្លៃហានិភ័យឥណទានទៅតាមឥណទាននីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅការចាប់ផ្តើមកាលបរិច្ឆេទនៃឥណទាននោះ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានប្រើនៅពេលដែលមិនតម្រូវឱ្យមានលក្ខណៈវិនិច្ឆ័យធ្វើចំណាត់ថ្នាក់តាមដំណាក់កាល។ នឹងត្រូវអនុវត្តទាំងឥណទានដំណើរការ (ដំណាក់កាលទី១) ឬ ឥណទានមិនដំណើរការ (“អ៊ិនតឺអិល”) (ដំណាក់កាលទី៣) ផ្អែកលើសូចនាករខកខានទូទាត់សង។

ខាងក្រោមនេះ គឺជាតារាងបង្ហាញពីការសង្ខេបនៃស្ថានភាពហានិភ័យឥណទាន និងរយៈពេលសម្រាប់ការគណនា ECL តាមដំណាក់កាល៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ដំណាក់កាល	កម្រិតហានិភ័យ/ ចំណាត់ថ្នាក់	ចំនួនថ្ងៃផុតកំណត់ (DPD)	ការធ្វើចំណាត់ ថ្នាក់របស់ធនាគារ ជាតិ នៃ កម្ពុជា	ស្ថានភាព	សូចនាករ ការខកខាន ទូទាត់សង
១	១ ២ ៣ ៤ ៥ ៦	LT* ០ ≤ DPD ≤ ២៩ ST** ០ ≤ DPD ≤ ១៤	ធម្មតា	-	មិនខកខាន/ដំណើរការ
២	៧	LT* ៣០ ≤ DPD ≤ ៨៩ ST** ១៥ ≤ DPD ≤ ៣០	ឃ្លាំមើល	SICR	
៣	៨	LT* ៩០ ≤ DPD ≤ ១៧៩ ST** ៣១ ≤ DPD ≤ ៦០	ក្រោមស្តង់ដារ	NPL	ខកខាន/ មិនដំណើរការ
	៩	LT* ១៨០ ≤ DPD ≤ ៣៥៩ ST** ៦១ ≤ DPD ≤ ៩០	សង្ស័យ		
	១០	LT* DPD ≥ ៣៦០ ST** DPD ≥ ៩១	បាត់បង់		

*LT ហួសស៊ីលីវរយៈពេលវែង **ST ហួសស៊ីលីវរយៈពេលខ្លី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL (ត)

ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត

ដំណាក់កាល	ចំនួនថ្ងៃផុតកំណត់ (DPD)	ការធ្វើចំណាត់ថ្នាក់របស់BOL	ស្ថានភាព	សូចនាករ ការខកខានទូទាត់សង
១	$0 \leq DPD \leq 29$	ធម្មតា	-	មិនខកខាន/ដំណើរការ
២	$30 \leq DPD \leq 59$	ប្តូរមើល	SICR	
៣	$60 \leq DPD \leq 89$	ក្រោមស្តង់ដារ	NPL	ខកខាន/មិនដំណើរការ
	$90 \leq DPD \leq 119$	សង្ស័យ		
	$DPD \geq 120$	បាត់បង់		

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ដំណាក់កាល	ចំនួនថ្ងៃផុតកំណត់(DPD)	ការធ្វើចំណាត់ថ្នាក់របស់នាយកដ្ឋានគ្រប់គ្រងបទប្បញ្ញត្តិហិរញ្ញវត្ថុ	ស្ថានភាព	សូចនាករ ការខកខានទូទាត់សង
១	ទៀងទាត់	ធម្មតា	-	មិនខកខាន/ដំណើរការ
២	$0 \leq DPD \leq 29$	ក្រោមស្តង់ដារ	SICR	
៣	$30 \leq DPD \leq 59$	ប្តូរមើល	NPL	ខកខាន/មិនដំណើរការ
	$60 \leq DPD \leq 89$	សង្ស័យ		
	$DPD \geq 90$	បាត់បង់		

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារបានធ្វើចំណាត់ថ្នាក់ឥណទាន និងការធ្វើសំវិធានធនជាភាគព្វកិច្ចតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា តាមប្រកាសលេខ ៨៧-០១៧-៣៤៤ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរលេខ ៨៧ ០១៨-០០១ ស រ ច ណ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីម៉ូភេមិន។ ឥណទាន និងបុរេប្រទាន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានចាត់ថ្នាក់ជា ៥ ចំណាត់ថ្នាក់ដូចបានពិពណ៌នាខាងក្រោម៖

ចំណាត់ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វូស៊ីលីធីដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វូស៊ីលីធីដែលមានកាលកំណត់ដំបូង ឬតិចជាង ឬស្មើមួយឆ្នាំ
១- ធម្មតា(Normal) ហ្វូស៊ីលីធី មានការទូទាត់សងតាមកំណត់ និងមិនមានការសង្ស័យលើការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងទៀងទាត់ស្របតាមកិច្ចសន្យា ហើយហ្វូស៊ីលីធីមិនមានបង្ហាញពីសញ្ញាចុះខ្សោយទាក់ទងនឹងសមត្ថភាពទូទាត់សងអាជីវកម្មលំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ ។	ទៀងទាត់	ទៀងទាត់

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង តិចជាង ឬស្មើមួយឆ្នាំ
២- ឃ្លាំមើល (Special Mention) ហ្វាស៊ីលីតឺប្រភេទនេះកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ និង មិនទាន់ហួសកាលកំណត់ទូទាត់សង ប៉ុន្តែបង្ហាញពីសញ្ញា ចុះខ្សោយដែលអាចជះឥទ្ធិពលដល់ការទូទាត់សងរបស់ អតិថិជន នាពេលអនាគត ប្រសិនបើមិនមានវិធានការកែ តម្រូវទាន់ពេលវេលា និងការយកចិត្តទុកដាក់ឱ្យបានដិត ដល់ពីធនាគារ ។ សញ្ញាចុះខ្សោយនេះមានដូចជា ស្ថាន ភាពធ្លាក់ចុះជាបណ្តើរៗនៃ អាជីវកម្ម ឬស្ថានភាពហិរញ្ញវត្ថុ របស់អតិថិជន និងការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចនិងទី ផ្សារ ដែលអាចប៉ះពាល់ដល់លទ្ធភាពរកប្រាក់ចំណេញ និងសមត្ថភាពទូទាត់សងនាពេលអនាគត ឬ ការធ្លាក់ចុះ តម្លៃទ្រព្យធានា។ ចំណាត់ថ្នាក់នេះ ត្រូវធ្វើឡើងដោយមាន ហេតុផលច្បាស់លាស់ និងមិនគួរប្រើប្រាស់ជាការសម្រប សម្រួលនៅពេលចាត់ថ្នាក់រវាងហ្វាស៊ីលីតឺធម្មតា និង ហ្វាស៊ីលីតឺក្រោម ស្តង់ដារទេ។	- ហ្វាស៊ីលីតឺណា ដែលហួសកាលកំណត់ សងរយៈពេលពី ៣០ថ្ងៃរហូតដល់ ៨៩ ថ្ងៃ។ - ករណីការទូទាត់ការប្រាក់ក្នុងរយៈពេលពី ៣០ថ្ងៃ ទៅ ៨៩ថ្ងៃ ត្រូវបញ្ចូលទៅជា ប្រាក់ដើមធ្វើទុនហិរញ្ញប្បទាន ឬបង្វិល ទៅជាហ្វាស៊ីលីតឺថ្មី។	- ហ្វាស៊ីលីតឺណា ដែលហួសកាលកំណត់ សងអតិបរមាក្នុងរយៈពេល ៣០ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ អតិបរមាក្នុង រយៈពេល ៣០ថ្ងៃ ត្រូវបញ្ចូលទៅ ជា ប្រាក់ដើមធ្វើហិរញ្ញប្បទាន ឬបង្វិលទៅជា ហ្វាស៊ីលីតឺថ្មី ។ - ករណីឥណទានវិបារូបន៍ត្រូវបានប្រើ លើសកម្រិតអនុម័ត អតិបរមារយៈពេល ៣០ថ្ងៃ ឬគណនីឥណទាន វិបារូបន៍ មិនមានចលនាសាច់ប្រាក់ចេញចូល (Inactive) អតិបរមា ក្នុងរយៈពេល ៣០ថ្ងៃ ឬលំហូរសាច់ប្រាក់សុទ្ធក្នុង គណនី នោះមិនមានគ្រប់គ្រាន់ ដើម្បី ទូទាត់ការប្រាក់អតិបរមា ក្នុងរយៈពេល ៣០ថ្ងៃ ។
៣- ក្រោមស្តង់ដារ (Sub-standard) ហ្វាស៊ីលីតឺប្រភេទនេះ បង្ហាញភាពទន់ខ្សោយគួរឱ្យកត់ សម្គាល់ និងមិនត្រូវបានគាំពារគ្រប់គ្រាន់ ដោយស្ថានភាព អាជីវកម្ម ឬហិរញ្ញវត្ថុបច្ចុប្បន្ន និងសមត្ថភាពទូទាត់សង របស់អតិថិជន ។ ជាពិសេស ប្រភពចំណូលចម្បងមិនគ្រប់ គ្រាន់សម្រាប់ទូទាត់សងបំណុល ធនាគារត្រូវតែសង្កេត មើលប្រភពចំណូលបន្ថែមផ្សេងទៀត ដូចជាការលក់ ទ្រព្យធានាជាដើមដែលជាប់ពាក់ព័ន្ធអតិថិជន។ កត្តានាំឱ្យ មានការចាត់ថ្នាក់ក្រោមស្តង់ដារមានដូចជា៖ - អតិថិជនគ្មានលទ្ធភាព ក្នុងការបំពេញកាតព្វកិច្ចសង ប្រាក់តាមកិច្ចសន្យា - ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផលដែលនឹង ជះឥទ្ធិពលមិនល្អដល់អាជីវកម្ម និងលទ្ធភាពរកប្រាក់ ចំណេញរបស់អតិថិជននាពេលអនាគត - ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ និង/ឬអតិថិជន គ្មាន លទ្ធភាពក្នុងការស្វែងរកចំណូលគ្រប់គ្រាន់ ដើម្បីទូទាត់ សងបំណុល - អតិថិជនជួបប្រទះការលំបាកក្នុងការទូទាត់ហ្វាស៊ីលីតឺ ផ្សេងៗទៀតរបស់ធនាគារ ឬរបស់គ្រឹះស្ថានផ្សេងទៀត ប្រសិនបើមានព័ត៌មានដែលអាចរកបាន - អតិថិជនលើសលើលក្ខខណ្ឌនៃកិច្ចសន្យាហិរញ្ញវត្ថុ	- នៅពេលដែលហ្វាស៊ីលីតឺដែលហួស កាលកំណត់សងរយៈពេលពី ៩០ថ្ងៃទៅ ១៧៩ថ្ងៃ ។ - នៅពេលដែល ការទូទាត់ការប្រាក់ក្នុង រយៈពេលពី៩០ថ្ងៃ ទៅ ១៧៩ថ្ងៃ ត្រូវ បញ្ចូលទៅជាប្រាក់ដើមធ្វើទុនហិរញ្ញ ប្បទាន ឬបង្វិលទៅជាហ្វាស៊ីលីតឺថ្មី។	- នៅពេលដែលហ្វាស៊ីលីតឺណាមួយ ហួសកាលបរិច្ឆេទសងក្នុងរយៈពេល អតិបរមា ៦០ ថ្ងៃ។ - នៅពេលការទូទាត់សងការប្រាក់ ក្នុង រយៈពេលអតិបរមា ៦០ ថ្ងៃ ត្រូវបាន បញ្ចូលទៅជាប្រាក់ដើម មូលធនហិរញ្ញ ប្បទាន ឬបង្វិល ទៅក្នុងហ្វាស៊ីលីតឺថ្មី ។ - ក្នុងករណីនេះឥណទានវិបារូបន៍ដែល លើសកំណត់ នៃទឹកប្រាក់ដែលបាន អនុម័ត ក្នុងរយៈពេលអតិបរមា៦០ថ្ងៃ ឬគណនីចរន្តអសកម្មក្នុងរយៈពេល អតិបរមា ៦០ ថ្ងៃ ។ - ឥណទានវិបារូបន៍ ដែលមិនមានលំហូរ ចូលគណនីចរន្ត ក្នុងរយៈពេល ៦០ ថ្ងៃ ត្រូវតែកែប្រែជាប្រាក់កម្ចីមានកាល កំណត់វិញ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូងតិចជាង ឬស្មើ មួយឆ្នាំ
៤- ជាប់សង្ស័យ(Doubtful) ហ្វាស៊ីលីតឺបានធ្វើចំណាត់ប្រភេទនេះ បានបង្ហាញពីភាពទន់ខ្សោយ ដែលធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ “ក្រោមសង្ស័យ” ដោយសារមានភាពសង្ស័យខ្លាំង ឬមិនមានភាពច្បាស់លាស់ ចំពោះការប្រមូលមកវិញ នូវហ្វាស៊ីលីតឺទាំងអស់ ផ្អែកលើតម្លៃប្រចាំឆ្នាំ ជាក់ស្តែង លក្ខខណ្ឌ ឬតម្លៃទ្រព្យធានា។ ការខាតបង់នាពេលអនាគតមានកម្រិតខ្ពស់ ទោះបីចំនួនជាក់លាក់នៃការបាត់បង់មិនទាន់អាចកំណត់បានក៏ដោយ ។	- នៅពេលហ្វាស៊ីលីតឺ ដែលហួសកាលកំណត់សងរយៈពេលពី ១៨០ថ្ងៃទៅ ៣៥៩ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេល ពី ១៨០ថ្ងៃ ទៅ ៣៥៩ថ្ងៃ ត្រូវបញ្ចូល ទៅជាប្រាក់ដើម ឬបង្វិល ទៅជាហ្វាស៊ីលីតឺថ្មី ។	- នៅពេលហ្វាស៊ីលីតឺ ដែលហួសកាលកំណត់សងអតិបរមាក្នុងរយៈពេល ៩០ថ្ងៃ។ - នៅពេលការទូទាត់ការប្រាក់អតិបរមា រយៈពេល៩០ថ្ងៃ ត្រូវបញ្ចូលទៅជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតឺថ្មី ។ - ក្នុងករណីឥណទានវិបារប័ន ត្រូវបានប្រើលើសកម្រិតអនុម័តអតិបរមាក្នុងរយៈពេល ៩០ថ្ងៃ ឬគណនីឥណទានវិបារប័នមិនមានចលនា សាច់ប្រាក់ចេញចូល (Inactive) អតិបរមាក្នុងរយៈពេល ៩០ ថ្ងៃ។
៥- បាត់បង់(Loss) ហ្វាស៊ីលីតឺប្រភេទនេះ ត្រូវចាត់ថ្នាក់ជាហ្វាស៊ីលីតឺ “បាត់បង់” នៅពេលវាមិនអាចប្រមូលមកវិញបាន និងប្រមូលបានតិចតួច ឬមិនអាចប្រមូលបានសោះដើម្បីទូទាត់ នូវសមតុល្យហ្វាស៊ីលីតឺនៅសល់ពីអតិថិជន ។	- នៅពេលហ្វាស៊ីលីតឺណាមួយ ដែលហួសកាលកំណត់សងចំនួន ៣៦០ ថ្ងៃ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេលពី ៣៦០ថ្ងៃ ឬច្រើនជាងត្រូវបញ្ចូលទៅជាប្រាក់ដើមឬបង្វិលទៅជាហ្វាស៊ីលីតឺថ្មី។	- នៅពេលហ្វាស៊ីលីតឺដែលហួសកាលកំណត់សងអតិបរមាក្នុងរយៈពេល ១៨០ថ្ងៃ។ - នៅពេលការទូទាត់ការប្រាក់ អតិបរមាក្នុងរយៈពេល ១៨០ថ្ងៃត្រូវបញ្ចូលទៅជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតឺថ្មី។ - ក្នុងករណីឥណទានវិបារប័ន ត្រូវបានប្រើលើសកម្រិតអនុម័ត អតិបរមាក្នុងរយៈពេល ១៨០ថ្ងៃ ឬគណនីឥណទានវិបារប័នមិនមានចលនា សាច់ប្រាក់ចេញចូល (Inactive) អតិបរមាក្នុងរយៈពេល ១៨០ថ្ងៃ។

ចំពោះហ្វាស៊ីលីតឺ ដែលមានការទូទាត់សង ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំនេះ ហ្វាស៊ីលីតឺ ត្រូវបានចាត់ថ្នាក់ហ្វាស៊ីលីតឺ “ក្រោមសង្ស័យ” ឬចាត់ថ្នាក់អន់ជាងនេះ អាស្រ័យលើស្ថានភាពរបស់អ្នកខ្ចី ដរាបណាមានការខកខានសងកើតឡើង។ គោលបំណងនៃតារាងខាងលើ ការខកខានទូទាត់សងនឹងត្រូវពិចារណា គិតចាប់ពី ០៥ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទទូទាត់សង។ ចំណាត់ថ្នាក់ជាហ្វាស៊ីលីតឺ “ក្រោមសង្ស័យ” នឹងត្រូវបានអនុញ្ញាតក្នុងករណីតែអតិថិជនអាចបង្ហាញច្បាស់លាស់ថា ការខកខានសងនេះ គ្រាន់តែជាការយឺតយ៉ាវបណ្តោះអាសន្ន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ហ្វាស៊ីលីតធីដែលត្រូវបានចាត់ថ្នាក់ ក្រោមស្តង់ដារ សង្ស័យ ឬ បាត់បង់ នឹងត្រូវបានចាត់ថ្នាក់ជាហ្វាស៊ីលីតធី “មិនដំណើរការ”។ ចំណែកឯហ្វាស៊ីលីតធីផ្សេងៗទៀត នឹងត្រូវបានចាត់ថ្នាក់ជាហ្វាស៊ីលីតធី “ដំណើរការ”។ បន្ថែមលើការធ្វើចំណាត់ថ្នាក់ឥណទានដោយយោងទៅតាមព័ត៌មាននៃការខកខានទូទាត់សង និងកម្រិតហានិភ័យ សម្ព័ន្ធធនាគារ និងធនាគារក៏អនុវត្តការចាត់ចំណាត់ថ្នាក់ដោយដៃ នៅពេលដែលមានសញ្ញាណខូចខាតនៃឥណទាន។ សម្ព័ន្ធធនាគារ និងធនាគារអាចចាត់ថ្នាក់ ឥណទានស្ថិតក្រោមចំណាត់ថ្នាក់ ធម្មតា និងឃ្លាំមើល ទៅជាដំណាក់កាលទី៣ នៅពេលដែលមាន សញ្ញាណខូចខាតនៃឥណទានផ្សេងៗ។

គុណភាពឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងការផ្តល់ហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកលើការផ្តល់ចំណាត់ថ្នាក់របស់ភាគីដៃគូនានា ដូចដែលបានកំណត់ការការផ្តល់ចំណាត់ថ្នាក់ស្មើគ្នានៃភ្នាក់ងារផ្តល់ចំណាត់ថ្នាក់អន្តរជាតិផ្សេងទៀត ដូចដែលបានកំណត់ខាងក្រោម៖

គុណភាពឥណទាន	បរិយាយ
អធិបតេយ្យភាព ការវិនិយោគមានចំណាត់ថ្នាក់	សំដៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលចេញដោយធនាគារកណ្តាល ឬការធានាដោយធនាគារកណ្តាល។ សំដៅលើគុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលអ្នកចេញប័ណ្ណបំណុលអាចបំពេញកាតព្វកិច្ចទូទាត់ និងអ្នកកាន់កាប់ប័ណ្ណបំណុលចំពោះការប្រឈមហានិភ័យឥណទានកម្រិតទាបនៃការខកខានសងត្រលប់។
ការវិនិយោគមិនមានចំណាត់ថ្នាក់	សំដៅលើគុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលប្រឈមនឹងហានិភ័យការខកខានសងកម្រិតខ្ពស់។
មិនមានចំណាត់ថ្នាក់	សំដៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនបានកំណត់ការផ្តល់ចំណាត់ថ្នាក់នាពេលបច្ចុប្បន្ន ដោយសារតែមិនមានម៉ូដែលការផ្តល់ចំណាត់ថ្នាក់ទាំងនោះ។
ឱនភាពឥណទាន	សំដៅលើទ្រព្យសកម្មដែលកំពុងអន់ថយ។

តារាងខាងក្រោមបង្ហាញព័ត៌មានអំពីគុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងដោយប្រើប្រាស់វិធីសាស្ត្រតាមថ្លៃដើមបានរំលស់។ លើកលែងតែមានការចង្អុលបង្ហាញជាក់លាក់ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុលសរុប។ សម្រាប់កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងតំណាងឱ្យចំនួនទឹកប្រាក់ដែលបានសន្យា ឬធានារៀងៗខ្លួន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទាននិងបុរេប្រទានតាមថ្លៃដើមបានរំលស់

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី ១៖ ECL ១២ខែ ដុល្លារអាក់ទីវិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយអាយុកាល ដុល្លារអាក់ទីវិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រិក ECL មួយអាយុកាល ដុល្លារអាក់ទីវិក	សរុប ដុល្លារអាក់ទីវិក	ដំណាក់កាលទី ១៖ ECL ១២ខែ ដុល្លារអាក់ទីវិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយអាយុកាល ដុល្លារអាក់ទីវិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រិក ECL មួយអាយុកាល ដុល្លារអាក់ទីវិក	សរុប ដុល្លារអាក់ទីវិក
សម្ព័ន្ធធនាគារ								
ធម្មតា	៦.៧២៩.៦៦៧.១៥៤	១៤.៩៥០	១៦៧.២៦២	៦.៧២៩.៨៤៩.៣៦៦	៦.៦១៤.០៩៨.១៧៣	១៥.០១០	១.៤៥៩.៣០១	៦.៦១៩.៥៧២.៤៨៤
ឃ្លាំមើល	១៣.៩៧៥	៤១.៤៩៣.៧៣៦	-	៤១.៦០៧.៧១១	៦៣.៤៩៧	៥០.៨១១.០៤៧	-	៥០.៨៧៤.៥៤៤
ក្រោមស្តង់ដារ	-	-	៤៥.១៧០.៦៧៤	៤៥.១៧០.៦៧៤	-	-	៦០.៣១៦.០២៤	៦០.៣១៦.០២៤
សង្ស័យ	-	-	៩១.៤៩៤.៥៤៩	៩១.៤៩៤.៥៤៩	-	-	៨៧.៧១២.៤៧៣	៨៧.៧១២.៤៧៣
បាត់បង់	-	-	៣២៤.៥៣០.៣០១	៣២៤.៥៣០.៣០១	-	-	៣០០.១៤៧.២៦៥	៣០០.១៤៧.២៦៥
តម្លៃយោងដុលសរុប	៦.៧២៩.៦៨១.១២៩	៤១.៥០៨.៦៨៦	៤៦១.៣៦៦.៨៣០	៧.២១៧.៩៥៦.៦៤៥	៦.៦១៤.១៦២.០៧០	៥០.៨២៦.០៥៧	៤៥០.០៣៥.០៦៣	៧.១១៩.០២៣.១៩០
សំវិធានធនលើ ECL	(២៨.៤៤២.៤៤០)	(១២.២២៩.៦៧៤)	(៦៧.២១៤.៦៤១)	(១០៧.៨៧៦.៧៥៥)	(២៣.៣៩០.៨៥៥)	(៦.៩៤៤.៨២៤)	(៦៥.៥១៩.៤០៧)	(៩៥.៨៤៤.០៨៦)
តម្លៃយោង	៦.៧០១.២៣៨.៦៨៩	២៩.២៧៩.០១២	៣៩៤.១៥២.១៨៩	៧.១២៤.៦៦៩.៨៩០	៦.៥៩០.៧៧១.២១៥	៤៣.៨៨១.២៣៣	៣៨៤.៥១៥.៦៥៦	៧.០២៨.១៦៤.១០៤
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៦.៤០៣.៣៥៣.១៥៦	២៧៨.៧១៦.០៤៤	១.៥៧៦.៦០៨.៧៥៦	២៨.២៥៨.៦៧៧.៩៥៦	២៦.៥៤៣.៩៥៤.១៤១	១៧៦.៦០៥.៨៦៣	១.៥៤៧.៦៧៥.៥១៥	២៨.២៦៨.២៣៥.៥១៩
ធនាគារ								
ធម្មតា	៦.៥៧៦.៨៩០.៦៩០	១៤.៩៥០	១៦៧.២៦២	៦.៥៧៧.០៦២.៩០២	៦.៤៦៦.៥៨១.៦១២	១៥.០១០	១.៤៥៩.៣០១	៦.៤៦៨.០៥៦.៩២៣
ឃ្លាំមើល	-	៧៩.៧៧៥.២៤៦	-	៧៩.៧៧៥.២៤៦	-	៥០.៥២៤.០៩៥	-	៥០.៥២៤.០៩៥
ក្រោមស្តង់ដារ	-	-	៤៤.៧៧៥.២៧១	៤៤.៧៧៥.២៧១	-	-	៥៩.៥៦៦.៩៣៧	៥៩.៥៦៦.៩៣៧
សង្ស័យ	-	-	៩០.៣៤១.២១១	៩០.៣៤១.២១១	-	-	៨៦.៤៩៤.៤៦៣	៨៦.៤៩៤.៤៦៣
បាត់បង់	-	-	៣០០.០០១.៤៦៥	៣០០.០០១.៤៦៥	-	-	២៧៦.៣៤០.៣១១	២៧៦.៣៤០.៣១១
តម្លៃយោងដុលសរុប	៦.៥៧៦.៨៩០.៦៩០	៧៩.៧៩០.១៩៦	៤៦២.០៣៨.២០៨	៧.០៥៨.៧១៩.០៩៤	៦.៤៦៦.៥៨១.៦១២	៥០.៥៤៩.១០៥	៤៦៤.២៦១.០០៦	៦.៥១៧.៤៨២.៧២៤
សំវិធានធនលើ ECL	(២៦.០៦៨.៣១២)	(១២.០៥០.៩៤៣)	(៥៣.០៩៤.៧៤៤)	(៩១.២១៣.០៥៩)	(២១.០៧៩.២៦៧)	(៦.៩១៩.២៥៥)	(៥១.៥១១.២០៦)	(៧៩.៥០៩.៧៦៨)
តម្លៃយោង	៦.៥៥០.៨២២.៣៧៨	៦៧.៧៣៩.២៥៣	៣០៨.៩៤៣.៤៦៤	៦.៩២៦.៥០៥.០៩៥	៦.៤៤៥.៥០២.៣៤៥	៤៣.៦២៩.៨៥០	៤១២.៧៤៩.៨០០	៦.៤៣៧.៩៧២.៩៥៦
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៦.២០៣.២៥៤.៥១៦	២៧០.៩៥៧.០១២	១.៥២៤.៩៣៧.៧០០	២៨.០០៨.១៤៨.២២៨	២៥.៩២៣.១០៤.៦៥២	១៧៥.៥៤៥.៨៦៥	១.៥០០.១១៦.៥០៦	២៨.៦២៤.៨៤៨.៦៤៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី១៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយឆ្នាំក្រោយ ដុល្លារអាមេរិក	ដំណាក់កាលទី២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយឆ្នាំក្រោយ ដុល្លារអាមេរិក	ដំណាក់កាលទី៣៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយឆ្នាំក្រោយ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយឆ្នាំក្រោយ ដុល្លារអាមេរិក	ដំណាក់កាលទី២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយឆ្នាំក្រោយ ដុល្លារអាមេរិក	ដំណាក់កាលទី៣៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយឆ្នាំក្រោយ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
មិនមានចំណាត់ថ្នាក់	៣០.០៧៧.០៥៥	-	-	៣០.០៧៧.០៥៥	៣១.៦០៩.៣១៥	-	-	៣១.៦០៩.៣១៥
ស្ថាប័នអធិបតេយ្យ	៣៩៧.៥៨៧.៤៦០	-	-	៣៩៧.៥៨៧.៤៦០	៤៤០.០៥៧.៩២៤	-	-	៤៤០.០៥៧.៩២៤
តម្លៃយោងដុលសរុប	៤២៧.៦៦៤.៥១៥	-	-	៤២៧.៦៦៤.៥១៥	៤៧១.៦៦៧.២៤៣	-	-	៤៧១.៦៦៧.២៤៣
សំវិធានធនលើ ECL	-	-	-	-	(៥២.០៣៥)	-	-	(៥២.០៣៥)
តម្លៃយោង	៤២៧.៦៦៤.៥១៥	-	-	៤២៧.៦៦៤.៥១៥	៤៧១.៦១៥.២០៨	-	-	៤៧១.៦១៥.២០៨
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៧១០.៦៥៤.០៦០	-	-	១.៧១០.៦៥៤.០៦០	១.៨៩៤.២៥១.២១២	-	-	១.៨៩៤.២៥១.២១២
ធនាគារ								
មិនមានចំណាត់ថ្នាក់	៣០.០៧៧.០៥៥	-	-	៣០.០៧៧.០៥៥	៣១.៦០៩.៣១៥	-	-	៣១.៦០៩.៣១៥
ស្ថាប័នអធិបតេយ្យ	៣៩៧.៥៨៧.៤៦០	-	-	៣៩៧.៥៨៧.៤៦០	៤៤០.០៥៧.៩២៤	-	-	៤៤០.០៥៧.៩២៤
តម្លៃយោងដុលសរុប	៤២៧.៦៦៤.៥១៥	-	-	៤២៧.៦៦៤.៥១៥	៤៧១.៦៦៧.២៤៣	-	-	៤៧១.៦៦៧.២៤៣
សំវិធានធនលើ ECL	-	-	-	-	(៥២.០៣៥)	-	-	(៥២.០៣៥)
តម្លៃយោង	៤២៧.៦៦៤.៥១៥	-	-	៤២៧.៦៦៤.៥១៥	៤៧១.៦១៥.២០៨	-	-	៤៧១.៦១៥.២០៨
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៧១០.៦៥៤.០៦០	-	-	១.៧១០.៦៥៤.០៦០	១.៨៩៤.២៥១.២១២	-	-	១.៨៩៤.២៥១.២១២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រាក់បញ្ញើនៅធនាគារផ្សេងៗសុទ្ធ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤			
	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិន មានអ៊ីមតែមិន ECL មួយអាយុកាល ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីមតែមិន ECL មួយអាយុកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីមតែមិន ECL មួយអាយុកាល ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីមតែមិន ECL មួយអាយុកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	១.០៧៦.១១៩.៦១៣	-	-	១.០៧៦.១១៩.៦១៣	៦៩០.៥២៤.២០៥	-	-	៦៩០.៥២៤.២០៥
ការវិនិយោគមិនមានចំណាត់ថ្នាក់	១.៣៤៨.៦៦៤.៣៦៥	-	-	១.៣៤៨.៦៦៤.៣៦៥	១.២៩១.៣៤៤.៤៥២	-	-	១.២៩១.៣៤៤.៤៥២
មិនមានចំណាត់ថ្នាក់	៤.៣៩៧.៥៦៩	-	-	៤.៣៩៧.៥៦៩	១.១៤៥.៩១៣	-	-	១.១៤៥.៩១៣
តម្លៃយោងដុលសរុប	២.៤២៩.១៨១.៥៤៧	-	-	២.៤២៩.១៨១.៥៤៧	១.៩៨៣.០១៤.៥៧០	-	-	១.៩៨៣.០១៤.៥៧០
សំវិធានធនលើ ECL	(៧៨២.០៤៧)	-	-	(៧៨២.០៤៧)	(៦២២.៩០៨)	-	-	(៦២២.៩០៨)
តម្លៃយោង	២.៤២៨.៣៩៩.៥០០	-	-	២.៤២៨.៣៩៩.៥០០	១.៩៨០.៣៩១.៦៦២	-	-	១.៩៨០.៣៩១.៦៦២
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៩.៧១៣.៥៩៤.០០០	-	-	៩.៧១៣.៥៩៤.០០០	៧.៩៧៩.១២៦.៤៤០	-	-	៧.៩៧៩.១២៦.៤៤០
ធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	១.០៧៥.៧៣២.៥៥១	-	-	១.០៧៥.៧៣២.៥៥១	៦៨៩.៤២៤.៤៤៩	-	-	៦៨៩.៤២៤.៤៤៩
ការវិនិយោគមិនមានចំណាត់ថ្នាក់	១.៣០២.៩៨៧.២៣៧	-	-	១.៣០២.៩៨៧.២៣៧	១.២៦៨.៧៥១.២៦៤	-	-	១.២៦៨.៧៥១.២៦៤
មិនមានចំណាត់ថ្នាក់	១៣.៩១៤	-	-	១៣.៩១៤	៣៩.៣០៦	-	-	៣៩.៣០៦
តម្លៃយោងដុលសរុប	២.៣៩២.៦៣២.៧០២	-	-	២.៣៩២.៦៣២.៧០២	១.៩៨៧.៩១៥.០១៩	-	-	១.៩៨៧.៩១៥.០១៩
សំវិធានធនលើ ECL	(៦០៤.៩២០)	-	-	(៦០៤.៩២០)	(៥៦០.៨៩០)	-	-	(៥៦០.៨៩០)
តម្លៃយោង	២.៣៩២.០២៧.៧៨២	-	-	២.៣៩២.០២៧.៧៨២	១.៩៨៧.៣៥៤.១២៩	-	-	១.៩៨៧.៣៥៤.១២៩
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៩.៥១២.៥១៥.១២៨	-	-	៩.៥១២.៥១៥.១២៨	៧.៨៤៧.១៨៣.៩៦៩	-	-	៧.៨៤៧.១៨៣.៩៦៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥				ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី ២៖ ឥណទានដែលមិន មានអ៊ីម៉ែត្រ ECL ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រ ECL មួយអាណត្តិ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក		ដំណាក់កាលទី ២៖ ឥណទានដែលមិន មានអ៊ីម៉ែត្រ ECL ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រ ECL មួយអាណត្តិ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	
សម្ព័ន្ធធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	៧៥៨.០០០	-	-	៧៥៨.០០០	៧៥៨.០០០	-	-	៧៥៨.០០០
ការវិនិយោគមិនមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៩.២៩២.៥៨៣	-	-	៩.២៩២.៥៨៣	១០.៧៦៥.០៦៩	-	-	១០.៧៦៥.០៦៩
តម្លៃយោងដុលសរុប	១០.០៥០.៥៨៣	-	-	១០.០៥០.៥៨៣	១១.៥២៣.០៦៩	-	-	១១.៥២៣.០៦៩
សំវិធានធនលើ ECL	(៥២.៣៦៩)	-	-	(៥២.៣៦៩)	(៣២.១៥៤)	-	-	(៣២.១៥៤)
តម្លៃយោង	៩.៩៩៨.២១៤	-	-	៩.៩៩៨.២១៤	១១.៤៩០.៩១៥	-	-	១១.៤៩០.៩១៥
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៩.៩៩២.៨៥៦	-	-	៣៩.៩៩២.៨៥៦	៤៦.២៥០.៩១៧	-	-	៤៦.២៥០.៩១៧
ធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	៧៥៨.០០០	-	-	៧៥៨.០០០	៧៥៨.០០០	-	-	៧៥៨.០០០
ការវិនិយោគមិនមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៧.៩៦៧.៣៥៦	-	-	៧.៩៦៧.៣៥៦	៨.៧៩៩.១៧១	-	-	៨.៧៩៩.១៧១
តម្លៃយោងដុលសរុប	៨.៧២៥.៣៥៦	-	-	៨.៧២៥.៣៥៦	៩.៥៥៧.១៧១	-	-	៩.៥៥៧.១៧១
សំវិធានធនលើ ECL	(៣.៨០៥)	-	-	(៣.៨០៥)	(៧.៨៧៥)	-	-	(៧.៨៧៥)
តម្លៃយោង	៨.៧២១.៥៥១	-	-	៨.៧២១.៥៥១	៩.៥៤៩.២៩៦	-	-	៩.៥៤៩.២៩៦
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៤.៨៨៦.២០៤	-	-	៣៤.៨៨៦.២០៤	៣៨.៤៣៥.៩១៦	-	-	៣៨.៤៣៥.៩១៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រ ECL មួយឆ្នាំយុកាល ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រ ECL មួយឆ្នាំយុកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រ ECL មួយឆ្នាំយុកាល ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រ ECL មួយឆ្នាំយុកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
ការវិនិយោគមិនមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៧២.៨១០.៦០៤	-	-	៧២.៨១០.៦០៤	៦៧.០៩៥.៩៩៧	-	-	៦៧.០៩៥.៩៩៧
តម្លៃយោងដុលសរុប	៧២.៨១០.៦០៤	-	-	៧២.៨១០.៦០៤	៦៧.០៩៥.៩៩៧	-	-	៦៧.០៩៥.៩៩៧
សំវិធានធនលើ ECL	(៥០.៨៩៩)	-	-	(៥០.៨៩៩)	(៥២.៥៤០)	-	-	(៥២.៥៤០)
តម្លៃយោង	៧២.៧៥៩.៧០៥	-	-	៧២.៧៥៩.៧០៥	៦៦.៥៤៣.៤៥៧	-	-	៦៦.៥៤៣.៤៥៧
សម្ព័ន្ធនឹងពាន់រៀល (កំណត់ម្ចាស់ ៥)	២៩១.០៣៨.៨២០	-	-	២៩១.០៣៨.៨២០	២៦៩.៨៤៩.៩១៤	-	-	២៦៩.៨៤៩.៩១៤
ធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
ការវិនិយោគមិនមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៨៥.៦៥២.២២៧	-	-	៨៥.៦៥២.២២៧	៧៩.៨៩៦.៤៩៣	-	-	៧៩.៨៩៦.៤៩៣
តម្លៃយោងដុលសរុប	៨៥.៦៥២.២២៧	-	-	៨៥.៦៥២.២២៧	៧៩.៨៩៦.៤៩៣	-	-	៧៩.៨៩៦.៤៩៣
សំវិធានធនលើ ECL	(៧៧.០៤៩)	-	-	(៧៧.០៤៩)	(៨៥.៤០៤)	-	-	(៨៥.៤០៤)
តម្លៃយោង	៨៥.៥៧៥.១៧៨	-	-	៨៥.៥៧៥.១៧៨	៧៩.៨១១.០៨៩	-	-	៧៩.៨១១.០៨៩
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៤២.៣០០.៧១២	-	-	៣៤២.៣០០.៧១២	៣២១.២៣៩.៦៣៣	-	-	៣២១.២៣៩.៦៣៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL

ការកើនឡើងហានិភ័យឥណទានជាសាធុរ

សម្ព័ន្ធធនាគារ និងធនាគារពិចារណាថា ការកើនឡើងជាសាធុរនៃហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលឥណទានបានខកខានសង ចាប់ពី៣០ថ្ងៃ ឬច្រើនជាងសម្រាប់ហ្វូស៊ីលីធីរយៈពេលរវែង ឬចាប់ពី១៥ថ្ងៃ ឬច្រើនជាង សម្រាប់ហ្វូស៊ីលីធីរយៈពេលខ្លី។ ថ្ងៃដែលហួសកំណត់សងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃចាប់តាំងពីថ្ងៃផុតកំណត់ដំបូងដែលទាក់ទងនឹងការទូទាត់ប្រាក់ពេញលេញមិនត្រូវបានទទួល។ កាលបរិច្ឆេទកំណត់ ត្រូវបានកំណត់សងដោយមិនគិតពីរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អ្នកខ្ចី។

សម្ព័ន្ធធនាគារ និងធនាគារ ប្រើប្រាស់ព័ត៌មានឥណទានដែលហួសការកំណត់សង (“DPD”) ការវាយតម្លៃគុណភាពដោយអនុលោមតាមចំណាត់ថ្នាក់របស់ធនាគារកណ្តាល ការដាក់ពិន្ទុ និងការចាត់ថ្នាក់ឥណទាន ទៅតាមប្រភពដើមនៃលក្ខខណ្ឌវិនិច្ឆ័យតាមដំណាក់កាល ដូចបានបង្ហាញក្នុងតារាង ៣៩.១ (ច)។

ប្រសិនបើមានភស្តុតាងបង្ហាញថា មិនមានការកើនឡើងជាសាធុរនៃហានិភ័យឥណទាន ទាក់ទងនឹងការទទួលស្គាល់ដំបូងទេនោះ ការធ្វើសំវិធានធន លើការខាតបង់លើឧបករណ៍ហិរញ្ញវត្ថុមួយនឹងត្រូវរស់រវើកជា ECL រយៈពេល១២ខែ។ សូចនាករមួយចំនួននៃការកើនឡើងនៃហានិភ័យឥណទានដូចជាការខកខានសង អាចជាការចង្អុលបង្ហាញពីការ កើនឡើងហានិភ័យនៃការខកខានសងដែលនៅតែបន្តកើតមានជាបន្តបន្ទាប់។ ក្នុងករណីទាំងនេះ សម្ព័ន្ធធនាគារ និងធនាគារ កំណត់រយៈពេលសាកល្បងក្នុងអំឡុងពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទាមទារដើម្បីបង្ហាញអាកប្បកិរិយាល្អអ្នកខ្ចីដើម្បីផ្តល់ភស្តុតាងថា ហានិភ័យឥណទានរបស់ខ្លួនបានធ្លាក់ចុះ។ នៅពេលលក្ខខណ្ឌប្រាក់កម្ចីដែលមានចែងក្នុងកិច្ចសន្យា ត្រូវបានកែប្រែ ភស្តុតាងដែលបញ្ជាក់ពីលក្ខណវិនិច្ឆ័យសម្រាប់ការទទួលស្គាល់ ECL មួយអាជ្ញកាល លែងត្រូវបានរាប់បញ្ចូលនូវប្រតិទិនការសងប្រាក់ធៀបនឹងលក្ខខណ្ឌកិច្ចសន្យាដែលបានកែប្រែនោះទេ។

សម្ព័ន្ធធនាគារ និងធនាគារត្រួតពិនិត្យប្រសិទ្ធភាពនៃលក្ខណវិនិច្ឆ័យ ដែលត្រូវបានប្រើដើម្បីកំណត់ពីការកើនឡើងជាសាធុរនៃហានិភ័យឥណទានដោយធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីបញ្ជាក់ថា៖

- លក្ខណវិនិច្ឆ័យ អាចកំណត់ពីការកើនឡើងជាសាធុរនៃហានិភ័យឥណទាន មុនឥណទាននេះមានការខកខានសង។
- លក្ខណវិនិច្ឆ័យ ដែលមិនស្របនឹងការកំណត់ ពេលដែលឥណទានបានហួសកាលកំណត់សង ។
- ការប្រឈមហានិភ័យ មិនត្រូវបានផ្ទេរដោយផ្ទាល់ពី ECL រយៈពេល ១២ខែទៅជាហ្វូស៊ីលីធីអ៊ីម៉ែរមិន និង
- មិនមានការប្រែប្រួលជាសាធុរ ចំពោះសំវិធានធនលើការខាតបង់ពីការផ្ទេររវាង PD រយៈពេល ១២ខែ (ដំណាក់កាលទី១) និង PD មួយអាជ្ញកាល (ដំណាក់កាលទី២)។

និយមន័យ ការខកខានទូទាត់សង

សម្ព័ន្ធធនាគារ និងធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានទូទាត់សង ស្របតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីម៉ែរមិន ដូចដែលមានចែងក្នុងមាត្រា ១៧ និងមាត្រា ១៩ នៅពេលដែល៖

១) និយមន័យការខកខានទូទាត់សង/ ហ្វូស៊ីលីធី មិនដំណើរការ ចំពោះហ្វូស៊ីលីធីរយៈពេលខ្លី និងរយៈពេលរវែងដែលកាលកំណត់ដំបូងលើសពីមួយឆ្នាំ ដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

និយមន័យ ការខកខានទូទាត់សង (ត)

ធនាគារអេស៊ីលីដា ភីអិលស៊ី

ដំណាក់កាល	កម្រិតហានិភ័យ/ ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករ ការខកខានទូទាត់សង
៣	៨	LT*: ៩០ ដល់ក្រោម ១៨០ថ្ងៃ	ក្រោមស្តង់ដា	ខកខានសន្យា/មិនដំណើរការ
		ST*: ៣១ថ្ងៃ ដល់ ៦០ថ្ងៃ		
	៩	LT*: ១៨០ ដល់ក្រោម ៣៦០ថ្ងៃ	សង្ស័យ	
		ST*: ៦១ថ្ងៃ ដល់ ៩០ថ្ងៃ		
	១០	LT*: ចាប់ពី ៣៦០ថ្ងៃ	បាត់បង់	
		ST*: ចាប់ពី ៩១ថ្ងៃ		

*LT ហួសស៊ីលីធីរយៈពេលវែង **ST ហួសស៊ីលីធីរយៈពេលខ្លី។

ធនាគារអេស៊ីលីដា ឡារ លីមីតធីត

ដំណាក់កាល	ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករ ការខកខានទូទាត់សង
៣	៩០ ដល់ក្រោម ១៨០ថ្ងៃ	ក្រោមស្តង់ដា	ខកខាន/មិនដំណើរការ
	១៨០ ដល់ក្រោម ៣៦០ថ្ងៃ	សង្ស័យ	
	ចាប់ពី ៣៦០ថ្ងៃ	បាត់បង់	

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ដំណាក់កាល	ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករ ការខកខានទូទាត់សង
៣	៣០ ដល់ ៦០ថ្ងៃ	ឃ្លាំមើល	ខកខាន/មិនដំណើរការ
	៦១ ដល់ ៩០ថ្ងៃ	សង្ស័យ	
	ចាប់ពី ៩១ថ្ងៃ	បាត់បង់	

២) បន្ថែមលើការធ្វើចំណាត់ថ្នាក់ឥណទានដោយយោងទៅតាមព័ត៌មាននៃការខកខានទូទាត់សង សម្ព័ន្ធធនាគារ និងធនាគារក៏អនុវត្តការចាត់ចំណាត់ថ្នាក់ដោយដៃ នៅពេលដែលមានសញ្ញាណខូចខាតនៃឥណទាន។ សម្ព័ន្ធធនាគារ និងធនាគារអាចចាត់ថ្នាក់ ឥណទានទៅជា ក្រោមស្តង់ដា សង្ស័យ ឬ បាត់បង់ ទោះបីថ្ងៃហួសកាលកំណត់សង (DPD) មិនចូលនៅលក្ខខណ្ឌការខកខានទូទាត់សង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលគ្នានៃឧបករណ៍សម្រាប់ការខាតបង់ដែលបានវាស់វែងលើមូលដ្ឋាន Collective

សម្រាប់ការខាតបង់ឥណទានរំពឹងទុកដោយបានយកគំរូតាមមូលដ្ឋាន Collective ការដាក់បញ្ចូលនៃការប្រឈមហានិភ័យ ត្រូវបានអនុវត្តដោយផ្អែកលើលក្ខណៈហានិភ័យរួម ដូចនេះការប្រឈមហានិភ័យក្នុងការដាក់បញ្ចូលគ្នាគឺមានលក្ខណៈដូចគ្នា។

ធនាគារធ្វើការចាត់ក្រុមឥណទានសម្រាប់ការខាតដែលវាស់វែងលើគំរូការគណនា ECL ដោយផ្អែកលើប្រភេទអាជីវកម្ម ដែលឆ្លុះបញ្ចាំងលក្ខណៈហានិភ័យរួមពីការអង្កេតថ្មីៗរបស់ខ្លួននិងការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន រួមបញ្ចូលទាំងព័ត៌មាន លើការប្រមើលឃើញអនាគត។

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត ដោយរាយការណ៍ថាហានិភ័យ ឥណទាន នៃឧបករណ៍ហិរញ្ញវត្ថុ មានការកើនឡើងជាសារវន្តដែរឬទេ ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែង ECL។ ព័ត៌មានដែលប្រមើលឃើញអនាគតត្រូវបានបញ្ចូលទៅក្នុងវិស័យផ្សេងៗដែលពាក់ព័ន្ធលើការអត្រានៃការមិនសងប្រាក់ ដែលបាន អង្កេតរបស់ធនាគារ និងអថេរម៉ាក្រូសេដ្ឋកិច្ច (MEVs)។

សម្ព័ន្ធធនាគារ និងធនាគារបង្កើតសេណារីយ៉ូសេដ្ឋកិច្ចចំនួនបី ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាព អាជីវកម្ម ដោយចាប់ផ្តើមពី មូលដ្ឋាន កើនឡើង និងថយចុះ។ យោងតាមសេចក្តីសម្រេចរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់ សម្ព័ន្ធ ធនាគារ និងធនាគារនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ប្រូបាប៊ីលីតេដែលបានថ្លឹង លើសេណារីយ៉ូនីមួយៗត្រូវបានកំណត់ដោយផ្អែកលើ កត្តាជំរុញជាក់លាក់នៃហានិភ័យឥណទានលើវិស័យសេដ្ឋកិច្ចដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

លរ	អាជីវកម្ម/អនុវិស័យ	លទ្ធផលធ្វើតាមប្រូបាប៊ីលីតេ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥		
		មូលដ្ឋាន	កើនឡើង	ថយចុះ
កសិកម្ម				
១	កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ	៦០%	២០%	២០%
ឧស្សាហកម្ម				
២	រ៉ែ និង ការយករ៉ែ	៦០%	២០%	២០%
៣	ផលិតកម្ម	៦០%	២០%	២០%
៤	សំណង់	៦០%	១៥%	២៥%
សេវាកម្ម				
៥	ការប្រើប្រាស់	៦០%	២០%	២០%
៦	ពាណិជ្ជកម្ម លក់ដុំ	៦០%	២៥%	១៥%
៧	ពាណិជ្ជកម្ម លក់រាយ	៦០%	២៥%	១៥%
៨	ការស្នាក់នៅ និង ការផ្គត់ផ្គង់ចំណីអាហារ	៦០%	២០%	២០%
៩	សិល្បៈ ការកម្សាន្ត និងការឆ្កែប្រឌិត	៦០%	២០%	២០%
១០	សកម្មភាពហិរញ្ញវត្ថុ និង ធានារ៉ាប់រង	៦០%	២៥%	១៥%
១១	ការដឹកជញ្ជូន និង ការរក្សារទុកទំនិញ	៦០%	២៥%	១៥%
១២	ព័ត៌មាន និង ការទំនាក់ទំនង	៦០%	២០%	២០%
១៣	សកម្មភាពជួល និងភតិសន្យា	៦០%	២០%	២០%
១៤	សកម្មភាពអចលនទ្រព្យ	៦០%	១៥%	២៥%
១៥	ការអប់រំ	៦០%	២០%	២០%
១៦	សកម្មភាព សង្គមកិច្ច និង សុខភាពមនុស្ស	៦០%	២០%	២០%
១៧	សកម្មភាពនៃគ្រួសារ	៦០%	២០%	២០%
១៨	កម្ចីផ្សេងៗ	៦០%	២០%	២០%

សម្រាប់អនុវិស័យដែលត្រូវបានកំណត់ថាមានប្រូបាប៊ីលីតេ ៦០% សម្រាប់បន្ទាត់មូលដ្ឋាន ២៥% សម្រាប់ការកើនឡើង និង ១៥% សម្រាប់ការថយចុះ ដោយសារការរំពឹងទុកនៃអនុវិស័យទាំងនេះបន្តត្រឡប់ទៅកម្រិតកំណើនមុនការរាតត្បាតជំងឺ និងការអនុវត្តការគ្រប់គ្រងឥណទានប្រកបដោយប្រសិទ្ធភាពរបស់ធនាគារ។

សម្រាប់អនុវិស័យដែលត្រូវបានកំណត់ថាមានប្រូបាប៊ីលីតេ ៦០% សម្រាប់បន្ទាត់មូលដ្ឋាន ២០% សម្រាប់ការកើនឡើង និង ២០% សម្រាប់ការថយចុះ ដោយផ្អែកលើការរំពឹងទុកថាអនុវិស័យទាំងនេះនឹងបន្តកើនឡើង ទោះបីជាក្នុងល្បឿនយឺតជាងក៏ដោយ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

សម្រាប់អនុវិស័យដែលត្រូវបានកំណត់ថាមានប្រូបាប៊ីលីតេ ៦០% សម្រាប់បន្ទាត់មូលដ្ឋាន ១៥% សម្រាប់ការកើនឡើង និង ២៥% សម្រាប់ការថយចុះ ដោយផ្អែកលើការវ៉ែតទុកថាអនុវិស័យទាំងនេះមានការជាប់គាំងដោយសារបញ្ហាប្រឈមសេដ្ឋកិច្ច។

វិធីសាស្ត្រជាយុទ្ធសាស្ត្រនេះអនុញ្ញាតឱ្យសម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាយតម្លៃ និងគ្រប់គ្រងហានិភ័យឥណទាន នៅទូទាំងវិស័យផ្សេងៗ នៅក្នុងសេណារីយ៉ូសេដ្ឋកិច្ចផ្សេងៗគ្នា ដែលបន្តគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តដែលបានជូនដំណឹង និងការអនុវត្តការគ្រប់គ្រងហានិភ័យ។

ការពិចារណាព័ត៌មានខាងក្រៅ រួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលធនាគារជាតិ នៃបណ្តាប្រទេសដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ ស្ថាប័នអន្តរជាតិឈានមុខដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងអ្នកព្យាករណ៍សេដ្ឋកិច្ច ដែលជ្រើសរើសមកពីបណ្តាក្រុមហ៊ុនឯកជន ឬគ្រឹះស្ថានសិក្សា។

សម្ព័ន្ធធនាគារ និងធនាគារបានកំណត់និងចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទាន សម្រាប់ឧបករណ៍ហិរញ្ញវត្ថុនីមួយៗ ស្របតាមប្រទេសនីមួយៗ ដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដោយប៉ាន់ស្មានទំនាក់ទំនង រវាងអថេរម៉ាក្រូសេដ្ឋកិច្ច (“MEVs”) ហានិភ័យឥណទាន និងការបាត់បង់ឥណទាន។ អថេរម៉ាក្រូសេដ្ឋកិច្ច (“MEVs”) របស់ប្រទេសកម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់នៃ ECL របស់សម្ព័ន្ធធនាគារ។ ECL របស់ធនាគារ ត្រូវបានគ្របដណ្តប់ជាង ៨៤% និង ៨៣% នៃ ECL របស់សម្ព័ន្ធធនាគារ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រៀងគ្នា។

សម្រាប់២០២៥ សេណារីយ៉ូសេដ្ឋកិច្ចនៃសំពៀតឥណទានរបស់ ធនាគារ ដែលបានប្រើរួមមានសូចនាករសំខាន់ៗដូចខាងក្រោមសម្រាប់ប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០៖

វិស័យផ្សេងៗ	២០២៦	២០២៧	២០២៨	២០២៩	២០៣០
១- ផលិតកម្ម					
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៨,៨២%	១៧,៨៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៨,៧៧%	-២៩,៧៤%	-៣០,០៣%	-៦,១៧%	-៦,១៧%
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)					
មូលដ្ឋាន	៥,៤៩%	៥,៥៦%	៦,២១%	៦,៩៩%	៦,៩៩%
កើនឡើង	១៧,៧២%	១៧,៧៩%	១៨,៤៤%	១៩,២៣%	១៩,២៣%
ថយចុះ	-៦,៧៤%	-៦,៦៧%	-៦,០២%	-៥,២៤%	-៥,២៤%
២- ពាណិជ្ជកម្មលក់រាយ					
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៨,៨២%	១៧,៨៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៨,៧៧%	-២៩,៧៤%	-៣០,០៣%	-៦,១៧%	-៦,១៧%
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ ២០១៤ថេរ (ជាពាន់លានរៀល)					
មូលដ្ឋាន	៣,០៥%	៣,០១%	៣,៤៥%	៤,៤៥%	៤,៤៥%
កើនឡើង	១២,០២%	១១,៩៨%	១២,៤២%	១៣,៤២%	១៣,៤២%
ថយចុះ	-៥,៩២%	-៥,៩៥%	-៥,៩២%	-៤,៥២%	-៤,៥២%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

វិស័យផ្សេងៗ	២០២៦	២០២៧	២០២៨	២០២៩	២០៣០
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ					
មូលដ្ឋាន	០,១៩៩៩	០,១៤២៥	០,១៣៥១	៤,៦១៦៨	៤,៦១៦៨
កើនឡើង	-២៤,៣៤៦០	-២៤,៤០៣៤	-២៤,៤១០៩	-១៩,៩២៩២	-១៩,៩២៩២
ថយចុះ	២៤,៧៤៥៩	២៤,៦៨៨៥	២៤,៦៨១០	២៩,១៦២៧	២៩,១៦២៧
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ).					
មូលដ្ឋាន	៤,៥១%	៩,៥៤%	៩,៦៣%	១៤,៥៤%	១៤,៥៤%
កើនឡើង	៣៦,៣៨%	៣៧,៤១%	៣៧,៥០%	៤២,៤២%	៤២,៤២%
ថយចុះ	-១៩,៣៧%	-១៨,៣៤%	-១៨,២៥%	-១៣,៣៣%	-១៣,៣៣%
- ដុល្លាររៀល					
មូលដ្ឋាន	-១,១៦%	-១,២៥%	-១,២៩%	០,២២%	០,២២%
កើនឡើង	-២,៥៥%	-២,៦៤%	-២,៦៨%	-១,១៧%	-១,១៧%
ថយចុះ	០,២៣%	០,១៤%	០,១០%	១,៦១%	១,៦១%
៣- កម្ចីផ្សេងៗ					
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ ២០១៤ថេរ (ជាពាន់លានរៀល)					
មូលដ្ឋាន	៣,០៥%	៣,០១%	៣,៤៥%	៤,៤៥%	៤,៤៥%
កើនឡើង	១២,០២%	១១,៩៨%	១២,៤២%	១៣,៤២%	១៣,៤២%
ថយចុះ	-៥,៩២%	-៥,៩៥%	-៥,៥២%	-៤,៥២%	-៤,៥២%
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៨,៨២%	១៧,៨៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៨,៧៧%	-២៩,៧៤%	-៣០,០៣%	-៦,១៧%	-៦,១៧%
៤- ការដឹកជញ្ជូន និងការរក្សាទុក					
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)					
មូលដ្ឋាន	៥,៤៩%	៥,៥៦%	៦,២១%	៦,៩៩%	៦,៩៩%
កើនឡើង	១៧,៧២%	១៧,៧៩%	១៨,៤៤%	១៩,២៣%	១៩,២៣%
ថយចុះ	-៦,៧៤%	-៦,៦៧%	-៦,០២%	-៥,២៤%	-៥,២៤%
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៨,៨២%	១៧,៨៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៨,៧៧%	-២៩,៧៤%	-៣០,០៣%	-៦,១៧%	-៦,១៧%
៥- កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ					
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ					
មូលដ្ឋាន	០,១៩៩៩	០,១៤២៥	០,១៣៥១	៤,៦១៦៨	៤,៦១៦៨
កើនឡើង	-២៤,៣៤៦០	-២៤,៤០៣៤	-២៤,៤១០៩	-១៩,៩២៩២	-១៩,៩២៩២
ថយចុះ	២៤,៧៤៥៩	២៤,៦៨៨៥	២៤,៦៨១០	២៩,១៦២៧	២៩,១៦២៧
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	៤,៥១%	៩,៥៤%	៩,៦៣%	១៤,៥៤%	១៤,៥៤%
កើនឡើង	៣៦,៣៨%	៣៧,៤១%	៣៧,៥០%	៤២,៤២%	៤២,៤២%
ថយចុះ	-១៩,៣៧%	-១៨,៣៤%	-១៨,២៥%	-១៣,៣៣%	-១៣,៣៣%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

វិស័យផ្សេងៗ	២០២២	២០២៣	២០២៤	២០២៥	២០២៦
៦- សកម្មភាពអចលនទ្រព្យ					
- ដុល្លាររៀល					
មូលដ្ឋាន	-០,៨៨%	-០,៩២%	-០,៩៨%	០,២២%	០,២២%
កើនឡើង	-២,២៧%	-២,៣២%	-២,៣៧%	-១,១៧%	-១,១៧%
ថយចុះ	០,៥១%	០,៤៧%	០,៤១%	១,៦១%	១,៦១%
- ការវិនិយោគផ្ទាល់ពីបរទេស (% នៃ GDP)					
មូលដ្ឋាន	៩,៣៦%	៩,២៩%	៩,២៩%	៩,៦៨%	៩,៦៨%
កើនឡើង	១០,២៥%	១០,១៨%	១០,១៨%	១០,៥៧%	១០,៥៧%
ថយចុះ	៨,៤៧%	៨,៤០%	៨,៤០%	៨,៧៩%	៨,៧៩%
- ឥណទានក្នុងស្រុកចំពោះវិស័យឯកជន (%នៃ GDP)					
មូលដ្ឋាន	១២៦,៦៤%	១២៨,៤៤%	១២៨,៦៨%	៩៤,០៣%	៩៤,០៣%
កើនឡើង	៧៦,៧៥%	៧៨,៥៥%	៧៨,៧៨%	៤៤,១៤%	៤៤,១៤%
ថយចុះ	១៧៦,៥៣%	១៧៨,៣៤%	១៧៨,៥៧%	១៤៣,៩២%	១៤៣,៩២%

ទំនាក់ទំនងដែលបានព្យាករណ៍រវាងសូចនាករសំខាន់ៗ និងអត្រាការខាតបង់ និងការខាតបង់លើហ្វូស៊ីលីធីផ្សេងៗនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដែលអាចរកបានក្នុងរយៈពេល ៧ឆ្នាំកន្លងមក។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ

លក្ខខណ្ឌកិច្ចសន្យានៃឥណទានអាចត្រូវបានកែប្រែដោយហេតុផលមួយចំនួនរួមមាន ការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ ការរក្សាអតិថិជន និងកត្តាផ្សេងទៀតដែលមិនទាក់ទងនឹងការខូចខាតឥណទានរបស់អតិថិជននាពេលបច្ចុប្បន្នភាព និងសក្តានុពល។ ឥណទានដែលមានស្រាប់ដែលលក្ខខណ្ឌត្រូវបានកែប្រែអាចត្រូវបានមិនទទួលស្គាល់ និងឥណទានដែលបានចេញឡើងវិញ ត្រូវបានទទួលស្គាល់ថាជាឥណទានថ្មី ក្នុងតម្លៃសមស្របដោយអនុលោមតាមគោលការណ៍គណនេយ្យ ដែលមានចែងក្នុងកំណត់សម្គាល់លេខ ២(ង)(iv)។

នៅពេលដែលលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ ហើយការកែប្រែមិនបណ្តាលឱ្យមានការមិនទទួលស្គាល់ (Derecognition)។ ការកំណត់ ថាតើហានិភ័យឥណទានរបស់ទ្រព្យសកម្មបានកើនឡើងគួរឱ្យកត់សម្គាល់ដែលឆ្លុះបញ្ចាំងពីការប្រៀបធៀបនៃ៖

- ការខកខានសងមួយអាយុកាល (Lifetime PD) នៅកាលបរិច្ឆេទនៃការវាយការណ៍ ដោយផ្អែកលើលក្ខខណ្ឌដែលបានកែប្រែ និង
- ការខកខានមួយអាយុកាល (Lifetime PD) ដែលនៅសល់ដែលបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យស្តីពីការទទួលស្គាល់ដំបូងនិងលក្ខខណ្ឌកិច្ចសន្យាដើម។

នៅពេលដែលការកែប្រែបានធ្វើឱ្យមានការមិនទទួលស្គាល់ ឥណទានថ្មីត្រូវបានទទួលស្គាល់ និងបែងចែកសម្រាប់ដំណាក់កាលទី១ (សន្មតថាវាមិនមានឥណទានដែលមានអ៊ីម៉ែរមិននៅពេលនោះទេ)។

លក្ខខណ្ឌដែលត្រូវបានកែប្រែជាទូទៅរួមបញ្ចូលការពន្យារឥណទានប្រតិទាន ការផ្លាស់ប្តូរពេលវេលានៃការទូទាត់សងការប្រាក់ និងការកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ (ត)

សំវិធានធនលើការខាតបង់

ក្នុងការិយបរិច្ឆេទ សំវិធានធនលើ /(ការកត់ត្រាត្រឡប់) ការខាតបង់អ៊ីមតែរមិន ដែលត្រូវបានទទួលស្គាល់លើរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលមានដូចខាងក្រោម៖

ឧបករណ៍ហិរញ្ញវត្ថុ	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១៥៦.៦៩២	៦៥.១៨២	៦២៩.៤៣២	២៦៥.៣៥៦	៤២.៦៦៧	៧៣.៨៩៨	១៧១.៣៩៤	៣០០.៨៣៩
ឥណទាននិងបុរេប្រទាន	២១.០៣៤.៨៨៤	២០.២១៦.៤៨៩	៨៤.៤៩៧.១២៩	៨២.៣០១.៣២៧	១៩.៩៧០.១៤៥	១៩.៦៨០.៧៥២	៨០.២២០.០៧២	៨០.១២០.៣៤១
ការវិនិយោគលើមូលហត្ថបំណុល	(៥២.០៣៥)	(១២៥.១៩៤)	(២០៩.០២៥)	(៥០៩.៦៦៥)	(៥២.០៣៥)	(១២៥.១៩៤)	(២០៩.០២៥)	(៥០៩.៦៦៥)
ទ្រព្យសកម្មផ្សេងៗ	២៦.១៦៩	(១.៩៧១)	១០៥.១២១	(៤.០២៤)	១.៨៨៨	៤០	៧.៥៤៤	១៦៣
	២១.១៦៥.៧១០	២០.១៥៤.៥០៦	៨៥.០២២.៦៥៧	៨២.០៤៨.៩៩៤	១៩.៩៦២.៦៦៥	១៩.៦២៥.៤៩៦	៨០.១៩០.០២៥	៧៩.៩១១.៦៧៨
កិច្ចសន្យាធានាហិរញ្ញវត្ថុ	(១.៦៤៤)	៤០.៧២៥	(៦.៦០៤)	១៦៥.៧៩១	(៤.៣៥៤)	៤៣.២៧៤	(៣៣.៥៧៤)	១៧៦.១៦៨
សរុប	២១.១៦៤.០៦៦	២០.១៩៥.២៣១	៨៥.០១៦.០៥៣	៨២.២១៤.៧៨៥	១៩.៩៥៨.៣១១	១៩.៦៧២.៧៧០	៨០.១៥៦.៤៥១	៨០.០៨៧.៨៤៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីបម្រែបម្រួលពីសមតុល្យនៃសំវិធានធនលើការខាតបង់រវាងការិយវិធីច្នៃចាប់ផ្តើម និងការិយវិធីច្នៃចាប់តាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖

ឥណទាន និងបុរេប្រទានតាមថ្លៃដើមបានរំលស់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤			
	សម្រាប់ដំណាក់កាលរំលស់ ៣ខែ បានបញ្ចប់				សម្រាប់ដំណាក់កាលរំលស់ ៣ខែ បានបញ្ចប់			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយវិធីច្នៃចាប់ផ្តើម	២៣.៣៩០.៨៥៦	៦.៩៤៨.៨២៤	៦៥.៥១៩.៤០៦	៩៥.៨៥៩.០៨៦	៨.៩៦៦.៦៤៩	៥.៣២២.៣៣៣	៤១.៣៥៧.៧៩៦	៥៥.៦៤៦.៧៧៨
ផ្ទេរទៅ /(កាត់ចេញពី)៖								
ដំណាក់កាលទី ១	(៨៧៣.១៧១)	៥១៣.៨៩៩	៣៥៩.២៧២	-	(៣២៤.៧៧៣)	២០៨.៦៨១	១១៦.០៩២	-
ដំណាក់កាលទី ២	៣.៤១០.៩៦៣	(៦.០៣៩.៨៨៧)	២.៦២៨.៩២៤	-	២៧៤.៨៣២	(២.១១៤.៤៤០)	១.៨៣៩.៦០៨	-
ដំណាក់កាលទី ៣	១៧៥.៣៥៧	៦៧៨.៧៧៩	(៨៥៤.១៣៦)	-	១៦.៧២៥	១០០.០២៣	(១១៦.៧៨៤)	-
ការវាស់វែងឡើងវិញសុទ្ធនៃសំវិធានធនខាតបង់	(៨៥៥.៤៣៩)	៩.៣៧៧.២៤៥	៨.៩៧៣.១៧៣	១៧.៤៩៤.៩៧៩	៧.១២២.៣៧៤	១.៧០៧.១៥៦	៨.៨៩២.៧៩៦	១៧.៧២២.៣៣០
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	៤.៧៧០.២២៤	១.១៣៤.៣៩៤	៨១៣.៦៥៥	៦.៧១៨.២៧៣	៣.៥២៤.៥៣២	១.៦២៥.៧៧៣	១.៩៩០.២៩៤	៧.១៤០.៥៩៩
ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ	(១.២១៥.០៨២)	(៣៥៤.៣០៦)	(១.៦០៨.៩៨០)	(៣.១៧៨.៣៦៨)	(៦៦០.០២២)	(៨៣៥.០៧៤)	(៣.១៥១.៣៤៤)	(៤.៦៤៦.៤៤០)
ការលុបចេញពីបញ្ជី	-	-	(៨.៦៥២.១៤៦)	(៨.៦៥២.១៤៦)	-	-	(៨.៧៥៨.៩៣៧)	(៨.៧៥៨.៩៣៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៣៩.១៣២	(២៩.២៧៤)	៣៥.៤៧៣	៤៥.៣៣១	(២៤.៤៦១)	(១១.៧៩៧)	២.៦៤៨	(៣៣.៦១០)
គិតត្រឹមការិយវិធីច្នៃចុងក្រោយ	២៨.៨៤២.៨៤០	១២.២២៩.៦៧៤	៦៧.២១៤.៦៤១	១០៨.២៨៧.១៥៥	១៨.៨៩៥.៨៦០	៦.០០២.៦៥៥	៤២.១៧២.២០៥	៦៧.០៧០.៧២០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១១៥.៣៧១.៣៦០	៤៨.៩១៨.៦៩៦	២៦៨.៨៥៨.៥៦៤	៤៣៣.១៤៨.៦២០	៧៦.៣៥៤.១៧០	២៤.២៥៦.៧២៩	១៧០.៤១៧.៨៤១	២៧១.០៣២.៧៤០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ឥណទាន និងបុរេប្រទានតាមថ្លៃដើមបានរំលស់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ធនាគារ								
នាការិយវិធានចាប់ផ្តើម	២១.០៧៩.២៦៧	៦.៩១៩.២៩៥	៥១.៥៦១.២០៦	៧៩.៥៥៩.៧៦៨	៧.៨២៤.៨៦១	៣.២៦៨.៥៧៣	២៤.៥០២.១០៤	៣៥.៥៩៥.៥៣៨
ផ្ទេរទៅ/(កាត់ចេញពី)៖								
ដំណាក់កាលទី ១	(៨៤២.៦១៣)	៤៨៧.៥១៧	៣៥៥.០៩៦	-	(២៩៥.០៦០)	១៨២.១០៩	១១២.៩៥១	-
ដំណាក់កាលទី ២	៣.៤០៤.៨៦៧	(៦.០២១.២០៦)	២.៦១៦.៣៣៩	-	២៦១.៨៣២	(២.០៣៨.០០២)	១.៧៧៦.១៧០	-
ដំណាក់កាលទី ៣	១៦៦.៦៤១	៦៧៣.២៤៤	(៨៣៩.៨៨៥)	-	៧.៨៨៦	៩០.១៩៤	(៩៨.០៨០)	-
ការវាស់វែងឡើងវិញសុទ្ធនៃសំវិធានធនខាតបង់	(២៧៨.៥៣០)	៩.២៤១.៥១៦	៨.៣៩៤.៤៣៦	១៧.៣៥៧.៤២២	៧.១៤៩.៥៤៨	២.២៦៦.២២៥	៨.៥៦១.៧៣១	១៧.៩៧៧.៥០៤
ទ្រព្យសកម្មហិរញ្ញវត្ថុ	៣.៦០៦.៣០៥	១.១៣១.៧៦២	៨១៣.៦៥៥	៥.៥៥១.៧២២	៣.៣៩៤.៨៥៤	៦៧៣.៨៥៥	១.៩៩០.២៩៤	៦.០៥៩.០០៣
ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ	(១.១០៦.៣៩៥)	(៣៥១.៨៧១)	(១.៤៨០.៧៣៣)	(២.៩៣៨.៩៩៩)	(៦១៣.២៥០)	(៧៤៦.២១០)	(២.៩៩៦.២៩៩)	(៤.៣៥៥.៧៥៩)
ការបុរេចេញពីបញ្ជី	-	-	(៨.៣៦០.៦៩៣)	(៨.៣៦០.៦៩៣)	-	-	(៨.៧២០.៨២១)	(៨.៧២០.៨២១)
លម្អៀងពីការប្តូរប្រាក់បញ្ញើ	៣៨.៧៧០	(២៩.៣១៤)	៣៥.៣៦៣	៤៤.៨១៩	៣២.៩២៦	(៥.៩៧៥)	១៦.៧៧៩	៤៣.៧៣០
គិតត្រឹមការិយវិធានចុងក្រោយ	២៦.០៦៦.៣១២	១២.០៥០.៩៨៣	៥៣.០៩៤.៧៨៤	៩១.២១២.០៧៩	១៧.៧៦៧.៦០១	៣.៦៩០.៧៦៩	២៩.១៤៤.៨២៩	៥០.៥០៣.១៩៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១០៤.២៧៣.២៤៨	៤៤.២០៣.៧៧២	២១២.៣៧៩.១៣៦	៣៦០.៨៥៦.១៥៦	៧១.៧៩៤.៨៧៦	១៤.៩១៤.៣៩៨	១១៧.៧៧៤.២៥៣	២០៤.៤៨៣.៩២៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៦២២.៩០៨	-	-	៦២២.៩០៨	១១៦.១៩៥	-	-	១១៦.១៩៥
សំវិធានធនលើការខាតបង់តម្លៃអ៊ីម៉ែត្រនៃក្នុងការិយបរិច្ឆេទ	១៥៦.៦៩២	-	-	១៥៦.៦៩២	៦៥.១៨២	-	-	៦៥.១៨២
លម្អៀងពីការប្តូររូបិយប័ណ្ណ	២.៤៤៧	-	-	២.៤៤៧	(៦៧១)	-	-	(៦៧១)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៧៨២.០៤៧	-	-	៧៨២.០៤៧	១៨០.៧០៦	-	-	១៨០.៧០៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣.១២៤.១៨៤	-	-	៣.១២៤.១៨៤	៧៣០.២៣៤	-	-	៧៣០.២៣៤

ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៥៦០.៨៩០	-	-	៥៦០.៨៩០	១២.៤២៥	-	-	១២.៤២៥
សំវិធានធនលើការខាតបង់តម្លៃអ៊ីម៉ែត្រនៃក្នុងការិយបរិច្ឆេទ	៤២.៦៦៧	-	-	៤២.៦៦៧	៧៣.៨៩៤	-	-	៧៣.៨៩៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	១.៣៦៣	-	-	១.៣៦៣	(១០៤)	-	-	(១០៤)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៦០៤.៩២០	-	-	៦០៤.៩២០	៨៦.២១៥	-	-	៨៦.២១៥
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២.៤១៩.៦៨០	-	-	២.៤១៩.៦៨០	៣៤៤.៤១២	-	-	៣៤៤.៤១២

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៣២.១៥៨	-	-	៣២.១៥៨	១៦.៦៩៦	-	-	១៦.៦៩៦
សវិធានធន/(កាត់ត្រាត្រឡប់) លើការខាតបង់តម្លៃអ៊ុយកែរមិនក្នុងការិយបរិច្ឆេទ	២៦.១៦៩	-	-	២៦.១៦៩	(១.៩៧១)	-	-	(១.៩៧១)
លម្អៀងពីការប្តូរប័យប័ណ្ណ	(៥.៩៥៤)	-	-	(៥.៩៥៤)	២១	-	-	២១
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៥២.៣៦៩	-	-	៥២.៣៦៩	១៤.៧៤៦	-	-	១៤.៧៤៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២០៩.៤៧៦	-	-	២០៩.៤៧៦	៥៩.៥៨៩	-	-	៥៩.៥៨៩
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៧.៨៧៥	-	-	៧.៨៧៥	១៣.៧៨៦	-	-	១៣.៧៨៦
សវិធានធនលើការខាតបង់តម្លៃអ៊ុយកែរមិនក្នុងការិយបរិច្ឆេទ	១.៨៨៨	-	-	១.៨៨៨	៤០	-	-	៤០
លម្អៀងពីការប្តូរប័យប័ណ្ណ	(៥.៩៥៤)	-	-	(៥.៩៥៤)	២១	-	-	២១
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៣.៨០៩	-	-	៣.៨០៩	១៣.៨៤៧	-	-	១៣.៨៤៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៥.២២០	-	-	១៥.២២០	៥៥.៩៥៦	-	-	៥៥.៩៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់ (ត)

កាតិបាយកលលើមូលបត្របំណុល	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥				ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាល ទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយវិធានចាប់ផ្តើម	៥២.០៣៥	-	-	៥២.០៣៥	៦២៩.២៦០	-	-	៦២៩.២៦០
កត់ត្រាត្រឡប់លើការខាតបង់តម្លៃអ៊ីមតែមិនក្នុងការិយវិធាន	(៥២.០៣៥)	-	-	(៥២.០៣៥)	(១២៥.១៩៤)	-	-	(១២៥.១៩៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-
គិតត្រឹមការិយវិធានចុងក្រោយ	-	-	-	-	៥០៤.០៦៦	-	-	៥០៤.០៦៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	២.០៣៦.៩៣១	-	-	២.០៣៦.៩៣១

ធនាគារ

នាការិយវិធានចាប់ផ្តើម	៥២.០៣៥	-	-	៥២.០៣៥	៦២៩.២៦០	-	-	៦២៩.២៦០
កត់ត្រាត្រឡប់លើការខាតបង់តម្លៃអ៊ីមតែមិនក្នុងការិយវិធាន	(៥២.០៣៥)	-	-	(៥២.០៣៥)	(១២៥.១៩៤)	-	-	(១២៥.១៩៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-
គិតត្រឹមការិយវិធានចុងក្រោយ	-	-	-	-	៥០៤.០៦៦	-	-	៥០៤.០៦៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	២.០៣៦.៩៣១	-	-	២.០៣៦.៩៣១

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៥២.៥៤០	-	-	៥២.៥៤០	១៤.៧៨២	-	-	១៤.៧៨២
(កត់ត្រាត្រឡប់)/សំវិធានធនលើការខាតបង់តម្លៃអ៊ុយកែរមិន ក្នុងការិយបរិច្ឆេទ	(១.៦៤៤)	-	-	(១.៦៤៤)	៤០.៧២៥	-	-	៤០.៧២៥
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	៣	-	-	៣	(៨២)	-	-	(៨២)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៥០.៨៩៩	-	-	៥០.៨៩៩	៥៥.៤២៥	-	-	៥៥.៤២៥
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២០៣.៥៩៦	-	-	២០៣.៥៩៦	២២៣.៩៧២	-	-	២២៣.៩៧២
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៨៥.៤០៤	-	-	៨៥.៤០៤	៦២.៣០៧	-	-	៦២.៣០៧
(កត់ត្រាត្រឡប់)/សំវិធានធនលើការខាតបង់តម្លៃអ៊ុយកែរមិន ក្នុងការិយបរិច្ឆេទ	(៨.៣៥៤)	-	-	(៨.៣៥៤)	៤៣.២៧៤	-	-	៤៣.២៧៤
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	៣	-	-	៣	(៨១)	-	-	(៨១)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៧៧.០៥៣	-	-	៧៧.០៥៣	១០៥.៥០០	-	-	១០៥.៥០០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣០៨.១៩៦	-	-	៣០៨.១៩៦	៤២៦.៣២៦	-	-	៤២៦.៣២៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ជ) ការវិភាគហានិភ័យលើការរស់រវង់ ECL

តារាងខាងក្រោមគឺជាការវាស់វែង ECL របស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលបណ្តាលមកពីការផ្លាស់ប្តូរយ៉ាងសមស្របក្នុងប៉ារ៉ាម៉ែត្រ ពីការសន្មតជាក់ស្តែងដែលបានប្រើប្រាស់ ក្នុងការសន្មត អំពី អថេរសេដ្ឋកិច្ចរបស់ធនាគារ។

	បម្រែបម្រួលក្នុង MEVs		ផលប៉ះពាល់លើ ECL			
	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ	ការកើនឡើង សេណារីយ៉ូ ដុល្លារអាមេរិក	ការថយចុះ សេណារីយ៉ូ ដុល្លារអាមេរិក	ការកើនឡើង សេណារីយ៉ូ ពាន់រៀល	ការថយចុះ សេណារីយ៉ូ ពាន់រៀល
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥						
១- ផលិតកម្ម	Y១	Y១	(១.០២៣.៧៥០)	១.៦៦៧.៧៦៣	(៤.០៩៥.០០១)	៦.៦៧១.០៥១
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)	១២,២៣%	-១២,២៣%				
២- ពាណិជ្ជកម្មលក់រាយ			(៤.៥២២.០៩៥)	១៤.៧០០.៧៥១	(៣៤.០៨៤.៣៤១)	៥៤.៨០៣.០០៣
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ២០១៤ថេរ (ជាពាន់លានរៀល)	៤,៩៧%	-៤,៩៧%				
- អត្រាខ្សែរក្សាទុនផលរំលាយប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	(២៤,៥៥)	២៤,៥៥				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៧,៤៧%	-២៧,៤៧%				
- ដុល្លាររៀល	-១,៣៩%	១,៣៩%				
៣- កម្ចីផ្សេងៗ	Y១	Y១	(២.២២៩.១៧៤)	៤.៨២៧.៩២៣	(៤.៩១៦.៦៩៥)	១៧.៧១១.៦៩១
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ២០១៤ថេរ (ជាពាន់លានរៀល)	៤,៩៧%	-៤,៩៧%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
៤- ការដឹកជញ្ជូន និងការរក្សាទុក			(១.២១១.២០២)	២.១៩២.៨៣៤	(៤.៨៤៤.៨១០)	៨.៧៧១.៣៣៥
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)	១២,២៣%	-១២,២៣%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
៥- កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ			(៨៤៣.១៩៦)	៦៨៣.០៩៦	(៣.៣៧២.៧៨២)	២.៧៣២.៣៨២
- អត្រាខ្សែរក្សាទុនផលរំលាយប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	(២៤,៥៥)	២៤,៥៥				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៧,៤៧%	-២៧,៤៧%				
៦- សកម្មភាពអចលនទ្រព្យ			(៣០៩.៣៣៤)	១៧០.២០៩	(១.២៣៧.៣៣៦)	៦៨០.៨៣៥
- ដុល្លាររៀល	-១,៣៩%	១,៣៩%				
- ការវិនិយោគផ្ទាល់ពីបរទេស (% នៃ GDP)	០,៨៩%	-០,៨៩%				
- ឥណទានក្នុងស្រុកចំពោះវិស័យឯកជន (%នៃ GDP)	-៤៩,៨៩%	៤៩,៨៩%				

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.១ ហានិភ័យឥណទាន (ត)

(ជ) ការវិភាគហានិភ័យលើការរស់វែង ECL (ត)

	បម្រែបម្រួលក្នុង MEVs		ផលប៉ះពាល់លើ ECL			
	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ	ការកើនឡើង សេណារីយ៉ូ ដុល្លារអាមេរិក	ការថយចុះ សេណារីយ៉ូ ដុល្លារអាមេរិក	ការកើនឡើង សេណារីយ៉ូ ពាន់រៀល	ការថយចុះ សេណារីយ៉ូ ពាន់រៀល
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤						
១- ផលិតកម្ម	Y១	Y១	(១.៤៥៩.៤០៥)	១.២០៦.៥៦២	(៥.៤៩៧.៤៥៧)	៤.៨៧៥.៧១៤
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២១,២៣%	-២១,២៣%				
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)	១១,៤៣%	-១១,៤៣%				
២- ការប្រើប្រាស់			(២៤.៨៥៩)	៦១.៩១៧	(១០០.៤៥៦)	២៥០.២០៩
- ប្រេងឆៅ (ជាដុល្លារ)	(៣០,៧២)	៣០,៧២				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	៤.៥២៧,០៤	(៤.៥២៧,០៤)				
៣- សំណង់			(៥៩៥.៣៧២)	១.៩៦២.០៤៧	(២.៤០៥.៤៩៩)	៧.៩២៨.៦៣២
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ២០១៤ថេរ (ជាពាន់លានរៀល)	៤,០១%	-៤,០១%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២១,២៣%	-២១,២៣%				
៤- ពាណិជ្ជកម្មលក់រាយ			(៣.២៧៥.៧៧២)	៥.០១៦.២០៤	(១៣.២៣៧.៣៩៦)	២០.២៧០.៤៨១
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២១,២៣%	-២១,២៣%				
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ២០០០ថេរ (ជាពាន់លានរៀល)	៤,០១%	-៤,០១%				
- គ្រប់គ្រាន់របស់សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ប្រទេសកម្ពុជា ឆ្នាំ២០០៦ ឆ្នាំ១០០	-៣,២៦%	៣,២៦%				
- សមតុល្យគណនីចរន្តនៃGDP	២៦,៦៧%	-២៦,៦៧%				
៥- សកម្មភាពលក្ខណៈគ្រួសារ			(៥.៩០២.៣៧៥)	១៥.៧០១.៨៦៩	(២៣.៨៥១.៤៩៩)	៦៣.៤៥១.២៥១
- ការវិនិយោគផ្ទាល់ពីបរទេស (% នៃGDP)	១,០៩%	-១,០៩%				
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ២០០០ថេរ (ជាពាន់លានរៀល)	៦,៥៦៤,២៨	(៦,៥៦៤,២៨)				
- ផលិតផលក្នុងស្រុកសរុបតាមតម្លៃបច្ចុប្បន្ន លើកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (% ពីមួយឆ្នាំទៅមួយឆ្នាំ)	១,០៩%	-១,០៩%				
- ការវិនិយោគផ្ទាល់ពីបរទេស (% នៃGDP)	១២,៤៥%	-១២,៤៥%				
- ឥណទាន (ការនាំចេញ)	១៧,៦២%	-១៧,៦២%				
- ដុល្លាររៀល	-១,៤៧%	១,៤៧%				
៦- កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ			(៤៣៩.៣៦៥)	៣២១.០៦២	(១.៧៧៥.៤៧៥)	១.២៩៧.៤១១
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	១០,២៦%	-១០,២៦%				
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	(១៩,៦៤)	១៩,៦៤				
៧- សកម្មភាពអចលនទ្រព្យ			(៣២៨.៦៥៩)	២០៩.៩០៤	(១.៣២៨.១១២)	៨៤៨.២៣៨
- ភាពមិនមានការងារធ្វើសរុប នៅកម្ពុជា (ILO Est)	-១៣៣,៦៣%	១៣៣,៦៣%				
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	(១៩,៦៤)	១៩,៦៤				
៨- កម្ចីផ្សេងៗ			(២០៧.៩១២)	១៤២.៨៣២	(៤៤០.១៧២)	៥៧៧.១៨៦
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	(១០,០៤)	១០,០៤				

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ

សម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យទីផ្សារដែលជាហានិភ័យនៃការខាតបង់ដែលមាននៅក្នុង និងក្រៅតារាងតុល្យការនៃស្ថានភាពឡើងចុះនៃអត្រាតម្លៃទីផ្សារ រួមមានអត្រាការប្រាក់ តម្លៃមូលធន អត្រាប្តូររូបិយប័ណ្ណ បរទេស ឧបករណ៍និស្សន្ទ និងតម្លៃផ្សេងៗទៀត ដែលអាចប៉ះពាល់ជាអវិជ្ជមានទៅលើចំណូលអនាគត ដើមទុន ឬសមត្ថភាពក្នុងការសម្រេចគោលដៅអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ប្រភេទចម្បងនៃហានិភ័យទីផ្សាររបស់សម្ព័ន្ធធនាគារ និង ធនាគារមានដូចជា៖

- (i) ហានិភ័យអត្រាការប្រាក់៖ អាចនាំមកនូវការខាតបង់ នៅពេលមានភាពអសមតុល្យរវាងទ្រព្យសកម្ម និងបំណុល នៅពេល អត្រាការប្រាក់លើទ្រព្យទាំងនោះផ្លាស់ប្តូរយ៉ាងទៀងទាត់ ឬនៅចន្លោះពេលដែលខុសគ្នា។ និង
- (ii) ហានិភ័យប្តូររូបិយប័ណ្ណបរទេស៖ អាចនាំមកនូវការខាតបង់ នៅពេលមានអសមតុល្យរវាងទ្រព្យសកម្ម និងបំណុល របស់រូបិយប័ណ្ណជាក់លាក់ណាមួយ។

ហានិភ័យរត្តធាតុដើម និងតម្លៃមូលធន មិនត្រូវបានអនុវត្តខណៈដែលសម្ព័ន្ធធនាគារ និងធនាគារ មិនមាន វិនិយោគ (ជួញដូរ) ភាគហ៊ុន ឬទំនិញណាមួយនោះទេ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា (“BRIC”) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីជួយក្រុមប្រឹក្សាភិបាល លើទំនួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងត្រួតពិនិត្យយ៉ាងទៀងទាត់លើសមត្ថភាពរបស់អ្នកគ្រប់គ្រងក្នុងការវាយតម្លៃ និងគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ហានិភ័យទីផ្សារត្រូវបានគ្រប់គ្រងផ្អែកទៅលើគោលការណ៍ និងកម្រិតកំណត់ផ្ទៃក្នុងដូចខាងក្រោម៖

គោលការណ៍នៃហានិភ័យទីផ្សារ៖

- ស្របទៅតាមគោលនយោបាយធនាគារអ៊ីងម៉ា សម្ព័ន្ធធនាគារ និងធនាគារ គ្រប់គ្រងយ៉ាងសកម្មលើស្ថានភាពរូបិយប័ណ្ណ និងស្ថានភាពហានិភ័យអត្រាការប្រាក់ ក្នុងការទប់បង្ការស្ថានភាព ដោយផ្ដន្ទង់ទ្រព្យសកម្ម និងបំណុល។
- សម្ព័ន្ធធនាគារ និងធនាគារ មិនត្រូវពាក់ព័ន្ធនឹងសកម្មភាពដោយទទួលចំណូលបានមកពីការជួញដូរផ្តាច់មុខ (Proprietary Trading) ឬការទស្សន៍ទាយលើបម្រែបម្រួលនៃអត្រាប្តូរប្រាក់ អត្រាការប្រាក់ ឬតម្លៃនៃ មូលបត្រ។
- កម្រិតកំណត់ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជាគឺបានកំណត់កម្រិតផលប៉ះពាល់អវិជ្ជមាន នៃហានិភ័យទីផ្សារ និងមិនបង្កើតឱកាសសម្រាប់ការជួញដូរផ្តាច់មុខ (Proprietary Trading)។
- ទំនួលខុសត្រូវពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ហានិភ័យទីផ្សារ គឺស្ថិតនៅលើគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ។

កម្រិតកំណត់ស្ថានភាពនៃហានិភ័យទីផ្សារ៖

- កម្រិតកំណត់បទប្បញ្ញត្តិលើភាពមិនផ្ទុកផ្ទុកនៃការប្តូររូបិយប័ណ្ណបរទេសក្នុងមួយរូបិយប័ណ្ណនិងរូបិយប័ណ្ណបរទេសសរុប គួរត្រូវអង្កេតគ្រប់ពេលទាំងអស់។
- គ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវមានកម្រិតកំណត់ខាងក្នុងដែលទាប ជាងកម្រិតកំណត់របស់បញ្ញត្តិដើម្បីឱ្យមានដែនសុវត្ថិភាពក្នុងការធានាការអនុលោមទាំងស្រុងជាអចិន្ត្រៃយ៍ទៅតាមកម្រិតកំណត់ដោយបទប្បញ្ញត្តិ។
- នាយកដ្ឋាន និងការិយាល័យដែលពាក់ព័ន្ធ គួរវាយតម្លៃយ៉ាងទៀងទាត់ និងត្រួតពិនិត្យតាមដានលើ ហានិភ័យនៃការមិនអនុលោមតាមកម្រិតកំណត់។ ការបំពានកម្រិតកំណត់ផ្ទៃក្នុងគួរត្រូវបានរាយការណ៍ទៅកាន់ ALCO និងប្រធាននាយកប្រតិបត្តិ។
- គ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវមានផែនការយថាភាពសម្រាប់អនុវត្ត នៅពេលដែលប្រធាននាយកប្រតិបត្តិយល់ឃើញថា កម្រិតសុវត្ថិភាពអាចនឹងមិនគ្រប់គ្រាន់ និងមានហានិភ័យលើការលើសលើកម្រិតកំណត់បញ្ញត្តិលើភាពមិនផ្ទុកផ្ទុកនៃការប្តូររូបិយប័ណ្ណបរទេស។ ផែនការយថាភាពនេះ គួរតែគ្រប់គ្រាន់ដើម្បីធានាថាកម្រិតកំណត់ដោយបទប្បញ្ញត្តិលើភាពមិនផ្ទុកផ្ទុកនៃការប្តូររូបិយប័ណ្ណបរទេស នឹងមិនត្រូវបានលើស។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ និងការវិនិយោគ ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានវាស់វែងតាម FVOCI ហើយត្រូវបានកំណត់តម្លៃតាមតម្លៃសមស្របដោយ អនុលោមតាមវិធីសាស្ត្រដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ៤០។ សម្ព័ន្ធធនាគារនិងធនាគារប្រើប្រាស់ឧបករណ៍ ហិរញ្ញវត្ថុនិស្សន្ទ ដូចជា កិច្ចសន្យាប្តូររូបិយប័ណ្ណ និងកិច្ចសន្យាផ្តោះប្តូរ អត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងការ ប្រឈមហានិភ័យរបស់ខ្លួន។

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែល លំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ នឹង មានការប្រែប្រួលទៅតាមការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែល តម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ មានការប្រែប្រួលដោយសារ ការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ គម្លាតការប្រាក់ (Interest Margin) អាចកើន ឡើងដោយសារការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ អាចកើតពីប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ។ ប្រាក់កម្ចីដែលបានផ្តល់ ក្នុងអត្រាការប្រាក់អថេរ ធ្វើឱ្យសម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ សម្ព័ន្ធធនាគារ និង ធនាគារ គ្រប់គ្រងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ ដោយប្រើប្រាស់កិច្ចសន្យាផ្តោះប្តូរអត្រាការប្រាក់អថេរទៅអត្រាថេរ (floating-to-fixed interest rate swaps)។ ការផ្តោះប្តូរអត្រាការប្រាក់បែបនេះ មានផលប៉ះពាល់ សេដ្ឋកិច្ចលើការបង្វិលប្រាក់កម្ចីពី អត្រាអថេរទៅអត្រាថេរ និងប៉ះពាល់ដល់ការទទួលស្គាល់ ចំណាយការប្រាក់ដែលផ្អែកទៅតាមអត្រាថេរ។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលបានប្រាក់កម្ចីតាមអត្រាអថេរ និងប្តូរទៅជាអត្រាថេរដែលទាបជាងអត្រាដែលមានប្រសិទ្ធភាពសម្ព័ន្ធធនាគារ និងធនាគារ បានខ្ចីតាម អត្រាថេរដោយផ្ទាល់។ តាមការផ្តោះប្តូរអត្រាការប្រាក់ សម្ព័ន្ធធនាគារ និងធនាគារ ព្រមព្រៀងជាមួយភាគីផ្សេងៗ ដើម្បីផ្តោះប្តូរតាមចន្លោះ ពេលវេលាជាក់លាក់ (ជាចម្បងតាមមូលដ្ឋានប្រចាំឆមាស) ភាពលម្អៀងរវាងចំនួន អត្រាថេរ និង អត្រាអថេរ ក្នុងកិច្ចសន្យា ត្រូវបាន គណនាដោយយោងទៅតាមចំនួនដែលបានព្រមព្រៀងគ្នា។

តារាងនៅទំព័របន្ទាប់សង្ខេបពីការប្រឈមហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ នៅក្នុងតារាងនេះក៏រួម បញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមឥណ្ឌាប្រតិទានកាលផុតកំណត់ សង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	សម្ព័ន្ធធនាគារ						
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៦០៦.៤៥៩.៤០៥	៦០៦.៤៥៩.៤០៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ -សុទ្ធ	៩៥៤.១៦៤.៥១៧	១១០.៧៤៥.៧៤០	១.២១០.៤០៦	-	-	១.៣៥៤.២៣៤.៤៣៧	២.៤២៥.៣៤៥.៥០០
ការវិនិយោគហិរញ្ញវត្ថុ	៦២.៥៤៤.០៧២	១៤៤.០២២.១៧៤	១០០.១៣២.០៤៣	៦២.៩២៦.១៨២	១៤.០០០.០០០	១៤៩.៦៧០	៤២៧.៤៥៤.១៤៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	២០៥.៣៥៦.២៥៣	២៧៦.៤៩៩.៦៣០	១.១២១.១៦៧.៩៧០	៤.៧៣៥.៤៩៦.០២៤	៨២៦.១៤៩.៦០៩	-	៧.១៦៤.៦៦៩.៤៩០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	២.០២៤.៣៥៦	២.០២៤.៣៥៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៩.៩៩៤.២១៤	៩.៩៩៤.២១៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.២២៦.១០៤.៨៤២	៥៧១.៣០៧.៥៤៤	១.២២២.៥១០.៤៥៩	៤.៧៩៤.៤២២.២១០	៨៤៤.១៤៩.៦០៩	១.៩៧៦.៩១០.០៨២	១០.៦៣៩.៤០៩.១៥០
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៥៤.៥៣៦.២២៧	១១.៤៩៤.៥០០	១២៣.៤៤៤.៧០៤	២៥.៩៧៥.១៩៣	៤៤.៩៥០.០០០	១១៤.៤០០.០៣១	៤២២.៤០៤.៦៥៥
ប្រាក់បញ្ញើរបស់អតិថិជន	៣.៩៣៧.១៤០.១៨២	៤៧៤.៣១៧.៥៤៩	២.១៤២.២៦៤.៧៦៩	៧៣០.៦០៤.៦៣៩	៤១.៣៦២.៤៣៣	១.០៦២.៣៥៤.៧៧៤	៤.៤៣២.០៤៨.៣៩០
បំណុលកតិកាសន្យា	១.២៩១.២០៦	២.០៩៥.៣៧៥	៩.២៦៤.៥៩៦	២០.១២៧.៩១១	២.៤៣៣.៧៦៣	-	៣៥.២១២.៨៥១
ប្រាក់កម្ចី	៥៦.០៩២.៧៣៤	១៩៩.១៤៤.១៦៩	២៦៤.៨៧៥.៩៧២	៣១.៦៤៤.២៨៧	២២៤.៤៣៣	-	៥៥២.០២៩.៥៩៩
បំណុលបន្ទាប់បន្សំ	២.៤៥៥.៦១០	១៥.៦២៣.៨៣២	៨៣.១៦០.៤៦២	៧៥.៤៧៤.២១១	៥៦.០០៣.០៩៩	-	២៣២.៧១៧.២១៤
មូលបត្របំណុល	១.៣៩៤.៨៣៧	៩០.៤១០	-	៥៩.៣៤៤.៣០៩	៣៩.៤៣៤.៦៥៣	-	១០០.២៦៨.២០៩
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៨៤.១៣៩.៩៣៩	៨៤.១៣៩.៩៣៩
បំណុលហិរញ្ញវត្ថុសរុប	៤.០៥៦.៩៥០.៨០០	៧០៦.៨០៥.៨៧៥	២.៦៦៣.០១៤.៥០៣	៩៤៣.១៧៤.៥៥០	២២៤.៤១៦.៣៤១	១.២៦៨.៨៩៤.៧៤៤	៩.៨៦៣.២៦០.៨៥៧
គម្លាតរវាងតារាងត្រាការប្រាក់សុទ្ធ	(២.៨៣០.៨៤៦.៩៥៨)	(១៣៥.៤៩៨.៣៣១)	(១.៤៤០.៥០៣.០៤៤)	៣.៨៥៥.២៤៣.៦៦០	៦២៩.៧៣៣.២៦៨	៧០៨.០១៥.៣៣៨	៧៧៦.១៤៨.២៩៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១១.៣២៣.៣៦៧.៨៣២)	(៥៤១.៩៩៣.៣០៤)	(៥.៧៦២.០១៤.៥៧៦)	១៥.៤២០.៩៧៤.៦៤០	២.៤៧៤.៩៣២.៩១២	២.៨៣២.០៦១.៣៣៦	៣.១០៤.៥៩៣.១៧២
ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់	-	-	-	-	-	៣៦៩.១២១.៥៧៤	៣៦៩.១២១.៥៧៤
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៧៧.៩២១.៧៤០	៧៧.៩២១.៧៤០
ការប្តូររូបិយប័ណ្ណបរទេស	-	-	-	-	-	១៦៤.៩៩០	១៦៤.៩៩០
គម្លាតរវាងតារាងត្រាការប្រាក់សុទ្ធ	-	-	-	-	-	៤៤៧.២១២.៣០៤	៤៤៧.២១២.៣០៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	-	១.៧៨៤.៨៤៩.២៣២	១.៧៨៤.៨៤៩.២៣២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ

ការវិនិយោគហិរញ្ញវត្ថុ

ឥណទាន និងបុរេប្រទាន-សុទ្ធ

ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលកតិសន្យា

ប្រាក់កម្ចី

បំណុលបន្ទាប់បន្សំ

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប

គម្លាតរទយ័តតាងអត្រាការប្រាក់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់

ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

គម្លាតរទយ័តតាងអត្រាការប្រាក់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

	សម្ព័ន្ធធនាគារ						
	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	-	-	-	-	-	៥១៣.៩៤២.១២៣	៥១៣.៩៤២.១២៣
	២៦៩.៤៨០.១០៥	៣៩.៧៣៤.៦១៧	៩.៩៨៦.៧៤៧	-	-	១.៦៦២.៧៩០.១៩៣	១.៩៤២.៣៩១.៦៦២
	១២១.៧៦២.១៦៨	២២២.០៤២.៨៦៤	៩១.៧៥៩.៤០៤	៣៦.០៥០.៧៧២	-	១៨៩.៦៧០	៤៧១.៤០៤.៨៧៨
	២៤៥.៩៩៣.៤៤២	២៨៣.៤៩០.២៣៧	១.០៧៤.០០៤.០៥៤	៤.៤៤៤.៩៧៦.៩៨៩	៤៩៤.៦៩៤.៩៨២	-	៧.០២៣.១៦៤.១០៤
	-	-	-	-	-	២.២៥០.២៤៦	២.២៥០.២៤៦
	-	-	-	-	-	១១.៤៩០.៩១១	១១.៤៩០.៩១១
	៦៧៧.៦៣៦.១១៥	៥៤៥.២៦៧.៧១៨	១.១៧៥.៧៥៤.២០៥	៤.៥២១.០២៧.៧៦១	៤៩៤.៦៩៤.៩៨២	២.១៩០.៦៦៣.១៤៣	១០.០០៥.០៤៣.៩២៤
	៧៤.៧៩២.៦៥៤	៤៧.៧១៥.០៤៤	៦៦.៤៥៩.៦៥៤	៣១.៤៩០.៤៤២	៤៤.៩៥០.០០០	៤៧.១០៦.៥៤៩	៣៩៦.៥១៤.៣៥១
	៣.៧០៤.៥៣៤.៤១៤	៦៦៨.៩៧០.១៩៦	១.៤២៨.៥២៥.០៧៩	៧៩១.៤៤៩.៤៣១	៤៦.៥៤៦.៧៦០	៩១៤.០៧៥.៥៥៤	៧.៩៦២.៥៤១.៤៣៤
	១.២៥១.៤១២	១.៩៤៣.៤៣១	៩.៣៤៩.៤៣៤	២០.០៧១.៧២៩	២.៤០៤.៥៤២	-	៣៥.០២១.៧៤៨
	៤៥.១០៤.១៦៩	២០៤.៤៥០.២៩៤	២៧៤.០៩៩.៤២៩	៣៤.៧៣៧.៦៤៤	៤៦៦.៣៣៥	-	៦០៦.៤៥៧.៨៧៥
	-	២០៧.៧០៩	៤០.១៤៤.៤១៤	៥៣.៦០៧.៥៤៤	៤៤.៤០២.៤៣៧	-	១៧៤.៧៦២.១០៨
	-	-	-	-	-	៥៩.៤៧០.២៤៤	៥៩.៤៧០.២៤៤
	៣.៤៧៣.៦៨៣.០៥៣	៩២៧.២៨៧.០៧៤	២.២៦២.៦១៨.៤១៤	៩៣១.៧៥៦.៧៩០	១៧៩.១៧០.០៧៤	១.០៦៥.០៥២.៣៥១	៩.២៣៩.៥៦៧.៧៦៤
	(៣.១៩៦.០៤៦.៩៣៤)	(៣៤២.០១៩.៣៦០)	(១.០៤៦.៨៦៤.២១៣)	៣.៥៤៩.២៧០.៩៧១	៧១៥.៥២៤.៩០៤	១.១២៥.៦១០.៧៩២	៧៦៥.៤៧៦.១៦០
	(១២.៤៦៤.០៨៤.៩២៥)	(១.៥៣៧.៦៦៧.៩២៤)	(៤.៣៧៤.៦៦៨.៤៥៧)	១៤.៤៤៦.៤១៥.៦៥៤	២.៤៧៩.៩៤៧.៧៥៥	៤.៥៣០.៥៨៣.៤៣៧	៣.០៤១.០៤១.៥៤៤
	-	-	-	-	-	៣០១.៧៧១.១៧០	៣០១.៧៧១.១៧០
	-	-	-	-	-	៧៦.៣៣៧.៧៥៣	៧៦.៣៣៧.៧៥៣
	-	-	-	-	-	៣៧៤.១០៨.៩២៣	៣៧៤.១០៨.៩២៣
	-	-	-	-	-	១.៥២១.៤៨៤.៤១៥	១.៥២១.៤៨៤.៤១៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ធនាគារ						
	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥៩៥.៩៦៦.០៩៤	៥៩៥.៩៦៦.០៩៤
ប្រាក់បញ្ញើនៅធនាគារផ្សេងៗសុទ្ធ	៩៥៧.៥៨៩.៣៨២	១១០.៣០៥.៣១៤	-	-	-	១.៣១០.២៣៤.០៨៦	២.៣៧៨.១២៨.៧៨២
ការវិនិយោគហិរញ្ញវត្ថុ	៦២.៥៨៤.០៧២	១៨៤.០២២.១៧៤	១០០.១៣២.០៨៣	៦២.៩២៦.១៨២	១៨.០០០.០០០	១៨៩.៦៧០	៤២៧.៨៥៤.១៨៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	២០០.២៤៤.៥២៦	២៦៧.០៨៧.៦៨៤	១.០៨២.៣៣០.៧៦១	៤.៦៣០.៨៣៣.៣០០	៨២០.២៩៥.៧៨១	-	៧.០០០.៧៩២.០៥៦
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	២.០២៨.៣៥៦	២.០២៨.៣៥៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៨.៧២១.៥៥១	៨.៧២១.៥៥១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.២២០.៤១៧.៩៨០	៥៦១.៤១៥.១៨០	១.១៨២.៤៦២.៨៤៤	៤.៦៩៣.៧៥៩.៤៨២	៨៣៤.២៩៥.៧៨១	១.៩១៧.១៣៩.៧៩៧	១០.៤១៣.៤៨១.០២៤
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៥០.៦២៥.៥៦៥	៤.០៦០.០៦២	១១២.៦១៣.២១៥	២៥.៨៨០.០០០	៨៤.៩៥០.០០០	១២២.៤១២.៦១៣	៤០០.៥៤១.៤៥៥
ប្រាក់បញ្ញើរបស់អតិថិជន	៣.៩០៣.៧៤៩.១៣៥	៤៦៥.០១២.៣១៩	២.១២៤.២០៨.៧៩២	៧០៧.២៦៨.១០០	៣៨.៨៥៥.៦៤០	១.០៤៦.៤២៣.៥៨៣	៨.២៨៥.៥១៧.៥៦៩
បំណុលគតិសន្យា	១.២៨៣.៧៥១	២.០៩០.៣៩២	៨.៩៣០.៤៤៧	១៩.១២២.៥៨៣	១.៤៦២.៣៩៧	-	៣២.៨៨៩.៥៧០
ប្រាក់កម្ចី	៥៦.០៧១.៩១៣	១៩៦.៧៥១.២១៦	២៦០.៣២៩.៨៦៨	២៩.២១៩.៩១២	២២៨.៤៤៣	-	៥៤២.៦០១.៣៤២
បំណុលបន្ទាប់បន្សំ	២.៤៥៥.៦១០	១៥.៦២៣.៨៣២	៨៣.១៦០.៤៦២	៧៥.៤៧៤.២១១	៥៦.០០៣.០៩៩	-	២៣២.៧១៧.២១៤
មូលបត្របំណុល	១.៣៩៤.៨៣៧	៩០.៤១០	-	៥៩.៣៤៤.៣០៩	៣៩.៤៣៤.៦៥៣	-	១០០.២៦៨.២០៩
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៨៧.៣៦០.៨១៣	៨៧.៣៦០.៨១៣
បំណុលហិរញ្ញវត្ថុសរុប	៤.០១៥.៥៨០.៨១១	៦៨៣.៦២៨.២៣១	២.៥៨៩.២៤២.៧៨៤	៩១៦.៣០៩.១១៥	២២០.៩៣៨.២២២	១.២៥៦.១៩៧.០០៩	៩.៦៨១.៨៩៦.១៧២
គម្លាតរវាងតារាងត្រាការប្រាក់សុទ្ធ	(២.៧៩៥.១៦២.៨៣១)	(១២២.២១៣.០៥១)	(១.៤០៦.៧៧៩.៩៤០)	៣.៧៧៧.៤៥០.៣៦៧	៦១៧.៣៥៧.៥៥៩	៦៦០.៩៤២.៧៨៨	៧៣១.៥៩៤.៨៥២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១១.១៨០.៦៥១.៣២៤)	(៤៨៨.៨៥២.២០៤)	(៥.៦២៧.១១៩.៧៦០)	១៥.១០៩.៨០១.៤៦៨	២.៤៦៩.៤៣០.២៣៦	២.៦៤៣.៧៧០.៩៩២	២.៩២៦.៣៧៩.៤០៨
ចំណែកនៃឥណទានវិបារម្ភបន្តមិនបានប្រើប្រាស់	-	-	-	-	-	៣៦៧.៧២៤.៥៩៥	៣៦៧.៧២៤.៥៩៥
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៧៧.៧៦៣.៣៦៣	៧៧.៧៦៣.៣៦៣
ការប្តូររូបិយប័ណ្ណបរទេស	-	-	-	-	-	១៦៨.៩៩០	១៦៨.៩៩០
គម្លាតរវាងតារាងត្រាការប្រាក់សុទ្ធ	-	-	-	-	-	៤៤៥.៦៥៦.៩៤៨	៤៤៥.៦៥៦.៩៤៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	-	១.៧៨២.៦២៧.៧៩២	១.៧៨២.៦២៧.៧៩២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	ធនាគារ						
	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥០៣.៤៥៩.០៧៣	៥០៣.៤៥៩.០៧៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២៦៩.៨១១.៣០៦	៣៩.៧៣៤.៦១៧	៩.៩៨៦.៧៤៧	-	-	១.៦៣៨.៥២៥.៤៥៩	១.៩៥៨.០៧១.៨៨៩
ការវិនិយោគហិរញ្ញវត្ថុ	១២១.៧២២.១៦៨	២២២.០៤២.៨៦៤	៩១.៧៥៩.៤០៤	៣៦.០៥០.៧៧២	-	១៨៩.៦៧០	៤៧១.៨០៤.៨៧៨
ឥណទាន និងបុរេប្រទាន-សុទ្ធ	២៦៨.៦៦៨.៦០៧	២៧៣.៥៨៩.១៤៩	១.០៤០.២២៤.៩៤៣	៤.៣៩០.៨៤០.០៨០	៨៨៨.៥០៣.២៣២	-	៦.៨៦១.៨២៦.០១១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	២.២៥០.២៤៦	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៩.៥៤៩.២៩៦	៩.៥៤៩.២៩៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៦៦០.២៤២.០៨១	៥៣៥.៣៦៦.៦៣០	១.១៤១.៩៧១.០៩៤	៤.៤២៦.៨៩០.៨៥២	៨៨៨.៥០៣.២៣២	២.១៥៣.៩៧៧.៧៤៤	៩.៨០៦.៩៤៧.៦៣៣
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៧០.១៤១.៧២៦	៤៣.១០៧.៤១៣	៥២.៨៩៩.០៨៨	៣១.២០៥.០០០	៨៤.៩៥០.០០០	៩០.៤២៤.៣៧៧	៣៧២.៧២៧.៦០៤
ប្រាក់បញ្ញើរបស់អតិថិជន	៣.៦៧៥.៨២៤.៧៨២	៦៥៩.៦១២.៥១០	១.៧៩០.៣១៧.៣០៤	៧៧៣.៥៤៨.៦១៥	៤៤.០០៨.២៧៦	៩០១.៩៨៦.៩០២	៧.៨៤៥.២៩៨.៣៨៩
បំណុលគតិសន្យា	១.២២៩.៨១១	១.៩២១.៣៨៩	៩.០៨៦.១២៦	១៩.០៩៧.៧៣៨	១.៤៤៨.៤៨៨	-	៣២.៧៨៣.៥៥២
ប្រាក់កម្ចី	៨៥.០៨២.៧៥៩	២០៨.២០៥.៧៧១	២៧៣.០៥០.៤៣៥	៣១.៧១៦.៧១៥	៤៦៦.៣៣៥	-	៥៩៨.៥២៧.០១៥
បំណុលបន្ទាប់បន្សំ	-	២០៧.៧០៩	៨០.១៤៤.៤១៨	៥៣.៦០៧.៥៤៤	៤៤.៨០២.៤៣៧	-	១៧៨.៧៦២.១០៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៥៧.៨២៧.៤៣៣	៥៧.៨២៧.៤៣៣
បំណុលហិរញ្ញវត្ថុសរុប	៣.៨៣២.២៧៩.០៧៨	៩១៣.០៥៤.៧៩២	២.២០៥.៤៩៧.៣៣១	៩០៩.១៧៥.៦១២	១៧៥.៦៧៥.៥៣៦	១.០៥០.២៣៨.៧១២	៩.០៨៥.៩២១.១០១
គម្លាតរវាងតារាងអត្រាការប្រាក់សុទ្ធ	(៣.១៧២.០៣៦.៩៩៧)	(៣៧៧.៦៨៨.១៦២)	(១.០៦៣.៥២៦.២៣៧)	៣.៥១៧.៧១៥.២៤០	៧១២.៨២៧.៦៩៦	១.១០៣.៧៣៩.០៣២	៧២១.០២៦.៥៣២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១២.៧៦៧.៤៤៨.៩១៤)	(១.៥២០.១៩៤.៨៥២)	(៤.២៨០.៦៩៣.២៦៥)	១៤.១៥៨.៨០៣.៨៤១	២.៨៦៩.១៣១.៤៧៦	៤.៤៤២.៥៣៣.៥០៤	២.៩០២.១៣១.៧៩០
ចំណែកនៃឥណទាននិរន្តរ៍មិនបានប្រើប្រាស់	-	-	-	-	-	៣០០.៧៣៤.៦៣៧	៣០០.៧៣៤.៦៣៧
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៧៦.១៣៨.២៤៩	៧៦.១៣៨.២៤៩
គម្លាតរវាងតារាងអត្រាការប្រាក់សុទ្ធ	-	-	-	-	-	៣៧៦.៨៧២.៨៨៦	៣៧៦.៨៧២.៨៨៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	-	១.៥១៦.៩១៣.៣៦៦	១.៥១៦.៩១៣.៣៦៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគទេសចរណ៍សម្រាប់សម្រប ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ

សម្ព័ន្ធធនាគារ និងធនាគារ មិនកត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលមានអត្រាថេរតាមតម្លៃ សមស្របទេ តាមរយៈប្រាក់ចំណេញ ឬខាត។ ដូចនេះ បម្រែបម្រួលអត្រាការប្រាក់ណាមួយនាកាលបរិច្ឆេទនៃការរាយការណ៍នេះ វានឹងមិនមាន ផលប៉ះពាល់ដល់របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗចន្លោះពេលទេ។

ការវិភាគទេសចរណ៍សម្រាប់សម្រប ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាអថេរ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល មានសភាពងាយប្រែប្រួលទៅតាមចំណាយការប្រាក់ លើប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំដែលខ្ពស់ជាង/ទាបជាងអាស្រ័យទៅតាមការប្រែប្រួលអត្រាការប្រាក់។ ការប្រែប្រួល ២៥ពិន្ទុ នៃពិន្ទុមូលដ្ឋាន (“bp”) នៃអត្រាការប្រាក់របស់ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ នាកាលបរិច្ឆេទនៃការរាយការណ៍ នឹងមិនមានផល ប៉ះពាល់ជាសារវន្តលើរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារឡើយ។

ការប្រឈមនឹងហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារដែលទាក់ទងនឹងប្រាក់កម្ចីទាំង អត្រាការប្រាក់ ថេរ និងអត្រាការប្រាក់ប្រែប្រួល។ ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈការរក្សាទុកនូវការដាក់បញ្ចូលគ្នាដែលសមស្របរវាង ប្រាក់កម្ចីមានអត្រា ថេរ និងអត្រា ប្រែប្រួលតាមរយៈការប្រើប្រាស់កិច្ចសន្យាឆ្ពោះប្តូរអត្រាការប្រាក់ និងកិច្ចសន្យាអត្រាការប្រាក់ ពេលអនាគត។ សកម្មភាពការពារហានិភ័យ ត្រូវបានរាយការណ៍ជាទៀងទាត់ដើម្បីរៀបចំឱ្យត្រឹមត្រូវតាមការពិនិត្យមើលអត្រាការ ប្រាក់ និងវិស័យអាប៊ីតថាយ ធានាឱ្យបាននូវយុទ្ធសាស្ត្រការពារហានិភ័យត្រូវបានអនុវត្ត មិនថាតាមរយៈការកំណត់របាយការណ៍ ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល ឬការរក្សាទុកចំណាយការប្រាក់តាមរយៈវដ្តនៃអត្រាការប្រាក់ខុសៗគ្នា។

ការវិភាគទេសចរណ៍

របាយការណ៍ប្រាក់ចំណេញ ឬខាត គឺជាទេសចរណ៍ចំពោះការចំណាយការប្រាក់ខ្ពស់ជាង ឬ ទាបជាង ដែលជាលទ្ធផល នៃការផ្លាស់ប្តូរអត្រាការប្រាក់។ តារាងខាងក្រោមបង្ហាញពីផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធលើការផ្លាស់ប្តូរអត្រាការ ប្រាក់នៃបំណុលបន្ទាប់បន្សំ។

	សម្ព័ន្ធធនាគារ		ធនាគារ	
	សម្រាប់ដំណាច់ការិយវិធីចន្លោះពេល ៣ខែ បានបញ្ចប់		សម្រាប់ដំណាច់ការិយវិធីចន្លោះពេល ៣ខែ បានបញ្ចប់	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				
អត្រាការប្រាក់កើនឡើង២៥ពិន្ទុមូលដ្ឋាន	(១៩៩.៤៧៧)	(៧៩៧.៩០៨)	(១៩៩.៤៧៧)	(៧៩៧.៩០៨)
អត្រាការប្រាក់ថយចុះ២៥ពិន្ទុមូលដ្ឋាន	១៩៩.៤៧៧	៧៩៧.៩០៨	១៩៩.៤៧៧	៧៩៧.៩០៨
	សម្ព័ន្ធធនាគារ		ធនាគារ	
	សម្រាប់ដំណាច់ការិយវិធីចន្លោះពេល ៣ខែ បានបញ្ចប់		សម្រាប់ដំណាច់ការិយវិធីចន្លោះពេល ៣ខែ បានបញ្ចប់	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤				
អត្រាការប្រាក់កើនឡើង២៥ពិន្ទុមូលដ្ឋាន	(២៦០.២១០)	(១.០៥១.៥០៩)	(២៦០.២១០)	(១.០៥១.៥០៩)
អត្រាការប្រាក់ថយចុះ២៥ពិន្ទុមូលដ្ឋាន	២៦០.២១០	១.០៥១.៥០៩	២៦០.២១០	១.០៥១.៥០៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ

សម្ព័ន្ធធនាគារធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងធ្វើប្រតិបត្តិការដោយប្រើរូបិយប័ណ្ណជាច្រើនប្រភេទ។ សម្ព័ន្ធធនាគារត្រូវប្រឈមមុខនឹងហានិភ័យរូបិយប័ណ្ណផ្សេងៗគ្នាដែរ ក្នុងនោះរូបិយប័ណ្ណសំខាន់ៗរួមមាន ប្រាក់រៀល ប្រាក់អឺរ៉ូ (“EUR”) ប្រាក់បាតថៃ ប្រាក់គីបឡាវ ប្រាក់យ៉េនជប៉ុន ប្រាក់ដុល្លារអូស្ត្រាលី (“AUD”) ប្រាក់ដុល្លារ វៀតណាម ប្រាក់ដុល្លារកាណាដា ប្រាក់ក្យូត មីយ៉ាន់ម៉ា និងរូបិយប័ណ្ណផ្សេងៗទៀត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មនានាពេលអនាគត ហើយទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលបានកំណត់ជាប្រាក់រូបិយប័ណ្ណមួយ ដែលអាចមានផ្លាស់ប្តូររូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធធនាគារ ឬ ធនាគារ។

គណៈគ្រប់គ្រង ធ្វើការវាស់វែង តាមដានយ៉ាងដិតដល់ និងគ្រប់គ្រងហានិភ័យពីការប្តូររូបិយប័ណ្ណប្រទេសជាប្រចាំថ្ងៃ និងចាត់វិធានការទាន់ពេលវេលាទៅតាមតម្រូវការចាំបាច់។ ស្ថានភាពចំហសុទ្ធគ្រប់គ្រាន់ ត្រូវបានរក្សាឲ្យបាន តាមតម្រូវការ បទប្បញ្ញត្តិ និងគោលនយោបាយហានិភ័យផ្ទៃក្នុង។

តារាងនៅទំព័របន្ទាប់នេះ សង្ខេបអំពីការប្រឈមហានិភ័យចំពោះការប្តូររូបិយប័ណ្ណរបស់សម្ព័ន្ធធនាគារ និង ធនាគារ។ ក្នុងតារាងនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយវិភាគតាមរូបិយប័ណ្ណ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥	សម្ព័ន្ធធនាគារ							
	សមមូលប្រាក់ដុល្លារអាមេរិក							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបន្ទុរ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៨១.១៩៤.៦៧០	៣៩២.២៥២.១៦៥	២៣.១៤៤.៣០១	១.៧១៥.៤៩៦	៨៤.៨១៤	៦.៤១៩.៧៧០	១.៦៤៤.១៨៩	៦០៦.៤៥៩.៤០៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២៩៤.២៩១.៤៤៣	២.០៨២.៨៣៣.៥៤២	១១.០៩១.៣៩៨	១.០៧៥.២៨៩	៩៦៥.៨៩៥	៣៦.២៩៦.៤៤៥	១.៨៤៥.៤៨៨	២.៤២៨.៣៩៩.៥០០
ការវិនិយោគហិរញ្ញវត្ថុ	១៦៦.១១៧.២០៩	២៦១.៧៣៦.៩៧៦	-	-	-	-	-	៤២៧.៨៥៤.១៨៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.៣៦៦.១៦៧.៦៨៦	៥.៦០៥.៨០៩.៤៤៦	២៨.៤២៣.១៧២	-	-	១៤២.០៧២.៣៦៣	២២.១៩៦.៨២៣	៧.១៦៤.៦៦៩.៤៩០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	២.០២៨.៣៥៦	-	-	-	-	-	២.០២៨.៣៥៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦៧៣.៤៣៤	៨.៥០២.៧៨៧	១.១៦៨	-	-	៨១៤.៥៣៩	៦.២៨៦	៩.៩៩៨.២១៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.០០៨.៤៤៤.៤៤២	៨.៣៥៣.១៦៣.២៧២	៦២.៦៦០.០៣៩	២.៧៩០.៧៨៥	១.០៥០.៧០៩	១៨៥.៦០៣.១១៧	២៥.៦៩៦.៧៨៦	១០.៦៣៩.៤០៩.១៥០
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤៨.២១៨.៩៧៥	៣៥២.៦១៤.៨៤១	១៣១.៣៥៩	-	-	២១.៨៣៩.៤៨០	-	៤២២.៨០៤.៦៥៥
ប្រាក់បញ្ញើរបស់អតិថិជន	១.៩១៨.៤០៧.៦៤០	៦.៣២០.២៨៥.៣២៤	៦១.៩៧៣.១៥០	១.៥០៧.៣៦១	២.៥៩២	១២៦.២៦៤.២៧៩	៣.៦៤៤.០៤៤	៨.៤៣២.០៨៨.៣៩០
បំណុលកតិសន្យា	៤៤៨.៣៦៤	៣៤.១៤៦.៣៤៧	២០១.២៧១	-	-	៣១៦.៥៥២	១០០.៣១៧	៣៥២.២១២.៨៥១
ប្រាក់កម្ចី	៥៦.២៧៨.៧៣២	៤៨៩.១៩២.០៣០	-	-	-	៦.០៨៦.៨៤១	៤៧១.៩៩៦	៥៥២.០២៩.៥៩៩
បំណុលបន្ទាប់បន្សំ	២៤.០៦២.៦៩៤	២០៨.៦៥៤.៥២០	-	-	-	-	-	២៣២.៧១៧.២១៤
មូលបត្របំណុល	-	១០០.២៦៨.២០៩	-	-	-	-	-	១០០.២៦៨.២០៩
បំណុលហិរញ្ញវត្ថុផ្សេងៗ	៤.២៣៧.៥៨៨	៨២.៤៧៥.៤០៤	១០៤.២៣៨	២២៥.០៨៧	១០៤.០៤២	៦១.៣០២០	៣៨០.៥៦០	៨៨.១៣៩.៩៣៩
បំណុលហិរញ្ញវត្ថុសរុប	២.០៥១.៦៥៣.៩៩៣	៧.៥៨៧.៦៣៦.៦៧៥	៦២.៤១០.០១៨	១.៧៣២.៤៤៨	១០៦.៦៣៤	១៥៥.១២០.១៧២	៤.៦០០.៩១៧	៩.៨៦៣.២៦០.៨៥៧
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	(៤៣.២០៩.៥៥១)	៧៦៥.៥២៦.៥៩៧	២៥០.០២១	១.០៥៨.៣៣៧	៩៤៤.០៧៥	៣០.៨៧២.៩៤៥	២១.០៩៥.៨៦៩	៧៧៦.១៤៨.២៩៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១៧២.៨៣៤.២០៤)	៣.០៦២.១០៦.៣៨៨	១.០០០.០៨៤	៤.២៣៣.៣៨៤	៣.៧៧៦.៣០០	១២១.៩៣១.៧៨០	៨៤.៣៨៣.៤៧៦	៣.១០៤.៥៩៣.១៧២
ចំណែកនៃឥណទានវិបារបន្តមិនបានប្រើប្រាស់	៤៣.៤៦៥.២៨២	៣២២.៩២៩.២៨១	១.៣៣០.០៣២	-	-	១.៣៩៦.៩៨៣	-	៣៦៩.១២១.៥៧៨
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	១១.៩៣០.៧១៣	៦៥.៦៦៦.១៥៣	-	-	-	១៥៨.៣៧៧	១៦៦.៤៩៧	៧៧១.៩២១.៧៤០
ការប្តូររូបិយប័ណ្ណបរទេស	១៦៨.៩៩០	-	-	-	-	-	-	១៦៨.៩៩០
កិច្ចសន្យាផ្តល់ឥណទាន	៥៥.៥៦៤.៩៨៥	៣៨៨.៥៩៥.៤៣៤	១.៣៣០.០៣២	-	-	១.៥៥៥.៣៦០	១៦៦.៤៩៧	៤៤៧.២១២.៣០៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២២២.២៥៩.៩៤០	១.៥៥៤.៣៨១.៧៣៦	៥.៣២០.១២៤	-	-	៦.២២១.៤៤០	៦៦៥.៩៨៤	១.៧៨៨.៨៤៩.២៣២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូរអ្វីបិយប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	សម្ព័ន្ធធនាគារ							
	សមមូលជាប្រាក់ដុល្លារអាមេរិក							សរុប
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់ថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៦១.២៤២.៥៤៣	៣១៥.៦៩៥.៥០៣	២៤.១៨៤.៦៥២	១.០៤៨.០៤៨	១៣៩.៩៤៩	៥.៨៨៤.១២៨	១.៧៤៧.៣០០	៥១៣.៩៤២.១២៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៣១០.៧១០.០៣៣	១.៦៤៨.១៨២.៨៣៨	១០.៨៨៧.៦៣៥	៧៨៩.៤៦៧	១.០៥៤.២១៧	៨.៨៦៦.៧៣០	១.៩០០.៧៤២	១.៩៨២.៣៩១.៦៦២
ការវិនិយោគហិរញ្ញវត្ថុ	២១៧.៣៦៧.១៦២	២៥៤.៤៣៧.៧១៦	-	-	-	-	-	៤៧១.៨០៤.៨៧៨
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.២៨៥.០៩៤.៤៥០	៥.៥៤៨.២៥២.១៣៤	២៧.៦៨៨.៨២៥	-	-	១៤០.៥២៦.៨០៤	២១.៦០១.៨៩១	៧.០២៣.១៦៤.១០៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	២.២៥០.២៤៦	-	-	-	-	-	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៣៣៧.៥៨៧	៩.៣១២.១៧៦	៤០០	-	-	១.៨៤០.៧៤៨	-	១១.៤៩០.៩១១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៩៧៤.៧៥១.៧៧៥	៧.៧៧៨.១៣០.៦១៣	៦២.៧៦១.៥១២	១.៨៣៧.៥១៥	១.១៩៤.១៦៦	១៥៧.១១៨.៤១០	២៥.២៤៩.៩៣៣	១០.០០៥.០៤៣.៩២៤
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៩.០៦៥.៧៩៨	៣៣៤.៤៧២.៤៣២	២២២.៣៧៩	-	-	២២.៧៥៣.៧៤២	-	៣៩៦.៥១៤.៣៥១
ប្រាក់បញ្ញើរបស់អតិថិជន	១.៤៤៧.៥៤៤.៨៣៧	៥.៩៥០.១៣៩.៧១១	៦៤.៧៦៨.២៦៦	១.២៧១.១២៨	៣.០៥០	៩៥.៤៦៣.៣០៧	៣.៣៥១.១៣៥	៧.៩៦២.៥៤១.៤៣៤
បំណុលកតិសន្យា	១០៥.២៨៨	៣៤.៣៦៩.២២៩	១៩០.០៧០	-	-	២៥៩.៨៦៣	៩៧.២៩៨	៣៥.០២១.៧៤៨
ប្រាក់កម្ចី	៥៦.៣០១.៤៤២	៥៤៥.០២៨.៦៦៥	-	-	-	៤.៨១៩.៦៨៥	៧០៨.០៨៣	៦០៦.៨៥៧.៨៧៥
បំណុលបន្ទាប់បន្សំ	២៣.២៧០.០៨០	១៥៥.៤៩២.០២៨	-	-	-	-	-	១៧៨.៧៦២.១០៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥.៤៦៩.១៩៦	៥១.៨៦៣.៩១១	៩២.១៣៨	៥៦.២៦៧	៣៩៨.៥៣២	១.៨១៧.៧៨៩	១៧២.៤១៥	៥៩.៨៧០.២៤៨
បំណុលហិរញ្ញវត្ថុសរុប	១.៩៧១.៧៥៦.៦៤១	៧.០៧១.៣៦៥.៩៧៦	៦៥.២៧២.៨៥៣	១.៣២៧.៣៩៥	៤០១.៥៨២	១២៥.១១៤.៣៨៦	៤.៣២៨.៩៣១	៩.២៣៩.៥៦៧.៧៦៤
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	២.៩៩៥.១៣៤	៧០៦.៧៦៤.៦៣៧	១.៤៨៨.៦៥៩	៥១០.១២០	៧៩២.៥៨៤	៣២.០០៤.០២៤	២០.៩២១.០០២	៧៦៥.៤៧៦.១៦០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១២.០៥៥.៤១៤	២.៨៤៤.៧២៧.៦៦៤	៥.៩៩១.៨៥២	២.០៥៣.២៣៣	៣.១៩០.១៥១	១២៨.៨១៦.១៩៧	៨៤.២០៧.០៣៣	៣.០៨១.០៤១.៥៤៤
ចំណែកនៃឥណទាននិបាបន៍មិនបានប្រើប្រាស់	៣៤.២៤៣.៤០៤	២៦៤.៧៤៥.៥១២	១.៧៤៥.៧២១	-	-	១.០៣៦.៥៣៣	-	៣០១.៧៧១.១៧០
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	១០.៨១៦.២៧៦	៦៥.២២៦.៥១៣	-	-	-	១៩៩.៥០៤	៩៥.៤៦០	៧៦.៣៣៧.៧៥៣
កិច្ចសន្យាផ្តល់ឥណទាន	៤៥.០៥៩.៦៨០	៣២៩.៩៧២.០២៥	១.៧៤៥.៧២១	-	-	១.២៣៦.០៣៧	៩៥.៤៦០	៣៧៨.១០៨.៩២៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៨១.៣៦៥.២១១	១.៣២៨.១៣៧.៤០១	៧.០២៦.៥២៧	-	-	៤.៩៧៥.០៤៩	៣៨៤.២២៧	១.៥២១.៨៨៨.៤១៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ធនាគារ							
	សម្រាប់ប្រាក់ដុល្លារអាមេរិក							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់ថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៨១.១៧១.៤៤៣	៣៩០.៥៩៤.៩១៩	២១.៦៧៦.៤៤៤	១.៧០៤.៥០៥	៨៤.៦០២	៤០.១៩៤	៦៨៩.៥៨៧	៥៩៥.៩៦៦.០៩៤
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២៩៤.២៩១.៤៤៣	២.០៧៨.៧០៣.៥០៩	១.៣២២.៤៤៦	១.០៧៥.២៨៩	៩៦៥.៨៩៥	១៣.១៣៩	១.៧៥៦.៦៦១	២.៣៧៨.១២៨.៧៨២
ការវិនិយោគហិរញ្ញវត្ថុ	១៦៦.១១៧.២០៩	២៦១.៧៣៦.៩៧៦	-	-	-	-	-	៤២៧.៨៥៤.១៨៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.៣៦៦.១៦៧.៦៨៣	៥.៦០៦.២០១.២០១	២៨.៤២៣.១៧២	-	-	-	-	៧.០០០.៧៩២.០៥៦
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	២.០២៨.៣៥៦	-	-	-	-	-	២.០២៨.៣៥៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦៤៤.១៩៤	៨.០៧៦.៩៥៥	៤០២	-	-	-	-	៨.៧២១.៥៥១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.០០៨.៣៩១.៩៧២	៨.៣៤៧.៣៤១.៩១៦	៥១.៤២៣.១៦៤	២.៧៨៧.៧៩៤	១.០៥០.៤៩៧	៥៣.៣៣៣	២.៤៤៦.២៤៨	១០.៤១៣.៤៩១.០២៤
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤៨.២២១.២៩៤	៣៥២.០៨៣.៤៨៧	២៣៦.៦៧៤	-	-	-	-	៤០០.៥៤១.៤៥៥
ប្រាក់បញ្ញើរបស់អតិថិជន	១.៩១៩.០៩៩.៥៧១	៦.៣១៥.៦៧២.៦៩៣	៤៩.២៣៥.៣៥២	១.៥០៧.៣៦១	២.៥៩២	-	-	៨.២៨៥.៥១៧.៥៦៩
បំណុលគតិសន្យា	៤៤៨.៣៦៤	៣២.៤៤១.២០៦	-	-	-	-	-	៣២.៨៨៩.៥៧០
ប្រាក់កម្ចី	៥៦.២៧៨.៧៣០	៤៨៦.៣២២.៦១២	-	-	-	-	-	៥៤២.៦០១.៣៤២
បំណុលបន្ទាប់បន្សំ	២៤.០៦២.៦៩៤	២០៨.៦៥៤.៥២០	-	-	-	-	-	២៣២.៧១៧.២១៤
មូលបត្របំណុល	-	១០០.២៦៨.២០៩	-	-	-	-	-	១០០.២៦៨.២០៩
បំណុលហិរញ្ញវត្ថុផ្សេងៗ	៤.២២៣.៦៦៣	៨២.៣៨៩.៧៣៩	៤៨.១៦៩	២២៥.០៨៧	១០៤.០៤២	៧១	៣៧០.០៤២	៨៧.៣៦០.៨១៣
បំណុលហិរញ្ញវត្ថុសរុប	២.០៥២.៣៣៤.៣១៦	៧.៧៧៧.៨៣២.៤៦៦	៤៩.៥២០.១៩៥	១.៧៣២.៤៤៨	១០៦.៦៣៤	៧១	៣៧០.០៤២	៩.៦៨១.៨៩៦.១៧២
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	(៤៣.៩៤២.៣៤៤)	៧៦៩.៥០៩.៤៥០	១.៩០៣.០៦៩	១.០៥១.៣៤៦	៩៤៣.៨៦៣	៥៣.២៦២	២.០៧៦.២០៦	៧៣១.៥៩៤.៨៥២
សម្រាប់ប្រាក់ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)	(១៧៥.៧៦៩.៣៧៦)	៣.០៧៨.០៣៧.៤០០	៧.៦១២.២៧៦	៤.២០៥.៣៤៤	៣.៧៧៥.៤៥២	២១៣.០៤៨	៨.៣០៤.៨២៤	២.៩២៦.៣៧៩.៤០៨
ចំណែកនៃឥណទានវិបារម្ភមិនបានប្រើប្រាស់	៤៣.៤៦៥.២៤២	៣២២.៩២៩.២៨១	១.៣៣០.០៣២	-	-	-	-	៣២៧.៧៦៤.៥៥៥
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	១១.៩៣០.៧១៣	៦៥.៦៦៦.១៥៣	-	-	-	-	១៦៦.៤៩៧	៧៧.៧៦៣.៣៦៣
ការប្តូររូបិយប័ណ្ណបរទេស	១៦៨.៩៩០	-	-	-	-	-	-	១៦៨.៩៩០
កិច្ចសន្យាផ្តល់ឥណទាន	៥៥.៥៦៤.៩៨៥	៣៨៨.៥៥៥.៤៣៤	១.៣៣០.០៣២	-	-	-	១៦៦.៤៩៧	៤៤៥.៦៥៦.៩៤៨
សម្រាប់ប្រាក់ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)	២២២.២៥៩.៩៤០	១.៥៥៤.៣៨១.៧៣៦	៥.៣២០.១៦៤	-	-	-	១៦៥.៩៨៨	១.៧៨២.៦២៧.៧៩២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូរអូប៊ីយប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ធនាគារ							
	សមមូលជាប្រាក់ដុល្លារអាមេរិក							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់ថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៦១.២២៦.៥៧៦	៣១៣.៩៨៣.៤៣៧	២៦.៦៦៧.៦៦៧	១.០៤១.៣៤៤	១៣៨.៣៨២	៣៧.២៦៥	៣៦៤.៤០២	៥០៣.៤៥៩.០៧៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៣១០.៧១០.០៣២	១.៦៤២.០៦៦.៥៣៥	១.៥៤២.៥០០	៧៨៩.៤៦៧	១.០៥៤.២១៧	៣៧.១១៣	១.៨៥៨.២៦៥	១.៩៥៨.០៥៤.១២៩
ការវិនិយោគហិរញ្ញវត្ថុ	២១៧.៣៦៧.១៦២	២៥៤.៤៣៧.៧១៦	-	-	-	-	-	៤៧១.៨០៤.៨៧៨
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.២៨៥.០៩៤.៤៥០	៥.៥៤៩.០៤២.៧៣៦	២៧.៦៨៨.៨២៥	-	-	-	-	៦.៨៦១.៨២៦.០១១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	២.២៥០.២៤៦	-	-	-	-	-	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៣៣៥.២១៤	៩.២១៣.៦៨២	៤០០	-	-	-	-	៩.៥៤៩.២៩៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៩៧៤.៧៣៣.៤៣៤	៧.៧៧០.៩៩៤.៣៥២	៥៥.៨៩៩.៣៩២	១.៨៣០.៨១១	១.១៩២.៥៩៩	៧៤.៣៧៨	២.២២២.៦៦៧	៩.៨០៦.៩៤៧.៦៣៣
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៩.០៦៩.០៨២	៣៣២.៩០៤.១១៨	៧៥៤.៤០៤	-	-	-	-	៣៧២.៧២៧.៦០៤
ប្រាក់បញ្ញើរបស់អតិថិជន	១.៨៤៨.២៦៨.១០០	៥.៩៤៣.៩៩៨.៦៣៨	៥១.៧៥៧.៤៧៣	១.២៧១.១២៨	៣.០៥០	-	-	៧.៨៤៥.២៩៨.៣៨៩
បំណុលកតិសន្យា	១០៥.២៨៨	៣២.៦៧៨.២៦៤	-	-	-	-	-	៣២.៧៨៣.៥៥២
ប្រាក់កម្ចី	៥៦.៣០១.៤៤១	៥៤២.២២០.៥៧៤	-	-	-	-	-	៥៩៨.៥២២.០១៥
បំណុលបន្ទាប់បន្សំ	២៣.២៧០.០៨០	១៥៥.៤៩២.០២៨	-	-	-	-	-	១៧៨.៧៦២.១០៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥.៤៦៥.៣០៧	៥១.៧០៧.៧៥៩	៣៦.៧៥២	៥៦.២៦៧	៣៩៨.៥៣២	១.៤៩៩	១៦១.៣១៧	៥៧.៨២៧.៤៣៣
បំណុលហិរញ្ញវត្ថុសរុប	១.៩៧២.៤៧៩.២៩៨	៧.០៥៩.០០១.៣៨១	៥២.៥៤៨.៦២៩	១.៣២៧.៣៩៥	៤០១.៥៨២	១.៤៩៩	១៦១.៣១៧	៩.០៨៥.៩២១.១០១
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	២.២៥៤.១៣៦	៧១១.៩៩២.៩៧១	៣.៣៥០.៧៦៣	៥០៣.៤១៦	៧៩១.០១៧	៧២.៨៧៩	២.០៦១.៣៥០	៧២១.០២៦.៥៣២
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>៩.០៧២.៨៩៧</i>	<i>២.៨៦៥.៧៧១.៧០៨</i>	<i>១៣.៤៨៦.៨២១</i>	<i>២.០២៦.២៤៩</i>	<i>៣.១៨៣.៨៤៣</i>	<i>២៩៣.៣៣៨</i>	<i>៨.២៩៦.៩៣៤</i>	<i>២.៩០២.១៣១.៧៩០</i>
ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់	៣៤.២៤៣.៤០៤	២៦៤.៧៤៥.៥១២	១.៧៤៥.៧២១	-	-	-	-	៣០០.៧៣៤.៦៣៧
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	១០.៨១៦.២៧៦	៦៥.២២៦.៥១៣	-	-	-	-	៩៥.៤៦០	៧៦.១៣៥.២៤៩
កិច្ចសន្យាផ្តល់ឥណទាន	៤៥.០៥៩.៦៨០	៣២៩.៩៧២.០២៥	១.៧៤៥.៧២១	-	-	-	៩៥.៤៦០	៣៧៦.៨៧២.៨៨៦
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>១៨១.៣៦៥.២១១</i>	<i>១.៣២៨.១៣៧.៤០១</i>	<i>៧.០២៦.៥២៧</i>	<i>-</i>	<i>-</i>	<i>-</i>	<i>៣៨៤.២២៧</i>	<i>១.៥១៦.៩១៣.៣៦៦</i>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគវេទយិតភាព

សម្ព័ន្ធធនាគារ និងធនាគារទទួលយកការប្រឈមហានិភ័យចំពោះការប្រែប្រួលនៃអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេសនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ពួកគេ។ តារាងខាងក្រោមបង្ហាញពីរចនាសម្ព័ន្ធចម្បងនៃការប្រឈមទៅនឹងការប្តូរប្រាក់បរទេសរបស់សម្ព័ន្ធធនាគារ និងធនាគារ៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម/ (បំណុល)								
ប្រាក់រៀល (KHR)	(៤៣.២០៩.៥៥១)	២.៩៩៥.១៣៤	(១៧២.៨៣៤.២០៤)	១២.០៥៥.៤១៤	(៤៣.៩៤២.៣៤៤)	២.២៥៤.១៣៦	(១៧៥.៧៦៩.៣៧៦)	៩.០៧២.៨៩៧
ប្រាក់បាតថៃ (THB)	២៥០.០២១	១.៤៨៤.៦៥៩	១.០០០.០៨៤	៥.៩៩១.៨៥២	១.៩០៣.០៦៩	៣.៣៥០.៧៦៣	៧.៦១២.២៧៦	១៣.៤៨៦.៨២១
ប្រាក់អឺរ៉ូ (EUR)	១.០៥៨.៣៣៧	៥១០.១២០	៤.២៣៣.៣៤៨	២.០៥៣.២៣៣	១.០៥១.៣៤៦	៥០៣.៤១៦	៤.២០៥.៣៤៤	២.០២៦.២៤៩
ប្រាក់ដុល្លារអូស្ត្រាលី (AUD)	៩៤៤.០៧៥	៧៩២.៥៨៤	៣.៧៧៦.៣០០	៣.១៩០.១៥១	៩៤៣.៨៦៣	៧៩១.០១៧	៣.៧៧៥.៤៥២	៣.១៨៣.៤៨៣
ប្រាក់គីបឡាវ (LAK)	៣០.៤៨២.៩៤៥	៣២.០០៤.០២៤	១២១.៩៣១.៧៨០	១២៨.៤១៦.១៩៧	៥៣.២៦២	៧២.៨៧៩	២១៣.០៤៨	២៩៣.៣៣៨
រូបិយប័ណ្ណផ្សេងៗ	២១.០៩៥.៨៦៩	២០.៩២១.០០២	៨៤.៣៨៣.៤៧៦	៨៤.២០៧.០៣៣	២.០៧៦.២០៦	២.០៦១.៣៥០	៨.៣០៤.៨២៤	៨.២៩៦.៩៣៤
	<u>១០.៦២១.៦៩៦</u>	<u>៥៨.៧១១.៥២៣</u>	<u>៤២.៤៨៦.៧៨៤</u>	<u>២៣៦.៣១៣.៨៨០</u>	<u>(៣៧.៩១៤.៥៩៤)</u>	<u>៩.០៣៣.៥៦១</u>	<u>(១៥១.៦៥៨.៣៩២)</u>	<u>៣៦.៣៦០.០៨២</u>

ដូចដែលបានបង្ហាញក្នុងតារាងខាងលើ សម្ព័ន្ធធនាគារ និងធនាគារត្រូវបានប៉ះពាល់ជាចម្បងចំពោះការផ្លាស់ប្តូរអត្រាប្តូរប្រាក់ជា ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក/ប្រាក់បាតថៃ ប្រាក់ដុល្លារអាមេរិក/ប្រាក់អឺរ៉ូ ប្រាក់ដុល្លារអាមេរិក/ប្រាក់ដុល្លារអូស្ត្រាលី និង ប្រាក់ដុល្លារអាមេរិក/ប្រាក់គីបឡាវ ។ វេទយិតភាពនៃប្រាក់ចំណេញ ឬខាត ចំពោះការផ្លាស់ប្តូរអត្រាប្តូរប្រាក់ កើតឡើងជាចម្បងពីឧបករណ៍ហិរញ្ញវត្ថុដែលបានកំណត់ដោយ ប្រាក់រៀល ប្រាក់បាត ប្រាក់អឺរ៉ូ ប្រាក់ដុល្លារអូស្ត្រាលី និងប្រាក់គីបឡាវ។

ការវិភាគខាងក្រោមគឺផ្អែកលើការសន្មតថាអត្រាប្តូរប្រាក់បានកើនឡើង ឬថយចុះ ដែលត្រូវបានកំណត់ដោយផ្អែកលើការផ្លាស់ប្តូរជាមធ្យមរយៈពេល ៣ឆ្នាំនៃអត្រាប្តូរប្រាក់ចាប់ពី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគវេទយិតភាព (ត)

ការវិភាគនៃការប្រឈមដើម្បីវាយតម្លៃផលប៉ះពាល់នៃការផ្លាស់ប្តូរភាគរយនៃអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេសទៅនឹងប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួចមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
កើនឡើង/ (ថយចុះ)								
ប្រាក់រៀល (KHR) - កើនឡើង ១%	៣៤២.២៥៤	(២៣.៧២៤)	១.៣៦៩.០១៦	(៩៥.៤៨៩)	៣៤៤.០៥៤	(១៧.៨៥៥)	១.៣៩២.២៣២	(៧១.៨៦៦)
ប្រាក់បាតថៃ (THB) - កើនឡើង ១%	(១.៩៨០)	(១១.៧៩១)	(៧.៩២០)	(៤៧.៤៥៩)	(១៥.០៧៤)	(២៦.៥៤១)	(៦០.២៩៦)	(១០៦.៨២៤)
ប្រាក់អឺរ៉ូ (EUR) - កើនឡើង ១%	(៤.៣៨៣)	(១១.៨៨៦)	(៣៣.៥៣២)	(៤៧.៨៤១)	(៤.៣២៧)	(១១.៧៣០)	(៣៣.៣០៨)	(៤៧.២១៣)
ប្រាក់ដុល្លារអូស្ត្រាលី (AUD) - កើនឡើង ៣%	(២១.៩៩៨)	(៣៥.៨៩១)	(៨៧.៩៩២)	(១៤៤.៤៦១)	(២១.៩៩៣)	(៣៥.៨២០)	(៨៧.៩៧២)	(១៤៤.១៧៦)
ប្រាក់គីបឡាវ (LAK) - កើនឡើង ៩%	(២.០១៣.៥៥២)	(២.៣២៧.៥៦៥)	(៤.០៥៤.២០៤)	(៩.៣៦៨.៤៤៩)	(៣.៥១៤)	(៥.៣០០)	(១៤.០៧២)	(២១.៣៣៣)
រូបិយប័ណ្ណផ្សេងៗ - កើនឡើង ១%	(១៦៧.០៩៦)	(៤៨៧.៤៨០)	(៦៦៨.៣៨៤)	(១.៩៦២.១០៧)	(១៦.៤៤៥)	(៤៨.០៣១)	(៦៥.៧៨០)	(១៩៣.៣២៥)
	(១.៨៧០.៧៥៥)	(២.៨៩៤.៣៣៧)	(៧.៤៨៣.០២០)	(១១.៦៦៥.៨០៦)	២៨២.៧០១	(១៤៥.២៧៧)	១.១៣០.៨០៤	(៥៨៤.៧៤១)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគវេទយិតភាព (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
កើនឡើង/ (ថយចុះ)								
ប្រាក់រៀល (KHR)-ថយចុះ ១%	(៣៤៩.១៦៤)	២៤.២០៣	(១.៣៩៦.៦៧២)	៩៧.៤១៧	(៣៥៥.០៩០)	១៤.២១៥	(១.៤២០.៣៦០)	៧៣.៣១៥
ប្រាក់បាតថៃ (THB)-ថយចុះ ១%	២.០២០	១២.០៣០	៤.០៤០	៤៤.៤២១	១៥.៣៧៤	២៧.០៧៧	៦១.៥១២	១០៤.៩៤៥
ប្រាក់អឺរ៉ូ (EUR)-ថយចុះ ១%	៤.៥៥២	១២.៦២២	៣៤.២០៤	៥០.៤០៤	៤.៤៩៦	១២.៤៥៦	៣៣.៩៤៤	៥០.១៣៥
ប្រាក់ដុល្លារអូស្ត្រាលី (AUD)-ថយចុះ ៣%	២៣.៣៥៩	៤០.៤៧២	៩៣.៤៣៦	១៦២.៩០០	២៣.៣៥៣	៤០.៣៩២	៩៣.៤១២	១៦២.៥៧៤
ប្រាក់គីបឡាវ (LAK)-ថយចុះ ៩%	២.៤១១.៤៣៧	២.៤៤៤.៤០២	៩.៦៤៧.៣៤៤	១១.៤៥០.៣២៤	៤.២១៤	៦.៤៧៤	១៦.៨៥៦	២៦.០៧៤
រូបិយប័ណ្ណផ្សេងៗ-ថយចុះ ១%	១៧០.៤៧២	៥១៧.៦៣៣	៦៨១.៤៤៤	២.០៨៣.៤៧៣	១៦.៧៧៧	៥១.០០២	៦៧.១០៤	២០៥.២៨៣
	២.២៦៧.០៧២	៣.៤៥១.៧៦២	៩.០៦៤.២៤៤	១៣.៤៩៣.៣៤៣	(២៨៦.៨៧២)	១៥៥.៦២០	(១.១៤៧.៤៨៤)	៦២៦.៣៧០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.៣ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ច ឬមិនអាចទូទាត់ ឬកាត់កងក្នុងបរិបទសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានភាពទីផ្សារជាក់លាក់ណាមួយ។ ជាទូទៅហានិភ័យសន្ទនីយភាពនេះ អាចធ្វើឱ្យធនាគាររងការខាតបង់ដែលអាចបណ្តាលមកពីស្ថានភាពដែល ១) សម្ព័ន្ធធនាគារ និងធនាគារមិនមានសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ម្ចាស់ប្រាក់បញ្ញើ ម្ចាស់បំណុល និងការទូទាត់បំណុលយថាហេតុ ២) ការលក់ទ្រព្យសកម្មសន្ទនីយភាពទាបជាងតម្លៃទីផ្សារ និង ៣) ទ្រព្យសកម្មសន្ទនីយភាពមិនអាចប្តូរជាសាច់ប្រាក់នឹងមិនអាចលក់បាននៅពេលវេលាណាមួយ ដោយសារគ្មានអ្នកទិញ។

គោលបំណងក្នុងការគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺដើម្បីធានាឱ្យបានថា សម្ព័ន្ធធនាគារ និងធនាគារ អាចបំពេញកាតព្វកិច្ចលើតម្រូវការសាច់ប្រាក់របស់ខ្លួនទាន់ពេលវេលា និងគ្រប់គ្រងបែបបទចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ មកទល់កាលបរិច្ឆេទនៃរបាយការណ៍នេះ គោលនយោបាយគ្រប់គ្រងសាច់ប្រាក់ងាយស្រួល និងប្រភពទុនរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺដើម្បីរក្សាឱ្យបានល្អនូវទ្រព្យសកម្មសន្ទនីយភាពដែលមានគុណភាពខ្ពស់ និងពិពិធកម្មនៃទ្រព្យសកម្មសន្ទនីយភាព និងប្រភពទុន ទោះស្ថិតក្រោមលក្ខខណ្ឌអាជីវកម្មធម្មតា និងស្ថានភាពលំបាកក៏ដោយ។ ដោយសារសក្តានុពលនៃប្រព័ន្ធចែកចាយ និងការផ្តោតសំខាន់លើយុទ្ធសាស្ត្រទីផ្សារ សម្ព័ន្ធធនាគារ និងធនាគារអាចរក្សាបាននូវពិពិធកម្មនៃប្រាក់បញ្ញើស្នូល មានដូចជាប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើតាមតម្រូវការ និងប្រាក់បញ្ញើមានកាលកំណត់។ ទាំងអស់នេះបាន ផ្តល់ដល់សម្ព័ន្ធធនាគារ និងធនាគារនូវស្ថេរភាពយ៉ាងរឹងមាំនៃមូលនិធិស្នូល។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ការទទួលខុសត្រូវលើការត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យសន្ទនីយភាពពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានផ្ទេរសិទ្ធិទៅ ALCO ដែលត្រូវរាយការណ៍ជូនទៅគណៈកម្មាធិការប្រតិបត្តិជារៀងរាល់ខែ។

ការគ្រប់គ្រងហានិភ័យសន្ទនីយភាពពីមួយថ្ងៃទៅមួយថ្ងៃ ការិយាល័យរតនាភិបាល ត្រូវធានាឱ្យបាននូវមូលនិធិគ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចទូទាត់ និងការបង់សងរបស់ខ្លួនក្នុងថ្ងៃឱ្យទាន់ពេលវេលា។

គោលនយោបាយហានិភ័យសន្ទនីយភាព៖

- គ្រប់ពេលអ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល ត្រូវធានាឱ្យបាននូវរាល់ប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមានតម្រូវការប្រើប្រាស់មូលនិធិ និងអាចបំពេញតម្រូវការបានទាន់ពេលទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ការិយាល័យរតនាភិបាល ត្រូវធ្វើស្រួសស្រួលលើស្ថានភាពហានិភ័យសន្ទនីយភាពរបស់ខ្លួនប្រចាំថ្ងៃ។
- អ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល បានបង្កើតក្របខណ្ឌក្នុងការត្រួតពិនិត្យហានិភ័យ និងនីតិវិធីដើម្បីធានាឱ្យបានគ្រប់ពេលនូវសន្ទនីយភាពគ្រប់គ្រាន់ ក្នុងនោះរួមបញ្ចូលការកាន់កាប់ទ្រព្យសកម្មដែលមិនជាប់កាតព្វកិច្ចដើម្បីរក្សាជំហរនៅពេលដែលមានព្រឹត្តិការណ៍តានតឹង រួមមានការបាត់បង់ប្រភពសាច់ប្រាក់ដូចជា ប្រាក់បញ្ញើ ប្រាក់កម្ចី និងការបង្កើនដើមទុន និងដែលហានិភ័យសន្ទនីយភាពត្រូវបានចាត់ចែងស្របតាមតម្រូវការរបស់ក្រុមប្រឹក្សាភិបាល។
- ការធ្វើស្រួសស្រួល ត្រូវបានអនុវត្តយ៉ាងទៀងទាត់ដើម្បីធ្វើការវាយតម្លៃពីសេណារីយ៉ូផ្សេងៗ ដែលរួមមាន រយៈពេលខ្លី មធ្យម វែង ភាពតានតឹងរបស់ស្ថាប័នជាក់លាក់ និងទីផ្សារទាំងមូល ដែលអាចនាំឱ្យសម្ព័ន្ធធនាគារ និងធនាគារ មានហានិភ័យសន្ទនីយភាព។
- ការិយាល័យរតនាភិបាលត្រូវធ្វើការកំណត់ ត្រួតពិនិត្យតាមដាន គ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទាក់ទងសន្ទនីយភាព ជាប្រចាំថ្ងៃដែលមានការត្រួតពិនិត្យរយៈពេលខ្លី មធ្យម និងវែងឆ្នងដែល ដែលជារយៈពេលសំខាន់សម្រាប់ការគ្រប់គ្រងសន្ទនីយភាព។ ការិយាល័យរតនាភិបាលត្រូវបង្កើត និងអនុវត្តស្រួសស្រួលទៅលើលំហូរសាច់ប្រាក់ដែលបានព្យាករណ៍។ ហើយទិន្នន័យដែលទទួលបានត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ជាព័ត៌មានពីផែនការយថាភាពមូលនិធិរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

គោលនយោបាយហានិភ័យសន្ទនីយភាព(ត)

- សម្ព័ន្ធធនាគារ និងធនាគាររួមបញ្ចូលថ្លៃដើមសន្ទនីយភាព អត្ថប្រយោជន៍ និងហានិភ័យក្នុងការកំណត់ថ្លៃផ្ទៃក្នុងការរស់ស្ទង់លទ្ធផល និងដំណើរការអនុម័តផលិតផល ឬសេវាកម្មថ្មីៗ សម្រាប់សកម្មភាពអាជីវកម្មសំខាន់ៗទាំងអស់ (ទាំងនៅក្នុង និងក្រៅតារាងតុល្យការ) ដើម្បីឱ្យស្របគ្នាជាមួយនឹងអត្ថប្រយោជន៍ពីហានិភ័យដែលអាចទទួលយកបានពីផ្នែកអាជីវកម្មនីមួយៗនិងហានិភ័យសន្ទនីយភាពដែលប៉ះពាល់ដល់សកម្មភាពអាជីវកម្ម។

កម្រិតកំណត់ហានិភ័យសន្ទនីយភាព៖

- តាមដានជាប្រចាំនូវកម្រិតកំណត់ដោយបទប្បញ្ញត្តិ ស្តីពីអនុបាតក្របខណ្ឌសន្ទនីយភាព (“LCR “)។
- គ្រប់ពេលវេលា សម្ព័ន្ធធនាគារ និងធនាគារនឹងមាន កម្រិតកំណត់ផ្ទៃក្នុងមួយ ដែលមានកម្រិតខ្ពស់ជាងកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដើម្បីឱ្យមានកម្រិតសុវត្ថិភាព និងដើម្បីធានា ការអនុវត្តទៅនឹងកម្រិតកំណត់ជាបទប្បញ្ញត្តិយ៉ាងពេញលេញ។
- ការកំណត់កម្រិត កំណត់ផ្ទៃក្នុង គឺជាឆន្ទានុសិទ្ធិក្នុងការសម្រេចចិត្តរបស់ ALCO ហើយការកំណត់នេះ ទាមទារឱ្យមានទាំងពីរ ១) បង្ហាញហេតុផលនៅក្នុងកំណត់ហេតុប្រជុំ ALCO និង ២) ការអនុម័តជាផ្លូវការដោយប្រធាននាយកប្រតិបត្តិ។
- រីស្ទលើវែន(Risk Tolerance)/កម្រិតកំណត់ផ្ទៃក្នុងត្រូវតែពិនិត្យឡើងវិញ យ៉ាងហោចណាស់ មួយឆ្នាំម្តង ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុនិងសមត្ថភាពក្នុងស្វែងរកប្រភពទុន។
- នាយកដ្ឋាន និងការិយាល័យពាក់ព័ន្ធ គួរតែវាយតម្លៃឱ្យបានទៀងទាត់ និងត្រួតពិនិត្យតាមដានហានិភ័យមិនអនុលោមទៅតាមកម្រិតកំណត់។ រាល់ការបំពានណាមួយនៃកម្រិតកំណត់ផ្ទៃក្នុងគួរតែត្រូវរាយការណ៍ទៅកាន់ ALCO ដើម្បីចាត់វិធានការការពារ និងត្រូវធ្វើការរាយការណ៍ទៅប្រធាននាយកប្រតិបត្តិដើម្បីធ្វើការអនុម័ត។
- គ្រប់ពេលវេលា សម្ព័ន្ធធនាគារ និងធនាគារ នឹងមានផែនការយថាភាព ដើម្បីអនុវត្តនៅពេលដែលវាត្រូវបានយល់ឃើញដោយថ្នាក់គ្រប់គ្រងពីកម្រិតសុវត្ថិភាពមិនមានភាពគ្រប់គ្រាន់ និងមានហានិភ័យដែលបណ្តាលមកពីកម្រិតកំណត់ដោយបទប្បញ្ញត្តិទៅលើសន្ទនីយភាព អាចនឹងត្រូវបានបំពាន។ ផែនការយថាភាពបែបនេះ គួរតែត្រូវមានគ្រប់គ្រាន់ ដើម្បីធានាថា កម្រិតកំណត់ដោយបទប្បញ្ញត្តិទៅលើសន្ទនីយភាពនឹងមិនត្រូវបានបំពាន។
- ក្នុងករណីសម្ព័ន្ធធនាគារ និងធនាគារជួបប្រទះនឹងកង្វះសាច់ប្រាក់ងាយស្រួលធ្ងន់ធ្ងរ ធនាគារត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាជាបន្ទាន់ និងបង្ហាញនូវសកម្មភាពដែលនឹងត្រូវអនុវត្តដើម្បីដោះស្រាយស្ថានភាពនេះ។

ធនាគារ បានបង្កើតនូវក្របខណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាពប្រកបដោយភាពរឹងមាំ និងទូលំទូលាយដោយអនុលោមតាមប្រកាសលេខ ធ៧-០១៧-៣០១ ប្រ.ក របស់ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីក្របខណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាព ដែល រួមមាន រីស្ទអាប់ប៉ែត (Risk Appetite) រីស្ទលើវែន (Risk Tolerance) គោលនយោបាយសូចនាករផ្តល់សញ្ញាជាមុន (early warning indicators) និងយន្តការត្រួតពិនិត្យ ដែលត្រូវបានពិនិត្យ និងអនុម័តដោយ BRIC និងអនុម័តដោយក្រុមប្រឹក្សាភិបាល។ ធាតុផ្សំសំខាន់ៗនៃក្របខណ្ឌនេះ គឺដើម្បីធានាថា ធនាគារ រក្សានូវសន្ទនីយភាពគ្រប់គ្រាន់គ្រប់ពេលវេលា រួមទាំងការកាន់កាប់ទ្រព្យសកម្មមិនជាប់កាតព្វកិច្ច ដើម្បីរក្សាជំហរ ទប់ទល់នឹងព្រឹត្តិការណ៍ស្រួស រួមទាំងការបាត់បង់ប្រភពមូលនិធិទាំងក្នុងស្រុក (ដូចជាប្រាក់បញ្ញើ) ឬខាងក្រៅ (ដូចជាប្រាក់កម្ចី ឬការបង្កើនមូលធនបន្ថែម) និងបញ្ហាផ្សេងទៀត។ ធនាគារធានាថាសកម្មភាពអាជីវកម្មត្រូវបានផ្តល់មូលនិធិ ជាចម្បង ជាមួយ ប្រភពទុនដែលមានស្ថេរភាព លើមូលដ្ឋានបន្តនិរន្តរភាព។

អ្នកគ្រប់គ្រង បានរៀបចំសូចនាករផ្តល់សញ្ញាជាមុន ដើម្បីជាជំនួយដល់ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាពប្រចាំថ្ងៃរបស់ខ្លួន ក្នុងការ កំណត់សញ្ញានៃការកើនឡើងហានិភ័យ ឬការងាយរងគ្រោះនៃស្ថានភាពហានិភ័យ សន្ទនីយភាព ឬតម្រូវការប្រភពទុនជាចាំបាច់របស់គ្រឹះស្ថាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

កម្រិតកំណត់ហានិភ័យសន្ទនីយភាព៖ (ត)

ផែនការការផ្តល់ប្រភពទុនជាយថាភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ផ្តល់ជាសញ្ញានិងផ្តល់លទ្ធភាពដល់អ្នកគ្រប់គ្រង ដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ក្នុងពេលដែលមានវិបត្តិសន្ទនីយភាព និងស្ថិតក្រោមលក្ខខណ្ឌទីផ្សារ អសកម្ម។ គោលបំណងនៃផែនការផ្តល់ប្រភពទុនយថាភាព គឺដើម្បីធានាថា សម្ព័ន្ធធនាគារ និងធនាគារ មានក្របខណ្ឌមួយដើម្បី ចាត់ចែងសន្ទនីយភាពឱ្យមានភាពគ្រប់គ្រាន់ និងមានភាពរឹងមាំ ទោះស្ថិតក្នុងពេលមានវិបត្តិសន្ទនីយភាពដោយផ្អែកទៅលើលទ្ធផល នៃការសាកល្បងស្ថានភាពលំបាកនៃសន្ទនីយភាព។

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថានភាពសន្ទនីយភាពអនុលោមតាមច្បាប់ស្តីពីអនុ បាតក្របខណ្ឌសន្ទនីយភាព។

គោលបំណងនៃអនុបាតក្របខណ្ឌសន្ទនីយភាពផ្តោតលើ ការបង្កើនភាពធន់រយៈពេលខ្លី (Short-Term Resilience) ចំពោះ ហានិភ័យសន្ទនីយភាពរបស់គ្រឹះស្ថាននីមួយៗ ដោយធានាថាគ្រឹះស្ថានទាំងនោះមានបរិមាណទ្រព្យសកម្មសន្ទនីយភាពគ្រប់គ្រាន់មិនជាប់ កាតព្វកិច្ច ដែលអាចបំប្លែងជាសាច់ប្រាក់ដោយមិនខាតបង់ ឬខាតបង់តិចតួចពីតម្លៃនៅលើទីផ្សារដើម្បីបំពេញតម្រូវការសន្ទនីយភាព របស់ខ្លួន ក្នុងស្រ្តូសសេណារីយ៉ូ (Stress Scenario) សម្រាប់រយៈពេល ៣០ថ្ងៃ និងធានាថាត្រូវបានវិធានការកែតម្រូវបន្ទាន់ ដោយ អ្នកគ្រប់គ្រង នៅពេលដែលអនុបាតក្របខណ្ឌសន្ទនីយភាពនេះ ធ្លាក់ចុះក្នុងចំណុចកំណត់ អប្បបរមា។

សម្ព័ន្ធធនាគារ និងធនាគារក៏ប្រើប្រាស់ឧបករណ៍មួយចំនួនដូចជា៖ អនុបាតសន្ទនីយភាព ការវិភាគគម្លាតសន្ទនីយភាព កម្រិតសុវត្ថិភាព (Safety Margin) និងការព្យាករណ៍លំហូរសាច់ប្រាក់ប្រចាំខែ ដើម្បីធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថានភាព សន្ទនីយភាពរបស់ខ្លួន។ ជាងនេះទៅទៀតសម្ព័ន្ធធនាគារ និងធនាគារក៏ធ្វើដំណើរការអនុវត្តសាកល្បងស្ថានភាពលំបាកនៃសន្ទនីយ ភាពជារៀងរាល់ថ្ងៃ និងប្រចាំខែ ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណ និងបរិមាណនៃផលប៉ះពាល់ទៅនឹងភាពលំបាកនៃ សន្ទនីយភាពដែលអាចកើតមាននាពេលអនាគត ហើយការវិភាគលើផលប៉ះពាល់ដែលអាចកើតមានទៅលើលំហូរសាច់ប្រាក់ ស្ថានភាពសន្ទនីយភាព ប្រាក់ចំណេញ និងសាធារណៈ។

(ខ) ដំណើរការកម្រិតទុន

ប្រភពសន្ទនីយភាពចម្បងរបស់សម្ព័ន្ធធនាគារ និងធនាគារ បានមកពីដើមទុនបានបង់របស់ភាគហ៊ុនិក ប្រាក់កម្ចី បំណុល បន្ទាប់បន្សំ ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន។ អ្នកគ្រប់គ្រងត្រួតពិនិត្យប្រភពសន្ទនីយ ភាពប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើឥណ្ឌូប្រតិទាននៃប្រាក់បញ្ញើមានកាលកំណត់ និងអតិថិជនប្រាក់បញ្ញើមាន សក្តានុពល។ ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និង មូលបត្របំណុលរបស់សម្ព័ន្ធធនាគារ និងធនាគារ ក៏ត្រូវបានត្រួតពិនិត្យប្រចាំថ្ងៃពីអ្នក គ្រប់គ្រងផងដែរទៅលើ ការប្រាក់ ការសងត្រឡប់ទៅវិញនូវប្រាក់ដើម និងឥណ្ឌូប្រតិទាន។

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow)

តារាងខាងក្នុងទំព័របន្ទាប់ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ក្រោមបំណុល និងទ្រព្យសកម្មហិរញ្ញវត្ថុមិននិស្សន្ទ (non- derivative financial liabilities and assets) ប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាពដោយរួមបញ្ចូលគ្នាដោយផ្អែកតាម ឥណ្ឌូប្រតិទានលើកិច្ចសន្យាដែលនៅសល់ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺ ជាលំហូរសាច់ប្រាក់កិច្ចសន្យា ដែលបានមិនធ្វើអប្បបរមាឡើយ ហើយសម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងហានិភ័យសន្ទនីយភាព ដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់ជាប់កិច្ចសន្យាដែលមិនបានធ្វើអប្បបរមាទាំងនោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.៣ ហានិភ័យសន្ទនីយភាព (ត)

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (ត)

	សម្ព័ន្ធធនាគារ						
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ៦ខែ ដុល្លារអាមេរិក	៦ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧៧.១៣៣.៥៩៣	១២.៦៤៩.២៤១	៣២.២៦៣.២៤១	១០០.០៦៤.៣៦៣	៤៩.៤២៣.៧៤៦	១០៤.៣២៤.៥០៨	៤៧៦.២៦២.៧៣២
ប្រាក់បញ្ញើរបស់អតិថិជន	៤.៩៤១.៣៩១.១៤៤	៤៩៣.៧៣៩.៧១៤	៦៤៤.១១៩.៣៧៥	១.៦៣៥.៥២៤.០០៤	៤១៤.៦១៦.៤៩០	៥៤.១១២.០៣៧	៨.៦៣៥.៥០៦.៧៦៤
បំណុលកាតិសន្យា	១.២៩៤.៣៥៩	២.០៩១.៣៣៣	២.៩៤៩.៣១២	៦.៦៤៥.១៥៣	២៣.០៤៧.៤៤៤	៥.១២៩.៧៦១	៤១.២៧៧.៤០២
ប្រាក់កម្ចី *	៥៦.៣២៣.១១៧	៣៥.៤២៤.៦៦៦	៤១.៩៤៤.៩០៤	៣២៧.៤០៥.៤៤០	១០៥.៥៩២.១៤៧	២២៤.៤៣៣	៦០៦.៩២៣.១៥១
បំណុលបន្ទាប់បន្សំ *	៣.០៤២.៥៦៧	១៧.៧៤៦.៣៧២	៩.៧៥៩.៥៦៥	៩០.៩០៧.៤៣៦	១៦៧.៣៧៦.៧៧៣	៧២.៤១២.៦៧០	៣៦១.៧២៥.៧៨៣
មូលហត្ថបំណុល	១.៤៦១.៩៩៣	៣១០.៩១១	២.១៩០.០៤២	៤.៤១៥.៦៧១	៤៩.៣៤១.៣៥៤	៤៤.៧៥៣.៣៤៩	១៤២.៤៧៣.៣២០
បំណុលហិរញ្ញវត្ថុផ្សេងៗ	៧០.៤៦៣.២៤៥	៥.០១៩	២.៤៧៤.២៦៩	១៤.៧៥៥.៤៦៦	១.៥០០	-	៨៨.១៣៩.៩៣៩
បំណុលហិរញ្ញវត្ថុសរុប (ឥណ្ឌូប្រតិទានក្នុងកិច្ចសន្យា)	៥.២៩១.៥៥០.០៥៤	៥៦២.០១១.២៩៦	៧៤០.១៤០.៧១២	២.១៧៩.៤០៦.៧៣៣	១.២៥៣.៤៣៩.៩៣៤	២៤៥.៣៦០.៧៥៤	១០.៣៥២.៧០៩.៤៩១
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>២១.១៦៦.២០០.២៣២</i>	<i>២.២៤៤.០៤៥.១៤៤</i>	<i>៣.១២០.៥៦២.៤៤៤</i>	<i>៤.៧១៩.២២៦.៩៣២</i>	<i>៥.០១៥.៣៥៩.៧៣៦</i>	<i>១.១៤១.៤៤៣.០៣២</i>	<i>៤១.៤១០.៤៣៧.៩៦៤</i>
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (ឥណ្ឌូប្រតិទានក្នុងកិច្ចសន្យា)	៣.៥២០.៦៤៩.៤៦១	៤៤៦.២៩២.៥៦០	៥១៤.៥០២.៤៤៣	១.០១៥.៤៦៧.៧០៧	៥.១៤៤.៤៣៩.៣៩៧	២.០១៣.៣៥៩.១៤៣	១២.៧៣៥.១០៧.១១១
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>១៤.០៤២.៥៩៩.៤៤៦</i>	<i>១.៩៤៥.១៧០.២៤០</i>	<i>២.០៥៤.០០៩.៧៧២</i>	<i>៤.០៦១.៤៧០.៤២៤</i>	<i>២០.៧៣៩.៣៤១.៥៤៤</i>	<i>៤.០៥៣.៤៣៦.៥៧២</i>	<i>៥០.៩៤០.៤២៤.៤៤៦</i>
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៦៦.២១៤.០៣៤	៤៤.៩២៤.៥៧០	២៥.២៥៥.២១១	៤៤.៩១៥.១៩៦	៥៥.៧៤៤.៤៧០	១០៥.៧២៥.១៧៦	៤៥០.៨៦២.៦៥៧
ប្រាក់បញ្ញើរបស់អតិថិជន	៤.៦១០.១០៣.៣០១	៦៩០.៤៦៧.៩៩១	៦៧៤.១៩៤.៥៤២	១.២៣៧.៣៦៩.៤២២	៤៤៧.៤២៧.៤៤០	៦៤.២៤៩.៩៩៧	៨.១៦៧.៤៥៧.០៩៣
បំណុលកាតិសន្យា	១.២៥២.៣១១	១.៩៣៤.៤៦៤	៣.១៤៩.២៧៤	៦.៥៧៤.១០០	២៣.០៦១.២៩៦	៥.១២៥.២០៤	៤១.១៤៥.០៥៧
ប្រាក់កម្ចី *	៧.២០៣.៩៧៤	៦១.៦៩៧.៤៥២	៩៥.៥៤៩.២៨៧	៣៩០.៤៦២.៤៦៣	១៣៦.៥៥២.៤៣៥	៤៦៦.៣៣៥	៦៩២.៣៣២.៣៤៦
បំណុលបន្ទាប់បន្សំ *	-	២០៧.៧០៩	១៩.៦៤៥.៤៥៤	៦៤.៤៧៦.៥៥៤	១០២.២៣៣.៤៥៥	៥៩.៧០៣.៤៤៤	២៥០.៧០៧.០២៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥៩.៤៤៤.៩៦៤	១៤៣.២៤៤	៣៤.០០០	-	-	-	៥៩.៤៧០.២៤៤
បំណុលហិរញ្ញវត្ថុសរុប (ឥណ្ឌូប្រតិទានក្នុងកិច្ចសន្យា)	៤.៤៤៤.៤២៦.៥៤៤	៤០៣.៤១៩.៤៧៤	៤២១.៩១៦.១៧២	១.៧៥២.៦០២.៥៣៩	១.២០៥.០៥៩.០៩៦	២៣៥.៣១០.១៦០	៩.៦៦២.៧៣៤.៤២៥
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>១៩.៤៩៤.៤១៧.០០១</i>	<i>៣.២៣៣.៧៦៤.៩៩៣</i>	<i>៣.៣០៤.២១២.៥៥២</i>	<i>៧.០៥៤.២២៥.២១៩</i>	<i>៤.៤៥០.៣៦២.៤៦១</i>	<i>៩៤៧.១២៣.៣៩៤</i>	<i>៣៤.៤៩២.៥០៦.០៦០</i>
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (ឥណ្ឌូប្រតិទានក្នុងកិច្ចសន្យា)	៣.២០៤.៦៤៤.៤៦៣	៤៣៩.០២១.៥៧៥	៥១៧.៤៤៦.០៦០	៩៧២.៥៥៣.៣៥៥	៥.០០០.១៣០.៧៦១	១.៩៥៩.៦៩៤.៤១៥	១២.០៣៥.៥៣៥.៤៦៩
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>១២.៤៩៤.៧១១.៦៧៦</i>	<i>១.៧៦៧.០៦១.៤៣៩</i>	<i>២.០៤២.៤៤១.៣៩២</i>	<i>៣.៩១៤.៥២៧.៤១៥</i>	<i>២០.១២៥.៥២៦.៣១៣</i>	<i>៧.៤៤៧.៧៧១.៦៣០</i>	<i>៤៤.៦៧៦.៤៤០.២៦៥</i>

* សមតុល្យរួមបញ្ចូលនៃមិននិស្សន្ទ ទាំងអស់រួមបញ្ចូលនូវអត្រាការប្រាក់អថេរ ត្រូវបានផ្លាស់ប្តូរដោយផ្អែកលើអត្រាការប្រាក់អថេរ ដែលបានកំណត់នាការិយបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.៣ ហានិភ័យសន្ទនីយភាព (ត)

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (ត)

	ធនាគារ						
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ៦ខែ ដុល្លារអាមេរិក	៦ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧៣.១៨៤.៥១០	៥.១៤៥.៦៦២	២៦.០២១.៣១៩	៩៤.៧៥១.៦៥៥	៤៩.៧២១.៩៦១	១០៤.៣២៤.៥០៨	៤៥៣.១៤៩.៦១៥
ប្រាក់បញ្ញើរបស់អតិថិជន	៤.៩៣១.៩៣៤.៨៩២	៤៧៩.៨៩០.៧២៨	៦២៩.២៥១.៣៣០	១.៥៩១.០៧០.៨៣០	៧៩០.៤១៥.០៣៨	៥៤.៥៧៥.១៧០	៨.៤៧៧.១៤១.៩៨៨
បំណុលកតិសន្យា	១.២៨៦.៩០២	២.០៨៦.២៣៩	២.៩០១.៩៣៧	៦.៤២០.២៦៥	២១.៨៨៤.៨០៨	២.១៣៨.១៨៤	៣៦.៧១៨.៣៣៥
ប្រាក់កម្ចី *	៥៦.២៧៥.៥២០	៣២.៨៣៦.៨៧០	៧៨.៨៨១.៤៥១	៣២៥.៦៤៩.៧២២	១០២.៩៤៣.៧០៩	២២៨.៤៣៣	៥៩៦.៨១៥.៧០៥
បំណុលបន្ទាប់បន្សំ *	៣.០៨២.៥៦៧	១៧.៧៨៦.៣៧២	៩.៧៥៩.៥៦៥	៩០.៩០៧.៨៣៦	១៦៧.៣៧៦.៧៧៣	៧២.៨១២.៦៧០	៣៦១.៧២៥.៧៨៣
មូលហេតុបំណុល	១.៨៦១.៩៩៣	៣១០.៩១១	២.១៩០.០៤២	៤.៤១៥.៦៧១	៨៩.៣៤១.៣៥៤	៤៤.៧៥៣.៣៤៩	១៤២.៨៧៣.៣២០
បំណុលហិរញ្ញវត្ថុផ្សេងៗ	៦៩.៧២៨.៧២៦	៣.៥៩៩	២.៨៤៣.១៣៥	១៤.៧៨៣.៨៥៣	១.៥០០	-	៨៧.៣៦០.៨១៣
បំណុលហិរញ្ញវត្ថុសរុប (ឥណ្ឌូប្រតិទានក្នុងកិច្ចសន្យា)	៥.២៣៧.៣៥៩.១១០	៥.៣៨០.៦០០.៣៨១	៧៥១.៨៤៨.៧៧៩	២.១២៧.៩៩៩.៨៣២	១.២២១.៦៨៥.១៤៣	២៧៨.៨៣២.៣១៤	១០.១៥៩.៧៨៥.៥៥៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២០.៩៤៩.៤៣៦.៤៤០	២.១៥២.២៤១.៥២៤	៣.០០៧.៣៥៥.១១៦	៨.៥១១.៩៩៩.៣២៨	៤.៨៨៦.៧៤០.៥៧២	១.១១៥.៣២៩.២៥៦	៤០.៦២៣.១៤២.២៣៦
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (ឥណ្ឌូប្រតិទានក្នុងកិច្ចសន្យា)	៣.៤៥២.០៣៩.១៩៣	៤៧១.០៩៧.៥១៩	៤៩៣.៧០៣.៩៦៥	៩៧៨.៥០៥.២០៤	៥.០៦៧.៦៩៨.៧៨៧	១.៩៩៧.៣១៥.៦៧៨	១២.៤៦០.៣៦០.៣៤២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៣.៨០៤.១៥៦.៧៧២	១.៨៨៤.៣៩០.០៧៦	១.៩៧៤.៨១៥.៨៦០	៣.៩១៤.០២០.៨១៦	២០.២៧០.៧៩៥.១៤៨	៧.៩៨៩.២៦២.៧១២	៤៩.៨៤១.៤៤១.៣៨៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៦០.៨៤២.០៥២	៤៤.២៤៦.៨៧០	១៤.៧៩៩.៦៣៨	៤៥.១៩៣.២៩៩	៥៥.៤៩០.៦៤១	១០៥.៧២៥.១៧៦	៤២៦.២៩៣.៦៧៦
ប្រាក់បញ្ញើរបស់អតិថិជន	៤.៥៦១.២៤១.៥០៧	៦៨០.៧៥៨.៣០៤	៦៦៦.៩០៨.១៣៧	១.២០៧.១៥៣.២៣៤	៨៦៥.៣៥៩.៩០៧	៦០.៦៩៤.៨៧៧	៨.០៤២.១១៥.៩៦៦
បំណុលកតិសន្យា	១.២៣០.២៨៧	១.៩១៦.១៦១	៣.១៧៥.៨២៤	៦.៣០៨.៩៣៥	២១.៨៨២.៣១៥	២.១៣១.៤០១	៣៦.៦៤៤.៩២៣
ប្រាក់កម្ចី *	៧.១៥៥.២១១	៦១.៣៩៤.៥២១	៩២.៩៦៧.៩១៦	៣៨៨.០២១.៤២៦	១៣៣.១៨១.៤០៩	៤៦៦.៣៣៥	៦៨៣.១៩១.៨១៨
បំណុលបន្ទាប់បន្សំ *	-	២០៧.៧០៩	១៩.៦៨៥.៨៥៨	៦៨.៨៧៦.៥៥៨	១០២.២៣៣.៤៥៥	៥៩.៧០៣.៤៤៤	២៥០.៧០៧.០២៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥៧.៦៤៥.៩១៩	១៧៤.៩១៤	៦២០០	-	-	-	៥៧.៨២០.៨៣៣
បំណុលហិរញ្ញវត្ថុសរុប (ឥណ្ឌូប្រតិទានក្នុងកិច្ចសន្យា)	៤.៧៨៨.១១៤.៩៧៦	៧៨៨.៦៩៨.៤៧៩	៧៩៧.៥៣៩.៩៧៣	១.៧១៥.៥៥៣.៤៥២	១.១៧៨.១៥២.៧២៧	២២៨.៧២១.២៣៣	៩.៤៩៦.៧៨០.៨៤០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៩.២៧២.១៦២.៧៧៨	៣.១៧៤.៥១១.៣៧៨	៣.២១០.០៩៨.៣៩១	៦.៩០៥.១០២.៦៤៤	៤.៧៤២.០៦៤.៧២៦	៩២០.៦០២.៩៦៣	៣៨.២២៤.៥៤២.៨៨០
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (ឥណ្ឌូប្រតិទានក្នុងកិច្ចសន្យា)	៣.១៤៧.៥៣៨.៩៤៩	៤២៣.៣៦២.១០៦	៤៩៦.៣៥១.០៥០	៩៤០.៧១៥.៧១៤	៤.៨៨៤.០៥៥.៥១៤	១.៩៥៤.៦៧៤.៥៤៣	១១.៨៤៦.៦៩៧.៨៧៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១២.៦៦៨.៨៤៤.២៧០	១.៧០៤.០៣២.៤៧៧	១.៩៩៧.៨១២.៩៧៦	៣.៧៦៦.៣៨០.៧៤៩	១៩.៦៥៧.៣២៣.៤៤៤	៧.៨៦៧.៥៦៥.០៣៦	៤៧.៦៦៧.៩៥៥.៩៥២

* សមតុល្យរួមបញ្ចូលនូវបំណុលបន្ទាប់បន្សំ ទាំងអស់រួមបញ្ចូលនូវអត្រាការប្រាក់អថេរ ត្រូវបានផ្លាស់ប្តូរដោយផ្អែកលើអត្រាការប្រាក់អថេរ ដែលបានកំណត់នាការិយបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.៣ ហានិភ័យសន្ទនីយភាព (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

តារាងខាងក្រោមជាព័ត៌មានលម្អិតអំពីការវិភាគទៅលើសន្ទនីយភាពរបស់សម្ព័ន្ធធនាគារ និងធនាគារទៅលើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ។ តារាងត្រូវបានរៀបចំឡើងដោយផ្អែកលើលំហូរ-ចូល/លំហូរចេញនៃសាច់ប្រាក់សុទ្ធដែលមិនបានធ្វើអប្បបរមាទៅលើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដែលបានទូទាត់លើមូលដ្ឋានជាក់ស្តែង ហើយលំហូរចូល ឬលំហូរចេញដុល ដែលមិនបានធ្វើអប្បបរមាទៅលើឧបករណ៍និស្សន្ទទាំងនោះដែលតម្រូវឱ្យមានការទូទាត់សរុបដុល។ សមតុល្យសាច់ប្រាក់ដែលត្រូវទូទាត់ ឬសមតុល្យដែលត្រូវទទួលគឺមិនមានបរិមាណថេរ សមតុល្យដែលបានបង្ហាញត្រូវបានកំណត់តាម យោងទៅលើអត្រាការប្រាក់ដែលបានព្យាករណ៍ទុក ដូចដែលបានបង្ហាញតាមរយៈខ្សែកោងទិន្នផលដែលកើតមានឡើងនាចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

សម្ព័ន្ធធនាគារ						
រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥						
កិច្ចសន្យាដោះដូរត្រាការប្រាក់-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់						
- (លំហូរសាច់ប្រាក់ចូល)	(១០៥.០២៤)	(៤៣៥.៥២៩)	(៦៩១.១៩៤)	(៦៨៤.៣២៤)	-	(១.៩២០.០៧៩)
- លំហូរសាច់ប្រាក់ចេញ	១២.៦៦៧	៥២.៣១៤	៨៣.២៦៥	៨២.៩២១	-	២៣១.១៦៧
ទឹកប្រាក់ទូទាត់សុទ្ធ	(៩២.៣៥៧)	(៣៨៣.២១៥)	(៦០៧.៩២៩)	(៦០៥.៤០៣)	-	(១.៦៨៨.៩១២)
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(៣៦៩.៤៤៤)	(១.៥៣២.៤៦០)	(២.៤៣១.៧១៦)	(២.៤២១.៦២៤)	-	(៦.៧៥៥.៦៤៤)
សម្ព័ន្ធធនាគារ						
រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
កិច្ចសន្យាដោះដូរត្រាការប្រាក់-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់						
- (លំហូរសាច់ប្រាក់ចូល)	-	(២៤៨.៧៥០)	(២.៣៣៥.៩៥២)	(៩៣៤.៩៣៣)	-	(៣.៥១៩.៦៣៥)
- លំហូរសាច់ប្រាក់ចេញ	-	៣០.០០០	២៤២.៣៥១	៩៦.៤២០	-	៣៦៨.៧៧១
ទឹកប្រាក់ទូទាត់សុទ្ធ	-	(២១៨.៧៥០)	(២.០៩៣.៦០១)	(៨៣៨.៥១៣)	-	(៣.១៥០.៥៨៤)
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	(៨៤០.៤៦៩)	(៨.៤២៦.៧៤៤)	(៣.៣៧៥.០១៥)	-	(១២.៦៤២.២២៨)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.៣ ហានិភ័យសន្ទនីយភាព (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (ត)

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

កិច្ចសន្យាដោះដូរត្រូវការប្រាក់-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់

- (លំហូរសាច់ប្រាក់ចូល)

- លំហូរសាច់ប្រាក់ចេញ

ទីក្របដាក់ទូទាត់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ					
រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
(១០៥.០២៤)	(៤៣៥.៥២៩)	(៦៩១.១៩៤)	(៦៨៤.៣២៤)	-	(១.៩២០.០៧៩)
១២.៦៦៧	៥២.៣១៤	៨៣.២៦៥	៨២.៩២១	-	២៣១.១៦៧
(៩២.៣៥៧)	(៣៨៣.២១៥)	(៦០៧.៩២៩)	(៦០៥.៤០៣)	-	(១.៦៨៨.៨១២)
(៣៦៩.៤៤៤)	(១.៥៣២.៤២០)	(២.៤៣១.៧១៦)	(២.៤២១.៦២៤)	-	(៦.៧៥៥.៦៤៤)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

កិច្ចសន្យាដោះដូរត្រូវការប្រាក់-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់

- (លំហូរសាច់ប្រាក់ចូល)

- លំហូរសាច់ប្រាក់ចេញ

ទីក្របដាក់ទូទាត់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ					
រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
-	(២៤៨.៧៥០)	(២.៣៣៥.៩៥២)	(៩៣៤.៩៣៣)	-	(៣.៥១៩.៦៣៥)
-	៣០.០០០	២៤២.៣៥១	៩៦.៤២០	-	៣៦៨.៧៧១
-	(២១៨.៧៥០)	(២.០៩៣.៦០១)	(៨៣៨.៥១៣)	-	(៣.១៥០.៥១៤)
-	(៨៨០.៤០៩)	(៨.៤២៦.៧៤៤)	(៣.៣៧៥.០១៥)	-	(១២.៦៨២.១៦៨)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ

(i) កិច្ចសន្យាឥណទាន និង លិខិតធានា

កាលបរិច្ឆេទនៃចំនួនក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានអនុម័ត ឲ្យពន្យារឥណទាន ជូនអតិថិជន និងហ្វាស៊ីលីតឺផ្សេងៗត្រូវបានសង្ខេបក្នុងតារាងខាងក្រោម៖

	សម្ព័ន្ធធនាគារ					
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥						
ចំណែកឥណទាននីមួយៗដែលមិនបានប្រើប្រាស់	៣៦៩.១២១.៥៧៨	-	-	-	-	៣៦៩.១២១.៥៧៨
លិខិតធានារបស់ធនាគារ	១៥.៣៤៦.២៨៣	១៩.៧៤៨.៩២៤	២៧.៤៨០.៤៥៦	១០.១៩០.៩១៣	៤.០២៨	៧៦.៧៦៥.៦០៤
លិខិតឥណទាន	១.៧៤២.២៧៨	១.០០៥.៨២៦	២.៣៦៣.០៣២	-	-	៥.១១១.១៣៦
ទឹកប្រាក់ទូទាត់ដុល (ការបង្កើនប័ណ្ណបទស-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)						
- (លំហូរសាច់ប្រាក់ចូល)	(១៦៩.៨០៦)	-	-	-	-	(១៦៩.៨០៦)
- លំហូរសាច់ប្រាក់ចេញ	១៦៨.៩៩០	-	-	-	-	១៦៨.៩៩០
លំហូរសាច់ប្រាក់សុទ្ធ	(៨១៦)	-	-	-	-	(៨១៦)
សរុប	៣៨៦.២៤៩.៣២៣	២០.៧៥៤.៧៥០	២៩.៨៤៣.៤៨៨	១០.១៩០.៩១៣	៤.០២៨	៤៤៧.០៤២.៥០២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៥៤៤.៩៩៧.២៩២	៨៣.០១៩.០០០	១១៩.៣៧៣.៩៥២	៤០.៧៦៣.៦៥២	១៦.១១២	១.៧៤៤.១៧០.០០៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

	សម្ព័ន្ធធនាគារ					
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤						
ចំណែកឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	៣០១.៧៧១.១៧០	-	-	-	-	៣០១.៧៧១.១៧០
លិខិតធានារបស់ធនាគារ	១២.១៦១.៥៥៤	១១.០៤៥.៤១៧	៣០.៧៨២.១៣១	១៣.១០២.៨៦៧	៤.០២៨	៦៧.០៩៥.៩៩៧
លិខិតឥណទាន	១.៤០៨.១៨៨	៥.៩៨៣.១៨៦	១.៨៥០.៣៨២	-	-	៩.២៤១.៧៥៦
សរុប	៣១៥.៣៤០.៩១២	១៧.០២៤.៦០៣	៣២.៦៣២.៥១៣	១៣.១០២.៨៦៧	៤.០២៨	៣៧៤.១០៨.៩២៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.២៦៩.២៤៧.១៧១	៦៨.៥៤០.១២៧	១៣១.៣៤៥.៨៦៥	៥២.៧៣៩.០៤០	១៦.២១៣	១.៥២១.៨៨៨.៤១៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(/) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ចំណែកឥណទានវិបាកដែលមិនបានប្រើប្រាស់

លិខិតធានារបស់ធនាគារ

លិខិតឥណទាន

ទឹកប្រាក់ទូទាត់ដុល (ការបង្កើនប័ណ្ណបទស-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)

- (លំហូរសាច់ប្រាក់ចូល)

- លំហូរសាច់ប្រាក់ចេញ

លំហូរសាច់ប្រាក់សុទ្ធ

សរុប

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ					
រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣៦៧.៧២៤.៥៩៥	-	-	-	-	៣៦៧.៧២៤.៥៩៥
១៥.៣១០.៤៩៣	១៩.៧៤៨.៩២៤	២៧.៤៨០.៤៥៦	១០.១០៨.៣២៦	៤.០២៨	៧២.៦៥២.២២៧
១.៧៤២.២៧៤	១.០០៥.៨២៦	២.៣៦៣.០៣២	-	-	៥.១១១.១៣២
(១៦៩.៨០៦)	-	-	-	-	(១៦៩.៨០៦)
១៦៨.៩៩០	-	-	-	-	១៦៨.៩៩០
(៨១៦)	-	-	-	-	(៨១៦)
៣៨៤.៧៧៦.៥៥០	២០.៧៥៤.៧៥០	២៩.៨៤៣.៤៨៨	១០.១០៨.៣២៦	៤.០២៨	៤៤៩.៤៨៧.១៤២
១.៥៣៩.១០៦.២០០	៨៣.០១៩.០០០	១១៩.៣៧៣.៩៥២	៤០.៤៣៣.៣០៤	១៦.១១២	១.៧៨១.៩៤៨.៥៦៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤០.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

	ធនាគារ					
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
ចំណែកឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	៣០០.៧៣៤.៦៣៧	-	-	-	-	៣០០.៧៣៤.៦៣៧
លិខិតធានារបស់ធនាគារ	១២.១៦១.៥៥៤	១០.៩២១.៦៦៧	៣០.៧០៦.៣៧៧	១៣.១០២.៨៦៧	៤.០២៨	៦៦.៨៩៦.៤៩៣
លិខិតឥណទាន	១.៤០៨.១៨៨	៥.៩៨៣.១៨៦	១.៨៥០.៣៨២	-	-	៩.២៤១.៧៥៦
សរុប	៣១៤.៣០៤.៣៧៩	១៦.៩០៤.៨៥៣	៣២.៥៥៦.៧៥៩	១៣.១០២.៨៦៧	៤.០២៨	៣៧៦.៨៧២.៨៨៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.២៦៥.០៧៥.១២៥	៦៨.០៤២.០៣៣	១៣១.០៤០.៩៥៥	៥២.៧៣៩.០៤០	១៦.២១៣	១.៥១៦.៩១៣.៣៦៦

(ii) ហ្វាស៊ីលីធីហិរញ្ញវត្ថុផ្សេងៗ

ហ្វាស៊ីលីធីហិរញ្ញវត្ថុផ្សេងៗ ក៏ត្រូវបានរួមបញ្ចូលនៅក្នុងតារាងខាងលើដែរ ដោយផ្អែកតាមកាលបរិច្ឆេទក្នុងកិច្ចសន្យាដំបូងគេបង្អស់ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣៧ (ឃ)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤១. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចមានក្នុងកំណត់សម្គាល់លេខ ៣៩។ សម្ព័ន្ធធនាគារ និងធនាគារមានក្របខណ្ឌ និងគោលនយោបាយ ដែលបានបង្កើតឡើងដែលផ្តល់ការណែនាំទាក់ទងនឹងការពិចារណាជាក់ស្តែង គោលការណ៍ និងវិធីសាស្ត្រវិភាគសម្រាប់ការបង្កើតតម្លៃដោយប្រុងប្រយ័ត្នចំពោះឧបករណ៍ហិរញ្ញវត្ថុដែលបានរស់រវើកដោយ តម្លៃសមស្រប។

តម្លៃសមស្របគឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការតាមលេខរៀងប្រតិបត្តិការ រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទរស់រវើក។

ការវាយតម្លៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយការយោងទៅសម្រង់តម្លៃនៅក្នុងទីផ្សារសកម្ម ឬដោយប្រើបច្ចេកទេស វាយតម្លៃ ដោយផ្អែកលើធាតុចូលដែលអាចសង្កេតបាន ឬធាតុចូលដែលមិនអាចសង្កេតបាន។ ការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រង ត្រូវបាន អនុវត្តក្នុងការជ្រើសរើស និងអនុវត្តប៉ារ៉ាម៉ែត្រសមស្រប ការសន្មត និងបច្ចេកទេសគំរូដែលការបញ្ចូលប៉ារ៉ាម៉ែត្រខ្លះ ឬទាំងអស់មិនត្រូវ បានគេសង្កេតឃើញក្នុងការទទួលបានតម្លៃជាក់ស្តែង។

ការកែតម្រូវការវាយតម្លៃ គឺជាផ្នែកសំខាន់មួយនៃដំណើរការវាយតម្លៃ។ ការកែតម្រូវការវាយតម្លៃគឺដើម្បីឆ្លុះបញ្ចាំងពីភាពមិន ច្បាស់លាស់នៃការវាយតម្លៃជាទូទៅចំពោះផលិតផលដែលមិនសូវមានលក្ខណៈស្តង់ដារ មិនត្រូវបានគេជួញដូរ និងមានលក្ខណៈ ស្មុគស្មាញ។ ការកែតម្រូវការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តតាមវិធីសាស្ត្រដែលពិចារណាលើកត្តាផ្សេងៗដូចជា សន្ទនីយភាព ការទិញលក់ Spread និងតម្លៃដែលមិនអាចសង្កេត បាន និងធាតុផ្សំនៅក្នុងទីផ្សារ និងភាពមិនច្បាស់លាស់នៅក្នុងការ សន្មត និងប៉ារ៉ាម៉ែត្រ។

សម្ព័ន្ធធនាគារ និងធនាគារបន្តធ្វើឲ្យប្រសើរឡើងនៃការបង្កើត វិធីសាស្ត្រវាយតម្លៃ និងដំណើរការដើម្បីធានាថាការកំណត់ ដ៏សមហេតុផលនៃតម្លៃសមស្រប ។

ការកំណត់តម្លៃសមស្រប

សម្ព័ន្ធធនាគារ និងធនាគារចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុដោយរស់រវើកតាមតម្លៃសមស្រប តាមឋានានុក្រមដូចខាងក្រោម ដែលឆ្លុះបញ្ចាំង ធាតុចូលសំខាន់ៗ ក្នុងការធ្វើការវាយតម្លៃសមស្រប៖

- កម្រិតទី១ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃដែលបាន ដកស្រង់តម្លៃ (មិនទាន់ កែតម្រូវ) ចំពោះទ្រព្យសកម្ម ឬ បំណុលដូចគ្នានៅ ក្នុងទីផ្សារសកម្ម។
- កម្រិតទី២ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃរួមមាន៖
- សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលស្រដៀងគ្នានៅក្នុងទីផ្សារសកម្ម។ ឬ
 - សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលស្រដៀងគ្នា នៅក្នុងទីផ្សារមិនសកម្ម។ ឬ
 - ធាតុចូលដែលអាចសង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ ឬដោយប្រយោលសម្រាប់រយៈពេល ពេញនៃឧបករណ៍ហិរញ្ញវត្ថុ។
- កម្រិតទី៣ ធាតុចូលមួយ ឬច្រើនទៅលើវិធីសាស្ត្រវាយតម្លៃគឺមិនអាចមើលឃើញច្បាស់ និងសារៈសំខាន់ចំពោះការ វាយតម្លៃសមស្រប។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាកម្រិត១ នៅពេលដែលការវាយតម្លៃផ្អែកលើសម្រង់តម្លៃ សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នានៅក្នុងទីផ្សារសកម្ម។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤១. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថា បានកំពុងស្រង់តម្លៃនៅក្នុងទីផ្សារសកម្ម ប្រសិនបើតម្លៃ អាចរកបានយ៉ាងងាយស្រួលពីប្រភពដែលបានបោះពុម្ពផ្សាយ និងប្រភពអាចទុកចិត្តបានហើយតម្លៃទាំងនោះតំណាងឱ្យប្រតិបត្តិ ការជាក់ស្តែង និងកើតឡើងទៀងទាត់ក្នុងទីផ្សារ នៅលើមូលដ្ឋានដំបូងដៃ (Arm's Length Basis)។

នៅពេលដែលតម្លៃសមស្រប ត្រូវបានកំណត់ដោយប្រើប្រាស់សម្រង់តម្លៃនៃទ្រព្យសកម្មនិងបំណុល ស្រដៀងគ្នានៅក្នុងទី ផ្សារសកម្ម ឬសម្រង់តម្លៃនៃទ្រព្យសកម្ម និងបំណុលដូច គ្នា ឬប្រហាក់ប្រហែលនៅក្នុងទីផ្សារមិនសកម្ម ទ្រព្យសកម្ម និងបំណុល ទាំងនោះ ត្រូវបានចាត់ថ្នាក់ជាកម្រិតទី២។ ក្នុងករណីដែលសម្រង់តម្លៃទូទៅមិនអាចរកបាន សម្ព័ន្ធធនាគារ និងធនាគារកំណត់តម្លៃ សមស្របដោយផ្អែកលើបច្ចេកទេសវាយតម្លៃដែលប្រើប្រាស់ម៉ូដែលត្រូវបានកំណត់ឱ្យបានត្រឹមត្រូវ។ បច្ចេកទេសវាយតម្លៃភាគច្រើនប្រើទិន្នន័យទី ផ្សារដែលអាចអង្កេតបានរាប់បញ្ចូល តែមិនកំណត់ចំពោះខ្សែកោងទិន្នផលតម្លៃភាគហ៊ុន ការប្រែប្រួល និងអត្រាប្តូរប្រាក់បរទេស។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាកម្រិតទី៣ ប្រសិនបើការវាយតម្លៃរបស់ពួកគេរួមបញ្ចូល ធាតុចូលសំខាន់ៗដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន។ ធាតុចូល នេះត្រូវបានកំណត់ដោយផ្អែកលើធាតុចូល ដែលអាចសង្កេតបានមានលក្ខណៈស្រដៀងគ្នាតាមការសង្កេតជាប្រវត្តិសាស្ត្រ ឬបច្ចេកទេសវិភាគផ្សេងៗ។

ប្រសិនបើតម្លៃ ឬសម្រង់តម្លៃមិនអាចរកបានសម្រាប់ឧបករណ៍ ឬឧបករណ៍ប្រហាក់ប្រហែលតម្លៃសមស្រប នឹងត្រូវបានបង្កើត ឡើងដោយប្រើបច្ចេកទេសវាយតម្លៃ ឬ Mark-to-Model។ ការវិនិច្ឆ័យអាចត្រូវបានទាមទារដើម្បីវាយតម្លៃតម្រូវការក្នុង ការកែតម្រូវការ វាយតម្លៃ ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវការវិនិច្ឆ័យដែលមិនអាចសង្កេតបាន។ គំរូវាយតម្លៃត្រូវពិចារណាលើទិន្នន័យប្រតិបត្តិការ ដែលពាក់ព័ន្ធដូចជាឥណទានប្រតិទិន។ បន្ទាប់មកធាតុចូលត្រូវបានកំណត់មូលដ្ឋាន និងបន្ថែមដើម្បីទទួលបានតម្លៃសមស្រប។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤១. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប (ត)

តារាងខាងក្រោមបង្ហាញពីតម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលបានវិភាគតាមកម្រិតផ្សេងៗក្នុងឋានានុក្រមនៃតម្លៃសមស្របគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖

(ក) ឧបករណ៍ហិរញ្ញវត្ថុរវាស់វែងតាមតម្លៃសមស្រប

	សម្ព័ន្ធធនាគារ				ធនាគារ			
	កម្រិតទី១	កម្រិតទី២	កម្រិតទី៣	សរុប	កម្រិតទី១	កម្រិតទី២	កម្រិតទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
ការវិនិយោគហិរញ្ញវត្ថុ	-	-	១៨៩.៦៧០	១៨៩.៦៧០	-	-	១៨៩.៦៧០	១៨៩.៦៧០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	២.០២៨.៣៥៦	-	២.០២៨.៣៥៦	-	២.០២៨.៣៥៦	-	២.០២៨.៣៥៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	២.០២៨.៣៥៦	១៨៩.៦៧០	២.២១៨.០២៦	-	២.០២៨.៣៥៦	១៨៩.៦៧០	២.២១៨.០២៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	៨.១១៣.៤២៤	៧៥៨.៦៨០	៨.៨៧២.១០៤	-	៨.១១៣.៤២៤	៧៥៨.៦៨០	៨.៨៧២.១០៤

	សម្ព័ន្ធធនាគារ				ធនាគារ			
	កម្រិតទី១	កម្រិតទី២	កម្រិតទី៣	សរុប	កម្រិតទី១	កម្រិតទី២	កម្រិតទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
ការវិនិយោគហិរញ្ញវត្ថុ	-	-	១៨៩.៦៧០	១៨៩.៦៧០	-	-	១៨៩.៦៧០	១៨៩.៦៧០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	២.២៥០.២៤៦	-	២.២៥០.២៤៦	-	២.២៥០.២៤៦	-	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	២.២៥០.២៤៦	១៨៩.៦៧០	២.៤៣៩.៩១៦	-	២.២៥០.២៤៦	១៨៩.៦៧០	២.៤៣៩.៩១៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	៩.០៥៧.២៤០	៧៦៣.៤២២	៩.៨២០.៦៦២	-	៩.០៥៧.២៤០	៧៦៣.៤២២	៩.៨២០.៦៦២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤១. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប (ត)

(ក) ឧបករណ៍ហិរញ្ញវត្ថុរាស់វែងតាមតម្លៃសមស្រប (ត)

ពុំមានការផ្ទេរពីការវាស់វែងនៃតម្លៃសមស្របរវាងកម្រិតទី១ និងកម្រិតទី២ និងពុំមានការផ្ទេរចូល និងចេញកម្រិតទី៣ នៃការវាស់វែងតម្លៃសមស្រប ក្នុងអំឡុងពេល៣ខែដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ មិនមាន)។

១. ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានកំណត់តម្លៃដោយប្រើប្រាស់វិធីសាស្ត្រលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា និងត្រូវបានផ្ទៀងផ្ទាត់ជាមួយអ្នកផ្តល់សេវាប្តូរអត្រាការប្រាក់។ នៅក្រោមវិធីសាស្ត្រលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា លំហូរសាច់ប្រាក់នាពេលអនាគតត្រូវបានប៉ាន់ស្មានលើអត្រាការប្រាក់នាពេលខាងមុខ (ពីខ្សែកោងទិន្នផលដែលអាចសង្កេត បាននាចុងកាលបរិច្ឆេទនៃរបាយការណ៍) និងអត្រាការប្រាក់ក្នុងកិច្ចសន្យា ត្រូវបានធ្វើអប្បបរមាក្នុងអត្រាដែលឆ្លុះបញ្ចាំងពីហានិភ័យឥណទានរបស់សមភាគីផ្សេងៗ។

២. ការវិនិយោគហិរញ្ញវត្ថុ

ការវិនិយោគហិរញ្ញវត្ថុនៅ FVOCI រួមមានការវិនិយោគរបស់ធនាគារនៅក្នុង Credit Bureau Holding (Cambodia) Ltd មានចំនួន ៥% នៃការវិនិយោគសាច់ប្រាក់មូលធន និង ១% តាមរយៈសមាគមធនាគារនៅកម្ពុជា ដែលមានសមតុល្យ ១៥៣.៥២៩ ដុល្លារអាមេរិក និងការវិនិយោគនៅក្នុង SWIFT ដែលតម្រូវដោយ SWIFT SCRL ចំពោះសមាជិក ទាំងអស់របស់ខ្លួនដែលមានសមតុល្យ ៣៦.១៤១ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ មាន ១៥៣.៥២៩ ដុល្លារអាមេរិក និង ៣៦.១៤១ ដុល្លារអាមេរិករៀងគ្នា)។ មិនមានចំណេញ ឬខាតត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្របមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។ ការវិនិយោគទាំងនេះមិនអាចប្តូរឬផ្ទេរបាននោះទេហើយក៏មិនមានទីផ្សារសម្រាប់វាផងដែរ។ សម្ព័ន្ធធនាគារ និងធនាគារមិនមានបំណងលុបចោលការវិនិយោគទាំងនេះទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានតម្លៃប្រហែលទៅនឹងតម្លៃយោងរបស់វា។

តម្លៃសមស្របដែលបានប៉ាន់ស្មាន គឺផ្អែកលើវិធីសាស្ត្រនិងការសន្មតដូចខាងក្រោម៖

១. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗរួមមាន គណនីចរន្តដែលមិនមែនជាការប្រាក់ ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅធនាគារផ្សេងៗមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ខ្លួននៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយសារឥណ្ឌូប្រតិទានរយៈពេលខ្លីនៃឧបករណ៍ទាំងនេះ។

២. ការវិនិយោគហិរញ្ញវត្ថុ

ការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់រួមមាន មូលបត្រអាចជួញដូរបាន NCD ដែលបោះផ្សាយដោយធនាគារជាតិ នៃកម្ពុជា ដែលមានឥណ្ឌូប្រតិទានតិចជាងមួយឆ្នាំ។ តម្លៃសមស្របនៃការវិនិយោគហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ខ្លួន នៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយសារឥណ្ឌូប្រតិទានរយៈពេលខ្លីរបស់ឧបករណ៍ទាំងនេះ។ មូលបត្របំណុលរួមមានសញ្ញាបណ្ណសម្រាប់ប្រតិបត្តិការអាជីវកម្ម និងសញ្ញាបណ្ណរដ្ឋ ដែលត្រូវបានគិតតាមថ្លៃដើមបានរំលស់ និងមានគោលបំណងក្នុងការទិញដើម្បីរក្សាទុកការទូទាត់សងតាមឥណ្ឌូប្រតិទាន និងទទួលបានការប្រាក់តែប៉ុណ្ណោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤១. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប (ត)

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប (ត)

៣. ឥណទាន និងបុរេប្រទាន

តម្លៃសមស្របនៃឥណទាន និងបុរេប្រទានគឺ ផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចសង្កេតបាន។ នៅពេលដែល ប្រតិបត្តិការទីផ្សារ ដែលអាចសង្កេតបានមិនអាចរកបានតម្លៃសមស្របត្រូវបានប៉ាន់ប្រមាណដោយប្រើកំរងរាយការណ៍ ដូចជា បច្ចេកទេសលំហូរសាច់ប្រាក់ដែលមានអប្បបរមា ។ ធាតុចូលទៅក្នុងបច្ចេកទេសរាយការណ៍តម្លៃមានការខាតបង់ ឥណទានដែលរំពឹងទុក អត្រាការប្រាក់ អត្រាបង់មុន និងប្រភពដើម ឬការរាលដាលទីផ្សារបន្ទាប់បន្សំ។ ចំពោះឱកាសនៃតម្លៃឥណទានផ្អែកលើរូបភាព តម្លៃសមស្រប ត្រូវបានវាស់វែងដោយផ្អែកលើតម្លៃនៃរូបភាពជាមូលដ្ឋាន។

ធាតុចូលទៅក្នុងកំរងអាចរួមបញ្ចូលទិន្នន័យពីភាគីទីបី និងព័ត៌មានដែលទទួលបានពីអ្នកចូលរួមទីផ្សារផ្សេងៗ ដែលរួមបញ្ចូលទាំងប្រតិបត្តិការដំបូង និងបន្ទាប់ ដែលបានសង្កេត។ តម្លៃយោងរបស់វាប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របនៅកាលបរិច្ឆេទនៃការរាយការណ៍។

៤. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់ អតិថិជនដែលមានឥណទានតិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឥណទានរយៈពេលខ្លីដែលពាក់ព័ន្ធនៃឧបករណ៍ហិរញ្ញវត្ថុទាំងនោះ។ ទន្ទឹមនឹងតម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជនដែលមានឥណទានលើសពី ១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វាចាប់ពីសម្ព័ន្ធនៃធនាគារ និងធនាគារបានផ្តល់ អត្រាការប្រាក់ប្រហាក់ប្រហែលគ្នាទៅនឹងឧបករណ៍ដែលមានឥណទាន និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ និងប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទនៃការរាយការណ៍។

៥. ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសាធារណៈទៅតាមអត្រាទីផ្សារនោះទេ។

៦. ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ មូលបត្របំណុល និងបំណុលភតិសន្យា

តម្លៃសមស្របនៃប្រាក់កម្ចី បំណុលបន្ទាប់បន្សំ មូលបត្របំណុល និងបំណុលភតិសន្យា ត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាការប្រាក់លើទីផ្សារដែលអនុវត្តទៅ ចំពោះប្រាក់កម្ចី ដែលមានទម្រង់ហានិភ័យប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណាក៏ដោយ មានតែអត្រាការប្រាក់ដែលមានចុះកិច្ចសន្យាដែលត្រូវបានអះអាង និងត្រូវបានផ្តល់ដោយម្ចាស់បំណុលតែប៉ុណ្ណោះ ដែលអាចរកបានគិតត្រឹមកាលបរិច្ឆេទនៃការរាយការណ៍ជំនួសឱ្យអត្រាការប្រាក់នៅលើទីផ្សារជាមូលដ្ឋាន។ សម្ព័ន្ធនៃធនាគារ និងធនាគារជឿជាក់ថា អត្រាការប្រាក់ដែលមិនមានភាពខុសគ្នាជាសាធារណៈជាមួយអត្រាការប្រាក់លើទីផ្សារជាមូលដ្ឋានទេ ហើយក៏មិនមានការប្រែប្រួលអត្រាការប្រាក់ តាមការពិចារណារបស់ម្ចាស់បំណុលចំពោះហានិភ័យឥណទានរបស់សម្ព័ន្ធនៃធនាគារ និងធនាគារ នាកាលបរិច្ឆេទនៃការរាយការណ៍នោះទេ ។ តាមមូលដ្ឋាននេះ តម្លៃសមស្របរបស់ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ មូលបត្របំណុល និងបំណុលភតិសន្យា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វានាកាលបរិច្ឆេទនៃការរាយការណ៍។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤២. ការគ្រប់គ្រងហានិភ័យដើមទុន

វត្ថុស័យរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការគ្រប់គ្រងដើមទុន គឺមានលក្ខណៈ ទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅក្នុងតារាងតុល្យការនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេលនេះ មានដូចខាងក្រោមនេះ៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ប្រាក់ចំណេញដល់ភាគហ៊ុនិក និង ផលប្រយោជន៍ដល់ភាគីផ្សេងៗដែលពាក់ព័ន្ធផ្សេងៗ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារជាតិ នៃកម្ពុជា តម្រូវឱ្យធនាគារពាណិជ្ជកម្មទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធានភាព អនុបាតក្របខណ្ឌសន្ទនីយភាព និង អនុបាតប្រុងប្រយ័ត្នផ្សេងៗទៀត។

តារាងបន្ទាប់សង្ខេបពីសមាសភាពនៃមូលធនបទប្បញ្ញត្តិ ស្របតាមតម្រូវការរបស់ ធនាគារជាតិ នៃ កម្ពុជា ហើយចំនួននេះផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកឆ្នោះពេលគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ សម្ព័ន្ធធនាគារ នៅក្នុងតារាងខាងក្រោម រួមមានបីក្រុមហ៊ុន ដូចជា ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ស្របតាមតម្រូវការរបស់ ធនាគារជាតិ នៃ កម្ពុជា។

	សម្ព័ន្ធធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុនថ្នាក់ទី១				
ដើមទុន	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១.៧៤៣.៤៨១.១៥១
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៦.៨២៤.៨៦០	៤៧.១១៧.៥១៥
ចំណេញរក្សាទុក	២១០.៥៦៦.៣៤៤	២២៧.៨៩៥.២២២	៨៤២.២៦៥.៣៧៦	៩១៧.២៧៤.២៦៩
ទុនប្រុងទុក យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា	៥២៤.៥៧៦.៥៥២	៥២៤.៥៧៦.៥៥២	២.០៩៨.៣០៦.២០៨	២.១១១.៤២០.៦២២
ដក៖ ទ្រព្យសកម្មអង្គប្រឹក្សា	(១៥.៧៤៤.០៩២)	(១៦.៧២០.៣០៣)	(៦២.៩៧៦.៣៦៤)	(៦៧.២៩៩.២២០)
ដក៖ ឥណទានភាគីពាក់ព័ន្ធ	(១៤.៣៩២.៦១៣)	(១៥.០៧៣.២៣៩)	(៥៧.៥៧០.៤៥២)	(៦០.៦៦៩.៧៨៧)
ដក៖ ការខាតបង់ផ្សេងៗ	(៥៤.១៨០.១៩៤)	(៣៩.០០៤.៦៥៧)	(២១៦.៧២០.៧៧៦)	(១៥៧.០០៩.៤៤៤)
	១.០៩៥.៦៥៥.២៣១	១.១២៦.៥៣៨.៨០៩	៤.៣៨២.៧៨០.៩២៤	៤.៥៣៤.៣១៤.៧០៦
ដើមទុនថ្នាក់ទី២ ដើមទុនបំពេញបន្ថែម				
សំវិធានធនទូទៅ យោងតាមប្រកាសធនាគារជាតិនៃកម្ពុជា(*)	១១៤.៣២២.៤៣៩	១០៥.៧៣១.៥៩៧	៤៥៧.២៨៩.៧៥៦	៤២៥.៥៦៩.៦៧៨
បំណុលបន្ទាប់បន្សំ(**)	២៩១.៤២៧.៤៥៤	១៦៧.៦៧៧.៤៦០	១.១៦៥.៧០៩.៤១៦	៦៧៤.៩០១.៧៧៧
ដក៖ ការស្នូលរួមភាគកម្មតាមតម្លៃសុទ្ធចុះញឹក្នុងគ្រឹះស្ថានធនាគារប្តីហិរញ្ញវត្ថុ	(២.០១០.០០០)	(២.០១០.០០០)	(៨.០៤០.០០០)	(៨.០៩០.២៥០)
	៤០៣.៧៣៩.៨៩៣	២៧១.៣៩៩.០៥៧	១.៦១៤.៩៥៩.៥៧២	១.០៩២.៣៨១.២០៥
	១.៤៩៩.៤៣៥.១២៤	១.៣៩៧.៩៣៧.៨៦៦	៥.៩៩៧.៧៤០.៤៩៦	៥.៦២៦.៦៩៥.៩១១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៤២. ការគ្រប់គ្រងហានិភ័យដើមទុន (ត)

	ធនាគារ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុនថ្នាក់ទី១				
ដើមទុន	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១.៧៤៣.៤៨១.១៥១
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៦.៨២៤.៨៦០	៤៧.១១៧.៥១៥
ចំណេញរក្សាទុក	១៨៦.៧២១.៧១៧	២០៤.២០៤.៩៩៧	៧៤៦.៨៨៦.៨៦៨	៨២១.៩២៥.១១៣
ទុនប្រមូលទុំ យោងតាមប្រកាសធនាគារជាតិ នៃ កម្ពុជា	៥១០.៧៤១.៥៥៦	៥១០.៧៤១.៥៥៦	២.០៤២.៩៦៦.២២៤	២.០៥៥.៧៣៤.៧៦៣
ដក៖ ទ្រព្យសកម្មអង្គប្រឹក្សា	(១៤.២៨៧.៧៥០)	(១៥.១៤៥.៣៩២)	(៥៧.១៥១.០០០)	(៦០.៩៦០.២០៣)
ដក៖ ឥណទានភាគីពាក់ព័ន្ធ	(១៣.៨៥២.១៨៤)	(១៤.៥៦២.៤២៤)	(៥៥.៤០៨.៧៣៦)	(៥៨.៦១៣.៧៧៣)
	១.១១៤.១៩២.៥៧៧	១.១៣០.១០៧.៩៦៧	៤.៤៥៦.៧៧០.២៩២	៤.៥៤៤.៦៨៤.៥៦៦
ដើមទុនថ្នាក់ទី២ ដើមទុនបំពេញបន្ថែម				
សំវិធានធនទុំ យោងតាមប្រកាសធនាគារជាតិ នៃ កម្ពុជា(*)	១១១.៥៧៥.៨៧២	១០៣.០២៣.៩៩៣	៤៤៦.៣០៣.៤៨៨	៤១៤.៦៧១.៥៧២
បំណុលបន្ទាប់បន្សំ(**)	២៩១.៤២៧.៤៥៤	១៦៧.៦៧៧.៤៦០	១.១៦៥.៧០៩.៨១៦	៦៧៤.៩០១.៧៧៧
ដក៖ ការស្នូលរួមភាគកម្មតាមតម្លៃសុទ្ធចុះបញ្ជីក្នុងគ្រឹះស្ថានធនាគារសហវិញ្ញាត	(៧១.៣១២.៧១៦)	(៧១.៣១២.៧១៦)	(២៨៥.២៥០.៨៦៤)	(២៨៧.០៣៣.៦៨២)
	៣៣១.៦៩០.៦១០	១៩៩.៣៨៨.៧៣៧	១.៣២៦.៧៦២.៤៤០	៨០២.៥៣៩.៦៦៧
	១.៤៤៥.៨៨៣.១៨៧	១.៣២៩.៤៩៦.៧០៤	៥.៧៨៣.៥៣២.៧៣២	៥.៣៤៧.២២៤.២៣៣

(*) នេដាប់បញ្ចូលទាំងសមតុល្យនៃទុនប្រមូលទុំតាមបទប្បញ្ញត្តិលើការប្រាក់បង្គំបង្គំនៃ ៣៦.៤៤៦.១៧៩ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធនាយកដ្ឋាន និងចំនួន ៣៥.២៩២.៣៧៩ ដុល្លារអាមេរិក សម្រាប់ធនាគារ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៣២.៣៣២.០៥៤ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធនាយកដ្ឋាន និង ៣១.១៩៦.៥៧៣ ដុល្លារអាមេរិក សម្រាប់ធនាគារ) ដែលត្រូវបានអនុញ្ញាតឱ្យបញ្ចូលទៅក្នុង ដើមទុនថ្នាក់ទី២ វិញ្ញាសម្រាប់ការិយាល័យឆ្លើយតបដែលបានបញ្ចប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ និងសម្រាប់ឆ្នាំដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

(**) បង្ហាញពីបំណុលបន្ទាប់បន្សំ និង មូលហេតុបំណុល ត្រូវបានអនុម័តដោយ ធនាគារជាតិ នៃ កម្ពុជា ដើម្បីចាត់ចែងជាផ្នែកនៃដើមទុនបំពេញបន្ថែម និងបង្ហាញតែចំនួនប្រាក់ដើមដែលនៅសល់តែប៉ុណ្ណោះ។

៤៣. ព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការិយាល័យឆ្លើយតបការណ៍

ដោយអនុលោមតាមសេចក្តីសម្រេច នៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញលើកទី២៥ សសធនាគារ អេស៊ីលីដា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ភាគហ៊ុនិកបានអនុម័តការបែងចែកភាគលាភជាសាច់ប្រាក់ចំនួន២០ភាគរយ នៃប្រាក់ចំណេញក្នុងឆ្នាំ២០២៤ ដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ចំនួន៤៩៣.៣៨៣.២០០.០០០រៀល (សមមូលនឹង ១២១.១៩៤.៥៩៦ដុល្លារអាមេរិក) ស្មើនឹង៩៨.៦៧៦.៦៥៤.២២៦,៩៩រៀល (សមមូលនឹង ២៤.២៣៨.៩១៩ដុល្លារអាមេរិក) ក្នុងអត្រា២២៧,៨០៤៩ រៀល ក្នុងមួយភាគហ៊ុននិងរក្សាប្រាក់ចំណេញនៅសល់ក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុករបស់ធនាគារ អេស៊ីលីដា ដែលនឹងត្រូវអនុម័តចុងក្រោយដោយអាជ្ញាធរពាក់ព័ន្ធ។ ភាគលាភនេះនឹងត្រូវបែងចែកជូនភាគហ៊ុនិក បន្ទាប់ពីទទួលបានការអនុម័តពីអាជ្ញាធរពាក់ព័ន្ធ។